

កាតាលីករ អាស៊ាន

ទំព័រ ១១

យុទ្ធសាស្ត្រ T១៨

យើងរក្សាការប្តេជ្ញាចិត្ត ចំពោះគោលដៅ T១៨ របស់ស៊ីអាយអិមប៊ី ក្រុម ដែលកំណត់ ចំណូលធៀបនឹងមូលធន (ROE) > ១៥%

ទំព័រ ១០

លើកកម្ពស់ធនធានក្នុងស្រុក

ជាង ៩៩% នៃបុគ្គលិករបស់ធនាគារ ស៊ីអាយអិមប៊ី គឺអ៊ីលស៊ី គឺជាជនជាតិខ្មែរ រួមទាំងប្រធាននាយកប្រតិបត្តិ (CEO)

ទំព័រ ១៣

លទ្ធផលការងារល្អប្រសើរ

ប្រាក់ចំណូលមុនបង់ពន្ធប្រចាំឆ្នាំ កើនឡើង ៤៤% ផ្អែកលើគុណភាពទ្រព្យសកម្មរឹងមាំ ជាមួយនឹង អនុបាតឥណទានមិនដំណើរការ ០,១៨%







យើងជម្រុញ
គោលដៅរបស់អតិថិជន
ឆ្ពោះទៅមុខជានិច្ច
តាមរយៈផលិតផល
និងសេវាកម្ម
ដ៏សម្បូរបែបរបស់យើង
នៅជុំវិញតំបន់អាស៊ាន។



ផ្នែកខាងក្នុង

០១



ទិដ្ឋភាពទូទៅ

- ៨ សាវតារធនាគារ
- ៩ ការប្តេជ្ញាលើគុណភាពសេវាកម្ម និងឧត្តមភាព
- ៩ តម្លៃស្នូលរបស់ស្ថាប័ន
- ១០ សារពីប្រធានក្រុមប្រឹក្សាភិបាល
- ១១ សារពីប្រធាននាយកប្រតិបត្តិក្រុមហ៊ុនមេ
- ១២ ការពិនិត្យមើលលទ្ធផលប្រតិបត្តិការរបស់ប្រធាននាយកប្រតិបត្តិ

០២

ការពិនិត្យមើលធុរកិច្ច

- ១៦ សេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម
- ១៧ សេវាកម្មហិរញ្ញវត្ថុបុគ្គល
- ១៨ សេវាកម្មហិរញ្ញវត្ថុសាជីវកម្ម និងរតនាគារ
- ២០ ធនធានក្រុមហ៊ុន
- ២១ ទីផ្សារ និងទំនាក់ទំនង
- ២២ យុទ្ធសាស្ត្រ និងហិរញ្ញវត្ថុ
- ២៤ ការគ្រប់គ្រងហានិភ័យ
- ២៦ ព័ត៌មានវិទ្យា និងប្រតិបត្តិការ
- ២៧ នីតិកម្ម និងប្រតិបត្តិការ
- ២៨ សវនកម្មផ្ទៃក្នុង
- ២៩ បទពិសោធន៍សេវាកម្មអតិថិជន
- ២៩ គ្រប់គ្រងផលិតផល និងសេវាកម្មធនាគារឌីជីថល

០៥

ប្រវត្តិសង្ខេបរបស់ក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការគ្រប់គ្រង

- ៧២ ក្រុមប្រឹក្សាភិបាល
- ៧៧ លេខាធិការក្រុមហ៊ុនរួម
- ៨០ គណៈកម្មាធិការគ្រប់គ្រង

នៃរបាយការណ៍

០៣

អភិបាលកិច្ចធនាគារ

- ៣២ សេចក្តីថ្លែងការណ៍ស្តីពីអភិបាលកិច្ចធនាគារ
- ៤៣ របាយការណ៍គណៈកម្មាធិការសវនកម្ម
- ៤៦ សេចក្តីថ្លែងការណ៍ស្តីពីប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង
- ៥១ រចនាសម្ព័ន្ធនៃការគ្រប់គ្រងពីក្រុមហ៊ុនមេ
- ៥១ រចនាសម្ព័ន្ធក្រុមហ៊ុន
- ៥២ របាយការណ៍ព័ត៌មានរបស់ធនាគារ

០៤

ព្រឹត្តិការណ៍សំខាន់ៗ និងការចុះផ្សាយ ក្នុងសារព័ត៌មាននៅឆ្នាំ២០១៦

- ៥៦ ព្រឹត្តិការណ៍សំខាន់ៗ
- ៦៦ ការចុះផ្សាយក្នុងសារព័ត៌មាន

០៦

របាយការណ៍ហិរញ្ញវត្ថុ

- ៨៦ របាយការណ៍ក្រុមប្រឹក្សាភិបាល
- ៨៧ របាយការណ៍សវនករឯករាជ្យ
- ៨៨ តារាងតុល្យការ
- ៨៩ របាយការណ៍លទ្ធផល
- ៩០ របាយការណ៍បម្រែបម្រួលមូលធន
- ៩១ របាយការណ៍លំហូរសាច់ប្រាក់
- ៩២ កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
- ១១៥ ឧបសម្ព័ន្ធ៖ កំណត់សម្គាល់ស្តីពីតម្រូវការ
តាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជា

០៧

បណ្តាញរបស់ធនាគារ

- ១២៦ បណ្តាញធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី
- ១២៨ បណ្តាញសាខារបស់ក្រុមហ៊ុនមេ



យើងបន្តការ
រីកចម្រើនទៅមុខ
ជានិច្ច ដើម្បីបំពេញ
តាមតម្រូវការ
កើនឡើងនៃអតិថិជន
របស់យើង។



ទិដ្ឋភាពទូទៅ

៨	សាវតារធនាគារ
៩	ការប្តេជ្ញាលើគុណភាពសេវាកម្ម និងឧត្តមភាព
៩	តម្លៃស្នូលរបស់ស្ថាប័ន
១០	សារពីប្រធានក្រុមប្រឹក្សាភិបាល
១១	សារពីប្រធាននាយកប្រតិបត្តិក្រុមហ៊ុនមេ
១២	ការពិនិត្យមើលលទ្ធផលប្រតិបត្តិការរបស់ប្រធាននាយកប្រតិបត្តិ

សាវតារធនាគារ ➤



អំពីធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី

ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី បានចាប់ផ្តើមប្រតិបត្តិការ នៅក្នុងទីផ្សារប្រទេសកម្ពុជា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១០ ដោយបានបន្តបើកសាខាធនាគារពាណិជ្ជទី១ នៅចំណុចរាជធានីភ្នំពេញ។ រហូតមកដល់បច្ចុប្បន្ននេះ ធនាគារមានសាខាចំនួន ១២កន្លែង ជាមួយនឹងម៉ាស៊ីនដាក់ប្រាក់ ១០កន្លែង ម៉ាស៊ីនដាក់មូលប្បទានប្រក្រតី ១១កន្លែង និងម៉ាស៊ីនអេធីអិម ២៨កន្លែង នៅក្នុងខេត្ត និងរាជធានីសំខាន់ៗ ចំនួនប្រាំនៃព្រះរាជាណាចក្រកម្ពុជា ដែលរួមមានរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តបាត់ដំបង និងខេត្តកំពង់ចាម។

បច្ចុប្បន្ននេះ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី កំពុងបម្រើសេវាកម្ម និងផ្តល់ផលិតផលធនាគារ ជូនដល់អតិថិជន ប្រមាណ ២៣.០០០នាក់ ដែលរួមមានទាំងអតិថិជនជាបុគ្គល និងក្រុមហ៊ុន។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការកើនឡើងរបស់ចំនួនអតិថិជន នៅក្នុងប្រទេសកម្ពុជា ធនាគារមានផ្តល់ជូនសេវាកម្ម និងផលិតផលធនាគារដ៏ទូលំទូលាយ រួមមានសេវាកម្មហិរញ្ញវត្ថុបុគ្គល សេវាកម្មធនាគារពាណិជ្ជកម្មទាំងសេវាកម្មហិរញ្ញវត្ថុសាធារណៈ និងសេវាប្រតិបត្តិការផងដែរ។

គិតត្រឹមខែធ្នូ ឆ្នាំ២០១៦ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី មាននិយោជិតជាង ២៧០នាក់ ដែលមានបទពិសោធន៍ និងជំនាញផ្សេងៗគ្នា ទាំងក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ក៏ដូចជាវិស័យផ្សេងៗទៀតផងដែរ។ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី នៅក្នុងប្រទេសកម្ពុជាបានប្តេជ្ញាចិត្ត ក្នុងការកសាងវិស័យហិរញ្ញវត្ថុឡើងមាំ និងយូរអង្វែងមួយ សម្រាប់អតិថិជនរបស់ខ្លួន ហើយនឹងបន្តព្យាយាមបង្កើតឱកាស និងគុណតម្លៃ តាមរយៈផលិតផល និងសេវាកម្មថ្មីៗ ដែលមានអត្ថប្រយោជន៍ខ្ពស់។ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី មានមោទនភាពក្រៃលែង ដោយសារតែយើងមិនត្រឹមតែជាអ្នកបម្រើសេវាកម្មហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាដៃគូអាជីវកម្មដ៏ល្អមួយរបស់អតិថិជនផងដែរ ក្នុងការគាំទ្រពួកគេឲ្យធ្វើការសម្រេចចិត្តត្រឹមត្រូវលើផ្នែកហិរញ្ញវត្ថុ និងការវិនិយោគ។ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី គឺជាសាខារបស់ស៊ីអាយអិមប៊ី គ្រុប។

អំពីស៊ីអាយអិមប៊ី គ្រុប

ស៊ីអាយអិមប៊ី គ្រុប គឺជាធនាគារសាកលលាងមុខមួយ ក្នុងតំបន់អាស៊ាន និងជាដៃគូប្រឹក្សាសាធារណៈកម្មធំបំផុតមួយ ក្នុងតំបន់។ ស៊ីអាយអិមប៊ី គ្រុប ក៏នាំមុខគេក្នុងពិភពលោក លើផ្នែកហិរញ្ញវត្ថុស្ថាប័នផងដែរ។

ស៊ីអាយអិមប៊ី គ្រុប មានទីស្នាក់ការកណ្តាលនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ហើយមានផ្តល់សេវាកម្មធនាគារពាណិជ្ជ ធនាគារវិនិយោគ ធនាគារឥស្លាម និងសេវាកម្មគ្រប់គ្រងទ្រព្យធន។ ស៊ីអាយអិមប៊ី គ្រុប គឺស្ថិតក្នុងលំដាប់លេខ ៥ នៅអាស៊ីអាគ្នេយ៍ បើគិតលើទ្រព្យសកម្ម នៅចុងឆ្នាំ២០១៦ ដែលមានបុគ្គលិកជាង ៣៩.០០០នាក់ និងអតិថិជនប្រហែល ១២លាននាក់។

ស៊ីអាយអិមប៊ី គ្រុប ហូលឌីង ប៊ីហាដ ត្រូវបានចុះបញ្ជីនៅលើទីផ្សារភាគហ៊ុនប៊ូរសា ម៉ាឡេស៊ី (Bursa Malaysia) តាំងពីឆ្នាំ ១៩៨៧ ជាមួយតម្លៃលើទីផ្សារភាគហ៊ុន ៤០ពាន់លានរឹងហ្គីតម៉ាឡេស៊ី បើគិតត្រឹមខែធ្នូ ឆ្នាំ២០១៦។ ទ្រព្យសរុបគិតត្រឹមចុងឆ្នាំ២០១៦ មានចំនួន ៤៨៥,៨ពាន់លានរឹងហ្គីត ជាមួយប្រាក់បម្រុងរបស់ភាគហ៊ុនិកសរុបចំនួន ៤៥,៣ពាន់លានរឹងហ្គីត ហើយទ្រព្យសរុបស្ថិតក្រោមការគ្រប់គ្រងមានចំនួន ៨២,៨ពាន់លានរឹងហ្គីត។

ភាគហ៊ុនិកដែលមានភាគហ៊ុនច្រើនបំផុត គិតត្រឹមចុងឆ្នាំ ២០១៦ គឺ Khazanah Nasional ដែលមាន ២៩,៣៤% នៃភាគហ៊ុនសរុប។ ប្រាក់បម្រុងសម្រាប់បុគ្គលិក (EPF) មានចំនួន ១៦,១២% និង Mitsubishi UFJ Financial Group មានចំនួន ៧,០៧% (រួមបញ្ចូលការប្រាក់ដោយផ្ទាល់ ៤,៦៥% តាមរយៈធនាគារ Tokyo-Mitsubishi UFJ, Ltd)។

ការប្តេជ្ញាលើគុណភាពសេវាកម្ម និងឧត្តមភាព ➤

ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី គឺជាក្រុមហ៊ុនដែលផ្តោតលើការដឹកនាំរបស់មនុស្ស។ នៅធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី អ្វីដែលយើងផ្តោតជាសំខាន់នោះ គឺការផ្តល់សេវាដល់អតិថិជន ឬក៏គាំទ្រដល់អ្នក ដែលផ្តល់សេវាកម្មដល់អតិថិជន។

តាំងពីដើមរៀងមក អតិថិជនគឺជាចំណុចស្នូលនៃគ្រប់ការងារទាំងអស់ ដែលយើងបានធ្វើ។ គុណតម្លៃស្នូលទី១ របស់ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី គឺថាយើងផ្តោតការយកចិត្តទុកដាក់ លើអតិថិជន។ វត្តមានរបស់ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី គឺដើម្បីអតិថិជន ហើយយើងផ្តល់ផលិតផល និងសេវាកម្ម ដែលអតិថិជនយល់ និងផ្តល់តម្លៃឲ្យ។

យើងក៏ផ្តោតសំខាន់ដូចគ្នាផងដែរ ទៅលើគុណតម្លៃស្នូលចំនួន ៤ផ្សេងទៀត រួមមានសមិទ្ធផលខ្ពស់ ការផ្តល់លទ្ធភាពដល់បុគ្គលិក កម្លាំងចម្រុះ និងសុចរិតភាព។ យើងជឿជាក់ថា ការរួមបញ្ចូលគ្នានៃគុណតម្លៃស្នូលទាំងអស់នេះ ទៅលើអ្វីគ្រប់យ៉ាង ដែលយើងធ្វើ នឹងបង្កើតនូវគុណតម្លៃយូរអង្វែង មិនត្រឹមតែសម្រាប់អតិថិជនប៉ុណ្ណោះទេ តែថែមទាំងសម្រាប់បុគ្គលិក និងភាគីពាក់ព័ន្ធរបស់យើងផងដែរ។

ដើម្បីសម្រេចបានគោលដៅសេវាកម្មអតិថិជនដ៏ល្អឥតខ្ចោះ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី បានកំណត់គោលការណ៍នៃសេវាកម្មអតិថិជនរបស់ខ្លួន ដើម្បីផ្តល់សេវាកម្មល្អប្រសើរ ជូនដល់អតិថិជន។ គ្រប់ពេលវេលាទាំងអស់ យើងនឹង៖



ធ្វើការរកចិត្តអតិថិជន
ដោយការសំពះ



ផ្តល់សេវាកម្មភ្ជាប់
ជាមួយនឹងស្មារតីញញឹម



បម្រើសេវាកម្មអតិថិជន
ដោយកាត់បន្ថយរយៈពេល
រង់ចាំមិនលើសពី ៥នាទី



ផ្តោតទៅលើដំណោះស្រាយ
សម្រាប់អតិថិជន

នៅធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី
អតិថិជន គឺជាអ្វីដែលយើងផ្តោតការយកចិត្តទុកដាក់ខ្លាំងបំផុត។

តម្លៃស្នូលរបស់ស្ថាប័ន

ការផ្តោតការយកចិត្តទុកដាក់លើអតិថិជន

វត្តមានរបស់យើង គឺដើម្បីបម្រើអតិថិជន ព្រមទាំងផ្តល់ជូនសេវាកម្ម និងផលិតផលទាំងឡាយណា ដែលអតិថិជនយល់ និងឲ្យតម្លៃ។

សមិទ្ធផលខ្ពស់

យើងខិតខំបំពេញការងារយ៉ាងសកម្ម ដោយមានយុទ្ធសាស្ត្រជាក់លាក់សម្រាប់អតិថិជន បុគ្គលិក និងអ្នកពាក់ព័ន្ធទាំងអស់។

ការផ្តល់លទ្ធភាពដល់បុគ្គលិក

យើងផ្តល់អំណាច និងតម្រូវទិសដល់បុគ្គលិកឲ្យមានគំនិតច្នៃប្រឌិត និងផ្តល់គុណតម្លៃដល់ស្ថាប័ន ក៏ដូចជាសហគមន៍ ដែលគាត់បម្រើជូនផងដែរ។

កម្លាំងចម្រុះ

យើងគោរពវប្បធម៌ផ្សេងៗគ្នា និងផ្តល់គុណតម្លៃលើទស្សនវិស័យខុសៗគ្នា ហើយយើងយល់ឃើញថា ភាពចម្រុះគ្នាគឺជាប្រភពនៃកម្លាំង។

សុចរិតភាព

យើងបំពេញការងារទាំងអស់ដោយភាពស្មោះត្រង់ ប្រកបដោយការគោរព និងមានវិជ្ជាជីវៈច្បាស់លាស់ពីព្រោះសុចរិតភាពគឺជាគុណតម្លៃស្នូលរបស់ស៊ីអាយអិមប៊ី ភីអិលស៊ី គ្រប់។

សារពីប្រធានក្រុមប្រឹក្សាភិបាល ➤



ឆ្នាំ២០១៦ គឺជាឆ្នាំដ៏ជោគជ័យមួយទៀតរបស់ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ដោយផ្ដើមចេញពីសមិទ្ធផលនៃឆ្នាំ២០១៥ ដែលធនាគារទទួលបានប្រាក់ចំណាយមកវិញទាំងអស់ ចាប់តាំងពីការបើកដំណើរការដំបូង ក្នុងឆ្នាំ២០១០។ ធនាគារបានបន្តនូវសន្ទុះកំណើនដ៏គួរឲ្យកត់សម្គាល់របស់ខ្លួន ហើយបានកត់ត្រាចំណូលមុនកាត់ពន្ធ ចំនួន ៨លានដុល្លារអាមេរិក ដែលស្មើនឹងកំណើនប្រាក់ចំណេញ ៤៤% បើប្រៀបធៀបពីឆ្នាំមុន។ លទ្ធផលដ៏វិជ្ជមាននេះ គឺមួយផ្នែកកើតចេញពីបរិយាកាសអំណោយផលពីខាងក្រៅ ជាមួយនឹងកត្តាជម្រុញផ្នែកសេដ្ឋកិច្ច។ តែទោះជាយ៉ាងណាក៏ដោយ ភាពរីកចម្រើនទាំងមូល គឺសម្រេចបានពីការខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រងធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ដែលបានបង្កើតភាពរឹងមាំពីមួយឆ្នាំ ទៅមួយឆ្នាំ។

សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ទទួលបានកំណើនផលិតផលក្នុងស្រុកសរុបចំនួន ៧% ក្នុងឆ្នាំ២០១៦ ដោយបានជម្រុញនូវនិរន្តរភាពកំណើនដ៏អស្ចារ្យ ដែលធ្វើឲ្យកម្ពុជាក្លាយជាប្រទេស មានសេដ្ឋកិច្ចរីកចម្រើនឆាប់រហ័សមួយ នៅក្នុងតំបន់។ គោលនយោបាយវិនិយោគពីបរទេស ប្រកបដោយការអនុគ្រោះខ្ពស់ បានជម្រុញកំណើនវិនិយោគក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលបង្កើតនូវវដ្តកម្រៃនៃការអភិវឌ្ឍផ្នែកសេដ្ឋកិច្ច និងវប្បធម៌។ ប្រឈមនឹងស្ថានភាពនៃការជម្រុញស្ថានភាព ផ្នែកម៉ាក្រូសេដ្ឋកិច្ច ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី បានរក្សាភាពប្រុងប្រយ័ត្ន ទៅលើវិធីសាស្ត្រគ្រប់គ្រងហានិភ័យរបស់ខ្លួន។ អង្គភាពទទួលបន្ទុកតំណទានរបស់យើង បានឈានទៅមុខ ក្នុងការបែងចែកទំហំតំណទាន ក្នុងចំណោមវិស័យផ្សេងៗគ្នា ហើយធនាគារបានរក្សាអនុបាតតំណទានធៀបនឹងប្រាក់បញ្ញើ (LDR) នៅកម្រិតល្អបំផុតមួយ ៨៦% បើប្រៀបធៀបនឹង ១០១% របស់ឧស្សាហកម្មធនាគារនេះ បើគិតត្រឹមចុងឆ្នាំ២០១៦។

ក្រៅពីការនាំយកលទ្ធផលហិរញ្ញវត្ថុដ៏ល្អប្រសើរ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី បានបង្កើតនូវពេលវេលាដ៏គួរឲ្យចងចាំមួយ ក្នុងឆ្នាំ២០១៦ ជាមួយនឹងការពង្រីកបណ្តាញផ្នែកលក់របស់ខ្លួន នៅទូទាំងផ្នែកផ្សេងៗគ្នា។ បន្ថែមលើការពង្រីកបណ្តាញសាខារបស់ខ្លួន ធនាគារបានសម្ពោធកិច្ចសហការជាដៃគូ ជាមួយក្រុមហ៊ុន

មេនូ ឡាយហ្វ ដែលជាក្រុមហ៊ុនធានារ៉ាប់រងល្បីឈ្មោះលំដាប់ពិភពលោក ដើម្បីផ្តល់នូវជម្រើសសេវាគ្រប់គ្រងទ្រព្យសម្បត្តិ និងការការពារបន្ថែមទៀត ទៅដល់អតិថិជនទាំងអស់។ យើងនឹងបន្តណែនាំផលិតផល និងសេវាកម្មថ្មីៗ ដោយផ្អែកលើការផ្ទេរជំនាញ និងចំណេះដឹង ពីស៊ីអាយអិមប៊ី គ្រុប និងដោយការចាប់ដៃគូជាមួយស្ថាប័នលំដាប់ពិភពលោក នៅក្នុងប្រទេសកម្ពុជា។

ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី បន្តការជួយគ្រប់គ្រងទៅដល់សហគមន៍ ដែលខ្លួនបានប្រកបអាជីវកម្មជាមួយ។ ក្នុងឆ្នាំ២០១៦ ធនាគារបានរួមចំណែក ទៅដល់ការងារសង្គមជាច្រើន ដោយផ្តោតលើការអប់រំ ដែលជាសរសរស្តម្ភដ៏សំខាន់ នៃកម្មវិធីទំនួលខុសត្រូវសង្គម។ បុគ្គលិករបស់យើងបានរៀបចំយ៉ាងជោគជ័យ នូវគម្រោង «សុខភាពល្អ ជាមួយស៊ីអាយអិមប៊ី» នៅតាមសាលារៀនជាច្រើនយ៉ាង ដែលជួយការពារកុមារ ដើម្បីលើកកម្ពស់ពីសារៈសំខាន់នៃជីវិតរស់នៅ ប្រកបដោយសុខភាពល្អ សម្រាប់ឧត្តមភាពការសិក្សា នាពេលអនាគត។ ធនាគារក៏បានលើកទឹកចិត្តដល់និស្សិតកម្ពុជាផងដែរ ក្នុងការដាក់ពាក្យសម្រាប់កម្មវិធីអាហារូបករណ៍តំបន់អាស៊ានរបស់ស៊ីអាយអិមប៊ី ដែលឧបត្ថម្ភដោយស៊ីអាយអិមប៊ី គ្រុប។ យើងមានមោទនភាពក្រៃលែង ដែលនិស្សិតកម្ពុជារបស់យើងមួយរូប ត្រូវបានជ្រើសរើស ជាមួយនឹងនិស្សិតឆ្នើម១៥រូបទៀត មកពីតំបន់អាស៊ាន ក្នុងនាមជានិស្សិតជ័យលាភីអាហារូបករណ៍តំបន់អាស៊ានរបស់ស៊ីអាយអិមប៊ី ហើយយើងសូមជូនពរឲ្យយុវត្តិរបស់យើងទទួលបានជោគជ័យ សម្រាប់ការសិក្សានៅសាកលវិទ្យាល័យ ដែលនាងបានជ្រើសរើសនៅក្នុងប្រទេសកាណាដា។

ក្នុងនាមជាចំណុចស្នូលមួយ នៃទិដ្ឋភាពស្នូលទាំងប្រាំ របស់ស៊ីអាយអិមប៊ី គ្រុប ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ក្នុងប្រទេសកម្ពុជា អាចរក្សានូវភាពខ្លាំងរបស់ខ្លួននៃជំនាញធនាគារ ឲ្យស្ថិតក្នុងកម្រិតរបស់ស៊ីអាយអិមប៊ី គ្រុប។ បុគ្គលិក និងគណៈគ្រប់គ្រងរបស់យើង បន្តទទួលបានពីការផ្ទេរចំណេះដឹង និងជំនាញយ៉ាងសកម្ម រវាងស៊ីអាយអិមប៊ី គ្រុប និងធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ហើយយើងមានមោទនភាពក្រៃលែង អំពីភាពជោគជ័យរបស់យើង ក្នុងការអភិវឌ្ឍសមត្ថភាព និងទេពកោសល្យបុគ្គលិកក្នុងស្រុករបស់យើង។ បច្ចុប្បន្ននេះ បុគ្គលិកជាង ៩៩% របស់យើង គឺជាជនជាតិខ្មែរ ជាពិសេសស្រូវទាំងប្រធាននាយកប្រតិបត្តិរបស់យើងផងដែរ។ ការប្តេជ្ញាចិត្តចំពោះគោលដៅយូរអង្វែងរបស់ធនាគារ ក្នុងការរួមចំណែកលើកកម្ពស់សមត្ថភាពផ្នែកធនាគាររបស់បុគ្គលិកជនជាតិខ្មែរ គឺស្ថិតនៅជាអាទិភាពចម្បងដ៏សំខាន់បំផុតរបស់យើង ហើយយើងសង្ឃឹមជឿជាក់ថា អាចដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងអ្នកជំនាញផ្នែកធនាគារជំនាន់ក្រោយ នៅក្នុងប្រទេស។

តាងនាមឲ្យបុគ្គលិក និងគណៈគ្រប់គ្រងទាំងអស់ របស់ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ខ្ញុំសូមស្នើតម្រូវឱកាសនេះ សម្រាប់ការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ធនាគារជាតិនៃកម្ពុជា និងដៃគូអាជីវកម្ម ព្រមទាំងភាគីពាក់ព័ន្ធផ្សេងៗទៀត សម្រាប់ការបន្តគាំទ្រមកលើធនាគារ។ ជាចុងក្រោយ ខ្ញុំសូមអរគុណដល់គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់របស់ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ចំពោះកិច្ចខិតខំប្រឹងប្រែងប្តេជ្ញាចិត្ត ដែលជាកត្តាខ្លះមួយ ក្នុងការបង្កើនភាពជោគជ័យរបស់ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី។ ខ្ញុំទន្ទឹងរង់ចាំនូវឆ្នាំដ៏រីករាយខាងមុខនេះ និងការរួមចំណែកឥតឈប់ឈររបស់ធនាគារ ទៅលើការរីកចម្រើនដ៏គួរឲ្យកត់សម្គាល់របស់ប្រទេសជាតិ។

Dato' Shaarani Ibrahim
ប្រធានក្រុមប្រឹក្សាភិបាល

សារពីប្រធាននាយកប្រតិបត្តិក្រុមហ៊ុនមេ ➤

ឆ្នាំ២០១៦ គឺជាឆ្នាំដែលខុសប្លែកពីឆ្នាំមុនៗ។ ទិដ្ឋភាពនយោបាយ ដែលមិនបានគ្រោងទុក បានកំណត់ឆ្នាំនៃភាពជោគជ័យ សម្រាប់របៀបវារៈប្រជាជនិយម និងជាតិនិយម ហើយបានជម្រុញឲ្យមានការជំរុញពិភាក្សាគ្នា ទៅលើគុណសម្បត្តិ និងគុណវិបត្តិ នៃការវិវឌ្ឍផ្នែកបច្ចេកវិទ្យា និងសាកលភាវូបនីយកម្មដ៏ឆាប់រហ័ស។ កំណើនសេដ្ឋកិច្ចជាសាកលបានស្ថិតក្នុងកម្រិតមធ្យម ដោយសារតម្លៃធ្លាក់ចុះនៃទំនិញ ជាពិសេសតម្លៃប្រេង ដែលបានធ្លាក់ក្នុងកម្រិតទាបបំផុត ក្នុងរយៈពេល១២ឆ្នាំចុងក្រោយ។ ជាមួយគ្នានេះ អតិថិជនមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការចាយវាយ ដែលធ្វើឲ្យការចំណាយមានការកើនឡើងត្រឹមតែ ២,៤% ប៉ុណ្ណោះ ក្នុងរយៈពេលជាក់លាក់ ចាប់ពីឆ្នាំ២០១៥។

ក្រៅពីការប្រឈមទាំងអស់នេះ សេដ្ឋកិច្ចក្នុងតំបន់អាស៊ានភាគច្រើន បានរក្សាកំណើនយ៉ាងស្ថិតស្ថេរ ដោយផ្អែកលើការអំណោយផលយូរអង្វែងក្នុងតំបន់ នៃចំនួនប្រជាជនថ្នាក់កណ្តាល និងវិធានការលើកទឹកចិត្តជាពិសេស ជាមួយនឹងការបន្តសន្ទុះនៃកំណើនសេដ្ឋកិច្ចកម្ពុជា ដោយបានប្រែក្លាយជាប្រទេសដែលមានចំណូលទាបថ្នាក់កណ្តាល តាមរយៈការចាត់ថ្នាក់របស់ធនាគារ ពិភពលោក។ សរុបមក ប្រទេសកម្ពុជាទទួលបានកំណើនផលិតផលក្នុងស្រុកសរុប ៧% ដោយផ្អែកលើការនាំចេញវាយនភណ្ឌដ៏ខ្លាំងក្លា និងការវិនិយោគពីបរទេស លើវិស័យអចលនទ្រព្យ និងហេដ្ឋារចនាសម្ព័ន្ធ។

ស្ថិតក្នុងបរិបទនេះ ខ្ញុំមានក្តីសោមនស្សរីករាយ សូមជម្រាបជូនលោកអ្នកថា ធនាគារស៊ីអាយអិមប៊ី ក្នុងប្រទេសកម្ពុជា ទទួលបានសមិទ្ធផលល្អបំផុតមួយ ក្នុងឆ្នាំ ២០១៦ ក្នុងចំណោមក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ស៊ីអាយអិមប៊ី គ្រប់។ ចំណូលប្រតិបត្តិការរបស់ធនាគារ ស៊ីអាយអិមប៊ី ក្នុងប្រទេសកម្ពុជា បានកើនឡើង ១៥% តាមរយៈភាពរីកចម្រើនពីផ្នែកសេវាកម្មហិរញ្ញវត្ថុបុគ្គល និងក្រុមហ៊ុន។ គួរកត់សម្គាល់ផងដែរថា ប្រាក់កម្ចីជាលក្ខណៈក្រុមហ៊ុនបានកើនឡើង ៧៥% ផ្អែកលើការបង្កើតទំនាក់ទំនងសំខាន់ៗ។ គំនិតផ្តួចផ្តើមនៃការគ្រប់គ្រងចំណាយ បានធ្វើឲ្យប្រសើរឡើងនូវអនុបាតផលធៀបចំណាយ និងចំណូល ក្នុងអត្រា ៥២%។ ជាមួយអនុបាតតំណទានមិនដំណើរការ ដែលស្ទើរតែស្មើសូន្យ ០,១៨% ធនាគារ ស៊ីអាយអិមប៊ី ក្នុងប្រទេសកម្ពុជា បានកាត់ប្រាក់ចំណូលមុនកាត់ពន្ធ ចំនួន ៨លានដុល្លារអាមេរិក ដែលបានកើនឡើង ៤៤% បើធៀបនឹងឆ្នាំមុន។ សមិទ្ធផលគួរឲ្យកត់សម្គាល់នេះ កើតឡើងដោយមានការគាំទ្រយ៉ាងពេញទំហឹង ពីភាគីពាក់ព័ន្ធទាំងអស់ ហើយខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការខិតខំប្រឹងប្រែងរបស់អ្នកទាំងអស់គ្នា។

សមិទ្ធផលដ៏ល្អប្រសើររបស់ធនាគារ ស៊ីអាយអិមប៊ី ក្នុងប្រទេសកម្ពុជា គឺជាការរួមចំណែកដល់ការប្តេជ្ញាចិត្តរបស់ស៊ីអាយអិមប៊ី គ្រប់ លើការអភិវឌ្ឍ និងភាពរីកចម្រើនរបស់អាស៊ាន។ សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ត្រូវបានរំពឹងថា នឹងមានកំណើនផលិតផលក្នុងស្រុកសរុប ៦,៩% ក្នុងឆ្នាំ២០១៧។ ក្នុងរយៈពេលមធ្យម យើងជឿជាក់ថា ភាពរឹងមាំនៃសេដ្ឋកិច្ចកម្ពុជា នឹងបន្តរីកលូតលាស់ តាមរយៈកំណែទម្រង់ហេដ្ឋារចនាសម្ព័ន្ធ និងវិបល្លាសនៃការវិនិយោគពីបរទេសឥតឈប់ឈរ ដែលជាសញ្ញា ល្អសម្រាប់ស៊ីអាយអិមប៊ី គ្រប់។

សម្រាប់ដំណើរឆ្ពោះទៅមុខ ក្នុងឆ្នាំ២០១៧ ស៊ីអាយអិមប៊ី គ្រប់ នឹងរក្សាការផ្តោតសំខាន់លើការអនុវត្តកម្មវិធី T18 ដែលគាំទ្រដោយយុទ្ធសាស្ត្រជាអាទិភាព ក្នុងគម្រោងថ្មីៗ ដែលពង្រឹងលើ 5C រួមមានអតិថិជន មូលធន ចំណាយ វប្បធម៌



និងការអនុលោមតាមច្បាប់។ យើងនឹងបន្តកសាងភាពរឹងមាំរបស់យើង តាមរយៈគំនិតផ្តួចផ្តើមសំខាន់ៗ រួមមានការបង្កើតមជ្ឈមណ្ឌលឌីជីថល និងការអភិវឌ្ឍបទពិសោធន៍សេវាកម្មអតិថិជនរបស់យើង។ គំនិតផ្តួចផ្តើមទាំងអស់ ក្នុងការពង្រឹងខ្លួនយើង ដើម្បីក្លាយជាធនាគារសាកលឈានមុខគេ ក្នុងតំបន់អាស៊ាន នឹងយកមកអនុវត្តឡើងវិញ តាមរយៈទិសដៅស្លាកសញ្ញាអាជីវកម្មថ្មី គឺ «Forward»។ ជាមួយនឹងការអភិវឌ្ឍសមត្ថភាពរបស់អ្នកជំនាញដែលមានស្រាប់ បណ្តាញក្នុងស្រុក និងក្នុងតំបន់ដ៏រឹងមាំ ការពង្រឹងគម្របប្រតិបត្តិការ និងការប្តេជ្ញាចិត្តរបស់យើង ក្នុងការលើកកម្ពស់ភាពជាក្រុមការងារ នៅក្នុងស៊ីអាយអិមប៊ី គ្រប់ ធនាគារ ស៊ីអាយអិមប៊ី នៅកម្ពុជា រៀបចំខ្លួនបានយ៉ាងល្អ ដើម្បីឆ្ពោះទៅឆ្នាំ២០១៧ ជាមួយទិសដៅច្បាស់លាស់ ក្នុងការនាំយកផលិតផល និងសេវាកម្មកាន់តែប្រសើរ ទៅដល់អតិថិជនដែលមានស្រាប់ និងអនាគតរបស់យើង។

ជាទីបញ្ចប់ តាងនាមឲ្យស៊ីអាយអិមប៊ី គ្រប់ ខ្ញុំសូមសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅដល់ រាជរដ្ឋាភិបាលកម្ពុជា ធនាគារជាតិនៃកម្ពុជា ក្រុមប្រឹក្សាភិបាលធនាគារអតិថិជន និងសហសេរីករបស់យើងទាំងអស់ ក្នុងក្រុមការងារ #TeamCIMB ដែលបន្តផ្តល់ការគាំទ្រ និងការរួមចំណែកយ៉ាងធំធេង ទៅក្នុងភាពជោគជ័យរបស់ធនាគារស៊ីអាយអិមប៊ី ភីអិលស៊ី ក្នុងប្រទេសកម្ពុជា។

Tengku Dato' Sri Zafrul Aziz
នាយកប្រតិបត្តិក្រុមហ៊ុនមេ នៃស៊ីអាយអិមប៊ី គ្រប់

ការពិនិត្យមើលលទ្ធផលប្រតិបត្តិការរបស់ប្រធាននាយកប្រតិបត្តិ ➤



បរិយាកាសប្រតិបត្តិការឆ្នាំ ២០១៦

សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាបានបន្តបង្ហាញកំណើនយ៉ាងរឹងមាំ ដោយមានកំណើនផលិតផលក្នុងស្រុកសរុប ៧% នៅឆ្នាំ២០១៦ (៦,៩% នៅឆ្នាំ២០១៥)។ ប្រឈមនឹងស្ថានភាពសាកលលោក នៃអស្ថេរភាពផ្នែកសេដ្ឋកិច្ចដ៏អូសបន្លាយ កម្ពុជានៅតែជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនឆាប់រហ័សមួយ នៅក្នុងតំបន់អាស៊ាន។ កំណើនផលិតផលក្នុងស្រុក ក្នុងឆ្នាំ២០១៦នេះ ត្រូវបានគាំទ្រដោយវិស័យសំខាន់ៗមួយចំនួន រួមមានវិស័យកាត់ដេរ ទេសចរណ៍ សំណង់សាងសង់ និងអចលនទ្រព្យ។ និន្នាការនៃការវិនិយោគផ្ទាល់ពីបរទេស បានបន្តកើនឡើងចាប់តាំងពីឆ្នាំមុនៗ រហូតដល់ ១០,៧% នៃផលិតផលក្នុងស្រុកសរុប ក្នុងឆ្នាំ២០១៦។ អត្រាអតិផរណាបានកើនឡើងបន្តិច ក្នុងកម្រិត ២,៩% ស្របនឹងការកើនឡើងតម្រូវការក្នុងស្រុក។

សូចនាករសេដ្ឋកិច្ច	២០១០	២០១១	២០១២	២០១៣	២០១៤	២០១៥	២០១៦ (ព្យាករណ៍)
ផលិតផលក្នុងស្រុកសរុប (គិតជាពាន់លានដុល្លារអាមេរិក)	១១,៦	១៣,០	១៤,១	១៥,២	១៦,៧	១៨,២	២០,២
សន្ទស្សន៍អតិផរណា	៤%	៥%	៥,២%	៣%	៣,៩%	១,២%	២,៩%
ការនាំចេញ (គិតជាពាន់លានដុល្លារអាមេរិក)	៣,៨៨	៥,២២	៦,០២	៦,៥	៨	៨,៥	៩,៧
ការនាំចូល (គិតជាពាន់លានដុល្លារអាមេរិក)	៥,៤៧	៦,៧១	៧,៩៦	៩,៥	១០,១	១១,៩	១២,៧
ការវិនិយោគផ្ទាល់ពីបរទេស (គិតជាពាន់លានដុល្លារអាមេរិក)	០,៧៦	០,៧៩	១,៤១	១,៣	១,៥	១,៨	២,២
ប្រាក់បញ្ញើធនាគារពាណិជ្ជ (គិតជាពាន់លានដុល្លារអាមេរិក)	៤,៣	៥,២	៦,៧	៧,៦	៩,៧	១១,៤	១៣,៧
ឥណទានធនាគារពាណិជ្ជ (គិតជាពាន់លានដុល្លារអាមេរិក)	៣,២	៤,៣	៥,៩	៧,៤	៩,៣	១១,៧	១៤,៣
ទុនបម្រុងបរទេស (គិតជាពាន់លានដុល្លារអាមេរិក)	៣,៣	៣,៥	៣,៥	៣,៦	៤,៧	៥,៧	៧,១

ប្រភពៈ មូលនិធិរូបិយវត្ថុអន្តរជាតិ ធនាគារពិភពលោក ធនាគារជាតិនៃកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី

នៅចុងឆ្នាំ២០១៦ នេះ មានធនាគារពាណិជ្ជ និងធនាគារឯកទេសចំនួន ៥២ នៅក្នុងប្រទេសកម្ពុជា បើធៀបទៅនឹងឆ្នាំ២០១៥ មានចំនួន ៤៧។ យើងក៏បានឃើញកំណើនយ៉ាងឆាប់រហ័ស ក្នុងចំណោមស្ថាប័នហិរញ្ញវត្ថុ ដែលមិនមែនធនាគារ ជាពិសេសគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលនាំឲ្យមានការប្រកួតប្រជែងកាន់តែខ្លាំងនៅក្នុងទីផ្សារ។ ប្រាក់កម្ចីបានកើនឡើងចំនួន ២១% និងប្រាក់បញ្ញើ កើនឡើងចំនួន ២២% បើធៀបនឹងឆ្នាំកន្លងទៅ ដែលបានបង្ហាញពីកំណើនតម្រូវការក្នុងប្រទេសសម្រាប់ផ្នែកឥណទាន និងភាពរីកចម្រើន លើការយល់ដឹងផ្នែកធនាគារ ក្នុងចំណោមប្រជាពលរដ្ឋទូទៅ។


លទ្ធផលប្រតិបត្តិការឆ្នាំ ២០១៦

ខ្ញុំមានក្តីសោមនស្សរីករាយ សូមជម្រាបជូនថា ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី បានកត់ត្រាសមិទ្ធផលហិរញ្ញវត្ថុដ៏ល្អប្រសើរ ក្នុងឆ្នាំ២០១៦។ ចំណូលមុនកាត់ពន្ធរបស់ធនាគារ មានចំនួន ៨លានដុល្លារអាមេរិក ដែលបានកើនឡើងគួរឲ្យកត់សម្គាល់ ក្នុងអត្រា ៤៤% បើធៀបនឹងឆ្នាំមុន តាមរយៈកំណើនដ៏រឹងមាំ លើប្រាក់ចំណូល (១៥% ធៀបនឹងឆ្នាំកន្លងទៅ) ការរក្សាគុណភាពឥណទាន និងការគ្រប់គ្រងចំណាយបានល្អ។ អនុបាតឥណទានមិនដំណើរការរបស់ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី គឺស្ថិតនៅកម្រិតអត្រា ០,១៨% បើគិតត្រឹមចុងឆ្នាំ២០១៦ ដែលនេះសបញ្ជាក់ឲ្យឃើញនូវការប្តេជ្ញាចិត្តរបស់យើង ចំពោះការរីកចម្រើនប្រកបដោយនិរន្តរភាព។ អនុបាតឥណទានផលធៀបចំណាយ និងចំណូល បានរីកចម្រើនគួរឲ្យកត់សម្គាល់ ក្នុងអត្រា ៥២% ក្នុងឆ្នាំ២០១៦ បើធៀបនឹង ៥៩% ក្នុងឆ្នាំ២០១៥ ដោយសារការលើកកម្ពស់ផលិតភាព ស្របនឹងគោលការណ៍កាត់បន្ថយចំណាយ ក្នុងចំណោមនាយកដ្ឋានអាជីវកម្មទាំងអស់ រួមទាំងការអនុវត្តដោយជោគជ័យ នៃគំនិតផ្តួចផ្តើមប្រសិទ្ធភាពការចំណាយផ្សេងៗ។

តារាងតុល្យការរបស់ធនាគារបានកើនឡើងយ៉ាងខ្លាំង ក្នុងឆ្នាំ២០១៦ ដោយមានប្រាក់កម្ចីកើនឡើង ចំនួន ១៤% និងប្រាក់បញ្ញើ កើនឡើងចំនួន ២៥%។ គួរឲ្យកត់សម្គាល់ផងដែរថា សេវាកម្មហិរញ្ញវត្ថុបុគ្គល បានដំណើរការយ៉ាងល្អ ដោយមានកំណើនផ្នែកឥណទានគេហដ្ឋាន ចំនួន ៣០% និងប្រាក់បញ្ញើហិរញ្ញវត្ថុបុគ្គល ចំនួន ៤០% បើធៀបនឹងឆ្នាំកន្លងទៅ។ យើងមានសេចក្តីសោមនស្ស ជាមួយនឹងការរីកចម្រើនរបស់ធនាគារ នៅលើផ្នែកសេវាកម្មធនាគារ Preferred ដែលជាចលករដ៏សំខាន់មួយផ្សេងទៀតរបស់ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ដោយបានកត់ត្រាកំណើន ៧០% ទៅលើទ្រព្យសកម្មក្រោមការគ្រប់គ្រងសរុប (AUM)។ ភាពជោគជ័យរបស់ធនាគារ ក្នុងការបង្កើតប្រាក់បញ្ញើ ដែលមានគុណភាពខ្ពស់ បានរួមចំណែកដល់អនុបាតឥណទានធៀបនឹងប្រាក់បញ្ញើរបស់យើង ក្នុងអត្រា ៨៦% ដែលជាកម្រិតល្អបំផុតមួយ បើធៀបនឹង ១០១% របស់ឧស្សាហកម្មធនាគារនេះ បើគិតត្រឹមចុងឆ្នាំ២០១៦។

ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី បានបន្តវិនិយោគលើផ្នែកផលិតផល និងសេវាកម្មរបស់ខ្លួន ក្នុងឆ្នាំ២០១៦។ យើងបានពង្រីកបណ្តាញសាខារបស់យើងដោយការសម្ពោធសាខាថ្មីមួយ នៅបាត់ដំបង ក្នុងរាជធានីភ្នំពេញ ហើយអភិវឌ្ឍសាខាផ្សារហេងលី ដោយការបង្កើត Preferred Centre ថ្មីមួយទៀត។ ទាំងអស់នេះបានបង្កើនចំនួនសាខារបស់ធនាគារ ដល់ចំនួន ១២សាខា និងមាន Preferred Centre ចំនួន៧ទីតាំង ដើម្បីនាំយកសេវាកម្មធនាគារជាន់ខ្ពស់ល្អបំផុត ទៅដល់អតិថិជនលំដាប់ខ្ពស់របស់យើង។

យើងបានបង្កើតសកម្មភាពផ្សារភ្ជាប់ទំនាក់ទំនងបុគ្គលិកជាច្រើន រួមមានកិច្ចប្រជុំបង្ហាញលទ្ធផលការងារប្រចាំឆ្នាំ (Town Hall) កម្មវិធីប្រកួតកីឡា និងការកម្សាន្តគម្រោងទំនួលខុសត្រូវសង្គម ដោយផ្ដោតលើវិស័យអប់រំ ព្រមទាំងកម្មវិធីផ្តល់រង្វាន់លើកទឹកចិត្ត និងកម្មវិធីបង្ហាញសមិទ្ធផលការងារនយោបាយជាដើម។ យើងបានណែនាំកម្មវិធីបណ្តុះបណ្តាលថ្មី ទាំងចំណេះដឹង និងជំនាញអនុវត្តន៍ការងារ ដើម្បីបន្តបេសកកម្មរបស់យើង ក្នុងការកសាងស្ថាប័នមួយ ដែលគាំទ្រដោយបុគ្គលិកក្នុងស្រុកដ៏មានទេព្យកោសលខ្ពស់។ កិច្ចខិតខំប្រឹងប្រែងរបស់យើង ក្នុងបេសកកម្មលើកកម្ពស់ការអភិវឌ្ឍបុគ្គលិក បានធ្វើឡើងដោយផ្អែកលើលទ្ធផលនៃការស្ទង់មតិទំនាក់ទំនងនិយោជិត ឆ្នាំ២០១៦ (ធ្វើឡើងពាក់កណ្តាលឆ្នាំម្តង) ដែលបានកត់ត្រាពី ៧៩% ដែលជាអត្រាល្អប្រសើរមួយ បើធៀបនឹង ៧៦% នៃការស្ទង់មតិក្នុងឆ្នាំ២០១៤។



ទស្សនវិស័យសម្រាប់ឆ្នាំ ២០១៧

ទស្សនវិស័យក្នុងកម្រិតម៉ាក្រូសេដ្ឋកិច្ច សម្រាប់ប្រទេសកម្ពុជា នាឆ្នាំ២០១៧ នឹងនៅតែបន្តភាពរីកចម្រើន។ ផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា សម្រាប់ឆ្នាំ២០១៧ ត្រូវបានគេរំពឹងថា នឹងកើនឡើង ៦,៩% ដោយផ្អែកសំខាន់លើកត្តាចម្បងៗ រួមមានការចំណាយដែលចាត់ចែងដោយរាជរដ្ឋាភិបាល ការប្រមូលប្រាក់ចំណូលកាន់តែ

ប្រសើរ កំណើននៃការនាំចេញសម្លៀកបំពាក់ និងសន្ទុះកំណើននៃវិស័យទេសចរណ៍ និងកសិកម្ម។ អត្រាកំណើនយ៉ាងឆាប់រហ័សនៃវិស័យសំណង់ និងអចលនទ្រព្យដែលគួរឲ្យកត់សម្គាល់ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ត្រូវបានរំពឹងថានឹងមានការថមថយនៅក្នុងឆ្នាំ២០១៧។ អត្រាអតិផរណា គឺទំនងជាងើបឡើង ស្របនឹងកំណើននៃតម្រូវការអ្នកប្រើប្រាស់។ យើងរំពឹងថា កំណើនឥណទាននៃវិស័យធនាគារ និងកើនឡើងបន្តិច ដោយជាចម្បងមកពីការរីកចម្រើននៃចំនួនឥណទាន ដែលសល់ពីកំណើនឥណទានយ៉ាងឆាប់រហ័ស ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។

យើងមានសុទិដ្ឋិនិយមថា ឆ្នាំ២០១៦ នឹងក្លាយជាឆ្នាំដ៏រីកចម្រើនរីករាយមួយទៀតសម្រាប់ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី។ ជាមួយតារាងតុល្យការដ៏រឹងមាំ រួមទាំងអនុបាតឥណទានធៀបនឹងប្រាក់បញ្ញើ និងអនុបាតឥណទានមិនដំណើរការ ដែលស្ទើរតែស្មើសូន្យ ធនាគារគឺស្ថិតក្នុងទិសដៅយ៉ាងល្អ ក្នុងការបន្តភាពរីកចម្រើនដ៏គួរឲ្យកត់សម្គាល់របស់ខ្លួន។ សម្រាប់ផែនការមូលធន ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី នឹងកាន់តែរឹងមាំទៅមុខជាលំដាប់ តាមរយៈការពង្រីកមូលធន ៦២,៥លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៧ បើធៀបនឹង ៥០លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៦។ យើងនៅតែបន្តប្តេជ្ញាចិត្ត ទៅលើគោលដៅ T18 ដោយរក្សានូវចំណូលធៀបនឹងមូលធននៅលើ ១៥% និងផលធៀបចំណាយនិងចំណូល នៅក្រោម ៥០%។ ទិសដៅអាជីវកម្មរបស់ស៊ីអាយអិមប៊ី គ្រប សម្រាប់ឆ្នាំ២០១៧ គឺ «Forward» ដែលឆ្លុះបញ្ចាំងពី គម្រោងអភិវឌ្ឍន៍ខ្លួនឯងឥតឈប់ឈរ ក៏ដូចជាការប្តេជ្ញាចិត្តរបស់ធនាគារ ក្នុងការជួយឲ្យអតិថិជនឈានទៅរកគោលដៅ និងក្តីស្រមៃរបស់ពួកគេ។

ស្របនឹងទិសដៅនេះ យើងនឹងផ្ដោតជាសំខាន់ទៅលើវិស័យដូចខាងក្រោម៖

ផ្តល់អាទិភាពលើកំណើនប្រាក់ចំណូល និងលទ្ធភាពកាត់បន្ថយចំណាយ៖ យើងនឹងអភិវឌ្ឍបន្ថែមទៀត លើផ្នែកសេវាកម្មធនាគារពាណិជ្ជកម្ម និងសេវាកម្មធនាគារ Preferred ដោយលើកកម្ពស់សមត្ថភាពផ្ទៃក្នុង និងនាំយកផលិតផល និងសេវាកម្មកាន់តែសម្បូរបែប ទៅកាន់អតិថិជនរបស់យើង។ ហើយយើងនឹងផ្ដោតចម្បងលើទំនាក់ទំនងផ្សារភ្ជាប់រវាងធនាគារ និងអតិថិជន ព្រមទាំងពង្រីកការវិនិយោគរបស់អតិថិជនកាន់តែប្រសើរ ដោយស្វែងយល់ និងបំពេញតម្រូវការបុគ្គល និងពាណិជ្ជកម្មរបស់អតិថិជន។

ពង្រីកស្ថាពរសញ្ញាផលិតផល និងយុទ្ធសាស្ត្រទីផ្សារ៖ យើងនឹងខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីកសាងស្ថាពរសញ្ញា CIMB កាន់តែល្អប្រសើរ តាមរយៈបណ្តាញដ៏ទូលំទូលាយ រួមមានឌីជីថល បណ្តាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយនានា។ យើងនឹងជម្រុញផងដែរ នូវទិសដៅរបស់ CIMB កម្ពុជា ក្នុងនាមជាធនាគារក្នុងស្រុកកម្រិតខ្ពស់ ជាមួយហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់អាស៊ាន ដែលជាផ្នែកមួយរបស់ស៊ីអាយអិមប៊ី គ្រប។ ហើយយើងនឹងផ្ដោតលើការនាំយកលក្ខណៈពិសេសនៃស្ថាពរសញ្ញាថ្មី របស់ស៊ីអាយអិមប៊ី គ្រប ទៅកាន់អតិថិជនទាំងអស់របស់យើង។

វិនិយោគលើធនធានមនុស្ស៖ យើងនឹងបន្តលើកកម្ពស់ការអភិវឌ្ឍនិយោជិតដែលជាផ្នែកមួយនៃគោលដៅយូរអង្វែងរបស់យើង ក្នុងការកសាងអ្នកជំនាញផ្នែកធនាគារជំនាន់ក្រោយ ក្នុងប្រទេសកម្ពុជា។ ធនាគារ និងគណៈគ្រប់គ្រងរបស់ខ្លួនមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការបញ្ចូលវប្បធម៌របស់ស៊ីអាយអិមប៊ី គ្រប ទៅកាន់បុគ្គលិកគ្រប់កម្រិត ហើយនឹងណែនាំគ្រប់ពេលវេលា នូវអាកប្បកិរិយាល្អទាំង៣ រួមមាន ១. ការខិតខំបន្ថែម ដើម្បីបំពេញចិត្តរបស់អតិថិជន ២. ការគោរពគ្នាទៅវិញទៅមក និងទំនាក់ទំនងដោយបើកចំហរ ៣. ការទទួលស្គាល់នូវកិច្ចប្រឹងប្រែងរបស់គ្នាទៅវិញទៅមក។

ជាចុងក្រោយ ខ្ញុំសូមសម្តែងនូវការកោតសរសើរដ៏ជ្រាលជ្រៅ និងស្មោះស្ម័គ្រចំពោះអតិថិជន ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង និងសហការីទាំងអស់ ចំពោះការគាំទ្រ និងការតាំងចិត្តខិតខំប្រឹងប្រែងរបស់ពួកគេ ក្នុងការបំពេញការងារពេញមួយឆ្នាំកន្លងទៅនេះ។ ខ្ញុំសូមសម្តែងនូវការគោរព និងកោតសរសើរដ៏ខ្ពង់ខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា និងពិសេសធនាគារជាតិ នៃកម្ពុជា ចំពោះការគាំទ្រនិងការណែនាំកន្លងមក។ យើងនឹងបន្តកសាងទំនាក់ទំនងស្ថិតស្ថេរ និងរឹងមាំ ដែលបានបង្កើតឡើងជាមួយភាគីពាក់ព័ន្ធទាំងអស់ ខណៈដែលធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី នឹងបន្តដំណើរឆ្ពោះទៅកាន់ការរីកចម្រើនមួយជំហានទៀត នៅក្នុងប្រទេសកម្ពុជា។


ហ៊ុន ឃីន
ប្រធាននាយកប្រតិបត្តិ
ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី



យើងនៅទីនេះ
ដើម្បីបម្រើអតិថិជន
របស់យើង
ដោយដឹងច្បាស់ពី
តម្រូវការរបស់ពួកគេ។



ការពិនិត្យ មើលធុរកិច្ច

- ១៦ សេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម
- ១៧ សេវាកម្មហិរញ្ញវត្ថុបុគ្គល
- ១៨ សេវាកម្មហិរញ្ញវត្ថុសាធារណៈ និងរតនាគារ
- ២០ ធនធានក្រុមហ៊ុន
- ២១ ទីផ្សារ និងទំនាក់ទំនង
- ២២ យុទ្ធសាស្ត្រ និងហិរញ្ញវត្ថុ
- ២៤ ការគ្រប់គ្រងហានិភ័យ
- ២៦ ព័ត៌មានវិទ្យា និងប្រតិបត្តិការ
- ២៧ នីតិកម្ម និងប្រតិបត្តិតាម
- ២៨ សវនកម្មផ្ទៃក្នុង
- ២៩ បទពិសោធន៍សេវាកម្មអតិថិជន
- ២៩ គ្រប់គ្រងផលិតផល និងសេវាកម្មធនាគារឌីជីថល

សេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម ➤



សេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្មរបស់ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី បំពេញតម្រូវការដល់អតិថិជនពាណិជ្ជកម្មរបស់ធនាគារ ដោយមានផ្តល់ជូនផលិតផលឥណទាន និងប្រាក់បញ្ញើ ព្រមទាំងសេវាកម្មប្រតិបត្តិការ ទៅដល់សហគ្រាសធុនតូច និងមធ្យម ក៏ដូចជាក្រុមហ៊ុនធំៗផងដែរ។ សេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម គឺជាផ្នែកដ៏សំខាន់មួយនៃសកម្មភាពអាជីវកម្មទូទៅរបស់ធនាគារ ដែលមានចំណែក ៥១% នៃឥណទានសរុប ៣១% នៃប្រាក់បញ្ញើសរុប និង៤២% នៃចំណូលមុនកាត់ពន្ធសរុបរបស់ធនាគារ។

សេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម ធ្វើប្រតិបត្តិការនៅគ្រប់បណ្តាញសាខាទាំង ១២ ក្នុងប្រទេសកម្ពុជា ទន្ទឹមនឹងសេវាកម្មហិរញ្ញវត្ថុបុគ្គល។

លទ្ធផលហិរញ្ញវត្ថុ និងសមិទ្ធផលសំខាន់ៗ នៅឆ្នាំ២០១៦

នៅចុងឆ្នាំ ២០១៦ ឥណទានសរុបរបស់សេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្មមានចំនួនដល់ទៅ ១៥៥លានដុល្លារអាមេរិក ដែលកើនឡើង៨% ហើយប្រាក់បញ្ញើមានចំនួនដល់ទៅ ១១០លានដុល្លារអាមេរិក ដែលកើនឡើង១១% បើធៀបនឹងឆ្នាំចាស់។ យើងមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ចំពោះកំណើនដែលបានបន្តឥតឈប់ឈររបស់យើង នៅក្នុងតារាងតុល្យការនៃសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម ជាមួយនឹងអនុបាតគណនីសន្សំ/គណនីចរន្ត ៥៣% និងឥណទានមិនដំណើរការ ០,៣២%។

ក្រុមការងារសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម មានបុគ្គលិកប្រកបដោយសក្តានុពលសរុប ចំនួន ៣៤នាក់ រួមមានផ្នែកទំនាក់ទំនងអតិថិជន ត្រួតពិនិត្យឥណទាន និងរដ្ឋបាលឥណទាន។ នៅចុងឆ្នាំ២០១៦ យើងបានរៀបចំឡើងវិញ នូវរចនាសម្ព័ន្ធរបស់សេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម ដើម្បីពង្រឹងគណនីភាពបុគ្គល និងកិច្ចសហការជាក្រុម។ ឋានានុក្រមរបស់ក្រុមហ៊ុន ដែលរួមមានប្រធានទំនាក់ទំនងអតិថិជន អ្នកជំនួយការប្រធានផ្នែក ប្រធានផ្នែក និងនាយកផ្នែក បានផ្តល់នូវការអភិវឌ្ឍអាជីពយ៉ាងច្បាស់លាស់ សម្រាប់និយោជិតទាំងអស់របស់យើង។

យើងបាននាំយកបណ្តាញថ្នាក់តំបន់របស់ស៊ីអាយអិមប៊ី គ្រប សម្រាប់ផលប្រយោជន៍ទៅវិញទៅមក រវាងធនាគារ ស៊ីអាយអិមប៊ី ក្នុងប្រទេសកម្ពុជា និងទីផ្សារសំខាន់ៗផ្សេងទៀតរបស់ស៊ីអាយអិមប៊ី គ្រប នៅក្នុងប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី និងថៃ។ ជាមួយនឹងក្របខណ្ឌអនុវត្តន៍នេះ យើងបានបង្កើតនូវតម្លៃកាន់តែប្រសើរសម្រាប់អតិថិជនរបស់យើង ដោយការសម្រួលការស្វែងរកធនធានឆ្លងប្រទេស និងការពង្រីកអាជីវកម្ម សម្រាប់ពួកគេ។

ផែនការសម្រាប់ឆ្នាំ២០១៧

យើងរំពឹងជឿជាក់ថា និន្នាការនៃកំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់ប្រទេសកម្ពុជា នឹងបន្តណាវកចម្រើន ក្នុងឆ្នាំ២០១៧ ហើយបង្កើតឱកាសអាជីវកម្មកាន់តែប្រសើរសម្រាប់សហគ្រាសធុនតូច និងមធ្យម ព្រមទាំងក្រុមហ៊ុនធំៗ នៅក្នុងប្រទេស។ សេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម បានត្រៀមខ្លួនរួចរាល់ ក្នុងការបំពេញតម្រូវការរបស់អតិថិជន ខណៈដែលពួកគេត្រូវការពង្រឹង និងពង្រីកអាជីវកម្មរបស់ខ្លួន។

ក្នុងឆ្នាំ២០១៧ យើងនឹងធ្វើឲ្យប្រសើរឡើងនូវផលិតផលរបស់យើង ដើម្បីបំពេញតម្រូវការកើនឡើងខុសៗគ្នានៃអតិថិជនពាណិជ្ជកម្មរបស់យើង។ យើងនឹងបន្តលើកកម្ពស់សមត្ថភាពក្រុមការងាររបស់យើងផងដែរ ដើម្បីផ្តល់នូវសេវាកម្មប្រើអតិថិជនកាន់តែប្រសើរ។ ហើយយើងនឹងអភិវឌ្ឍបន្ថែមទៀត នូវដំណើរការក្នុងតំបន់ដើម្បីបំពេញសេចក្តីត្រូវការរបស់អតិថិជន ដែលមានតម្រូវការលើការធ្វើពាណិជ្ជកម្ម និងការវិនិយោគឆ្លងប្រទេស ក្នុងតំបន់អាស៊ាន។

ធនធានមនុស្ស គឺជាធនធានដ៏សំខាន់បំផុត និងជាអាទិភាពចម្បងរបស់យើង។ យើងនឹងបន្តវិនិយោគលើការអភិវឌ្ឍសមត្ថភាពនិយោជិត តាមរយៈកម្មវិធីបណ្តុះបណ្តាល និងការលើកកម្ពស់ជំនាញបន្ថែមទៀត។ យើងមានការប្តេជ្ញាចិត្ត ចំពោះទស្សនវិស័យយូរអង្វែង នៃការកសាងធនធានមនុស្សក្នុងស្រុក ហើយយើងនឹងបង្កើនការខិតខំប្រឹងប្រែងរបស់យើង ក្នុងការនាំយកចំណេះដឹង ជំនាញ និងការអនុវត្តជោគជ័យ ពីទីផ្សារសំខាន់ៗ ក្នុងតំបន់របស់ស៊ីអាយអិមប៊ី គ្រប។

ផលិតផលសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្មទាំងអស់រួមមាន៖

១. ឥណទានមានកាលកំណត់
២. ឥណទានវិបារូបន៍
៣. ឥណទានសម្រាប់ទុនបង្វិល (Revolving Credit)
៤. លិខិតធានា
៥. លិខិតឥណទាន
៦. ផលិតផល និងសេវាកម្មហិរញ្ញប្បទានពាណិជ្ជកម្មផ្សេងៗ
៧. គណនីចរន្ត
៨. ប្រាក់បញ្ញើមានកាលកំណត់
៩. គណនីរូបិយប័ណ្ណបរទេស
១០. គណនីបញ្ញើទុកក្នុងដៃតតិយជន
១១. អត្រាប្តូរប្រាក់បរទេស
១២. សេវាកម្មប្រតិបត្តិការ

សេវាកម្មហិរញ្ញវត្ថុបុគ្គល ➤



នាយកដ្ឋានសេវាកម្មហិរញ្ញវត្ថុបុគ្គល គឺជាគ្រឹះយ៉ាងសំខាន់ សម្រាប់ដំណើរការអាជីវកម្មរបស់ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ក្នុងប្រទេសកម្ពុជា ដែលមានបុគ្គលិកចំនួន ១៥៦ នៃបុគ្គលិកប្រមាណ ២៧០ នាក់របស់ធនាគារ។ នាយកដ្ឋាននេះបម្រើសេវាកម្មដល់អតិថិជនគ្រប់ប្រភេទ តាមរយៈផលិតផល និងសេវាកម្មដ៏សម្បូរបែប ដោយផ្ដោតលើអតិថិជនទូទៅ និងអតិថិជនជាន់ខ្ពស់។ សេវាកម្មហិរញ្ញវត្ថុបុគ្គល មានបណ្តាញប្រតិបត្តិការ ទាំង១២សាខា ជាមួយសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម រួមទាំងសេវាកម្មហិរញ្ញវត្ថុសាជីវកម្ម និងសេវាប្រតិបត្តិការ។


ក្នុងឆ្នាំ២០១៦ សេវាកម្មហិរញ្ញវត្ថុបុគ្គលរបស់ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី បានឈានមុខគេ ទាំងលើការផ្តល់ប្រាក់បញ្ញើ និងឥណទាន។ សេវាកម្មហិរញ្ញវត្ថុបុគ្គលសម្រេចបានប្រាក់ចំណេញគួរឲ្យកត់សម្គាល់ ហើយស្របពេលជាមួយគ្នានេះ បានរក្សានូវឥណទានមិនដំណើរការ ឲ្យនៅក្នុងកម្រិតស្ទើរតែស្មើសូន្យផងដែរ។

យើងសម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើន ក្នុងឆ្នាំ២០១៦។

សមិទ្ធផលសំខាន់ៗក្នុងឆ្នាំ២០១៦




ប្រាក់បញ្ញើកើនឡើង
ពីឆ្នាំ២០១៥



ឥណទានគេហដ្ឋានកើនឡើង
ពីឆ្នាំ២០១៥

កែលម្អកម្មវិធីឥណទានគេហដ្ឋាន និងពង្រីកក្រុមការងាររបស់យើង
ដើម្បីបំពេញតម្រូវការអតិថិជន ដែលកំពុងកើនឡើង



ពង្រីក និងបង្កើត PREFERRED CENTRE
នៅតាមបណ្តាញសាខារបស់ធនាគារ ស៊ីអាយអិមប៊ី



បើកសម្ពោធសាខាថ្មីមួយទៀត គឺសាខាបាត់ដំបង
នៅចំណុចរាជធានីភ្នំពេញ ដើម្បីបំពេញតម្រូវការ
កើនឡើងរបស់អតិថិជន

ដើម្បីពង្រឹងបន្ថែមនូវចំណេះដឹង និងជំនាញរបស់បុគ្គលិកផ្នែកលក់របស់ធនាគារ និងដើម្បីបម្រើអតិថិជន ឲ្យបានកាន់តែល្អប្រសើរ ធនាគារបន្តវិនិយោគ លើការអភិវឌ្ឍសមត្ថភាពបុគ្គលិក។ ក្នុងនោះ ក្រុមការងារនៃនាយកដ្ឋានសេវាកម្មហិរញ្ញវត្ថុបុគ្គល បានចូលរួមវគ្គបណ្តុះបណ្តាលសរុបទាំងអស់ ចំនួន ៥៤៨៩,៥ម៉ោង រួមមានវគ្គបណ្តុះបណ្តាល ផ្នែកបម្រើសេវាកម្ម ផ្នែកលក់ ឥណទាន និងប្រព័ន្ធដំណើរការជាដើម។

ផែនការសម្រាប់ឆ្នាំ២០១៧

យើងមានផែនការពង្រីកបណ្តាញសាខា នាំយកផលិតផល និងសេវាកម្មល្អៗ ដើម្បីបំពេញតម្រូវការអតិថិជន។ យើងនឹងបន្តអភិវឌ្ឍសេវាកម្ម និងផលិតផល ឲ្យបានកាន់តែប្រសើរថែមទៀត ជាមួយនឹងក្រុមការងារ ប្រកបដោយជំនាញរបស់យើង ដើម្បីលើកកម្ពស់រហូតអតិថិជន។ ផែនការទាំងនេះរួមមានដូចជា៖

- ពង្រីកបណ្តាញសាខា
- ពង្រីកទីតាំងសម្រាប់អតិថិជន Preferred ដោយបង្កើត Preferred Centre នៅតាមសាខាបន្ថែមទៀត ដើម្បីផ្តល់នូវសេវាកម្មកាន់តែប្រសើរដល់អតិថិជនជាន់ខ្ពស់
- ពង្រឹងគុណតម្លៃសេវាកម្ម សម្រាប់អតិថិជនជាន់ខ្ពស់ទាំងអស់
- ណែនាំផលិតផលឥណទាន និងប្រាក់បញ្ញើបន្ថែមទៀត

សេវាកម្មហិរញ្ញវត្ថុសាជីវកម្ម និងរតនាគារ ➤



សេចក្តីសង្ខេប ២០១៦

សេវាកម្មហិរញ្ញវត្ថុសាជីវកម្ម និងសេវាប្រតិបត្តិការ

កម្លាំងចលករនៃសេវាកម្មធនាគារផ្នែកសាជីវកម្មរបស់យើង បានបន្តរីកចម្រើនទៅមុខជានិច្ច បើប្រៀបធៀបនឹងឆ្នាំ២០១៥។ ស៊ីអាយអិមប៊ី កម្ពុជា បានបង្កើតសមិទ្ធផលគួរឲ្យកត់សម្គាល់មួយផ្សេងទៀត ដោយសម្រេចបានឥណទានសាជីវកម្មរួមបញ្ចូលគ្នា ជាមួយធនាគារចំនួន៧ និងមូលនិធិមូលធនឯកជនចំនួន១។ នេះបានបង្ហាញអំពីកម្រិតនៃការឆ្ពោះទៅមុខរបស់អតិថិជន និងអាជីវកម្មរបស់ពួកគេ ខណៈក្រុមហ៊ុននៅកម្ពុជាកាន់តែច្រើន បានចូលរួមក្នុងវិបុលពាណិជ្ជកម្មសាកល។

សកម្មភាពសេដ្ឋកិច្ចមានភាពរីកចម្រើន តាមរយៈការលូតលាស់ លើវិស័យសាងសង់ តម្រូវការប្រើប្រាស់ក្នុងស្រុក និងការនាំចេញ។ ប្រទេសកម្ពុជានឹងរីកចម្រើនមួយកម្រិតទៀត ក្នុងរយៈពេលដ៏ខ្លីខាងមុខ ទាំងផ្នែកផលិតកម្ម និងកសិកម្ម ដែលឆ្លុះបញ្ចាំងតាមរយៈការវិនិយោគផ្ទាល់ពីបរទេស នៅក្នុងវិស័យទាំងអស់នេះ។ ធនាគារ ស៊ីអាយអិមប៊ី កម្ពុជា មានមោទនភាពក្រៃលែង ដែលបានក្លាយជាផ្នែកមួយ ជួយជម្រុញភាពរីកចម្រើនរបស់សេដ្ឋកិច្ចជាតិទាំងមូល។ ភាពងាយស្រួល និងប្រសិទ្ធភាព សម្រាប់អតិថិជនសាជីវកម្មរបស់យើង គឺជាចំណុចស្នូល នៃការងារទាំងអស់ ដែលយើងបានធ្វើ។ ជាមួយនឹងការគាំទ្រដ៏រឹងមាំរបស់ស៊ីអាយអិមប៊ី គ្រប យើងបានត្រៀមខ្លួនរួចជាស្រេច ក្នុងការបន្តផ្តល់ផលិតផល និងសេវាកម្មយ៉ាងត្រឹមត្រូវ សម្រាប់តម្រូវការនាពេលបច្ចុប្បន្ន និងអនាគតរបស់ពួកគេ។

កិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរ ក្នុងការនាំយកដំណោះស្រាយអាជីវកម្ម ដែលជាតម្រូវការចាំបាច់របស់អតិថិជន បានជួយឲ្យលទ្ធផលសេវាកម្មប្រតិបត្តិការធនាគាររបស់យើង សម្រេចគោលដៅលើសពីការរំពឹងទុករបស់ខ្លួន ក្នុងឆ្នាំ២០១៦។ ទោះបីជាបានរងឥទ្ធិពលមួយចំនួន ដែលបណ្តាលមកពីតម្លៃប្រែប្រួលនៃប្រេងឥន្ធនៈក៏ដោយ យើងនៅតែអាចគ្រប់គ្រងស្ថានភាពបាន ហើយថែមទាំងបាននាំយកផលិតផលថ្មីៗ និងកែលម្អទម្រង់ចែកចាយសេវាកម្មឌីជីថល ដើម្បីកំណត់សេវាកម្មគ្រប់គ្រងសាច់ប្រាក់សម្រាប់អតិថិជនសាជីវកម្មរបស់យើង។

ទស្សនវិស័យ ២០១៧

តាមរយៈកំណើនសេដ្ឋកិច្ច ដែលបានរំពឹងទុក ក្នុងប្រមាណ ៧% ប្រទេសកម្ពុជារំពឹងនូវអនាគតដ៏ឆ្លាតវៃមួយ ក្នុងរយៈពេលខ្លីខាងមុខ។ ផ្អែកលើចំណុចខ្លាំងរបស់ស៊ីអាយអិមប៊ី គ្រប ដែលមានវត្តមានស្ទើរតែគ្រប់ប្រទេស ក្នុងតំបន់អាស៊ាន និងចំណេះដឹងដ៏ស៊ីជម្រៅ នៅគ្រប់វិស័យហិរញ្ញវត្ថុក្នុងតំបន់ បេសកកម្មរបស់យើង គឺនាំយកគុណសម្បត្តិទាំងនេះ មកផ្តល់ជូនឲ្យអតិថិជនរបស់យើង នៅក្នុងស្រុក។ ខណៈដែលប្រទេសកម្ពុជាបានឈានចូលសមាហរណកម្ម នៅក្នុងតំបន់អាស៊ាន យើងពិតជាវិភាយដែលបានចូលរួមចំណែកលើកស្ទួយ និងគាំទ្រអតិថិជនរបស់យើង នៅគ្រប់ដំណាក់កាល។



រតនាគារ

នាយកដ្ឋានរតនាគារនៃធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ដោយមានកិច្ចសហការពីអង្គភាពអាជីវកម្មផ្សេងទៀត បានផ្តល់ជូននូវដំណោះស្រាយឆ្លងតំបន់ ទៅឲ្យអតិថិជនទាំង ក្នុង និងក្រៅស្រុក សម្រាប់តម្រូវការទូទាត់វិនិយោគ គ្រប់គ្រងហិរញ្ញវត្ថុ ដែលរួមមានប្រតិបត្តិការប្តូររូបិយប័ណ្ណបរទេស សេវាផ្ទេរប្រាក់ និងសេវាកម្មមួយចំនួនទៀត។ ក្រៅពីផលិតផល និងសេវាកម្មដ៏សម្បូរបែប យើងនឹងនាំយកផលិតផលថ្មីៗបន្ថែមទៀត ដូចជាអត្រាការប្រាក់ជាដើម មកកាន់ទីផ្សារកម្ពុជា។

មុខងារប្រចាំថ្ងៃនៃនាយកដ្ឋានរតនាគារ គឺសហការជាមួយអង្គភាពអាជីវកម្ម ដើម្បីស្វែងរកឱកាស ក្នុងការបង្កើនប្រាក់ចំណូល តាមរយៈការលក់ផលិតផលរបស់រតនាគារ រួមផ្សំជាមួយនឹងផលិតផលផ្សេងៗទៀត សម្រាប់គ្រប់អតិថិជនសាធារណៈ ពាណិជ្ជកម្ម និងហិរញ្ញវត្ថុបុគ្គល។

នាយកដ្ឋានរតនាគារក៏មានមុខងារជាអ្នកគាំទ្រ ដោយផ្តល់ថវិកាសម្រាប់តារាងតុល្យការរបស់ធនាគារ ដោយសហការជាមួយអង្គភាពអាជីវកម្ម ដើម្បីធានាឲ្យបាននូវប្រសិទ្ធភាព និងការផ្តល់ថវិកាមួយគ្រប់គ្រាន់ និងទាន់ពេលវេលា សម្រាប់និរន្តរភាពអាជីវកម្មប្រចាំថ្ងៃ។ នាយកដ្ឋានរតនាគារ ក៏ជាសមាជិកមួយរូប ក្នុងគណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និងអកម្ម ដើម្បីពិភាក្សាអំពីផលប៉ះពាល់តារាងតុល្យការ ហានិភ័យសន្ទនីយភាព និងអត្រាការប្រាក់ ដើម្បីសម្រេចបាននូវចន្លោះសម្ព័ន្ធ ទ្រព្យសកម្ម និងអកម្ម។ មុខងារស្ថាប័ន ហិរញ្ញវត្ថុរបស់នាយកដ្ឋានរតនាគារ គឺរក្សានូវទំនាក់ទំនងល្អ និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការអាជីវកម្មអន្តរធនាគារ ក្នុងចំណោមធនាគារក្នុងស្រុក និងបរទេស ដែលកំពុង មានប្រតិបត្តិការ នៅក្នុងប្រទេសកម្ពុជា។ ក្នុងនោះ មានរួមបញ្ចូលទាំងការជួយសម្រួល ដល់ដំណើរការនៃការវាយតម្លៃហានិភ័យឥណទានរបស់ភាគីដៃគូ និងការរក្សាកម្រិត ឥណទានស្ថាប័នហិរញ្ញវត្ថុ។

ធនធានក្រុមហ៊ុន ➤



នាយកដ្ឋានធនធានក្រុមហ៊ុន ទទួលបន្ទុកទាំងផ្នែកធនធានមនុស្ស រដ្ឋបាល និងការគ្រប់គ្រងទ្រព្យសម្បត្តិ ព្រមទាំងដំណើរការលទ្ធកម្មយុទ្ធសាស្ត្រ។ តួនាទីសំខាន់របស់ផ្នែកធនធានមនុស្ស គឺរួមមានការជ្រើសរើសបុគ្គលិកសក្តានុពល / ការអភិវឌ្ឍ និងការធ្វើផែនការបុគ្គលិករបស់អង្គភាព / ប្រាក់រង្វាន់ និងការគ្រប់គ្រងការអនុវត្តការងារ / ការសិក្សា និងការអភិវឌ្ឍទេពកោសល្យ / ការកសាងកិត្តិនាមស្ថាប័ន និងការចូលរួម។

នាយកដ្ឋានផ្នែករដ្ឋបាល និងគ្រប់គ្រងទ្រព្យសម្បត្តិ ព្រមទាំងដំណើរការលទ្ធកម្មយុទ្ធសាស្ត្រ ចាត់ចែងការងាររដ្ឋបាលទូទៅ ការរៀបចំគម្រោង និងការថែរក្សាទ្រព្យសម្បត្តិក្រុមហ៊ុន ដំណើរការលទ្ធកម្ម / ជញ្ជីង និងសន្តិសុខ។

ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី គឺជាទីកន្លែង



ដែលបណ្តុះទេពកោសល្យ

ផ្នែកសេវាកម្មហិរញ្ញវត្ថុជាវិស័យសេវាកម្មជម្រុញដោយបុគ្គលិក ហេតុនេះបុគ្គលិកមានទេពកោសល្យជាគុណប្រយោជន៍ប្រកួតប្រជែងយ៉ាងពិតប្រាកដ។ ដូច្នេះហើយទើបធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ផ្តល់ការយកចិត្តទុកដាក់ ធានាបរិយាកាសការងារមួយ ដែលបុគ្គលិកត្រូវបានឲ្យតម្លៃ និងលើកកម្ពស់ ដើម្បីពង្រឹងភាពខ្លាំងរបស់ពួកគេ តាមរយៈបទពិសោធន៍ការងារ និងឱកាស។



ដែលបុគ្គលិក និងគណៈគ្រប់គ្រង មានការអភិវឌ្ឍ

ក្នុងអំឡុងឆ្នាំកន្លងទៅនេះ យើងមានក្តីសោមនស្សរីករាយក្រៃលែង ដែលក្រុមការងាររបស់យើង សម្រេចបានភាពរឹងមាំជាក្រុម និងភាពជោគជ័យនៃអាជីវកម្ម។ យើងបន្តជម្រុញនូវការលូតលាស់នៃនិយោជិតរបស់យើង តាមរយៈការបន្ថែមតម្លៃលើបទពិសោធន៍ និងការបង្កើតឱកាស សម្រាប់ពួកគេ។ និយោជិតដែលមានសក្តានុពលខ្លាំងក្លា នឹងត្រូវជ្រើសរើសឲ្យចូលរួម នៅក្នុងកម្មវិធីភាពជាអ្នកដឹកនាំថ្នាក់តំបន់របស់ស៊ីអាយអិមប៊ី គ្រប ដើម្បីលើកកម្ពស់សមត្ថភាពរបស់ពួកគេ លើការបំពេញការងារល្អបំផុត និងភាពច្នៃប្រឌិតផ្នែកធនាគារថ្នាក់តំបន់។



ដែលបរិយាកាសការងារ មានភាពល្អប្រសើរជានិច្ច

ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី លើកតម្កើង និងបណ្តុះបណ្តាលវប្បធម៌សិក្សាដល់និយោជិតគ្រប់រូប។ របៀបវារៈសិក្សារបស់ធនាគារមានវិសាលភាព យ៉ាងទូលំទូលាយក្នុងការលើកកម្ពស់ការបង្កើនចំណេះដឹង និងជំនាញរបស់និយោជិតទាំងអស់ ដើម្បីអាចបំពេញភារកិច្ចបច្ចុប្បន្នរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព ក៏ដូចជាការគាំទ្រការលូតលាស់អាជីព នាពេលអនាគត។ ធនាគារមានជំនឿថា និយោជិតប្រកបដោយសមត្ថភាពនឹងផ្តល់ផលិតភាពការងារខ្ពស់ នាំឲ្យធនាគារទទួលបាននូវលទ្ធផលការងារល្អប្រសើរ។ លើសពីនេះទៅទៀត ធនាគារក៏បានរៀបចំការប្រជុំនិយោជិតជាទៀងទាត់ ដើម្បីបង្កើនការចូលរួមផ្តល់មតិយោបល់ ការចែករំលែក ការកែលម្អជូនដល់ថ្នាក់ដឹកនាំ។ ធនាគារក៏បានផ្តល់កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈ និងភាពជាអ្នកដឹកនាំក្នុងតំបន់ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងបុគ្គលិករបស់ស៊ីអាយអិមប៊ី ជាមួយសហសេរីកម្សេងទៀត នៅទូទាំងតំបន់។

ទីផ្សារ និងទំនាក់ទំនង ➤



នាយកដ្ឋានទីផ្សារ និងទំនាក់ទំនង ដើរតួនាទីយ៉ាងសំខាន់ ក្នុងការគាំទ្រកម្មវិធីទំនាក់ទំនងរបស់ធនាគារ ដើម្បីលើកកម្ពស់សាវតាររបស់ធនាគារ ស៊ីអាយអិមប៊ី និងពង្រឹងស្លាកសញ្ញាឲ្យមានភាពស៊ីសង្វាក់គ្នា នៅក្នុងប្រទេសកម្ពុជា។ នាយកដ្ឋាននេះត្រួតពិនិត្យលើការទំនាក់ទំនងផ្ទៃក្នុង រវាងនាយកដ្ឋានផ្សេងៗ និងសកម្មភាពទំនាក់ទំនងខាងក្រៅ ដើម្បីពង្រីកកេរ្តិ៍ឈ្មោះ ព្រមទាំងជម្រុញការលក់ផលិតផល និងសេវាកម្មរបស់ធនាគារ។ នាយកដ្ឋាននេះលើកកម្ពស់ការកំណត់ទិសដៅស្លាកសញ្ញាធនាគារ ព្រមទាំងរបៀបវារៈទីផ្សារ និងទំនាក់ទំនង តាមរយៈក្របខណ្ឌចម្រុះមួយដែលមានមុខងារផ្សេងៗគ្នា ដូចជាការផ្សព្វផ្សាយពាណិជ្ជកម្ម និងទីផ្សារ / ទំនាក់ទំនងសាធារណៈ និងសារព័ត៌មាន / គម្រោងឧបត្ថម្ភ និងការរៀបចំកម្មវិធីទីផ្សារ ព្រមទាំងការគ្រប់គ្រងទំនាក់ទំនងផ្ទៃក្នុង។

យើងបានកំណត់ទិសដៅយ៉ាងជាក់លាក់ របស់ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ក្នុងនាមជាអ្នកផ្តល់សេវាកម្មហិរញ្ញវត្ថុ និងជាដៃគូពាណិជ្ជកម្ម ដែលភ្ជាប់អតិថិជននៅប្រទេសកម្ពុជា ទៅកាន់ដៃគូនៅក្នុងតំបន់អាស៊ាន និងអន្តរជាតិ។ យើងបានពង្រឹងគុណតម្លៃ «ក្រុមការងារ #TeamCIMB ដែលពោរពេញដោយសមត្ថភាព» តាមរយៈសារព័ត៌មាននានា ដែលបង្ហាញពីគោលជំហររបស់យើង ជាធនាគារសាកលនាំមុខគេមួយក្នុងតំបន់អាស៊ាន។ ជាលទ្ធផល យើងនៅតែបន្តជម្រុញរបៀបវារៈកំណត់ទិសដៅស្លាកសញ្ញារបស់ធនាគារ នៅលើភាពខ្លាំងរបស់ស៊ីអាយអិមប៊ី នៅក្នុងតំបន់អាស៊ានជាពិសេសតាមរយៈសេវាកម្មដ៏សម្បូរបែបចុងក្រោយបង្អស់ រួមមានសេវាកម្មបណ្តាញអេធីអិម ប្រចាំតំបន់ ក៏ដូចជាសេវាកម្មធនាគារមួយចំនួនទៀត នៅទូទាំងតំបន់អាស៊ានផងដែរ។

ក្នុងឆ្នាំ ២០១៦ ធនាគារ ស៊ីអាយអិមប៊ី បានចាប់ផ្តើមសហការជាផ្លូវការ ជាមួយក្រុមហ៊ុន មេនូ ឡាយហ្វ ក្នុងការចែកចាយផលិតផលធានារ៉ាប់រង និងការគ្រប់គ្រងទ្រព្យសម្បត្តិដ៏សម្បូរបែប ទៅកាន់អតិថិជនរបស់ខ្លួន។ នាយកដ្ឋានទីផ្សារ និងទំនាក់ទំនង បានជួយរៀបចំពិធីសម្ពោធជាផ្លូវការ ធនាគារ ស៊ីអាយអិមប៊ី សាខាបាក់ទុក និង Preferred Centre ថ្មី នៅសាខាផ្សារហេងលី។ នាយកដ្ឋាននេះក៏បានបង្កើនវត្តមានរបស់ធនាគារ នៅលើទំព័រសារព័ត៌មាន ជាមួយនឹងស្ថាប័នព័ត៌មានផ្សេងៗចាប់ពីសារព័ត៌មានប្រពៃណី រហូតដល់សារព័ត៌មានឌីជីថល ដូចជាកាសែត ទស្សនាវដ្តី វីឡូ និងទូរទស្សន៍ ព្រមទាំងគេហទំព័រជាដើម។ មិនតែប៉ុណ្ណោះ នាយកដ្ឋានបានកែលម្អទ្រង់ទ្រាយផ្ទៃនៃគេហទំព័ររបស់ធនាគារដែលមានស្រាប់ ឲ្យកាន់តែទាក់ទាញ និងល្អប្រសើរ សម្រាប់អតិថិជន ក្នុងការចូលទស្សនា។ សម្រាប់ការរៀបចំព្រឹត្តិការណ៍ និងការឧបត្ថម្ភកម្មវិធី យើងបានគាំទ្រអង្គភាពអាជីវកម្ម ក្នុងការលើកកម្ពស់ការផ្សព្វផ្សាយផលិតផលរបស់ធនាគារ ស៊ីអាយអិមប៊ី ក៏ដូចជាពង្រឹងទំនាក់ទំនង និងភាពជាដៃគូអាជីវកម្មផងដែរ។

អាទិភាពចម្បងរបស់យើងក្នុងឆ្នាំ ២០១៧ គឺបន្តពង្រឹងកេរ្តិ៍ឈ្មោះ និងស្លាកសញ្ញារបស់ធនាគារ និងគាំទ្រអាជីវកម្មរបស់យើង ដោយប្រាកដថា សេវាកម្ម និងផលិតផលរបស់ធនាគារ ត្រូវបានបញ្ជូនទៅកាន់គ្រប់ផ្នែកគោលដៅ។ យើងនឹងពង្រឹងការកំណត់ទិសដៅអាស៊ានរបស់ធនាគារ និងគុណសម្បត្តិផលិតផល ដោយមានការគាំទ្រពីក្របខណ្ឌតំបន់ និងអ្នកជំនាញរបស់ស៊ីអាយអិមប៊ី គ្រប់។ ស្របទៅនឹងការផ្សព្វផ្សាយស្លាកសញ្ញាឡើងវិញរបស់ស៊ីអាយអិមប៊ី គ្រប់ យើងនឹងផ្តោតសំខាន់លើការលើកកម្ពស់សារ «Forward» ហើយប្រែក្លាយលក្ខណៈសម្គាល់នៃស្លាកសញ្ញាថ្មីនេះទៅជាអត្ថប្រយោជន៍ជាក់ស្តែង សម្រាប់អតិថិជនរបស់ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី នៅកម្ពុជា។ យើងមានគោលបំណង ក្នុងការពង្រីកទំនាក់ទំនងផ្នែកសារព័ត៌មាន ហើយនិងបង្ហាញវត្តមាននៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងគោលដៅធ្វើឲ្យមានប្រសិទ្ធភាពទំនាក់ទំនង ជាមួយអតិថិជន និងភាគហ៊ុនិករបស់យើង។

យុទ្ធសាស្ត្រ និងហិរញ្ញវត្ថុ ➤



នាយកដ្ឋានយុទ្ធសាស្ត្រ និងហិរញ្ញវត្ថុ មានតួនាទីរៀបចំ និងអនុវត្តគោលការណ៍ និងនីតិវិធីគណនេយ្យ ដើម្បីឲ្យស្របតាមគម្រោងផែនការនយោបាយកម្ពុជា និងច្បាប់ ដែលបានចែងដោយធនាគារជាតិ នៃកម្ពុជា។ នាយកដ្ឋាននេះក៏ធ្វើការវិភាគផ្នែក ហិរញ្ញវត្ថុ និងរៀបចំរបាយការណ៍ហិរញ្ញវត្ថុផងដែរ។

នៅក្នុងការរៀបចំគណនេយ្យហិរញ្ញវត្ថុ យើងធានារាល់ដំណើរការគណនេយ្យមាន ភាពច្បាស់លាស់ តម្លាភាព និងមានការរៀបចំយ៉ាងត្រឹមត្រូវ។ ធនាគារក៏ធានាប្រតិបត្តិ តាមគ្រប់ពេល នូវរាល់របាយការណ៍ ដែលតម្រូវដោយបទប្បញ្ញត្តិរបស់ធនាគារជាតិ នៃកម្ពុជា ក៏ដូចជាការប្រកាសពន្ធជូននាយកដ្ឋានពន្ធដារ និងរៀបចំរបាយការណ៍ យ៉ាងត្រឹមត្រូវ និងទាន់ពេលវេលា សម្រាប់ក្រុមហ៊ុនមេ និងគណៈគ្រប់គ្រងផងដែរ។

សមិទ្ធផលសំខាន់ៗ សម្រាប់ឆ្នាំ ២០១៦

នៅឆ្នាំ២០១៦ យើងបានគាំទ្រអាជីវកម្ម ជាមួយការណែនាំផលិតផលឥណទាន រថយន្ត និងកែសម្រួលផលិតផលប្រាក់បញ្ញើ ដែលមានស្រាប់ ដូចជាគណនីកុមារ និងកម្មវិធីគណនាពន្ធកាត់ទុក សម្រាប់គណនីសន្សំមានកាលកំណត់។ យើងបាន កាត់បន្ថយការចំណាយ ដែលមិនបានគ្រោងទុក ចំនួន១៣% តាមរយៈកិច្ចខិតខំ ប្រឹងប្រែងត្រួតពិនិត្យ លើការចំណាយដោយប្រុងប្រយ័ត្ន ដែលធានាថា រាល់ការបង់ ថ្លៃសេវាទៅឲ្យអ្នកផ្តល់សេវារបស់ធនាគារ គឺជាការចំណាយសមស្រប និងមានការ អនុញ្ញាតត្រឹមត្រូវ។

អត្តនាយកដ្ឋានពន្ធដារ (GDT) បានធ្វើសវនកម្មលើកដំបូង សម្រាប់ធនាគារចំពោះ ឆ្នាំសារពើពន្ធ ២០១០ ២០១១ និង ២០១២។ នេះបានធ្វើឲ្យយើងប្រាកដថា ធនាគារ បានជម្រះកាតព្វកិច្ចពន្ធរយៈពេល ៣ឆ្នាំដំបូង នៃដំណើរការអាជីវកម្មរបស់ខ្លួន ទៅ កាន់រាជរដ្ឋាភិបាល។

យើងបានដាក់ឱ្យប្រើប្រាស់នូវក្របខណ្ឌសាច់ប្រាក់ងាយស្រួលថ្មី គឺ Liquidity Coverage Ratio (LCR) ដែលតម្រូវដោយធនាគារជាតិ នៃកម្ពុជា ស្របតាម Basel III។ ការបង្កើតរបាយការណ៍ LCR បានទទួលការជួយសម្របសម្រួលយ៉ាងល្អ ពីក្រុមការងារ ផ្នែកព័ត៌មានវិទ្យារបស់យើង សម្រាប់ការរាយការណ៍ពាក់កណ្តាល ស្វ័យប្រវត្តិ ដែលអនុញ្ញាតឱ្យយើង អាចរៀបចំរបាយការណ៍ LCR ប្រចាំថ្ងៃ រាយការណ៍ ជូនគណៈកម្មាធិការទ្រព្យសកម្ម និងអកម្ម នៃកម្ពុជា (CALCO)។

យន្តការកំណត់តម្លៃសេវាផ្ទេរមូលនិធិ (FTP) ដែលបានអនុវត្ត ក្នុងខែធ្នូ ឆ្នាំ ២០១៥ បានធ្វើការកែសម្រួល ក្នុងត្រីមាសទីពីរ នៃឆ្នាំ២០១៦ ដើម្បីអនុលោមតាម ក្របខណ្ឌសាច់ប្រាក់ងាយស្រួល LCR។

ក្រុមប្រឹក្សាជាតិគណនេយ្យ ស្ថិតក្រោមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈ សារាចរលេខ ០៥៨ ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ បានស្នើសុំឱ្យធនាគារ និង ស្ថាប័នហិរញ្ញវត្ថុទាំងអស់ ដាក់ជូនរបាយការណ៍ នៅត្រឹមចុងឆ្នាំ២០១៦ ស្តីពីផែនការ គម្រោង ការវិភាគគម្លាត និងការវាយតម្លៃលើផលប៉ះពាល់ លើការអនុវត្តស្តង់ដារ រាយការណ៍ហិរញ្ញវត្ថុអន្តរជាតិ នៃកម្ពុជា (CIFRS)។ ទាក់ទងនឹងបញ្ហានេះ យើង បានធ្វើបច្ចុប្បន្នភាពឯកសារគម្រោងរបស់យើង សម្រាប់ការអនុវត្ត CIFRS និង បានដាក់ជូន តាមការកំណត់។

ជាផ្នែកមួយនៃការធ្វើផែនការ និងគ្រប់គ្រងដើមទុន យើងបានដាក់បំពេញដើមទុន បន្ថែមចំនួន ១២,៥ លានដុល្លារអាមេរិក ក្នុងទម្រង់ជាដើមទុនធម្មតា នៅក្នុងខែមករា ឆ្នាំ២០១៧ ដើម្បីអនុលោមតាមបទប្បញ្ញត្តិ ជាមួយនឹងតម្រូវការភាគហ៊ុនចុះបញ្ជី អប្បបរមា និងដើម្បីគាំទ្រការលូតលាស់នៃអាជីវកម្មស្នូល។

ផែនការ និងថវិកាអាជីវកម្ម សម្រាប់ឆ្នាំ ២០១៧-២០១៩ ត្រូវបានបញ្ចប់ ក្នុង ត្រីមាសទីបួន ដែលមានការចូលរួមពីនាយកផ្នែកអាជីវកម្ម តាមរយៈការអនុវត្តវិធីសាស្ត្រ ចម្រុះ។ នាយកផ្នែកអាជីវកម្មនីមួយៗ បានធ្វើបទបង្ហាញពីផែនការអាជីវកម្ម ជាមួយ គ្នា និងសមិទ្ធផលការងារកន្លងមក ជូនក្រុមប្រឹក្សាភិបាល អំឡុងពេលកិច្ចប្រជុំពិភាក្សា គណៈគ្រប់គ្រងប្រចាំឆ្នាំ (AMD) នៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០១៦។

ផែនការ សម្រាប់ឆ្នាំ២០១៧

យើងនឹងបន្តពិនិត្យ និងវាយតម្លៃសាជាថ្មី លើធនធាន និងប្រព័ន្ធការងាររបស់ យើង ដើម្បីកែលម្អឱ្យកាន់តែមានប្រសិទ្ធភាព និងផលិតភាព តាមរយៈចំណុចខ្លាំង និងជំនាញរបស់បុគ្គលិកយើង។ យើងនឹងវិនិយោគយ៉ាងខ្លាំងក្លា លើប្រព័ន្ធរបស់យើង រួមមានប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុរបស់គ្រុប (GFMS)។ ប្រព័ន្ធអាជីវកម្មអេឡិចត្រូនិច Oracle របស់ GFMS បានដាក់ឱ្យដំណើរការនៅតាមការិយាល័យជាច្រើន នៅក្នុង តំបន់របស់ស៊ីអាយអិមប៊ី គ្រុប តាំងពីឆ្នាំ២០០៩។ ស៊ីអាយអិមប៊ី កម្ពុជា បានអនុម័ត

ថវិកា ដើម្បីនាំយក GFMS ក្នុងចុងឆ្នាំ២០១៦ ហើយបានកំណត់គោលដៅនៃការ ដំណើរការពេញលេញ ក្នុងត្រីមាសទីពីរ នៃឆ្នាំ២០១៧ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គណនេយ្យហិរញ្ញវត្ថុរបស់យើង។

យើងនឹងធ្វើការជាមួយក្រុមការងារនៃនាយកដ្ឋានលេខាធិការរបស់ក្រុមហ៊ុន និង ស៊ីអាយអិមប៊ី គ្រុប ទៅលើក្របខណ្ឌសិទ្ធិអនុម័តថ្មី។ គោលការណ៍ថ្មីនឹងចាប់ផ្តើម អនុវត្ត ក្នុងខែមករា ឆ្នាំ២០១៧ ដើម្បីជួយសម្រួល ក៏ដូចជាធ្វើឱ្យប្រាកដ អំពីការ អនុវត្តស្របគ្នា ទាំងនៅកម្រិតនាយកដ្ឋាន និងអង្គភាព ក្នុងធនាគារ។

បន្ទាប់ពីរយៈពេលមួយឆ្នាំ នៃការអនុវត្តយន្តការកំណត់តម្លៃសេវាផ្ទេរមូលធន (FTP) យើងនឹងរៀបចំប្រព័ន្ធ FTP ស្វ័យប្រវត្តិ និងគ្រប់គ្រងទិន្នន័យ ដោយក្រុម ការងារក្នុងប្រទេស ដែលអនុញ្ញាតឱ្យយើង ទទួលបាននូវភាពបត់បែន និងប្រសិទ្ធភាព កាន់តែប្រសើរ សម្រាប់គ្រប់គ្រងថ្លៃដើម «CFF» និង «COF»។

ក្នុងឆ្នាំ២០១៧ យើងនឹងស្នើសុំការធ្វើសវនកម្មពន្ធលើកទី២ សម្រាប់ឆ្នាំសារពើពន្ធ ២០១៣ ២០១៤ និង ២០១៥។ អំឡុងពេលត្រីមាសទីមួយ នៃឆ្នាំ២០១៧ យើងនឹង ធ្វើការវាយតម្លៃឡើងវិញ នៃការប្រកាសពន្ធរបស់ធនាគារ សម្រាប់រយៈពេលពីឆ្នាំ ២០១៣-២០១៥ ស្របនឹងរយៈពេលលើកលែងការពិន័យនានា ដោយអគ្គនាយក ដ្ឋានពន្ធដារ ទៅដល់អ្នកបង់ពន្ធទាំងអស់ ដែលប្រកាសដោយខ្លួនឯង។

ក្នុងខែមីនា ឆ្នាំ២០១៦ ធនាគារជាតិ នៃកម្ពុជា បានចេញប្រកាសមួយ អំពី ដើមទុនចុះបញ្ជីអប្បបរមាថ្មី គឺយ៉ាងតិច ៣០០ប៊ីលានរៀលកម្ពុជា ឬ ៧៥លានដុល្លារ អាមេរិក សម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារ ដែលត្រូវអនុលោមមុនខែមីនា ឆ្នាំ២០១៨។ ក្នុងខែមិថុនា ឆ្នាំ២០១៦ សារាចរមួយផ្សេងទៀតរបស់ធនាគារជាតិ នៃកម្ពុជា បានតម្រូវឱ្យគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារ អនុលោមតាមប្រកាស ដើមទុនចុះបញ្ជីអប្បបរមាថ្មី ជាពីរដំណាក់កាល គឺក្នុងខែមីនា ឆ្នាំ២០១៧ និងខែមីនា ឆ្នាំ២០១៨។ ជាមួយគ្នានេះ ធនាគារនឹងដាក់បន្ថែមដើមទុន ១២,៥លានដុល្លារអាមេរិក ក្នុងខែមីនា ឆ្នាំ២០១៧ និងដើមទុនបំពេញបន្ថែម ដែលនៅសល់ នឹងស្នើឡើងតាមរយៈ ការវាយតម្លៃតារាងតុល្យការ នៅចុងឆ្នាំ២០១៧។

ការគ្រប់គ្រងហានិភ័យ ➤



ជាមួយនឹងការរីកចម្រើនយ៉ាងឆាប់រហ័ស នៅក្នុងឧស្សាហកម្មធនាគារ ទាំងក្នុងប្រទេសកម្ពុជា និងពិភពលោក នៅលើការផ្លាស់ប្តូរនូវតម្រូវការ ដែលកំណត់ដោយនិយ័តករ និងហានិភ័យថ្មីៗ ដែលបានកើតឡើង ជាពិសេសមកពីបរិបទនៃការអនុលោមតាមច្បាប់ និងបច្ចេកវិទ្យា ហេតុដូច្នេះហើយធនាគារបានយកចិត្តទុកដាក់កាន់តែខ្លាំងទៅលើក្របខណ្ឌគ្រប់គ្រងហានិភ័យ ដើម្បីធ្វើឲ្យការគ្រប់គ្រងហានិភ័យនានា បានល្អប្រសើរ។ ធនាគារចាត់ទុកថា ការគ្រប់គ្រងហានិភ័យ គឺជាធាតុមួយយ៉ាងសំខាន់នៃអាជីវកម្មរបស់ធនាគារ ហើយបញ្ចូលវប្បធម៌ហានិភ័យដ៏តឹងរឹង ទៅក្នុងប្រតិបត្តិការ និងដំណើរការសម្រេចចិត្តរបស់ធនាគារ។ នាយកដ្ឋានគ្រប់គ្រងហានិភ័យ បានចូលរួមតាំងពីដំណាក់កាលដំបូង នៃការអនុវត្តហានិភ័យ ដើម្បីផ្តល់នូវទស្សនៈឯករាជ្យសម្រាប់ការវាយតម្លៃផលិតផលថ្មី ការកំណត់យុទ្ធសាស្ត្រ ការវាយតម្លៃឥណទាន និងផ្នែកដទៃទៀត។

ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ដែលជាផ្នែកមួយ នៃស៊ីអាយអិមប៊ី គ្រប បានបញ្ចូលនូវក្របខណ្ឌគ្រប់គ្រងហានិភ័យទូទៅមួយ សម្រាប់សហគ្រាសទាំងមូល (EWRM) ដើម្បីគ្រប់គ្រងហានិភ័យ និងឱកាសរបស់ខ្លួន។ ក្របខណ្ឌគ្រប់គ្រងហានិភ័យទូទៅសម្រាប់សហគ្រាសទាំងមូល ផ្តល់ជូនក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រងរបស់ខ្លួន នូវឧបករណ៍មួយ ដើម្បីធ្វើការប្រមើលមើលទុកជាមុន និងគ្រប់គ្រងហានិភ័យដែលមាន

ស្រាប់ និងហានិភ័យ ដែលអាចនឹងកើតមាន ដោយធ្វើការពិចារណាទៅលើការកែប្រែនូវទម្រង់ហានិភ័យ ស្របតាមការផ្លាស់ប្តូរយុទ្ធសាស្ត្រអាជីវកម្ម បញ្ញត្តិច្បាប់ និងសកម្មភាពការងារពេញមួយឆ្នាំ។

គណៈកម្មាធិការហានិភ័យ គឺជាគណៈកម្មាធិការមួយ ដែលទទួលសិទ្ធិអំណាច ពីក្រុមប្រឹក្សាភិបាល និងរាយការណ៍ ទៅក្រុមប្រឹក្សាភិបាល នូវរាល់បញ្ហាពាក់ព័ន្ធនឹងការគ្រប់គ្រងហានិភ័យ។ គណៈកម្មាធិការហានិភ័យត្រូវជួបប្រជុំជាទៀងរាល់ខែ ដើម្បីគ្រប់គ្រង និងត្រួតពិនិត្យការអនុវត្ត លើរាល់សកម្មភាពគ្រប់គ្រងហានិភ័យរបស់ធនាគារ។

គណៈកម្មាធិការឥណទានកម្ពុជា ធ្វើរបាយការណ៍ជូនគណៈកម្មាធិការហានិភ័យនូវរាល់បញ្ហា ទាក់ទងនឹងការងារឥណទានរបស់ធនាគារ។ គណៈកម្មាធិការឥណទានកម្ពុជា រៀបចំការប្រជុំពិភាក្សាជាទៀងរាល់សប្តាហ៍ ដោយទទួលបានសិទ្ធិអំណាច ពីក្រុមប្រឹក្សាភិបាល ក្នុងការពិចារណា និងសម្រេចលើសំណើឥណទាន។

ហានិភ័យឥណទាន

ហានិភ័យឥណទានសំដៅដល់លទ្ធភាពនៃការខាតបង់ ដោយសារអតិថិជនដែលមានបំណុលជាមួយធនាគារ មិនបានបំពេញកាតព្វកិច្ច ក្នុងការទូទាត់សងមកធនាគារវិញតាមការសន្យា។ ហានិភ័យទាំងនេះ កើតឡើងពីការផ្តល់កម្ចី ការផ្តល់ហិរញ្ញប្បទានពាណិជ្ជកម្ម ព្រមទាំងការសន្យាផ្តល់កម្ចីដល់អតិថិជន សម្រាប់ប្រើប្រាស់ចំពោះភាគីទី៣ ដូចជាការចេញលិខិតធានាជាដើម។ ឥណទាន ដែលបានផ្តល់ដោយធនាគារ ត្រូវបានគ្រប់គ្រងដោយគោលនយោបាយហានិភ័យឥណទាន គោលការណ៍ឥណទាន (CPG) / នីតិវិធីឥណទាន (CPM) និងលក្ខខណ្ឌឥណទាន។ សូចនាករនៃការព្រមានមុនពេល (EWI) និងក្របខណ្ឌបញ្ជីតាមដាន ក៏ត្រូវបានអនុវត្ត ដើម្បីគ្រប់គ្រងឥណទានរបស់ធនាគារ និងស្វែងរកសញ្ញាព្រមានឲ្យបានមុន តាមដែលអាចធ្វើបាន។

ដើម្បីប្រាកដថា សំណើសុំឥណទានទាំងអស់ពិតជាទទួលបានការវាយតម្លៃឯករាជ្យ ការអនុម័តឥណទានទាំងអស់ទាមទារការបោះឆ្នោតសម្រេចចិត្ត ពីបុគ្គលវាយតម្លៃហានិភ័យ។ ធនាគារក៏បានបង្កើតអ្នកជំនាញវាយតម្លៃមុខា ដើម្បីធ្វើឲ្យប្រសើរនៃសំណើសុំឥណទាន។ ផ្នែកគ្រប់គ្រងហានិភ័យឥណទានរបស់នាយកដ្ឋានគ្រប់គ្រងហានិភ័យ បំពេញតួនាទីឯករាជ្យ ក្នុងការវាយតម្លៃសំណើសុំឥណទាន មុនពេលដាក់ជូនឲ្យគណៈកម្មាធិការឥណទាន ដើម្បីធ្វើការពិចារណា និងសម្រេច។

ហានិភ័យសាច់ប្រាក់ងាយស្រួល

សាច់ប្រាក់ងាយស្រួល គឺជាលទ្ធភាពសាច់ប្រាក់របស់ធនាគារ ក្នុងការបង្កើនបន្ថែមទ្រព្យសកម្ម ហើយអាចបំពេញកាតព្វកិច្ចសំណង នៅពេលដល់កាលកំណត់សងដោយពុំមានការខាតបង់ ដោយប្រការណាមួយ។ ហានិភ័យសាច់ប្រាក់ងាយស្រួលគឺជាហានិភ័យ ដែលធនាគារប្រឈម ក្នុងការប្រើប្រាស់ប្រាក់បញ្ញើរយៈពេលខ្លី ដើម្បីផ្តល់ជាឥណទានរយៈពេលវែង។ ធនាគារក៏បានតម្រូវឲ្យអនុវត្តតាមច្បាប់ ដែលបានកំណត់ផងដែរ។

ហានិភ័យសាច់ប្រាក់ងាយស្រួលជាចម្បងត្រូវបានធ្វើការតាមដាន និងគ្រប់គ្រងដោយផ្នែកលើមូលដ្ឋាន នៃការព្យាករណ៍រំហូរសាច់ប្រាក់របស់ធនាគារ តាមរយៈរបាយការណ៍កាលបរិច្ឆេទទ្រព្យសកម្ម ទ្រព្យអកម្ម ភាគព្វកិច្ចក្រៅតារាងតុល្យការ និងនិស្សន្ទវត្ថុទៅតាមអំឡុងពេលផ្សេងៗគ្នា ទាំងក្រោមស្ថានភាពអាជីវកម្មធម្មតា និងស្ថានភាពមានវិបត្តិ។

នាយកដ្ឋានគ្រប់គ្រងហានិភ័យមានការទទួលខុសត្រូវ ក្នុងការត្រួតពិនិត្យតាមដានដោយឯករាជ្យ លើទម្រង់ហានិភ័យសាច់ប្រាក់ងាយស្រួល និងរៀបចំរបាយការណ៍ប្រចាំខែ ជូនគណៈកម្មាធិការហានិភ័យ ដើម្បីឲ្យធនាគារធ្វើការគ្រប់គ្រងស្ថានភាពសាច់ប្រាក់ងាយស្រួលរបស់ខ្លួន សម្រាប់បំពេញតម្រូវការប្រតិបត្តិការប្រចាំថ្ងៃ និងតម្រូវការផ្នែកច្បាប់ ដែលបានកំណត់ផងដែរ។

ហានិភ័យប្រតិបត្តិការ

ហានិភ័យប្រតិបត្តិការ រួមមានហានិភ័យលើការខាតបង់ដោយផ្ទាល់ ឬដោយប្រយោល ដែលបណ្តាលមកពីកង្វះខាត ឬបរាជ័យនៃដំណើរការខាងក្នុង និងនីតិវិធីបុគ្គលិក ប្រព័ន្ធកុំព្យូទ័រ និងកត្តាពិខាងក្រៅ។

យុទ្ធសាស្ត្រគ្រប់គ្រងហានិភ័យប្រតិបត្តិការរបស់ស៊ីអាយអិមប៊ី គ្រប គឺផ្តោតលើគម្រោងផែនការហានិភ័យដ៏រឹងមាំ ដែលជាគោលការណ៍ណែនាំ និងជាទស្សនវិស័យដ៏ល្អ រួមទាំងជាប្រព័ន្ធអភិបាលកិច្ចដ៏ល្អប្រសើរមួយ ដើម្បីបណ្តុះនូវវប្បធម៌គ្រប់គ្រងហានិភ័យមួយ តាមបែបបុរេសកម្មគ្រប់ពេលវេលា ក្នុងការគ្រប់គ្រងហានិភ័យប្រតិបត្តិការ។

នាយកដ្ឋានគ្រប់គ្រងហានិភ័យប្រតិបត្តិការ តែងធ្វើការណែនាំផ្តល់យោបល់ និងតាមដានដល់គ្រប់ផ្នែក ដើម្បីធានាឲ្យបានរាល់គម្រោងនីមួយៗ និងដំណើរកិច្ចប្រតិបត្តិការប្រចាំថ្ងៃរបស់ធនាគារ ត្រូវបានធ្វើឡើងឲ្យស្របទៅតាមគោលការណ៍និងនីតិវិធី ដែលបានកំណត់។ គ្រប់ផ្នែកទាំងអស់របស់ធនាគារ មានតួនាទីធានាឲ្យបាននូវការអនុវត្តយ៉ាងខ្ជាប់ខ្ជួន នូវរាល់បទប្បញ្ញត្តិ និងគោលនយោបាយរបស់ធនាគារស៊ីអាយអិមប៊ី និងធនាគារជាតិ នៃកម្ពុជា។

ហានិភ័យទីផ្សារ

ហានិភ័យទីផ្សារសំដៅទៅលើហានិភ័យ ដែលធ្វើឲ្យខាតបង់ ដោយសារការប្រែប្រួលលើតម្លៃមូលធន អត្រាការប្រាក់លើទីផ្សារ ភាគរយនៃប្រាក់ចំណេញឥណទាន អត្រាប្តូរប្រាក់បរទេស តម្លៃទំនិញ ព្រមទាំងសូចនាករផ្សេងៗ ដែលកំណត់តម្លៃទីផ្សារជាទូទៅ។ បច្ចុប្បន្ន ធនាគារពុំមានរក្សាទុកនូវហរូបិយប័ណ្ណបរទេស ដូចនេះទំហំហានិភ័យទីផ្សាររបស់ធនាគារត្រូវបានរក្សា នៅក្នុងកម្រិតមួយដ៏ទាបបំផុត។

ដោយសារសកម្មភាពទូទៅរបស់ធនាគារ មានផ្តល់កម្ចី និងទទួលប្រាក់បញ្ញើដែលមានកាលបរិច្ឆេទ និងអត្រាការប្រាក់ខុសៗគ្នា ដូច្នេះធនាគារពុំអាចចៀសផុតពីហានិភ័យអត្រាការប្រាក់បានឡើយ។ ហានិភ័យអត្រាការប្រាក់ជាចម្បងកើតឡើងពីភាពខុសគ្នានៃកាលបរិច្ឆេទ និងការកំណត់អត្រាការប្រាក់ឡើងវិញ។

ហានិភ័យអត្រាការប្រាក់ នាពេលបច្ចុប្បន្ន ត្រូវបានវាស់វែងដោយរបាយការណ៍គម្លាតវេទយឺតភាព នៃអត្រាការប្រាក់។ នាយកដ្ឋានគ្រប់គ្រងហានិភ័យ ទទួលខុសត្រូវលើការត្រួតពិនិត្យ និងតាមដានទម្រង់ហានិភ័យអត្រាការប្រាក់របស់ធនាគារដោយឯករាជ្យ។

ព័ត៌មានវិទ្យា និងប្រតិបត្តិការ ➤



នាយកដ្ឋានព័ត៌មានវិទ្យា និងប្រតិបត្តិការ (IOD) ផ្តល់សេវាបច្ចេកវិទ្យាព័ត៌មានវិទ្យាផ្សេងៗ និងគាំទ្រដល់ប្រតិបត្តិការរបស់ធនាគារទាំងមូល។ នាយកដ្ឋាននេះមានរចនាសម្ព័ន្ធប្រតិបត្តិការ ស្របទៅតាមនាយកដ្ឋានព័ត៌មានវិទ្យា និងប្រតិបត្តិការ (GIOD) របស់ស៊ីអាយអិមប៊ី គ្រប។ IOD មានបែបបទរាយការណ៍ ជូនគណៈគ្រប់គ្រងក្នុងស្រុកនៃធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី និង GIOD។ IOD មានផ្តល់សេវាកម្មបច្ចេកវិទ្យាព័ត៌មាន ការគ្រប់គ្រងគម្រោង ជំនួយបច្ចេកទេស លើប្រតិបត្តិការ និងជានាយកដ្ឋានផ្តល់ការគាំទ្រ លើមុខងារគ្រប់គ្រងសាច់ប្រាក់ជាប្រព័ន្ធផ្សេងៗ ម៉ាស៊ីនដកនិងដាក់ប្រាក់ដោយស្វ័យប្រវត្តិ សេវាទូទាត់មូលប្បទានបត្រចេញនិងចូល សេវាផ្ទេរប្រាក់សេវាបើកប្រាក់បៀវត្ស និងសេវាទូទាត់ប្រាក់ សេវាហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវារៀបចំឯកសារឥណទាន ព្រមទាំងសេវាបញ្ចេញឥណទាន។

ជាផ្នែកមួយនៃការអភិវឌ្ឍន៍បទពិសោធន៍អតិថិជន យើងបានធ្វើឲ្យកាន់តែប្រសើរឡើង នូវសេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណិត ដែលអតិថិជនគ្រប់ផ្នែកទាំងអស់ អាចប្រើប្រាស់សេវាកម្មនេះបានដោយងាយស្រួល ហើយនេះបានជួយឲ្យកម្រិតបម្រើសេវាកម្មរបស់យើង ជាមួយអតិថិជន កាន់តែជិតស្និទ្ធផងដែរ។

ការផ្តោតសំខាន់លើប្រតិបត្តិការផ្ទៃក្នុងរបស់យើង គឺការលើកកម្ពស់ផលិតភាព និងប្រសិទ្ធភាពប្រតិបត្តិការ។ កម្មវិធីប្រព័ន្ធគ្រប់គ្រងព័ត៌មានរបស់យើង មានការកែលម្អឲ្យមានភាពប្រសើរឡើង គួរឲ្យកត់សម្គាល់ ដោយសារវាអាចគាំទ្រ និងជួយសម្រួលការងាររបស់នាយកដ្ឋានអាជីវកម្មយុទ្ធសាស្ត្រទាំងអស់ ក្នុងធនាគារទាំងមូល។ ប្រព័ន្ធជូនដំណឹងលើប្រតិបត្តិការទប់ស្កាត់ការលាងលុយកខ្វក់ ត្រូវបានកែសម្រួលដើម្បីជួយដល់សាខាធនាគារ ក្នុងការសម្អាតប្រតិបត្តិការ ដែលជាប់សង្ស័យបានលឿនជាងមុន ១០ដង។

ប្រព័ន្ធបញ្ជីតាមដាន និងពិនិត្យមើលការប្រឆាំងការលាងលុយកខ្វក់ ឥឡូវនេះបានផ្តល់លទ្ធភាពក្នុងការស្វែងរកកំណត់ត្រាព័ត៌មានមិនច្បាស់លាស់ ដែលអ្នកប្រើប្រាស់អាចស្វែងរកទិន្នន័យស្រដៀងគ្នាបាន។ ប្រព័ន្ធដាក់ពាក្យទម្រង់បែបបទសេវាផ្ទេរប្រាក់អេឡិចត្រូនិច ត្រូវបានបង្កើតឡើង និងអនុញ្ញាតឲ្យសាខាធនាគារ អាចបញ្ជូនទម្រង់បែបបទនោះ ទៅកាន់អង្គភាពកណ្តាលផ្នែកសេវាផ្ទេរប្រាក់ប្រតិបត្តិការ ដោយប្រព័ន្ធអេឡិចត្រូនិច។ ចំណុចទាំងអស់នេះបានជួយសម្រួលគួរឲ្យកត់សម្គាល់ផងដែរ ដល់ផ្នែកសេវាកម្មបម្រើអតិថិជន ឲ្យកាន់តែល្អប្រសើរ និងរហ័ស។

បណ្តាញភ្ជាប់របស់ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិរបស់យើង ត្រូវបានធ្វើការបន្ថែមនូវខ្សែអុបទិកហ្វែប៊ីជាបណ្តាញភ្ជាប់បម្រុង ទៅកាន់មជ្ឈមណ្ឌលទិន្នន័យរបស់យើង ដើម្បីផ្តល់លទ្ធភាពសេវាកម្មឲ្យបានល្អ និងកាត់បន្ថយចរាចរណ៍ជួសជុល នៅពេលខ្សែបណ្តាញភ្ជាប់ណាមួយមានបញ្ហា។ ក្រៅពីនេះ ការតាមដានដំណើរការម៉ាស៊ីន ត្រូវបានធ្វើឲ្យប្រសើរឡើង ពិសេសត្រួតពិនិត្យលើស្ថានភាពបណ្តាញភ្ជាប់ ទៅពិនិត្យបន្ថែមលើស្ថានភាពកម្មវិធីកំពុងដំណើរការរបស់ម៉ាស៊ីន ដែលការរក្សាទុក ឬការអាក្រក់ខានសេវាកម្ម នឹងអាចដឹងដោយក្រុមគាំទ្រភ្លាមៗ ដែលជួយឲ្យការជួសជុលដោះស្រាយ ប្រព្រឹត្តទៅបានយ៉ាងឆាប់រហ័ស។

ក្រុមត្រួតពិនិត្យការធានាប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់យើង ដែលជាក្រុមត្រួតពិនិត្យឯករាជ្យស្ថិតក្រោម IOD ដែលផ្តោតសំខាន់ទៅលើហានិភ័យប្រតិបត្តិការបានបញ្ចប់កិច្ចការត្រួតពិនិត្យ ចំនួន ១២លំហាត់ នៅឆ្នាំ ២០១៦។ លំហាត់ត្រួតពិនិត្យទាំងនេះ គឺផ្តោតសំខាន់លើការពង្រឹងការគ្រប់គ្រង និងផ្តល់នូវដំណោះស្រាយគ្រប់គ្រងប្រកបដោយនិរន្តរភាព ដើម្បីបង្ការហានិភ័យចម្បងនានា ខណៈពេលអាជីវកម្មរបស់យើងកំពុងតែរីកចម្រើន។

នីតិកម្ម និងប្រតិបត្តិការ ➤



នាយកដ្ឋាននីតិកម្ម និងប្រតិបត្តិការ រួមមាន នីតិកម្ម ប្រតិបត្តិការ និងលេខាធិការ ក្រុមហ៊ុន។ នាយកដ្ឋាននីតិកម្ម និងប្រតិបត្តិការ ត្រួតពិនិត្យលើទិដ្ឋភាពផ្នែកច្បាប់នៃ សកម្មភាព ដែលអនុវត្តដោយធនាគារ និងទទួលខុសត្រូវលើការសម្របសម្រួល ផ្តល់ ដំបូន្មាន និងពិនិត្យមើលលើផ្នែកអាជីវកម្ម និងផ្នែកគាំទ្រអាជីវកម្ម ដើម្បីធានាការអនុវត្ត អនុលោមទៅតាមច្បាប់ បទប្បញ្ញត្តិ និងសេចក្តីណែនាំផ្សេងៗ។ ស្របតាមអភិបាលកិច្ច ល្អ នាយកដ្ឋានប្រតិបត្តិការ ធ្វើការងារយ៉ាងជោគជ័យ ទៅកាន់ក្រុមប្រឹក្សាភិបាល ហើយផែនការការងារប្រតិបត្តិការប្រចាំឆ្នាំ ត្រូវបានដាក់បញ្ចូលក្នុងរបៀបវារៈប្រជុំ និង ទទួលបានការអនុម័ត ពីក្រុមប្រឹក្សាភិបាលរបស់ធនាគារ។ ជាមួយមុខងារជាលេខាធិការ ក្រុមហ៊ុន ពួកយើងបន្តផ្តល់ការគាំទ្រទៅដល់ក្រុមប្រឹក្សាភិបាល ក៏ដូចជាផ្តល់ដំបូន្មាន លើបញ្ហាគ្រប់គ្រងផ្សេងៗ ទៅឲ្យគ្រប់ផ្នែកដែលពាក់ព័ន្ធ ដែលរួមមានតម្រូវការផ្នែក ច្បាប់ និងបទប្បញ្ញត្តិ និងតួនាទី និងកាតព្វកិច្ចផ្សេងៗរបស់ក្រុមប្រឹក្សាភិបាល។

ឆ្នាំកន្លងទៅ មានកិច្ចខិតខំប្រឹងប្រែងមួយចំនួនត្រូវបានបង្កើតឡើង ដើម្បីធ្វើឲ្យ ការអនុវត្ត និងការប្រតិបត្តិការបទដ្ឋានអភិបាលកិច្ច គោលនយោបាយ នីតិវិធី មាន ភាពល្អប្រសើរ នៅគ្រប់ផ្នែកនៃធនាគារ។

នៅក្នុងឆ្នាំ ២០១៦ នេះ មានបទប្បញ្ញត្តិថ្មីៗមួយចំនួន បានចូលជាធរមាន ហើយ នាយកដ្ឋាននីតិកម្ម និងប្រតិបត្តិការ ក៏បានដើរតួនាទីចម្បង ក្នុងការធានាថា ផ្នែកអាជីវកម្ម និងផ្នែកគាំទ្រអាជីវកម្មដែលពាក់ព័ន្ធ ក៏ដូចជាបុគ្គលិកទាំងអស់នៅក្នុងធនាគារ យល់ដឹង និងគោរពកាតព្វកិច្ច ព្រមទាំងយកចិត្តទុកដាក់លើផលប៉ះពាល់នៃបទប្បញ្ញត្តិទាំងនេះ។ ការចូលរួមយ៉ាងសកម្ម នៅក្នុងគណៈកម្មាធិការអចិន្ត្រៃយ៍ និងក្រុមការងារផ្សេងៗ គឺ ជាការផ្តោតការយកចិត្តទុកដាក់យ៉ាងសំខាន់ របស់នាយកដ្ឋាននីតិកម្ម និងប្រតិបត្តិការ ដើម្បី ធានាថា កាតព្វកិច្ចរបស់ធនាគារ ដែលតម្រូវដោយបទប្បញ្ញត្តិ ត្រូវបានអនុវត្ត ដូចជា

កាតព្វកិច្ចពាក់ព័ន្ធនឹងច្បាប់ ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងបញ្ញត្តិស្តីពីការប្រតិបត្តិការពន្ធគណនីបរទេសរបស់សហរដ្ឋអាមេរិក US Foreign Account Tax Compliance Act (FATCA)។ ទន្ទឹមនឹងនេះដែរ នាយកដ្ឋាន ប្រតិបត្តិការ បានធ្វើការយ៉ាងជិតស្និទ្ធ ជាមួយនឹងនាយកដ្ឋានព័ត៌មានវិទ្យា ដើម្បីណែនាំ ប្រព័ន្ធគ្រប់គ្រងព័ត៌មាន (Management Information System) សម្រាប់ការតាមដាន ការជូនដំណឹង អំពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម សវនាការ ហានិភ័យអតិថិជន និងបញ្ញត្តិស្តីពីការប្រតិបត្តិការពន្ធគណនីបរទេសរបស់សហរដ្ឋ អាមេរិក ដើម្បីបំពេញតាមតម្រូវការរបស់និយ័តការ។

ការបណ្តុះបណ្តាល គឺជាការផ្តោតសំខាន់មួយផងដែរ សម្រាប់នាយកដ្ឋាន។ នាយកដ្ឋាននីតិកម្ម និងប្រតិបត្តិការ បានរៀបចំកម្មវិធីបណ្តុះបណ្តាលពាក់ព័ន្ធនឹងការ ប្រតិបត្តិការ បានចំនួន ៤១លើក កម្មវិធីបណ្តុះបណ្តាលពាក់ព័ន្ធនឹងការប្រឆាំងការ សម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ចំនួន ៤១លើក និងកម្មវិធីបណ្តុះបណ្តាលពាក់ព័ន្ធ នឹងច្បាប់និងបទប្បញ្ញត្តិផ្សេងៗរបស់ប្រទេសកម្ពុជា និងឯកសារតម្រូវតាមច្បាប់ សម្រាប់ ប្រតិបត្តិការធនាគារមួយចំនួនទៀត ទៅដល់បុគ្គលិករបស់ធនាគារ ដែលនៅឯពេញ និងបណ្តាខេត្ត ដែលមានសាខាធនាគារទាំងអស់ និងបានធ្វើការពិនិត្យឡើងវិញ ដល់ ទឹកនៃចំនួន ១៨ដង លើការប្រតិបត្តិការច្បាប់ និងការត្រួតពិនិត្យ លើការធ្វើតេស្ត ខ្លួនឯង (Self-testing) របស់ផ្នែកអាជីវកម្ម និងផ្នែកគាំទ្រអាជីវកម្ម ដើម្បីធានាថា ដំណើរការ និងនីតិវិធីរបស់ផ្នែកអាជីវកម្ម និងផ្នែកគាំទ្រអាជីវកម្ម គឺអនុលោមទៅតាម ច្បាប់ បទប្បញ្ញត្តិ និងសេចក្តីណែនាំដែលពាក់ព័ន្ធ។ នៅក្នុងឆ្នាំ២០១៦នេះដែរ នាយកដ្ឋានប្រតិបត្តិការ ក៏បាននាំមកនូវកម្មវិធីសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក (E-Learning) ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដែលគ្រោង នឹងដាក់ដំណើរការដល់បុគ្គលិកទាំងអស់ នៅក្នុងត្រីមាសទី១ នៃឆ្នាំ២០១៧។

សវនកម្មផ្ទៃក្នុង ➤



នាយកដ្ឋានសវនកម្មផ្ទៃក្នុង ដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់នូវការវាយតម្លៃឯករាជ្យ ទៅលើភាពគ្រប់គ្រាន់ ប្រសិទ្ធភាព និងប្រសិទ្ធផលនៃប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងដែលអនុវត្តដោយគណៈគ្រប់គ្រង។ ការវាយតម្លៃរបស់នាយកដ្ឋាននេះ គឺផ្អែកលើស្ថានភាពនៃការត្រួតពិនិត្យរបស់ធនាគារ ការវាយតម្លៃហានិភ័យ សកម្មភាពត្រួតពិនិត្យប្រភពព័ត៌មាន ប្រសិទ្ធភាពនៃការទំនាក់ទំនង និងសកម្មភាពគ្រប់គ្រង។

សវនកម្មផ្ទៃក្នុង មានភារកិច្ចវាយការណ៍ដោយផ្ទាល់ ជូនគណៈកម្មាធិការសវនកម្ម ហើយធ្វើប្រតិបត្តិការដោយឯករាជ្យ ពីផ្នែកអាជីវកម្ម និងផ្នែកគាំទ្រអាជីវកម្មផ្សេងៗ។

ជាលទ្ធផល នៅក្នុងឆ្នាំ២០១៦ សវនកម្មផ្ទៃក្នុង ដោយមានការគាំទ្រពីសវនកម្មផ្ទៃក្នុង នៃស៊ីអាយអិមប៊ី គ្រុប បានបញ្ចប់ការងារសវនកម្មចំនួន ១៥ ដែលបានគ្របដណ្តប់ទៅលើប្រតិបត្តិការសំខាន់ៗ រួមទាំងការស៊ើបអង្កេត ទៅលើករណីដាក់លាក់មួយចំនួនផងដែរ។ ដោយបានទទួលស្គាល់ពីសារៈសំខាន់ ក្នុងការជម្រុញបន្ថែមទៅលើការយល់ដឹងអំពីហានិភ័យ អភិបាលកិច្ច និងការត្រួតពិនិត្យផ្ទៃក្នុង សវនកម្មផ្ទៃក្នុងរួមគ្នាជាមួយសវនកម្មផ្ទៃក្នុង នៃស៊ីអាយអិមប៊ី គ្រុប បានរៀបចំវគ្គបណ្តុះបណ្តាលចំនួន ៤ដង ទៅលើការយល់ដឹងពីការត្រួតពិនិត្យ និងហានិភ័យក្នុងសាខា និងវគ្គបណ្តុះបណ្តាលចំនួន ២ដងទៀត ទៅលើការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានកេរ្តិ៍ម្ត ទៅកាន់បុគ្គលិក និងគណៈគ្រប់គ្រងរបស់ធនាគារ។

គោលដៅរបស់យើង ក្នុងឆ្នាំ២០១៧ គឺបន្តការងារសវនកម្ម តាមរយៈការវាយតម្លៃហានិភ័យផ្ទៃក្នុង ព្រមទាំងការស៊ើបអង្កេតចាំបាច់ផ្សេងៗទៀត។

បទពិសោធន៍សេវាកម្មអតិថិជន ➤

នាយកដ្ឋានបទពិសោធន៍សេវាកម្មអតិថិជន ត្រូវបានបង្កើតឡើងក្នុងខែមករា ឆ្នាំ២០១៧ ដើម្បីជួយសម្រួលដល់កិច្ចខិតខំប្រឹងប្រែងរួមរបស់ធនាគារ តាមរយៈ ការផ្តល់ជូននូវសេវាកម្មល្អបំផុត ក្នុងការបំពេញចិត្តអតិថិជនរបស់យើង។ នាយកដ្ឋាន នេះអនុវត្តវិធីសាស្ត្រនៃការផ្តោតការយកចិត្តទុកដាក់ទៅលើអតិថិជន ដើម្បីបំពេញ សេចក្តីត្រូវការរបស់អតិថិជន នៅគ្រប់កម្រិត តាមរយៈគ្រប់ភាគីពាក់ព័ន្ធ រួមមាន សាខា ការិយាល័យបម្រើសេវាកម្មអតិថិជន ព្រមទាំងអង្គភាពប្រឈមនឹងអតិថិជន នានា ដែលមានប្រព័ន្ធឌីជីថល ដូចជាសេវាកម្មធនាគារតាមប្រព័ន្ធអ៊ីនធឺណេត និងគេហទំព័ររបស់ធនាគារ ក៏ដូចជាដំណើរការក្រុមការងារគាំទ្រផ្សេងៗផងដែរ។ ក្រៅពីនេះ នាយកដ្ឋានបទពិសោធន៍សេវាកម្មអតិថិជន ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ពង្រឹងការប្តេជ្ញាចិត្តទាំងបីរបស់ខ្លួន ទៅកាន់អតិថិជន រួមមានប្រសិទ្ធភាព និងភាពងាយស្រួល ក្នុងការសហការជាមួយធនាគារ ស៊ីអាយអិមប៊ី ហើយយើងនឹង តែងតែជម្រុញការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីបំពេញតម្រូវការអតិថិជន។

នាយកដ្ឋានបទពិសោធន៍សេវាកម្មអតិថិជន ក៏ទទួលបន្ទុកផ្នែកគ្រប់គ្រងការ គាំទ្រអាជីវកម្មផងដែរ ដោយពិនិត្យមើលភាពស្របគ្នា និងការអភិវឌ្ឍន៍ប្រព័ន្ធ និងដំណើរការបំពេញមុខងារ។ នាយកដ្ឋាននេះជួយគាំទ្រការគ្រប់គ្រងគម្រោង ដល់អង្គភាពអាជីវកម្មទាំងអស់ នៅក្នុងធនាគារ ដោយធានានូវការអនុវត្តគម្រោង តាមកាលកំណត់។ នៅក្នុងឆ្នាំ ២០១៦ នាយកដ្ឋានបទពិសោធន៍សេវាកម្មអតិថិជន សម្រេចបានការងារ ចំនួន២០គម្រោង ទាក់ទងនឹងគុណភាពសេវាកម្ម និងការ កសាងសមត្ថភាព សម្រាប់បុគ្គលិកបម្រើសេវាកម្មអតិថិជន នៅក្នុងធនាគារ។

ផែនការឆ្នាំ២០១៧ សម្រាប់នាយកដ្ឋានបទពិសោធន៍សេវាកម្មអតិថិជន គឺ បន្តលើកកម្ពស់ការផ្តល់សេវាកម្ម និងគុណភាពសេវាកម្មបម្រើអតិថិជន តាមរយៈការ ពង្រឹងយន្តការប្រសិទ្ធភាពនៃប្រតិបត្តិការ និងការបង្កើតថ្មី។ យើងនឹងផ្តោតសំខាន់ លើការលើកកម្ពស់សមត្ថភាពបុគ្គលិក ដោយនាំយកនូវកម្មវិធីផ្តាច់មុខថ្មីមួយ ដែលជា ប្រព័ន្ធទទួលយកមតិយោបល់អតិថិជន នៅក្នុងធនាគារ ព្រមទាំងការផ្តើមបង្កើត កម្មវិធីបទពិសោធន៍សេវាកម្មអតិថិជនផ្សេងៗផងដែរ។



គ្រប់គ្រងផលិតផល និងសេវាកម្មធនាគារឌីជីថល ➤

នាយកដ្ឋានគ្រប់គ្រងផលិតផល គឺជាផ្នែកដ៏សំខាន់នៃសកម្មភាពអាជីវកម្មរបស់ ធនាគារ។ មុខងាររបស់នាយកដ្ឋាននេះ គឺជួយជម្រុញធនាគារឲ្យរក្សាបាននូវភាព ប្រកួតប្រជែង និងបន្តបង្កើនចំណែកទីផ្សារ ដោយធ្វើការណែនាំផលិតផល និង សេវាកម្មថ្មីៗបន្ថែមទៀត ដើម្បីបំពេញតម្រូវការអតិថិជន។ នាយកដ្ឋានគ្រប់គ្រង ផលិតផល ទទួលខុសត្រូវចំពោះការសម្របសម្រួលជាប្រចាំ ត្រួតពិនិត្យ និងថែរក្សា ផលិតផលរបស់ធនាគារ ឲ្យបានត្រឹមត្រូវ។ ក្នុងឆ្នាំ ២០១៦ នាយកដ្ឋាននេះបានកែលម្អ គណនីកុមាររបស់ធនាគារ ជាមួយនឹងអត្ថប្រយោជន៍បន្ថែម គឺសេវាធានារ៉ាប់រង អាយុជីវិត។ មិនតែប៉ុណ្ណោះ នាយកដ្ឋានគ្រប់គ្រងផលិតផល បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការនាំយកសេវាកម្មធានារ៉ាប់រង លើការការពារ និងគ្រប់គ្រងទ្រព្យសម្បត្តិ តាមរយៈការចាប់ដៃគូសហការ ជាមួយនឹងក្រុមហ៊ុន មេនូឡាយហ្វី កម្ពុជា។

នាយកដ្ឋានគ្រប់គ្រងផលិតផល ក៏ទទួលបន្ទុកលើផ្នែកសេវាកម្មធនាគារឌីជីថល ផងដែរ ដែលរួមចំណែករក្សានូវភាពប្រកួតប្រជែង នៅក្នុងទីផ្សាររបស់ធនាគារ ដោយ ធ្វើការណែនាំ និងលើកកម្ពស់ផលិតផល និងសេវាកម្មថ្មីៗបន្ថែមទៀត ដើម្បីបំពេញ

តម្រូវការអតិថិជន ក្នុងការដើរតាមការវិវឌ្ឍ ផ្នែកបច្ចេកវិទ្យាទំនើប។ នាយកដ្ឋាននេះ ត្រួតពិនិត្យលើសេវាកម្មធនាគារឌីជីថល រួមមានម៉ាស៊ីនប្រតិបត្តិការដោយខ្លួនឯង និងបណ្តាញឌីជីថលផ្សេងៗទៀត។ ក្នុងឆ្នាំ ២០១៦ នាយកដ្ឋានគ្រប់គ្រងផលិតផល សម្រេចបានការអភិវឌ្ឍប្រព័ន្ធធនាគារ នៃសេវាកម្មធនាគារតាមប្រព័ន្ធអ៊ីនធឺណេត និងធ្វើការផ្លាស់ប្តូរទីតាំង នៃម៉ាស៊ីនអេធីអិមក្រៅសាខារបស់ធនាគារ ស៊ីអាយអិមប៊ី ទៅកាន់ម៉ាត់ទំនើប នៅតាមស្ថានីយប្រេងឥន្ធនៈ ដើម្បីផ្តល់នូវភាពងាយស្រួល និង សុវត្ថិភាពខ្ពស់ ដល់អតិថិជនផងដែរ។

ក្នុងឆ្នាំ២០១៧ យើងមានគោលបំណងអភិវឌ្ឍផលិតផល ឲ្យកាន់តែប្រកួតប្រជែង និងថ្លៃប្រឌិតខ្ពស់ ទាំងប្រាក់បញ្ញើ និងឥណទាន ស្របតាមបទពិសោធន៍ល្អបំផុត នៅក្នុង ស៊ីអាយអិមប៊ី គ្រុប។ មិនតែប៉ុណ្ណោះ យើងមានគម្រោងពង្រឹងការអភិវឌ្ឍន៍សេវាកម្ម ធនាគារឌីជីថល តាមរយៈបណ្តាញផ្សេងៗគ្នា ដើម្បីអាចទៅដល់អ្នកប្រើប្រាស់កាន់តែ ច្រើន ស្របតាមការតាំងចិត្តរបស់យើង ក្នុងការជម្រុញកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីបំពេញចិត្ត និងតម្រូវការរបស់អតិថិជន។



នៅធនាគារ
ស៊ីអាយអិមប៊ី
យើងដឹងថា
ភាពចម្រុះគ្នា គឺជា
ប្រភពនៃកម្លាំង។

អភិបាលកិច្ចធនាគារ

៣២	សេចក្តីថ្លែងការណ៍ស្តីពីអភិបាលកិច្ចធនាគារ
៤៣	របាយការណ៍គណៈកម្មាធិការសវនកម្ម
៤៦	សេចក្តីថ្លែងការណ៍ស្តីពីប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង
៥១	រចនាសម្ព័ន្ធនៃការគ្រប់គ្រងពីក្រុមហ៊ុនមេ
៥១	រចនាសម្ព័ន្ធក្រុមហ៊ុន
៥២	របាយការណ៍ព័ត៌មានរបស់ធនាគារ

សេចក្តីថ្លែងការណ៍ស្តីពីអភិបាលកិច្ចធនាគារ ➤

ក្រុមប្រឹក្សាភិបាលមានជំនឿថា អភិបាលកិច្ចធនាគារដ៏រឹងមាំមួយ មានសារៈសំខាន់យ៉ាងខ្លាំង ក្នុងការផ្តល់នូវតម្លៃជូនអ្នករៀបរាប់ ការលើកកម្ពស់សុចរិតភាព ក្នុងការធ្វើធុរកិច្ច និងការរក្សានូវទំនុកចិត្តរបស់វិនិយោគិន ចំពោះធនាគារឆ្ពោះទៅរកការសម្រេចបាននូវគោលដៅ និងទស្សនវិស័យរបស់ធនាគារ។

វប្បធម៌ និងរចនាសម្ព័ន្ធអភិបាលកិច្ច ប្រកបដោយប្រសិទ្ធភាព គឺជាធាតុសំខាន់បំផុត ក្នុងការកំណត់អំពីរបៀបរបប ដែលធនាគារដំណើរការ ហើយថ្នាក់ដឹកនាំធនាគារតែងតែសង្កត់ធ្ងន់លើចំណុចនេះ ក្នុងការណែនាំដល់គ្រប់បុគ្គលិករបស់ខ្លួនទាំងអស់ជាបន្តបន្ទាប់។ ក្របខណ្ឌអភិបាលកិច្ច ដែលធនាគារសម្រេចយក ត្រូវបានរៀបចំឡើងដោយផ្អែកលើគោលការណ៍នានា និងការអនុវត្តល្អបំផុត ដូចមានចែងក្នុងប្រកាសរបស់ធនាគារជាតិនៃកម្ពុជា ស្តីពីអភិបាលកិច្ចរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងប្រកាសស្តីពីលក្ខខណ្ឌវិនិច្ឆ័យត្រឹមត្រូវ និងសមស្របសម្រាប់បុគ្គលិកជាន់ពាក់កណ្តាលស្មើសុំ និងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលមានអាជ្ញាប័ណ្ណ និងការអនុវត្តល្អបំផុត ជាលក្ខណៈអន្តរជាតិ ក្នុងអភិបាលកិច្ចធនាគារដែលពាក់ព័ន្ធ។

ក្រុមប្រឹក្សាភិបាល



ក្រុមប្រឹក្សាភិបាល និងតុល្យភាពនៃក្រុមប្រឹក្សាភិបាល

បច្ចុប្បន្ននេះ ក្រុមប្រឹក្សាភិបាលមានសមាជិកចំនួន ០៥ រូប ដែលរួមមានអភិបាលប្រតិបត្តិចំនួន ០១ រូប និងអភិបាលមិនប្រតិបត្តិចំនួន ០៤ រូប ហើយក្នុងចំណោមអភិបាលទាំងនោះមានអភិបាលចំនួន ០៣ រូប ជាអភិបាលឯករាជ្យ។ ក្រុមប្រឹក្សាភិបាលបានបញ្ជាក់ថា សមាសភាពក្រុមប្រឹក្សាភិបាល មានចំនួនអភិបាលឯករាជ្យគ្រប់គ្រាន់ ដែលអាចធ្វើការវិនិច្ឆ័យ ដោយឯករាជ្យបំផុត នៅក្នុងកិច្ចពិភាក្សានានារបស់ក្រុមប្រឹក្សាភិបាល។ ក្រុមប្រឹក្សាភិបាលក៏គោរពដំណើរការនៃការធ្វើសេចក្តីសម្រេចរួមផងដែរ។

ក្រុមប្រឹក្សាភិបាលទទួលបានអត្ថប្រយោជន៍ ពីការចូលរួមចំណែកនានារបស់អភិបាលមិនប្រតិបត្តិម្នាក់ៗ នៅក្នុងគ្រប់វិស័យទាំងអស់នៃអាជីវកម្មរបស់ធនាគារ។ បន្ថែមពីលើជំនាញ និងបទពិសោធន៍ផ្នែកអាជីវកម្មជាច្រើនឆ្នាំរបស់អភិបាលម្នាក់ៗ អភិបាលមិនប្រតិបត្តិក៏ធ្វើការវិនិច្ឆ័យ ដោយឯករាជ្យក្នុងកិច្ចពិភាក្សា ស្តីពីបញ្ហាយុទ្ធសាស្ត្រ សវនកម្ម ប្រតិបត្តិការ និងហានិភ័យផងដែរ។

រចនាសម្ព័ន្ធ និងសមាភាពរបស់ក្រុមប្រឹក្សាភិបាល ត្រូវគោរពទៅតាមលក្ខខណ្ឌតម្រូវ ដែលមានចែងក្នុងប្រកាសរបស់ធនាគារជាតិ នៃកម្ពុជា។

សមាសភាពក្រុមប្រឹក្សាភិបាល



ដើម្បីធានាឲ្យបាននូវតុល្យភាពនៃអំណាច ការបង្កើននូវគណនេយ្យភាព និងសមត្ថភាពក្នុងការធ្វើសេចក្តីសម្រេច ប្រកបដោយឯករាជ្យភាព នោះតួនាទីរបស់ប្រធានក្រុមប្រឹក្សាភិបាល និងតួនាទីរបស់អភិបាលប្រតិបត្តិ (Executive Director) ត្រូវបានបែងចែក និងដាក់ឲ្យនៅដាច់ពីគ្នា ដោយមានការបែងចែកយ៉ាងច្បាស់លាស់ អំពីការទទួលខុសត្រូវ រវាងប្រធានក្រុមប្រឹក្សាភិបាល និងអភិបាលប្រតិបត្តិ ដើម្បីចៀសវាងកុំឲ្យបុគ្គលណាម្នាក់ ឬក្រុមណាមួយអាចត្រួតត្រា លើដំណើរការនៃការធ្វើសេចក្តីសម្រេចបាន។

ប្រធានក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលត្រូវបានដឹកនាំ ដោយប្រធានក្រុមប្រឹក្សាភិបាល ០១ រូប គឺ Dato' Shaarani Ibrahim 'I Dato' Shaarani Ibrahim ទទួលខុសត្រូវលើការដឹកនាំ និងការគ្រប់គ្រងក្រុមប្រឹក្សាភិបាល និងធានាប្រសិទ្ធភាពនៃការបំពេញមុខងាររបស់ក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាភិបាល។ ប្រធានក្រុមប្រឹក្សាភិបាលបំពេញតួនាទីផ្លូវការជាថ្នាក់ដឹកនាំ និងធ្វើជាអធិបតី ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលទាំងអស់ ដឹកនាំការពិភាក្សារវាងអភិបាល ព្រមទាំងតម្រង់ទិសក្រុមប្រឹក្សាភិបាល ក្នុងការត្រួតពិនិត្យលើការគ្រប់គ្រងធនាគារផងដែរ។ ប្រធានក្រុមប្រឹក្សាភិបាលធ្វើការសម្របសម្រួលលំហូរព័ត៌មាន រវាងគណៈគ្រប់គ្រង និងក្រុមប្រឹក្សាភិបាល ព្រមទាំងប្រឹក្សាយោបល់ជាមួយគណៈគ្រប់គ្រង ដើម្បីដាក់ចេញនូវរបៀបវារៈ សម្រាប់កិច្ចប្រជុំក្រុមប្រឹក្សានីមួយៗ។

អភិបាលប្រតិបត្តិ

លោក ប៊ុន យ៉ែន ដែលមានសញ្ជាតិខ្មែរ គឺជាប្រធាននាយកប្រតិបត្តិរបស់ធនាគារ ហើយក៏ជាអភិបាលប្រតិបត្តិផងដែរ។ លោកត្រូវបានតែងតាំងជាប្រធាននាយកប្រតិបត្តិ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៥ និងតែងតាំងជាអភិបាលប្រតិបត្តិ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥។ លោក ប៊ុន យ៉ែន ក៏ជាបុគ្គលដំបូង ដែលដឹកនាំធនាគារបរទេសលំដាប់អន្តរជាតិ នៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។

ក្នុងនាមជាអភិបាលប្រតិបត្តិ/ប្រធាននាយកប្រតិបត្តិ លោក ប៊ុន យ៉ែន ទទួលខុសត្រូវរួមលើការអនុវត្តយុទ្ធសាស្ត្ររបស់ធនាគារ និងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល រៀបចំអាជីវកម្មរបស់ធនាគារ និងដឹកនាំប្រតិបត្តិការ ស្របតាមគោលដៅយុទ្ធសាស្ត្រ និងទិសដៅអាជីវកម្ម។ លោកធ្វើការដឹកនាំគណៈគ្រប់គ្រង ក្នុងការអនុវត្តយុទ្ធសាស្ត្រ និងទស្សនវិស័យរបស់ធនាគារ។ ក្នុងឋានៈជាអភិបាលប្រតិបត្តិ/ប្រធាននាយកប្រតិបត្តិ លោកទទួលខុសត្រូវចំពោះមុខក្រុមប្រឹក្សាភិបាល លើប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃរបស់ធនាគារ។

ទំហំ និងសមាសភាពរបស់ក្រុមប្រឹក្សាភិបាល

ទំហំ និងសមាសភាពរបស់ក្រុមប្រឹក្សាភិបាល ត្រូវបានពិនិត្យឡើងវិញ ជាទៀងទាត់ ដោយពិនិត្យមើលទៅលើវិសាលភាព លក្ខណៈ ភាពខុសប្លែកគ្នា និងការពង្រីកអាជីវកម្មធនាគារ។

ក្រុមប្រឹក្សាភិបាលយល់ឃើញ និងអះអាងថា សមាសភាពក្រុមប្រឹក្សាភិបាល នាពេលបច្ចុប្បន្នមានលក្ខណៈគ្រប់គ្រាន់ សម្រាប់ការគ្រប់គ្រងអាជីវកម្មទាំងមូលរបស់ធនាគារ។ សមាជិកក្រុមប្រឹក្សាភិបាលបច្ចុប្បន្ន បាននាំយកនូវចំណេះដឹង បទពិសោធន៍ និងជំនាញ ដ៏មានតម្លៃមកកាន់ក្រុមប្រឹក្សាភិបាល ដើម្បីដឹកនាំធនាគារឆ្ពោះទៅសម្រេចទស្សនវិស័យរបស់ក្រុមហ៊ុនមេ ស៊ីអាយអិមប៊ី ក្រុម (CIMB Group)។

អភិបាលទាំងអស់របស់ធនាគារ សុទ្ធតែបានបំពេញតាមលក្ខខណ្ឌវិនិច្ឆ័យគ្រប់គ្រាន់ ដើម្បីទទួលបានមុខតំណែងជាអភិបាល ដូចមានចែងក្នុងប្រកាសរបស់ធនាគារជាតិ នៃកម្ពុជា។ គ្រប់អភិបាលឯករាជ្យទាំងអស់របស់ធនាគារបង្ហាញពីការវិនិច្ឆ័យ ដោយ ឯករាជ្យ និងអាចទទួលយកបាន និងមិនចូលរួមក្នុងប្រតិបត្តិការអាជីវកម្មណា ដែល អាចមានផលប៉ះពាល់ដល់ការវិនិច្ឆ័យ និងការធ្វើសេចក្តីសម្រេច ដោយឯករាជ្យរបស់ខ្លួន។ ប្រវត្តិសង្ខេបរបស់អភិបាលម្នាក់ៗ មានបង្ហាញនៅលើទំព័រ ៧០ ដល់ ៧៦ នៃរបាយការណ៍ ប្រចាំឆ្នាំនេះ។

ក្រមសីលធម៌របស់អភិបាល

ក្រមប្រឹក្សាភិបាលគោរពតាមវិធាននៃក្រមសីលធម៌ ដែលមានចែងក្នុងប្រកាស របស់ធនាគារជាតិនៃកម្ពុជា។

អភិបាលធនាគារប្រកាន់ខ្ជាប់នូវក្រមសីលធម៌ ដែលជាគោលការណ៍ណែនាំ សម្រាប់ការអនុវត្តនូវបទដ្ឋានក្រមសីលធម៌មួយដ៏ត្រឹមត្រូវ និងការអនុវត្តអាជីវកម្ម ប្រកបដោយភាពប្រុងប្រយ័ត្ន ក៏ដូចជាបទដ្ឋានអាកប្បកិរិយា ប្រកបដោយក្រមសីលធម៌ សម្រាប់អភិបាលម្នាក់ៗ ដោយផ្អែកទៅលើគោលការណ៍សុចរិតភាព ការទទួលខុសត្រូវ ភាពស្មោះត្រង់ និងការទទួលខុសត្រូវចំពោះសង្គម។

កាតព្វកិច្ច និងការទទួលខុសត្រូវរបស់ក្រមប្រឹក្សាភិបាល

ក្រមប្រឹក្សាភិបាល គឺជាអង្គភាពមួយរបស់ធនាគារ ដែលធ្វើសេចក្តីសម្រេចចុងក្រោយ បង្អស់ លើកលែងតែបញ្ហាណា ដែលទាមទារឲ្យមានការអនុម័តយល់ព្រម ពីភាគទុនិក។ ក្រមប្រឹក្សាភិបាលដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រ និងទស្សនវិស័យរបស់ធនាគារ។ ក្រមប្រឹក្សាភិបាលទទួលខុសត្រូវទាំងស្រុង លើការដឹកនាំ គ្រប់គ្រង ណែនាំ និងត្រួតពិនិត្យលើគ្រប់ប្រតិបត្តិការទាំងមូលរបស់ធនាគារ និងពង្រឹងបទដ្ឋាននៃគណនេយ្យ ភាព ក្នុងគោលគំនិតជួយដល់គណៈគ្រប់គ្រង ដើម្បីអាចអនុវត្តកាតព្វកិច្ចរបស់ខ្លួន ប្រកប ដោយប្រសិទ្ធភាព។

ក្រមប្រឹក្សាភិបាលទទួលខុសត្រូវរួម លើការបង្កើតក្របខណ្ឌការងារនៃអភិបាល កិច្ចនៅក្នុងធនាគារ រាប់បញ្ចូលទាំង ដំណើរការនៃការធ្វើរបាយការណ៍ហិរញ្ញវត្ថុ ការគ្រប់គ្រងហានិភ័យ និងការប្រតិបត្តិតាមច្បាប់។ សមាជិកក្រមប្រឹក្សាភិបាលគ្រប់រូប នាំយកនូវការវិនិច្ឆ័យឯករាជ្យ ចំណេះដឹងផ្សេងៗគ្នា និងបទពិសោធន៍នានា ដើម្បីធ្វើការ ពិភាក្សាអំពីបញ្ហានានា ទាក់ទងនឹងយុទ្ធសាស្ត្រ ប្រតិបត្តិការ ធនធាន និងការធ្វើអាជីវកម្ម។

ក្រមប្រឹក្សាភិបាលបានអនុម័តលើរបៀបវារៈនៃបញ្ហាមួយចំនួន ដែលត្រូវបានរៀបចំ សម្រាប់សុំការអនុម័តពីក្រមប្រឹក្សាភិបាល រាប់បញ្ចូលទាំង (ក្នុងចំណោមចំណុចផ្សេងៗ ទៀតជាច្រើន) ការត្រួតពិនិត្យឡើងវិញ និងការយល់ព្រម លើចំណុចដូចខាងក្រោម ៖

- ផែនការយុទ្ធសាស្ត្រ/អាជីវកម្ម និងគម្រោងថវិកាប្រចាំឆ្នាំ។
- ការវិនិយោគថ្មីៗ ការផ្តាច់ខ្លួន ការរំលាយក្រុមហ៊ុនបញ្ចូលគ្នា និងការទិញក្រុមហ៊ុន ការរៀបចំរចនាសម្ព័ន្ធក្រុមហ៊ុនឡើងវិញ រាប់បញ្ចូលទាំងការបង្កើតក្រុមហ៊ុនបុត្រ សម្ព័ន្ធ ការចូលហ៊ុន ឬ សម្ព័ន្ធយុទ្ធសាស្ត្រ ទាំងនៅក្នុងស្រុក និងក្រៅស្រុក។
- របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ និងភាគលាភបណ្តោះអាសន្ន និងការផ្តល់ យោបល់លើភាគលាភចុងក្រោយ ដែលត្រូវចែកជូនភាគហ៊ុនិក នៅមុនពេល ផ្សព្វផ្សាយ និងប្រកាសផ្សាយជាសាធារណៈ អំពីការបែងចែកភាគលាភ។
- ការតែងតាំងអភិបាល និងប្រធាននាយកប្រតិបត្តិថ្មី និងការកំណត់ប្រាក់បៀវត្ស និងអត្ថប្រយោជន៍ផ្សេងៗរបស់ពួកគាត់។

ការទទួលខុសត្រូវរួមសំខាន់ៗរបស់ក្រុមប្រឹក្សា មានដូចខាងក្រោម ៖

- ផ្តល់នូវគោលដៅ និងគោលនយោបាយច្បាស់លាស់ សម្រាប់ឲ្យមន្ត្រីប្រតិបត្តិ ជាន់ខ្ពស់អនុវត្ត។
- ធានាឲ្យមាននូវការត្រួតពិនិត្យគ្រប់គ្រាន់ ព្រមទាំងមានប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រាន់ ដើម្បីសម្រួលដល់ការអនុវត្តគោលនយោបាយរបស់ធនាគារផងដែរ។
- តាមដានអំពីភាពជោគជ័យរបស់គណៈគ្រប់គ្រង ក្នុងការអនុវត្តយុទ្ធសាស្ត្រ ផែនការ និងគម្រោងថវិកា ដែលបានអនុម័តរួច។
- ស្វែងយល់ពីហានិភ័យចម្បងៗ ដែលទាក់ទងនឹងអាជីវកម្មរបស់ធនាគារ និងធានា ថាមានប្រព័ន្ធបច្ចេកវិទ្យា ដើម្បីត្រួតពិនិត្យ និងគ្រប់គ្រងលើហានិភ័យ ប្រកបដោយ ប្រសិទ្ធភាព ក្នុងទស្សនវិស័យទទួលបានលទ្ធផល និងភាពជោគជ័យរយៈពេលវែង សម្រាប់ធនាគារ។
- តាមដានត្រួតពិនិត្យ និងសិក្សាវាយតម្លៃ លើការអភិវឌ្ឍដែលអាចជះឥទ្ធិពល ដល់ ផែនការយុទ្ធសាស្ត្រនានារបស់ធនាគារ។
- ពិនិត្យឡើងវិញ លើភាពគ្រប់គ្រាន់ និងសុចរិតភាពនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់ ធនាគារ និងប្រព័ន្ធព័ត៌មានគ្រប់គ្រង រាប់បញ្ចូលទាំងប្រព័ន្ធនៃការប្រតិបត្តិតាមវិធាន ច្បាប់ បទបញ្ជា សភាចរ និងគោលការណ៍ណែនាំនានាជាធរមាន។
- បញ្ជ្រាបវិវាទផលប្រយោជន៍ និងធានាការផ្សព្វផ្សាយព័ត៌មាន អំពីវិវាទផល ប្រយោជន៍ ដែលអាចកើតមាន។
- ប្រកាន់ខ្ជាប់ និងអនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិស្តីពីធនាគារ ព្រមទាំងច្បាប់ វិធាន និងបទប្បញ្ញត្តិផ្សេងទៀតផងដែរ។

ក្រៅពីការទទួលខុសត្រូវសំខាន់ៗ ដែលបានរៀបរាប់ខាងលើ ក្រមប្រឹក្សាភិបាល ក៏ប្រគល់ការទទួលខុសត្រូវជាក់លាក់មួយចំនួន ឲ្យគណៈកម្មាធិការនានាផងដែរ។ ក្នុងខណៈដែលគណៈកម្មាធិការទាំងនេះមានសិទ្ធិអំណាចពិភាក្សា និងសម្រេចលើបញ្ហា ជាក់លាក់ណាមួយ គណៈកម្មាធិការនោះក៏ត្រូវរាយការណ៍ ជូនក្រមប្រឹក្សាភិបាល អំពីសេចក្តីសម្រេច និង/ឬអនុសាសន៍របស់ខ្លួន ហើយការទទួលខុសត្រូវចុងក្រោយ ចំពោះបញ្ហាទាំងអស់នោះ នៅតែជាប់លាប់ក្រុមប្រឹក្សាភិបាលទាំងមូល។

តួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់គណៈកម្មាធិការនានា មានបង្ហាញ នៅទំព័រ ៣៦ ដល់ ៤២។

ការតែងតាំងសមាជិកក្រមប្រឹក្សាភិបាល

ធនាគារអនុវត្តតាមសេចក្តីសម្រេចរបស់គណៈកម្មាធិការតែងតាំង និងផ្តល់ តម្លៃការ ដែលជាគណៈកម្មាធិការមួយរបស់ ស៊ីអាយអិមប៊ី គ្រុប ហ្វលឌីង ប៊ីហាដ (CIMB Group Holdings Berhad)។ គណៈកម្មាធិការតែងតាំង និងផ្តល់តម្លៃការ នៃក្រុមហ៊ុនមេ ទទួលបន្ទុកកំណត់ និងបញ្ជូនបេក្ខភាពដែលសក្តិសម សម្រាប់តំណែង អភិបាល ទៅក្រុមប្រឹក្សាភិបាល ដើម្បីសុំការអនុម័តយល់ព្រម លើការតែងតាំង មិនថា សម្រាប់បំពេញតំណែង ដែលទំនេរ ឬបន្ថែមលើតំណែង ដែលមានស្រាប់ ដើម្បីបំពេញ តាមតម្រូវការប្រែប្រួលរបស់ធនាគារ។ មុនពេលផ្តល់អនុសាសន៍ លើការតែងតាំង អភិបាលទៅក្រុមប្រឹក្សាភិបាល គណៈកម្មាធិការតែងតាំង និងផ្តល់តម្លៃការរបស់ក្រុម ហ៊ុនមេ នឹងអនុវត្តការវាយតម្លៃឃ្លាំងចត់ និងគ្រប់គ្រងជ្រោយ លើបេក្ខភាពជាអភិបាល ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យនានា ដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាល។ ធនាគារក៏ពិចារណាទៅលើប្រភេទអាជីវកម្មរបស់ធនាគារ និងផ្លូវផ្តួច ជាមួយសមត្ថភាព និងការរួមចំណែក ដែលរំពឹងទុកពីបេក្ខភាព ដែលទទួលតំណែងនេះផងដែរ។

នីតិវិធីនៃការតែងតាំងត្រូវធ្វើឡើង ស្របតាមប្រកាស និងគោលការណ៍ និងនីតិវិធីរបស់ក្រុមហ៊ុនមេ ស្តីពីលក្ខខណ្ឌវិនិច្ឆ័យត្រឹមត្រូវ និងសមស្រប សម្រាប់បុគ្គលកាន់មុខងារ ដែលមានការទទួលខុសត្រូវសំខាន់របស់ក្រុមហ៊ុន (គោលការណ៍ស្តីពីលក្ខខណ្ឌវិនិច្ឆ័យត្រឹមត្រូវ និងសមស្រប)។ គោលការណ៍នេះ ចែងនូវនីតិវិធីផ្លូវការមួយ សម្រាប់ការតែងតាំងអភិបាល ប្រធានក្រុមប្រឹក្សាភិបាល និងប្រធាននាយកប្រតិបត្តិ។ បេតិកភណ្ឌនីមួយៗ ត្រូវឆ្លងកាត់ការវាយតម្លៃដែលត្រឹមត្រូវ ហើយគណៈកម្មាធិការតែងតាំង និងផ្តល់តម្លៃការបស់ក្រុមហ៊ុនមេ ត្រូវធ្វើការបញ្ជាក់ថា បេតិកភណ្ឌនោះមានលក្ខខណ្ឌសក្តិសម និងត្រឹមត្រូវ សម្រាប់មុខតំណែងដែលត្រូវតែងតាំង។

គោលការណ៍ស្តីពីលក្ខខណ្ឌវិនិច្ឆ័យត្រឹមត្រូវ និងសមស្រប ក៏ចែងអំពីលក្ខណៈវិនិច្ឆ័យមួយចំនួន សម្រាប់ធ្វើការវាយតម្លៃពីភាពសក្តិសមរបស់បេតិកភណ្ឌ ដែលត្រូវតែងតាំងដូចខាងក្រោម៖

- (i) សុចរិតភាព ភាពស្មោះត្រង់ និងកេរ្តិ៍ឈ្មោះបុគ្គល ដែលបេតិកភណ្ឌម្នាក់ៗត្រូវមាន ដូចជាមានភាពស្មោះត្រង់ សុចរិតភាពភាពខុសៗគ្នា ឯករាជ្យ និងមិនលម្អៀង។
- (ii) សមត្ថភាពដែលបេតិកភណ្ឌត្រូវមាន ដូចជាជំនាញ បទពិសោធន៍ការងារ សមត្ថភាព និងការប្តេជ្ញាចិត្ត ដែលចាំបាច់ដើម្បីអនុវត្តតួនាទីរបស់ខ្លួន។
- (iii) សុចរិតភាពផ្នែកហិរញ្ញវត្ថុ ដែលបេតិកភណ្ឌត្រូវគ្រប់គ្រងឥណទាន ឬកិច្ចការហិរញ្ញវត្ថុរបស់ខ្លួន ដោយប្រុងប្រយ័ត្នបំផុត។

នីតិវិធីសម្រាប់កំណត់អត្តសញ្ញាណ និងស្នើឈ្មោះបេតិកភណ្ឌ ដោយគណៈកម្មាធិការតែងតាំង និងផ្តល់តម្លៃការបស់ក្រុមហ៊ុនមេ សម្រាប់ការតែងតាំងតំណែងនេះមាន ០៥ ដំណាក់កាល ដូចខាងក្រោម៖

ក្របខណ្ឌនៃការស្នើឈ្មោះបេតិកភណ្ឌ



សំណើសុំតែងតាំងអភិបាលថ្មី និងសំណើសុំតែងតាំងអភិបាលចាស់ជាថ្មីម្តងទៀត គឺអាស្រ័យលើការពិនិត្យ និងអនុម័តយល់ព្រមជាមុនរបស់ធនាគារជាតិ នៃកម្ពុជា។

ការតែងតាំង និងការបោះឆ្នោតជ្រើសតាំងអភិបាលជាថ្មីម្តងទៀត

ជារៀងរាល់ឆ្នាំ នៅក្នុងមហាសន្និបាតប្រចាំឆ្នាំ ១/៣ នៃចំនួនសមាជិកក្រុមប្រឹក្សាភិបាលត្រូវបញ្ចប់តំណែងរបស់ខ្លួន ប៉ុន្តែពួកគាត់នៅតែមានសិទ្ធិអាចឈរឈ្មោះឲ្យគេបោះឆ្នោតសាជាថ្មីបាន នៅក្នុងមហាសន្និបាតប្រចាំឆ្នាំនោះ។ បន្ថែមពីលើនេះទៀត លក្ខន្តិកធនាគារតម្រូវថា នៅក្នុងរយៈពេល ០៣ ឆ្នាំម្តង អភិបាលទាំងអស់ត្រូវបញ្ចប់ពីមុខតំណែងយ៉ាងហោចណាស់ឲ្យបានម្តង ប៉ុន្តែពួកគាត់នៅមានសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតជ្រើសរើសសាជាថ្មីបាន នៅក្នុងមហាសន្និបាតប្រចាំឆ្នាំ។ គណៈកម្មាធិការតែងតាំង និងផ្តល់តម្លៃការបស់ក្រុមហ៊ុនមេ ត្រូវផ្តល់អនុសាសន៍ លើសំណើសុំតែងតាំង និងបោះឆ្នោតជ្រើសរើសអភិបាលសាជាថ្មី ជូនក្រុមប្រឹក្សាភិបាល មុននឹងដាក់ជូនភាគទុនិកអនុម័ត នៅក្នុងមហាសន្និបាតប្រចាំឆ្នាំ។

កិច្ចប្រជុំ និងការផ្តល់ព័ត៌មានទៅក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលត្រូវជួបប្រជុំជាប្រចាំ ដើម្បីពិភាក្សាលើយុទ្ធសាស្ត្រអាជីវកម្មប្រតិបត្តិការហិរញ្ញវត្ថុ បញ្ហាដែលទាក់ទងនឹងការអនុវត្តបទប្បញ្ញត្តិ និងអភិបាលកិច្ចក៏ដូចជារបាយការណ៍ស្តីពីបញ្ហា ដែលគណៈកម្មាធិការនីមួយៗបានពិភាក្សាគ្នា។ ក្រុមប្រឹក្សាភិបាលជួបប្រជុំនៅរៀងរាល់ ០២ ខែម្តង ហើយក្នុងចំណោមរបៀបវារៈ ទាំងអស់ដែលដាក់ចូលក្នុងកិច្ចប្រជុំ ដើម្បីទទួលបានការពិភាក្សា ឬការអនុម័តពីក្រុមប្រឹក្សាភិបាល ក្រុមប្រឹក្សាភិបាលពិនិត្យឡើងវិញ លើប្រតិបត្តិការហិរញ្ញវត្ថុរបស់ធនាគារ ការគ្រប់គ្រងហានិភ័យ និងរបាយការណ៍ស្តីពីការអនុវត្តបទប្បញ្ញត្តិ និងធ្វើការអនុម័ត លើលទ្ធផលប្រចាំត្រីមាសរបស់ធនាគារ។ ជារៀងរាល់ឆ្នាំ កិច្ចប្រជុំក្រុមប្រឹក្សាភិបាលត្រូវបានកំណត់កាលបរិច្ឆេទទុកមុនរួចជាស្រេច ដើម្បីអាចឲ្យអភិបាលទាំងអស់ មានភាពងាយស្រួល ក្នុងការរៀបចំធ្វើការលើកកម្ពស់ខ្លួនរបស់អភិបាល។ ឯកសារសម្រាប់កិច្ចប្រជុំ ដែលមានសំណើ និងរបាយការណ៍ផ្សេងៗទៀត ត្រូវបានចែកជូនក្រុមប្រឹក្សាភិបាល ឲ្យបានមុនពេលដំណើរការកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ដើម្បីអាចឲ្យអភិបាលទាំងអស់មានពេលវេលាគ្រប់គ្រាន់ ក្នុងការធ្វើការវាយតម្លៃលើសំណើទាំងនោះ ហើយប្រសិនបើចាំបាច់ ស្នើសុំព័ត៌មានបន្ថែម ដើម្បីជួយសម្រួលអភិបាល ក្នុងការបំពេញកាតព្វកិច្ច ប្រកបដោយប្រសិទ្ធភាព។ នីតិវិធីនានាត្រូវបានបង្កើតឡើង ទាក់ទងនឹងទម្រង់ខ្លឹមសារ បទបង្ហាញ និងការចែកជូនឯកសារ សម្រាប់កិច្ចប្រជុំ។ ឯកសារសម្រាប់កិច្ចប្រជុំបញ្ជាក់យ៉ាងច្បាស់ អំពីប្រវត្តិ គោលបំណង បញ្ហាសំខាន់ៗ សនិទានភាព ផលប៉ះពាល់ និងព័ត៌មានផ្សេងៗទៀត ដែលទាក់ទងនឹងសំណើនីមួយៗ ដើម្បីជួយឲ្យក្រុមប្រឹក្សាភិបាល អាចធ្វើសេចក្តីសម្រេចចិត្តបានត្រឹមត្រូវ និងប្រកបដោយប្រសិទ្ធភាព។

អភិបាលមានលទ្ធភាពទទួលបានគ្រប់ព័ត៌មានទាំងអស់របស់ធនាគារ។ តាមរយៈកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ដែលធ្វើឡើងជារៀងរាល់ ក្រុមប្រឹក្សាភិបាលទទួលបាននូវព័ត៌មាន ដែលបានធ្វើបច្ចុប្បន្នភាព អំពីការអភិវឌ្ឍ និងប្រតិបត្តិការអាជីវកម្មរបស់ធនាគារ ក៏ដូចជាទទួលបានផងដែរ នូវឯកសារមួយឈុត រាប់បញ្ចូលទាំងរបាយការណ៍ជារៀងរាល់ឆ្នាំ ស្តីពីការវិវឌ្ឍនៃអាជីវកម្ម និងឯកសារផ្សេងៗ សម្រាប់ពិភាក្សាទាក់ទងនឹងបញ្ហាជាក់លាក់ណាមួយ។

អភិបាលក៏ត្រូវបានអនុញ្ញាតឲ្យចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល តាមរយៈប្រព័ន្ធទូរសព្ទផងដែរ។ រាល់ការពិភាក្សាដេញដោល នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល រាប់បញ្ចូលទាំងការរំលឹកគំនិតគ្នា ត្រូវបានកកតម្កល់ទុកទាំងស្រុង សម្រាប់ធ្វើជាកំណត់ហេតុនៃដំណើរការពិភាក្សារបស់អភិបាល។ សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាលត្រូវបានធ្វើទៅគណៈគ្រប់គ្រង ក្នុងរយៈពេលមួយថ្ងៃនៃថ្ងៃធ្វើការ បន្ទាប់ពីកិច្ចប្រជុំត្រូវបានបញ្ចប់ ដើម្បីធានាថា សេចក្តីសម្រេច និងការណែនាំផ្សេងៗ ត្រូវបានអនុវត្តទាន់ពេលវេលា។ សេចក្តីព្រាងកំណត់ហេតុ ត្រូវបានបញ្ជូនទៅអភិបាលទាំងអស់ ដើម្បីធ្វើការពិនិត្យ និងផ្តល់អនុសាសន៍ មុនពេលដាក់បញ្ជូនកំណត់ហេតុចុងក្រោយ ទៅក្នុងរបៀបវារៈ សម្រាប់អនុម័តយល់ព្រម នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលបន្ទាប់។

នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល អភិបាលប្រតិបត្តិ ត្រូវធ្វើការពន្យល់ឲ្យបានក្បោះក្បាយអំពីបញ្ហាសំខាន់ៗ ទាក់ទងនឹងអាជីវកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុរបស់ធនាគារ។ ប្រធានគណៈកម្មាធិការសវនកម្មផ្តល់សេចក្តីសង្ខេប អំពីរបាយការណ៍សវនកម្ម ដែលបានពិភាក្សានៅកិច្ចប្រជុំគណៈកម្មាធិការសវនកម្ម ដើម្បីជាកំណត់ត្រាសម្រាប់ក្រុមប្រឹក្សាភិបាល។ លទ្ធផលសវនកម្មសំខាន់ៗ ដែលធ្វើឡើងដោយសវនករផ្ទៃក្នុងនៃក្រុមហ៊ុនមេ ក៏ត្រូវបញ្ជូនទៅក្រុមប្រឹក្សាភិបាលផងដែរ ដើម្បីធ្វើការពិភាក្សានិងណែនាំ។ បន្ថែមពីលើនេះទៀត នាយកនៃនាយកដ្ឋានប្រតិបត្តិការត្រូវធ្វើសេចក្តីរាយការណ៍ អំពីស្ថានភាពនៃការគោរពច្បាប់ បទប្បញ្ញត្តិ និងគោលការណ៍

និងនីតិវិធីផ្ទៃក្នុង ដែលបានអនុម័តដោយធនាគារ។ គណៈគ្រប់គ្រងក៏ត្រូវបានអញ្ជើញឲ្យធ្វើបទបង្ហាញអំពីសំណើ និងឆ្លើយតបសំណួរផ្សេងៗ ដែលក្រុមប្រឹក្សាភិបាលចោទសួរតាមការចាំបាច់ផងដែរ។ គណៈគ្រប់គ្រងត្រូវបានវិធានការជាបន្ទាន់ លើរាល់បញ្ហាដែលលើកឡើង នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល និងត្រូវធ្វើបច្ចុប្បន្នភាព ទៅក្រុមប្រឹក្សាភិបាល អំពីស្ថានភាពនៃបញ្ហាទាំងនោះ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល លើកក្រោយ ឬប្រសិនបើយល់ថា បន្ទាន់ ត្រូវបញ្ជូនតាមការជូនដំណឹង ជាលាយលក្ខណ៍អក្សរ។

អភិបាលណាម្នាក់ ដែលមានជាប់ពាក់ព័ន្ធទទួលបានផលប្រយោជន៍ ពីសំណើណាមួយ ឬប្រតិបត្តិការណាមួយ ត្រូវប្រកាសប្រាប់អំពីផលប្រយោជន៍ ដែលពាក់ព័ន្ធនឹងខ្លួន ហើយត្រូវដកខ្លួនចេញពីការពិភាក្សា និងការបោះឆ្នោតគាំទ្រសំណើ ឬកិច្ចការដែលបានស្នើនោះ។ នីតិវិធីនេះត្រូវបានកត់ត្រាទុកទាំងស្រុង នៅក្នុងកំណត់ហេតុ នៃដំណើរការកិច្ចប្រជុំ។

នៅដើមឆ្នាំហិរញ្ញវត្ថុ ក្រុមប្រឹក្សាភិបាលពិចារណា លើថវិកាប្រចាំឆ្នាំរបស់ធនាគារស្របជាមួយនឹងយុទ្ធសាស្ត្រ និងផែនការរបស់ធនាគារ ដែលបានបង្កើតឡើង នៅក្នុងកិច្ចប្រជុំពិភាក្សាថ្នាក់គ្រប់គ្រងប្រចាំឆ្នាំ។

កិច្ចប្រជុំក្រុមប្រឹក្សាភិបាលសរុបចំនួន ០៨ លើក ត្រូវបានរៀបចំឡើង នៅឆ្នាំ២០១៦ ដោយមានវត្តមានរបស់អភិបាល ដូចមានរៀបរាប់ខាងក្រោម៖

ចំនួនកិច្ចប្រជុំ

អភិបាល	បានចូលរួម	ចំនួនកិច្ចប្រជុំ
DATO' SHAARANI IBRAHIM		
ប្រធានក្រុមប្រឹក្សាភិបាល/ អភិបាលឯករាជ្យមិនប្រតិបត្តិ	៨	៨
DATO' WIRA ZAINAL ABIDIN MAHAMAD ZAIN		
អភិបាលឯករាជ្យមិនប្រតិបត្តិ	៨	៨
បណ្ឌិត ម៉ី កល្យាណ		
អភិបាលឯករាជ្យមិនប្រតិបត្តិ	៨	៨
KUA WEI JIN		
អភិបាលមិនឯករាជ្យមិនប្រតិបត្តិ	៨	៨
ប៊ុន យ៉ែន		
អភិបាលមិនឯករាជ្យប្រតិបត្តិ និង ជាប្រធាននាយកប្រតិបត្តិ	៨	៨

ការបណ្តុះបណ្តាល និងការអភិវឌ្ឍរបស់អភិបាល

កម្មវិធីបណ្តុះបណ្តាលអភិបាល គឺជាដំណើរការដ៏សំខាន់មួយ ក្នុងការរំតងតាំងអភិបាលថ្មី ហើយក្រុមប្រឹក្សាភិបាលក៏ត្រូវយកចិត្តទុកដាក់លើតម្រូវការ ក្នុងការយល់ដឹងអំពីច្បាប់ និងបទប្បញ្ញត្តិថ្មីៗ បទដ្ឋានគណនេយ្យ ការប្រែប្រួលហានិភ័យអាជីវកម្ម និន្នាការទីផ្សារ និងការវិវឌ្ឍចុងក្រោយ បញ្ហាប្រឈមសំខាន់ៗ នៅក្នុងទីផ្សារក្នុងស្រុក និងក្នុងតំបន់ និងក្នុងវិស័យធនាគារ។ ក្នុងគោលបំណងនេះ ក្រុមប្រឹក្សាភិបាលធ្វើការវាយតម្លៃលើតម្រូវការបណ្តុះបណ្តាល ដោយឈរលើមូលដ្ឋាន វាយតម្លៃតាមដំណាក់កាល ហើយកំណត់អំពីចំណុច ដែលអាចពង្រីកចំណេះដឹងរបស់អភិបាល អំពីបញ្ហាដែលទាក់ទងនឹងធនាគារ។

វគ្គបណ្តុះបណ្តាល ដែលអភិបាលបានចូលរួម ដើម្បីអភិវឌ្ឍចំណេះដឹងថ្មីៗ៖

ប្រធានបទ	ប្រភេទវគ្គបណ្តុះបណ្តាល	ចំនួនម៉ោង/ថ្ងៃ	ចូលរួមដោយ
12th World Islamic Economic Forum	សិក្ខាសាលា	៣ ថ្ងៃ	Dato' Shaarani Ibrahim
Latest Updates on Directors' Remuneration Seminar 2016	សិក្ខាសាលា	៨ ម៉ោង	Dato' Wira Zainal Abidin Mahamad Zain
Role of the Chairman & Independent Directors' Seminar 2016	សិក្ខាសាលា	៤ ម៉ោង	
2016 Audit Committee Conference	សន្និសីទ	៨ ម៉ោង	
CG Breakfast Series for Directors: Improving Board Risk Oversight Effectiveness	កម្មវិធី	៤ ម៉ោង	
Independent Directors Programme: The Essence of Independence	កម្មវិធី	៨ ម៉ោង	លោក Kua Wei Jin
CG Breakfast Series for Directors: How to Leverage on AGMs for Better Engagement with Shareholders	កម្មវិធី	៤ ម៉ោង	
CEO Challenge	សិក្ខាសាលា	៤ ម៉ោង	
Customer Experience for Senior Leadership	សិក្ខាសាលា	៨ ម៉ោង	
Basel Update & Impact to CIMB Group	សិក្ខាសាលា	៨ ម៉ោង	
Onboarding of high risk customer / counterparties	សិក្ខាសាលា	៤ ម៉ោង	

ក្នុងអំឡុងឆ្នាំ ដែលស្ថិតក្រោមការត្រួតពិនិត្យ ការធ្វើបច្ចុប្បន្នភាពជាទៀងទាត់ លើការវិវឌ្ឍ ផ្នែកច្បាប់ ការផ្សព្វផ្សាយ ព័ត៌មាន និងបទដ្ឋានគណនេយ្យ អភិបាលកិច្ចក្រុមហ៊ុន និងការអនុវត្តល្អបំផុត ក៏ត្រូវបានផ្តល់ជូន សម្រាប់អភិបាលផងដែរ។

លេខាធិការក្រុមហ៊ុន

លេខាធិការក្រុមហ៊ុន បង្ហាញពីការគាំទ្រជាបន្តបន្ទាប់ ក្នុងការផ្តល់យោបល់ និងជួយក្រុមប្រឹក្សាភិបាល លើបញ្ហាដែលទាក់ទងនឹងកិច្ចការរបស់ធនាគារ រាប់បញ្ចូលទាំងបញ្ហា ដែលទាក់ទងនឹងការអនុវត្ត ស្របតាមបទប្បញ្ញត្តិរបស់ក្រុមហ៊ុន អភិបាលកិច្ចក្រុមហ៊ុន និងការអនុវត្តល្អបំផុត ប្រសិទ្ធភាពនៃសាលប្រជុំ និងភាពឆ្លាតវៃ និងការទទួលខុសត្រូវរបស់អភិបាល។ ក្នុងអំឡុងឆ្នាំ ដែលស្ថិតក្រោមការត្រួតពិនិត្យ ដំណើរការផ្សេងៗរបស់ក្រុមប្រឹក្សាភិបាល ត្រូវបានពិនិត្យផ្ទៀងផ្ទាត់ឡើងវិញ ជាមួយនឹងទស្សនៈលើកកម្ពស់ដំណើរការ នៃការធ្វើសេចក្តីសម្រេច និងប្រសិទ្ធភាពនៃមុខងារក្រុមប្រឹក្សាភិបាល។

លេខាធិការក្រុមហ៊ុនធានាថា កិច្ចប្រជុំក្រុមប្រឹក្សាភិបាល គណៈកម្មាធិការនានា និងភាគទុនិកត្រូវបានរៀបចំឡើង ស្របតាមវិធានច្បាប់ និងការអនុវត្តល្អបំផុតរបស់ធនាគារ ហើយធានាថា ការកត់ត្រាដំណើរការកិច្ចប្រជុំក្រុមប្រឹក្សាភិបាល គណៈកម្មាធិការនានា និងភាគទុនិក ត្រូវបានកត់ត្រាទុកទាំងស្រុង សម្រាប់ធ្វើជាកំណត់ហេតុ និងរក្សាទុកបានយ៉ាងល្អ។

លេខាធិការក្រុមហ៊ុន ក្រៅពីចូលរួមជួយការងារប្រធានក្រុមប្រឹក្សាភិបាល ក្នុងការរៀបចំរបៀបវារៈ និងរៀបចំដំណើរការកិច្ចប្រជុំក្រុមប្រឹក្សាភិបាល គណៈកម្មាធិការនានា និងភាគទុនិក ក៏ត្រូវសម្របសម្រួលការទំនាក់ទំនង និងផ្សព្វផ្សាយសេចក្តីសម្រេចសំខាន់ៗ និងគោលការណ៍នានារវាងក្រុមប្រឹក្សាភិបាល គណៈកម្មាធិការនានា និងថ្នាក់គ្រប់គ្រងប្រតិបត្តិជាន់ខ្ពស់ផងដែរ។

អភិបាលទាំងអស់មានលទ្ធភាពពេញលេញ ក្នុងការស្នើយោបល់ ពីលេខាធិការក្រុមហ៊ុន និងអាចស្វែងរកការពិគ្រោះយោបល់បែបវិជ្ជាជីវៈដោយឯករាជ្យ ពីប្រភពខាងក្រៅ ក្រោមបន្ទុកចំណាយរបស់ធនាគារ ដើម្បីអនុវត្តកាតព្វកិច្ចរបស់ខ្លួន។ នីតិវិធីមួយត្រូវបានអនុម័តឡើង ដើម្បីជួយសម្រួលអភិបាល ក្នុងការស្វែងរកការពិគ្រោះយោបល់បែបវិជ្ជាជីវៈ ដោយឯករាជ្យ។

គណៈកម្មាធិការនានា

ក្រុមប្រឹក្សាភិបាល ធ្វើការទទួលខុសត្រូវជាក់លាក់ ដល់គណៈកម្មាធិការនានា ដែលរួមមានគណៈកម្មាធិការសវនកម្ម និងគណៈកម្មាធិការហានិភ័យ។ គណៈកម្មាធិការទាំងនេះធ្វើប្រតិបត្តិការតាមតួនាទី និងកាតព្វកិច្ច ដែលបានកំណត់យ៉ាងច្បាស់លាស់ដូចមានចែងនៅក្នុងតួនាទី និងភារកិច្ចរបស់គណៈកម្មាធិការនីមួយៗ ដែលបានអនុម័តយ៉ាងត្រឹមត្រូវ។

គណៈកម្មាធិការត្រូវរាយការណ៍ជូនក្រុមប្រឹក្សាភិបាល អំពីកិច្ចពិភាក្សា សេចក្តីសម្រេច និងអនុសាសន៍របស់ខ្លួន។ ប្រធានគណៈកម្មាធិការសវនកម្ម និងប្រធានគណៈកម្មាធិការហានិភ័យ ត្រូវរាយការណ៍ជូនក្រុមប្រឹក្សាភិបាល អំពីបញ្ហាដែលបានលើកយកមកពិភាក្សា និងដោះស្រាយនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការរបស់ខ្លួន។ ក្រុមប្រឹក្សាភិបាលបានទទួលស្គាល់ថា ខណៈដែលគណៈកម្មាធិការទាំងនេះមានសិទ្ធិអំណាចធ្វើការពិភាក្សា លើបញ្ហានានាដែលបានប្រគល់ជូន រាល់សេចក្តីសម្រេចនិង/ឬអនុសាសន៍របស់គណៈកម្មាធិការទាំងនេះ ត្រូវបញ្ជូនទៅក្រុមប្រឹក្សាភិបាលដើម្បីពិនិត្យ ហើយគណៈកម្មាធិការទាំងនេះ និងក្រុមប្រឹក្សាភិបាល ជាមុនទទួលខុសត្រូវលើភាពជោគជ័យអាជីវកម្ម យុទ្ធសាស្ត្រ ការគ្រប់គ្រងហានិភ័យសកម្មភាពប្រតិបត្តិការអាជីវកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុរបស់ធនាគារ។

ព័ត៌មានលម្អិតអំពីគណៈកម្មាធិការនានា មានបង្ហាញនៅក្នុងផ្នែកខាងក្រោមជាបន្តបន្ទាប់។

គណៈកម្មាធិការសវនកម្ម

សមាជិកគណៈកម្មាធិការសវនកម្មសុទ្ធតែជាអភិបាលឯករាជ្យមិនប្រតិបត្តិ ដែលមានចំណេះដឹង និងបទពិសោធន៍ ផ្នែកហិរញ្ញវត្ថុ។

ការទទួលខុសត្រូវចម្បងរបស់គណៈកម្មាធិការសវនកម្ម គឺធានាឲ្យមានការអនុវត្តអភិបាលកិច្ចរបស់ធនាគារបានល្អប្រសើរ ស្របពេលដែលធ្វើការពិនិត្យលើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ការផ្សព្វផ្សាយព័ត៌មាន ការគោរពបទប្បញ្ញត្តិច្បាប់ ការគ្រប់គ្រងហានិភ័យ និងការគ្រប់គ្រងដំណើរការប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារ។ គណៈកម្មាធិការសវនកម្ម ជួបប្រជុំជាប្រចាំ ដើម្បីពិនិត្យលើលទ្ធផលការងារប្រចាំត្រីមាស របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ របាយការណ៍សវនកម្ម ដែលរាប់បញ្ចូលទាំងការអនុវត្ត ការគ្រប់គ្រងហានិភ័យ និងប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង ក៏ដូចជាប្រតិបត្តិការជាមួយភាគីសម្ព័ន្ធភ្នាតិ។

គណៈកម្មាធិការសវនកម្មបានជួបប្រជុំចំនួន ០៦ ដង ក្នុងឆ្នាំ២០១៦ ដែលមានវត្តមានសមាជិកចូលរួមដូចខាងក្រោម៖

ចំនួនកិច្ចប្រជុំ

សមាជិក	បានចូលរួម	ចំនួនកិច្ចប្រជុំ
បណ្ឌិត ម៉ី កល្យាណ ប្រធានគណៈកម្មាធិការសវនកម្ម/ អភិបាលឯករាជ្យមិនប្រតិបត្តិ	៦	៦
DATO' SHAARANI IBRAHIM អភិបាលឯករាជ្យមិនប្រតិបត្តិ	៦	៦
DATO' WIRA ZAINAL ABIDIN MAHAMAD ZAIN អភិបាលឯករាជ្យមិនប្រតិបត្តិ	៦	៦

តួនាទី និងកាតព្វកិច្ចរបស់គណៈកម្មាធិការសវនកម្មមានដូចខាងក្រោម ៖

ចំណុចគន្លឹះនៃការទទួលខុសត្រូវ	ការទទួលខុសត្រូវ
ការត្រួតពិនិត្យផ្ទៃក្នុង/ ការគ្រប់គ្រងហានិភ័យ និងអភិបាលកិច្ច	ពិនិត្យឡើងវិញលើប្រសិទ្ធភាពនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ដំណើរការគ្រប់គ្រងហានិភ័យ និងអភិបាលកិច្ចក្នុងសម្ព័ន្ធធនាគារ ស្របតាមលក្ខខណ្ឌតម្រូវនៅក្នុងប្រកាសស្តីពី អភិបាលកិច្ចនៃគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។
សវនកម្មផ្ទៃក្នុង	ក. ធានាថា មុខងារសវនកម្មផ្ទៃក្នុងបានរៀបចំល្អប្រសើរ ដើម្បីធ្វើការត្រួតពិនិត្យ ឬអង្កេតក្នុងនាមគណៈកម្មាធិការសវនកម្ម ហើយមុខងារនេះត្រូវស្ថិតនៅក្រោមអំណាច និងការគ្រប់គ្រងផ្ទាល់ពីគណៈកម្មាធិការសវនកម្ម។ ខ. ពិនិត្យពីភាពគ្រប់គ្រាន់នៃវិសាលភាពការងារ មុខងារ សមត្ថភាព និងធនធាននៃមុខងារសវនកម្មផ្ទៃក្នុង ហើយពិនិត្យមើលថាតើមុខងារនោះបានទទួលសិទ្ធិសំខាន់ៗ ដើម្បីបំពេញការងារឬនៅ។ គ. ពិនិត្យលើលទ្ធផលនៃដំណើរការសវនកម្មផ្ទៃក្នុង និងធានាថាវិធានការសមស្រប ចំពោះអនុសាសន៍របស់សវនករផ្ទៃក្នុង បើចាំបាច់។ របាយការណ៍របស់សវនករផ្ទៃក្នុង និងគណៈកម្មាធិការសវនកម្មមិនទាមទារឲ្យមានការពិនិត្យ និងកែសម្រួលពីប្រធាននាយកប្រតិបត្តិឡើយ។ ឃ. គ្រប់គ្រងមុខងាររបស់សវនកម្មផ្ទៃក្នុង និងធានាការគោរពច្បាប់ និងបទប្បញ្ញត្តិ ដែលអនុវត្តចំពោះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។ ង. វាយតម្លៃសកម្មភាពប្រតិបត្តិការ និងធ្វើសេចក្តីសម្រេចអំពីកញ្ចប់តម្លៃការរបស់នាយកសវនកម្មផ្ទៃក្នុង។ ច. អនុម័តលើការតែងតាំង ផ្លាស់ប្តូរ និងបណ្តេញចេញនាយកសវនកម្មផ្ទៃក្នុង ឬ បុគ្គលិកជាន់ខ្ពស់ ដែលបំពេញមុខងារជាសវនករផ្ទៃក្នុង និងត្រូវទទួលបានការជូនដំណឹងអំពីការលាឈប់របស់បុគ្គលិកជាន់ខ្ពស់ជាសវនករផ្ទៃក្នុង ហើយត្រូវផ្តល់ឱកាសឲ្យសមាជិកដែលបានដាក់ពាក្យលាឈប់នោះបញ្ជាក់ប្រាប់ពីមូលហេតុនៃការលាឈប់។
សវនកម្មខាងក្រៅ	ក. ពិចារណាលើការតែងតាំងសវនករខាងក្រៅ តម្លៃការសម្រាប់ការធ្វើសវនកម្ម និងបញ្ហាទាំងឡាយទាក់ទងនឹងមូលហេតុនៃការលាលែងតំណែង និងការបណ្តេញចេញ។ ខ. ពិភាក្សា និងពិនិត្យមើលឡើងវិញជាមួយសវនករខាងក្រៅ មុននឹងចាប់ផ្តើមធ្វើសវនកម្ម អំពីលក្ខណៈ និងទំហំការងារសវនកម្ម ហើយធានាលើការសម្របសម្រួល ក្នុងករណីមានក្រុមហ៊ុនសវនកម្មច្រើនចូលរួម។ គ. វាយតម្លៃអំពីគោលដៅ ការបំពេញការងារ និង ឯករាជ្យភាពរបស់សវនករខាងក្រៅ (ឧទាហរណ៍ ដោយការពិនិត្យ និងវាយតម្លៃពីទំនាក់ទំនងផ្សេងៗ រវាងសវនករខាងក្រៅ និងធនាគារ)។ ឃ. អនុម័តលើការផ្តល់សេវា ដែលមិនទាក់ទងនឹងការងារសវនកម្ម ដោយសវនករខាងក្រៅ ធ្វើការវាយតម្លៃថាតើសេវានោះអាចនឹងប៉ះពាល់ដល់ឯករាជ្យភាពរបស់ពួកគាត់ឬទេ។ ង. ធានាថា មានការពិនិត្យច្បាស់លាស់លើលក្ខខណ្ឌនៃការផ្តល់សេវា ដែលមិនទាក់ទងនឹងការងារសវនកម្ម ដើម្បីចៀសវាងការប៉ះពាល់ដល់ការវិនិច្ឆ័យ ប្រកបដោយឯករាជ្យភាពរបស់សវនករខាងក្រៅ។ ច. ធានាថា គណនីធនាគារត្រូវបានរៀបចំយ៉ាងត្រឹមត្រូវ និងទាន់ពេលវេលា ដោយមានការត្រួតពិនិត្យឡើងវិញជាប្រចាំលើភាពគ្រប់គ្រាន់នៃការធ្វើសវិធានធន ដែលចាំបាច់ និងចំពោះបំណុលអាក្រក់ និងសង្ស័យ។ ឆ. ពិភាក្សាលើបញ្ហា និងលក្ខខណ្ឌបច្ចេកទេសនានា ដែលកើតចេញពីសវនកម្មអន្តរកាល និងចុងក្រោយ និងលើបញ្ហាមួយចំនួនទៀតដែលសវនករចង់ធ្វើការពិភាក្សា (ដោយមិនមានវត្តមានរបស់គណៈគ្រប់គ្រង ប្រសិនបើចាំបាច់) ជ. ពិនិត្យឡើងវិញ លើលិខិតគ្រប់គ្រងរបស់សវនករខាងក្រៅ និងការឆ្លើយតបរបស់គណៈគ្រប់គ្រង។ ឈ. ជួបប្រជុំជាមួយសវនករខាងក្រៅយ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំ ដោយមិនមានវត្តមានរបស់គណៈគ្រប់គ្រង ដើម្បីពិភាក្សាលើបញ្ហាគន្លឹះសំខាន់ៗ និងស្នើសុំយោបល់ពីសវនករខាងក្រៅវិញ។
លទ្ធផលសវនកម្ម ការត្រួតពិនិត្យផ្ទៃក្នុង និងបញ្ហានៃការប្រតិបត្តិតាមច្បាប់	ពិនិត្យឡើងវិញ លើលទ្ធផលនៃការអង្កេតសំខាន់ៗ លទ្ធផលសវនកម្មជាប្រចាំ និងការត្រួតពិនិត្យផ្ទៃក្នុង និងការប្រតិបត្តិតាមច្បាប់ ដែលរាយការណ៍ដោយសវនករផ្ទៃក្នុង សវនករខាងក្រៅ និងសវនករស្របច្បាប់។
របាយការណ៍ហិរញ្ញវត្ថុ	ពិនិត្យលើរបាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាស មុនពេលទទួលបានការអនុម័តពីក្រុមប្រឹក្សាភិបាល ដោយផ្តោតសំខាន់លើ៖ • ការផ្លាស់ប្តូរណាមួយ នៅក្នុងការអនុវត្ត និងគោលការណ៍គណនេយ្យ • ការកែប្រែដែលគួរឲ្យកត់សម្គាល់ ដែលកើតពីការធ្វើសវនកម្ម • ការធ្វើសេចក្តីសន្និដ្ឋានពីបញ្ហា ដែលកំពុងកើតឡើង និង • ការប្រតិបត្តិតាមតម្រូវរបាយការណ៍ហិរញ្ញវត្ថុ និងតម្រូវការតាមផ្លូវច្បាប់ដទៃផ្សេងទៀត
ប្រតិបត្តិការរបស់ភាគីសម្ព័ន្ធយោគ	ពិនិត្យរាល់ប្រតិបត្តិការធ្វើឡើង ជាមួយភាគីសម្ព័ន្ធយោគ និងជូនដំណឹងដល់ក្រុមប្រឹក្សាភិបាលពីប្រតិបត្តិការទាំងនោះ។
ផ្សេងៗ	ក. ជូនដំណឹងដល់គណៈគ្រប់គ្រងជាន់ខ្ពស់ជាទៀងទាត់ អំពីបញ្ហាដែលប៉ះពាល់ដល់ធនាគារ។ ខ. កោះប្រជុំជាមួយសវនករផ្ទៃក្នុង សវនករខាងក្រៅ ឬទាំងពីរក្នុងពេលតែមួយ បើយល់ថាចាំបាច់។ គ. ពិនិត្យរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆមាស និងប្រចាំឆ្នាំ សម្រាប់ដាក់បញ្ចូលទៅក្នុងក្រុមប្រឹក្សាភិបាលរបស់ធនាគារ និងធានានូវការបោះពុម្ពផ្សាយរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំបានរហ័ស។

គណៈកម្មាធិការហានិភ័យ

ការទទួលខុសត្រូវចម្បងរបស់គណៈកម្មាធិការហានិភ័យ គឺត្រូវធានាថាមុខងារគ្រប់គ្រងហានិភ័យ ដែលត្រូវបានដាក់បញ្ចូលនៅក្នុងធនាគារ ត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព។ គណៈកម្មាធិការហានិភ័យត្រូវរាយការណ៍ទៅក្រុមប្រឹក្សាភិបាលនូវរាល់បញ្ហាពាក់ព័ន្ធនឹងការគ្រប់គ្រងហានិភ័យនៅក្នុងធនាគារ។

គណៈកម្មាធិការហានិភ័យបានជួបប្រជុំចំនួន ១២ ដង ក្នុងឆ្នាំ២០១៦ ដែលមានវត្តមានសមាជិកចូលរួមដូចខាងក្រោម ៖

ចំនួនកិច្ចប្រជុំដែលបានប្រារព្ធធ្វើឡើង

សមាជិក	បានចូលរួម	ចំនួនកិច្ចប្រជុំ
DATO' SHAARANI IBRAHIM *១		
ប្រធានគណៈកម្មាធិការ/ អភិបាលឯករាជ្យមិនប្រតិបត្តិ	១២	១២
DATO' WIRA ZAINAL ABIDIN MAHAMAD ZAIN *១		
ប្រធានគណៈកម្មាធិការ/ អភិបាលឯករាជ្យមិនប្រតិបត្តិ	មិនមាន	មិនមាន
ប៊ុន យ៉ិន		
ប្រធាននាយកប្រតិបត្តិ	១២	១២
LOW CHEE HOCK *២		
នាយកចាត់ការទូទៅ	៧	៩
NEOH SZE MING *៣		
អនុប្រធាននាយកប្រតិបត្តិ	មិនមាន	មិនមាន
ហុង ជៀប		
នាយកគ្រប់គ្រងហានិភ័យ	១២	១២
ហេង ធីតា		
នាយកសេវាកម្មហិរញ្ញវត្ថុបុគ្គល	១១	១២
ដែន ដាវុទ្ធ		
នាយកព័ត៌មានវិទ្យា និងប្រតិបត្តិការ	១១	១២
ហេង វុទ្ធី		
នាយកហិរញ្ញវត្ថុ និងយុទ្ធសាស្ត្រ	១២	១២
គី សាណា		
នាយកសេវាកម្មហិរញ្ញវត្ថុសាជីវកម្ម និងសេវាប្រតិបត្តិការ	៩	១២

កំណត់សម្គាល់៖

*១ នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ Dato' Wira Zainal Abidin Mahamad Zain ត្រូវបានតែងតាំងជាប្រធានគណៈកម្មាធិការ បន្តពី Dato' Shaarani Ibrahim

*២ លាលែងពីតំណែងជាសមាជិក នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦

*៣ តែងតាំងជាសមាជិក នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧

តួនាទី និងភារកិច្ចរបស់គណៈកម្មាធិការហានិភ័យមានដូចខាងក្រោម៖

- បែងចែកដើមទុនដែលមានហានិភ័យ (Capital-at-Risk) ទៅតាមប្រភេទជំនួញ និងហានិភ័យផ្សេងៗពីគ្នា ដើម្បីធានាថា ការបែងចែកហានិភ័យបានធ្វើគ្រប់គ្រាន់ អនុលោមតាមលក្ខខណ្ឌកំណត់ដោយបទប្បញ្ញត្តិច្បាប់ និងធានាថាធនាគារមានដើមទុនបម្រុងគ្រប់គ្រាន់ ដើម្បីប្រឈមមុខនឹងស្ថានភាពវិបត្តិផ្សេងៗ។
- បង្កើនតម្លៃភាគទុនិក តាមរយៈការវាយតម្លៃលើប្រាក់ចំណេញ និងហានិភ័យ (risk-return profiles) ពីដំណើរការប្រតិបត្តិការ ហើយធានាថាកម្រិតហានិភ័យដែលទទួលយកស្ថិតនៅក្នុងដែនកម្រិត ដែលបានកំណត់ដោយ ក្រុមប្រឹក្សាភិបាលរបស់ធនាគារ។
- ពិនិត្យ និងជូនយោបល់ដល់ក្រុមប្រឹក្សាភិបាល ដើម្បីធ្វើការអនុម័តលើគោលការណ៍ និងកម្រិតហានិភ័យដែលសមស្រប ដើម្បីរក្សាក្របខណ្ឌនៃការគ្រប់គ្រងហានិភ័យឲ្យស្របតាមផែនការអាជីវកម្មរបស់ធនាគារ ក្របខណ្ឌនៃ EWRM របស់ក្រុមហ៊ុនមេ និងស្របតាមច្បាប់ និងបទប្បញ្ញត្តិ ដែលបានកំណត់។
- វាយតម្លៃ និងពិនិត្យលើសំណើសុំអនុម័ត សម្រាប់ផលិតផលថ្មី ការវិនិយោគអាជីវកម្ម យុទ្ធសាស្ត្រ និងផលិតផល ដែលត្រូវបានកែច្នៃ ដែលត្រូវអនុម័តជាគោលការណ៍ ឬ ផ្តល់អនុសាសន៍ដល់ក្រុមប្រឹក្សាភិបាល ដើម្បីធ្វើការអនុម័ត។
- ពិនិត្យ និងអនុម័ត លើសំណើកែប្រែនីតិវិធី និងដំណើរការប្រតិបត្តិការ។
- ជម្រុញលើការគោរពតាមគោលការណ៍ និងកម្រិតហានិភ័យ។
- ដាក់ឲ្យប្រើប្រាស់នូវវិធីសាស្ត្រដ៏សមស្រប ដើម្បីកំណត់ និងវាស់វែងហានិភ័យគ្រប់ស្ថានភាព។
- បង្កើតយុទ្ធសាស្ត្រសម្រាប់វាយតម្លៃ ត្រួតពិនិត្យ និងគ្រប់គ្រងហានិភ័យឲ្យស្ថិតក្នុងកម្រិតមួយដ៏សមស្រប។
- ពិភាក្សាសម្រេចលើវិធីសាស្ត្រ និងឧបករណ៍ សម្រាប់ធ្វើការវាស់វែងទៅលើបរិមាណហានិភ័យផ្សេងៗ ដើម្បីសុំការអនុម័តពីក្រុមប្រឹក្សាភិបាល។
- ត្រួតពិនិត្យសមាសធាតុតារាងតុល្យការរបស់ធនាគារ រួមមានឥណទាន និងប្រាក់បញ្ញើ។
- ធានានូវការប្រកាន់ខ្ជាប់នូវទ្រឹស្តីសន្តិយម (holistic approach) ក្នុងការគ្រប់គ្រងតារាងតុល្យការរបស់ធនាគារ តាមរយៈការគ្រប់គ្រងហានិភ័យអត្រាការប្រាក់ប្រកបដោយប្រសិទ្ធភាព ការគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួល ការគ្រប់គ្រងគម្លាតកម្រិតការប្រាក់ និងមូលធន។
- ធានាថាធនាគាររក្សាបាននូវគុណភាពទ្រព្យសកម្ម តាមរយៈការពិនិត្យតាមដានយ៉ាងហ្មត់ចត់លើដំណើរការ និងការអនុម័ត លើឥណទានថ្មីៗ ព្រមទាំងការប្រមូលឥណទានដែលមិនដំណើរការ។
- ត្រួតពិនិត្យឡើងវិញ និងផ្តល់អនុសាសន៍អំពីវិធានការ សម្រាប់ការតាមដានវិធានការទារសំណង ការរៀបចំឡើងវិញនៃគណនី ក្នុងការឃ្លាំមើល (Early Alert Watchlist Account) គណនីយឺតយ៉ាវ (Delinquent Account) ឬ គណនីមិនដំណើរការ (Impaired Account) របស់ធនាគារ។
- ត្រួតពិនិត្យឡើងវិញ និងសម្រេចឲ្យដាក់បញ្ចូលគណនីដំណើរការ ឬ គណនីយឺតយ៉ាវទៅក្នុងការឃ្លាំមើល សម្រាប់ធ្វើការតាមដាន និងផ្ទុយមកវិញ។
- សម្របសម្រួលនូវបញ្ហាដែលពាក់ព័ន្ធ ទៅនឹងការផ្ទេរគណនី រវាងផ្នែកអាជីវកម្ម និងក្រុមទារសំណង នៅពេលគណនីនោះបានក្លាយជាមិនដំណើរការ និងផ្ទុយមកវិញ។

- ត្រួតពិនិត្យឡើងវិញ លើទ្រព្យសកម្មដំណើរការ ដែលរួមមាន៖
 - គណនីឃ្លាំមើល យឺតយ៉ាវ ឬ មិនដំណើរការ
 - សំវិធានធននៃគណនី ដោយអាស្រ័យតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជា និងបទប្បញ្ញត្តិផ្សេងៗទៀត និង
 - បញ្ហាផ្សេងទៀត ដែលពាក់ព័ន្ធនឹងគុណភាពទ្រព្យសកម្ម។
 - ពិនិត្យឡើងវិញ នូវផែនការបង្ការ (Contingency Plan) និងការគ្រប់គ្រងនិរន្តរភាពនៃអាជីវកម្ម (Business Continuity Management) សម្រាប់អនុវត្តនៅពេលចាំបាច់ និងស្នើសុំការអនុម័តពីក្រុមប្រឹក្សាភិបាល។
- គណៈកម្មាធិការនេះអាចអនុម័តរាល់ការផ្លាស់ប្តូរសមាជិក នៅក្នុងមុខងារនៃសាជីវកម្ម (corporate function) ដដែល ដោយធ្វើការជូនដំណឹងទៅកាន់ក្រុមប្រឹក្សាភិបាល។ រីឯរាល់ការការផ្លាស់ប្តូរសមាជិកនៅក្រៅមុខងារនៃសាជីវកម្ម ឬ សំណើសុំកែប្រែលើលក្ខន្តិកៈ (Terms of Reference) ត្រូវអនុម័តដោយក្រុមប្រឹក្សាភិបាលមុននឹងអនុវត្ត។
- ពិនិត្យឡើងវិញ និងអនុម័តលើលក្ខន្តិកៈ និងសមាសភាពនៃគណៈកម្មាធិការដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់គណៈកម្មាធិការហានិភ័យ រួមបញ្ចូលទាំងការតែងតាំង និងការដកចេញនូវសមាជិក និងអ្នកចូលរួមក្នុងគណៈកម្មាធិការទាំងនេះ។

គណៈកម្មាធិការគ្រប់គ្រងនានា

គណៈកម្មាធិការគ្រប់គ្រង ដូចមានរៀបរាប់ខាងក្រោម ត្រូវបានបង្កើតឡើងដើម្បីជួយការងាររបស់ប្រធាននាយកប្រតិបត្តិ និងគណៈគ្រប់គ្រងលើប្រតិបត្តិការអាជីវកម្មផ្សេងៗ និងជួយគាំទ្រដល់សកម្មភាពនានារបស់ធនាគារ៖

គណៈកម្មាធិការគ្រប់គ្រង
គណៈកម្មាធិការឥណទានកម្ពុជា
គណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និងទ្រព្យអកម្ម

គណៈកម្មាធិការគ្រប់គ្រង	
គណៈកម្មាធិការគ្រប់គ្រងរាយការណ៍ជូនក្រុមប្រឹក្សាភិបាល នូវបញ្ហាពាក់ព័ន្ធនឹងការគ្រប់គ្រងការងារប្រចាំថ្ងៃរបស់ធនាគារ។	
	ប្រធាន
	ប៊ុន យ៉ន ប្រធាននាយកប្រតិបត្តិ
	ប្រធានជំនួស
	NEOH SZE MING* ^២ អនុប្រធាននាយកប្រតិបត្តិ
	សមាជិក
	LOW CHEE HOCK* ^១ នាយកចាត់ការទូទៅ
	ហេង ធីតា នាយកសេវាកម្មហិរញ្ញវត្ថុបុគ្គល
	ហេង តូរ៉ង់ នាយករតនាគារ
	ហុង ជៀប នាយកគ្រប់គ្រងហានិភ័យ
	ហេង វុទ្ធី នាយកហិរញ្ញវត្ថុ និងយុទ្ធសាស្ត្រ
	អ៊ុំ ចិន្តាភក្តី នាយកធនធានក្រុមហ៊ុន
	ដែន ជាវុទ្ធ នាយកព័ត៌មានវិទ្យា និងប្រតិបត្តិការ
	គី សាណា នាយកសេវាកម្មហិរញ្ញវត្ថុសាជីវកម្ម និងសេវាប្រតិបត្តិការ

កំណត់សម្គាល់៖

*^១ លាលែងពីតំណែងជាសមាជិក នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦


*^២ តែងតាំងជាប្រធានជំនួស នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦

តួនាទី និងភារកិច្ចរបស់គណៈកម្មាធិការគ្រប់គ្រងមានដូចខាងក្រោម៖

- ផ្តល់ប្រឹក្សាជូនប្រធាននាយកប្រតិបត្តិ។
- ត្រួតពិនិត្យ និងវាយតម្លៃសកម្មភាពប្រតិបត្តិការរបស់នាយកដ្ឋានអាជីវកម្មនីមួយៗ។
- ពិនិត្យរបាយការណ៍គ្រប់គ្រងហិរញ្ញវត្ថុ និងរបាយការណ៍គ្រប់គ្រងផ្សេងៗទៀតរបស់ធនាគារ។
- បង្កើតយុទ្ធសាស្ត្រ ផែនការអាជីវកម្ម និងផែនការថវិកា សម្រាប់ធនាគារ (រាប់បញ្ចូលទាំងចំណុច ដែលទាក់ទងនឹងបច្ចេកវិទ្យាព័ត៌មាន) ។
- កំណត់ការងារ ដែលទាមទារឲ្យមានការសហការពីនាយកដ្ឋានច្រើន។
- ពិភាក្សាលើច្បាប់ និងបទប្បញ្ញត្តិសំខាន់ៗ។
- ការងារផ្សេងៗទៀត តាមការណែនាំរបស់ប្រធាននាយកប្រតិបត្តិ។
- ការងារផ្សេងៗទៀត តាមការណែនាំរបស់ក្រុមប្រឹក្សាភិបាល/ប្រធាននាយកប្រតិបត្តិរបស់ក្រុមហ៊ុនមេ។

គណៈកម្មាធិការឥណទានកម្ពុជា

គណៈកម្មាធិការឥណទានកម្ពុជា ធ្វើរបាយការណ៍ជូនគណៈកម្មាធិការគ្រប់គ្រងហានិភ័យ នូវរាល់បញ្ហាទាក់ទងនឹងការងារឥណទានរបស់ធនាគារ។



កំណត់សម្គាល់៖

*១ លាលែងពីតំណែងជាសមាជិក នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦

*២ លាលែងពីតំណែងជាសមាជិក នាថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦

តួនាទី និងភារកិច្ចរបស់គណៈកម្មាធិការឥណទានមានដូចខាងក្រោម៖

- ត្រួតពិនិត្យឡើងវិញ និងអនុម័ត លើឥណទានរបស់ធនាគារ ក្នុងកម្រិតកំណត់ឥណទាន ដែលក្រុមប្រឹក្សាភិបាលផ្តល់សិទ្ធិឲ្យ។
- ផ្តល់អនុសាសន៍ សម្រាប់ការព្រមព្រៀង/ការយល់ព្រមពីគណៈកម្មាធិការឥណទានគ្រុប និងការសម្រេចរបស់ក្រុមប្រឹក្សាភិបាល លើរាល់សំណើឥណទាន ដែលហួសពីសិទ្ធិអំណាចសម្រេចរបស់គណៈកម្មាធិការឥណទានកម្ពុជា។
- ធានាថាសមតុល្យឥណទានទាំងមូលរបស់ធនាគារ ស្របតាមគោលការណ៍ណែនាំរបស់អាជ្ញាធរបញ្ញត្តិច្បាប់ និងស្របតាមគោលការណ៍ និងនីតិវិធីឥណទានដែលបានអនុម័ត។
- ត្រួតពិនិត្យឡើងវិញ និងអនុម័ត លើវិធានការទារសំណង ដែលនឹងត្រូវអនុវត្តស្របតាមលក្ខខណ្ឌពិន័យ និងការធ្វើសំវិធានធន ចំពោះគណនីសង្ស័យ និងគណនីអាក្រក់ និងឥណទាន ដែលត្រូវលុបចេញពីបញ្ជី។
- វាយតម្លៃសមតុល្យហានិភ័យ នៅពេលអនុម័តឥណទាន។
- ត្រួតពិនិត្យឡើងវិញ និងវាយតម្លៃផលិតផលឥណទានផ្សេងៗរបស់ធនាគារ ដើម្បីធានាថាផលិតផលទាំងនោះត្រូវបានអនុវត្តតាមបទដ្ឋាន និងគោលការណ៍ ដែលបានកំណត់ដោយក្រុមប្រឹក្សាភិបាល។
- ត្រួតពិនិត្យឡើងវិញ និងអនុម័តចំណាត់ថ្នាក់ឥណទានផ្ទៃក្នុងរបស់អ្នកខ្ចីម្នាក់ៗតាមដែលអាចអនុវត្តបាន។
- ត្រួតពិនិត្យឡើងវិញ និងផ្តល់អនុសាសន៍ អំពីការកែប្រែ ឬ វិសោធនកម្ម ក្នុងគោលការណ៍ឥណទាន និងគោលការណ៍ណែនាំ សម្រាប់ការអនុម័តរបស់គណៈកម្មាធិការនានា ដែលពាក់ព័ន្ធ។
- បំពេញមុខងារដទៃទៀត តាមការណែនាំរបស់គណៈកម្មាធិការហានិភ័យ។

គណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និងទ្រព្យអកម្ម

គណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និងទ្រព្យអកម្ម រាយការណ៍ទៅគណៈកម្មាធិការហានិភ័យ អំពីហានិភ័យសន្ទនីយភាព និងបញ្ហានានាដែលទាក់ទងនឹងទ្រព្យសកម្ម និងទ្រព្យអកម្មរបស់ធនាគារ។

ប្រធាន
ប៊ុន យ៉ន ប្រធាននាយកប្រតិបត្តិ
សមាជិក
LOW CHEE HOCK ^{*១} នាយកចាត់ការទូទៅ
NEOH SZE MING ^{*២} អនុប្រធាននាយកប្រតិបត្តិ
ហេង ធីតា នាយកសេវាកម្មហិរញ្ញវត្ថុបុគ្គល
ហុង ជៀប នាយកគ្រប់គ្រងហានិភ័យ
ហេង វុទ្ធី នាយកហិរញ្ញវត្ថុ និងយុទ្ធសាស្ត្រ
ហេង តូរ៉ង់ នាយករតនាគារ
គី សាណា នាយកសេវាកម្មហិរញ្ញវត្ថុសាជីវកម្ម និងសេវាប្រតិបត្តិការ

កំណត់សម្គាល់៖

^{*១} លាលែងពីតំណែងជាសមាជិក នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦

^{*២} តែងតាំងជាសមាជិក នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧

តួនាទី និងភារកិច្ចរបស់គណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និងទ្រព្យអកម្មមានដូចខាងក្រោម៖

- ត្រួតពិនិត្យឡើងវិញ និងវិភាគផែនការតារាងតុល្យការ តាមផ្នែកអាជីវកម្មទ្រព្យសកម្ម និង ទ្រព្យអកម្មចម្រុះ រួមបញ្ចូលភាពរីកចម្រើន និងប្រាក់ចំណេញ។
- ត្រួតពិនិត្យឡើងវិញ អំពីភាពខុសគ្នារវាងតារាងតុល្យការជាក់ស្តែង ធៀបនឹងផែនការ ដែលអាចប៉ះពាល់ទៅលើឥណទាន និងបញ្ញើ អនុបាតផ្សេងៗរបស់តារាងតុល្យការ ផែនការហិរញ្ញប្បទាន និងថាតើធនាគារនៅតែបន្តអនុវត្តក្នុងកម្រិតហានិភ័យ ដែលបានកំណត់ឬទេ។
- ត្រួតពិនិត្យឡើងវិញ អំពីចំណូលការប្រាក់សុទ្ធ និងនិរន្តរភាព ដោយរួមបញ្ចូលការព្យាករណ៍ស្ថានភាព និងភាពខុសគ្នាពីផែនការចំណូលការប្រាក់សុទ្ធ និងធ្វើការលម្អិតអំពីសកម្មភាព ដែលបានតម្រូវឲ្យបានត្រឹមត្រូវ។
- ត្រួតពិនិត្យឡើងវិញ អំពីផលប៉ះពាល់លើប្រាក់ចំណេញ ទាំងក្នុងករណីសេដ្ឋកិច្ចធម្មតា និងក្នុងករណីមានវិបត្តិសេដ្ឋកិច្ចផ្សេងៗ។
- ត្រួតពិនិត្យឡើងវិញ និងធានាថា ថ្លៃចំណាយលើហិរញ្ញប្បទាន ឬការកំណត់ថ្លៃផ្ទេរនៃហិរញ្ញប្បទាន (បើមាន) គឺត្រឹមត្រូវ និងធ្វើជាអាជ្ញាកណ្តាលរវាងផ្នែកអាជីវកម្មទាំងអស់ ក្នុងការរៀបចំ និងការអនុវត្តការកំណត់ថ្លៃផ្ទេរនៃហិរញ្ញប្បទាន និងលើកកម្ពស់តម្លាភាពក្នុងធនាគារ។
- ត្រួតពិនិត្យឡើងវិញ អំពីផែនការយថាភាពនៃហិរញ្ញប្បទាន ដែលត្រូវបានចាត់ទុកថាផែនការប្រតិបត្តិការនៃអាជីវកម្ម និងសិក្សាលទ្ធភាពដើម្បីធានាថាសកម្មភាព ដែលតម្រូវដោយអ្នកគ្រប់គ្រងអាចអនុវត្តទៅបាន។
- ធានាថាសូចនាករត្រឹមនៃលើកមុន ត្រូវបានធ្វើបច្ចុប្បន្នភាព និងសមស្រប យោងតាមទិន្នន័យដែលមានជាក់ស្តែង។
- ត្រួតពិនិត្យលើក្របខណ្ឌគ្រប់គ្រងទ្រព្យសកម្ម និងទ្រព្យអកម្ម និងគោលការណ៍ (បើមាន) ដើម្បីធានាថាវាសមស្របតាមទំហំ និងភាពស្មុគស្មាញនៃប្រតិបត្តិការរបស់ធនាគារនាពេលបច្ចុប្បន្ន និងអនាគត។
- លើកកម្ពស់ភាពស្របគ្នា រវាងគោលការណ៍ និងការអនុវត្តនៅក្នុងធនាគារ។
- ត្រួតពិនិត្យឡើងវិញ និងផ្តល់អនុសាសន៍ លើចំណាត់ការគ្រប់គ្រង (Management Action Triggers “MAT”) ឬផែនការកំណត់សម្រាប់ហានិភ័យសន្ទនីយភាព និងហានិភ័យអត្រាការប្រាក់ នៅក្នុងបញ្ជីធនាគារ (IRRBB) ទៅគណៈកម្មាធិការហានិភ័យ ដើម្បីអនុម័ត។
- កំណត់ ពិនិត្យតាមដាន និងត្រួតពិនិត្យឡើងវិញ លើយុទ្ធសាស្ត្រជម្លៀស របស់ធនាគារ (បើមាន)។
- ត្រួតពិនិត្យឡើងវិញ និងធានាថាទម្រង់ហានិភ័យរបស់ធនាគារ គឺស្ថិតនៅក្រោមចំណាត់ការគ្រប់គ្រង (Management Action Triggers “MAT”) ឬ ផែនការកំណត់នៃហានិភ័យសន្ទនីយភាព និងហានិភ័យអត្រាការប្រាក់នៅក្នុងបញ្ជីធនាគារ (IRRBB) រួមទាំងលទ្ធផលពិសោធន៍ផ្ទៃក្នុង ពេលមានវិបត្តិដោយរួមបញ្ចូលគោល។
- ត្រួតពិនិត្យឡើងវិញ និងផ្តល់អនុសាសន៍តម្រូវប៉ារ៉ាម៉ែត្រហានិភ័យគ្រប់គ្រងទ្រព្យសកម្ម និងទ្រព្យអកម្ម និង លទ្ធផលនៃការបញ្ជាក់ជាគម្រូ ទៅគណៈកម្មាធិការហានិភ័យដើម្បីអនុម័ត។
- កំណត់ និងត្រួតពិនិត្យឡើងវិញ លើសន្ទនីយភាពរបស់ធនាគារ តម្រូវការហិរញ្ញប្បទាន និងការអនុវត្តសមស្របតាមតម្រូវការទាំងនេះ។
- ត្រួតពិនិត្យឡើងវិញ និងផ្តល់អនុសាសន៍ក្របខណ្ឌគ្រប់គ្រងហានិភ័យទ្រព្យសកម្ម និងទ្រព្យអកម្ម និង គោលការណ៍ (បើមាន) ទៅគណៈកម្មាធិការហានិភ័យដើម្បីអនុម័ត។

- ត្រួតពិនិត្យឡើងវិញ និងអនុម័ត លើវិធីសាស្ត្រ និងបទដ្ឋានគ្រប់គ្រងហានិភ័យ ទ្រព្យសកម្ម និង ទ្រព្យអកម្ម (បើមាន) ដើម្បីគោរពតាមគោលការណ៍ ដែលបាន អនុម័ត។
- ត្រួតពិនិត្យឡើងវិញ និងអនុម័ត លើវិធីសាស្ត្រ គោលការណ៍ ក្របខណ្ឌនៃថ្លៃ ចំណាយលើហិរញ្ញប្បទាន ឬការកំណត់ថ្លៃផ្ទៃនៃហិរញ្ញប្បទាន។
- អនុម័តលើសំណើតម្លៃផ្នែកលើសិទ្ធិអំណាច ដែលបានផ្តល់ជូន។
- លើកឡើងទៅគណៈកម្មាធិការហានិភ័យរាល់ការបំពានចំណាត់ការគ្រប់គ្រង ឬ ផែនការណ៍ (ដែលមិនពាក់ព័ន្ធនឹងច្បាប់) ដែលមិនខុសឆ្ងាយពីផែនការណ៍ដែល បានកំណត់ និង ដើមទុន ឬសន្ទនីយភាព ឬកេរ្តិ៍ឈ្មោះធនាគារ។

គណនេយ្យភាព និងសវនកម្ម

ការធ្វើរបាយការណ៍ហិរញ្ញវត្ថុ

ដោយយោងតាមច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម និងច្បាប់ស្តីពីគ្រឹះស្ថាន ធនាគារ និងហិរញ្ញវត្ថុ របាយការណ៍ហិរញ្ញវត្ថុសម្រាប់ឆ្នាំហិរញ្ញវត្ថុនីមួយៗត្រូវបាន រៀបចំឡើងដោយយោងតាមសេចក្តីណែនាំរបស់ធនាគារជាតិ នៃកម្ពុជា និងស្តង់ដារ គណនេយ្យរបស់កម្ពុជា។ របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានរៀបចំដោយផ្អែកលើ មូលដ្ឋានកង្វល់ជាប្រចាំ និងត្រូវផ្តល់នូវការពិនិត្យដ៏ជាក់លាក់ និងត្រឹមត្រូវលើស្ថានភាព អាជីវកម្មរបស់ធនាគារ ដោយគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦។

គោលការណ៍គណនេយ្យដ៏ត្រឹមត្រូវ ត្រូវបានអនុវត្តដើម្បីឲ្យមានភាពស្របគ្នា ក្នុង ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដោយមានការគាំទ្រនូវការវិនិច្ឆ័យ និងការប៉ាន់ប្រមាណ ប្រកបដោយភាពប្រុងប្រយ័ត្ន និងសមហេតុផល។ អភិបាលទាំងអស់ត្រូវទទួល ខុសត្រូវទាំងស្រុងនៅក្នុងដំណាក់កាលនេះ ដើម្បីការពារនូវទ្រព្យសកម្មរបស់ធនាគារ និងត្រូវធានាថា របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ បង្ហាញពីសមតុល្យភាព និងការ វាយតម្លៃស្ថានភាពហិរញ្ញវត្ថុ និងការព្យាករណ៍នាថ្ងៃអនាគត ប្រកបដោយភាពត្រឹមត្រូវ និងក្បោះក្បាយ។

ក្រុមប្រឹក្សាភិបាល មានសេចក្តីពេញចិត្តនឹងការបំពេញកាតព្វកិច្ចរបស់ខ្លួន ក្នុង ការបង្ហាញនូវសមតុល្យភាព និងការវាយតម្លៃអំពីស្ថានភាពហិរញ្ញវត្ថុ និងការព្យាករណ៍ នាថ្ងៃអនាគត ប្រកបដោយភាពត្រឹមត្រូវ នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ របស់ធនាគារ ដូចមានបង្ហាញនៅក្នុងរបាយការណ៍របស់អភិបាល នៅក្នុងទំព័រ ៨៦ ស្តីពីរបាយការណ៍ហិរញ្ញវត្ថុនៃរបាយការណ៍ប្រចាំឆ្នាំនេះ។

គណៈកម្មាធិការសវនកម្ម

គណៈកម្មាធិការសវនកម្មជួយក្រុមប្រឹក្សាភិបាល ក្នុងការត្រួតពិនិត្យដំណើរការ នៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។ លទ្ធផលហិរញ្ញវត្ថុប្រចាំត្រីមាស និងប្រចាំ ឆមាសរបស់ធនាគារ និងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំត្រូវត្រួតពិនិត្យឡើងវិញ ដោយគណៈកម្មាធិការសវនកម្ម និងអនុម័តដោយក្រុមប្រឹក្សាភិបាល មុនពេលផ្តល់ ជូនធនាគារជាតិនៃកម្ពុជា។

ការត្រួតពិនិត្យផ្ទៃក្នុង

ក្រុមប្រឹក្សាភិបាលទទួលខុសត្រូវរួម លើការរក្សានូវប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ឲ្យ មានភាពល្អប្រសើរ ដែលរួមមានដូចជា ការត្រួតពិនិត្យលើហិរញ្ញវត្ថុ ការធ្វើប្រតិបត្តិការ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ការគោរពច្បាប់ និងបទប្បញ្ញត្តិនានា ក៏ដូចជាការគ្រប់គ្រងហានិភ័យ។ ទំហំ និងភាពស្មុគស្មាញនៃអាជីវកម្មរបស់ធនាគារ ទាមទារឲ្យមានជាចាំបាច់ នូវការគ្រប់គ្រង និងការបែងចែកហានិភ័យត្រឹមត្រូវ។ លក្ខណៈ នៃហានិភ័យទាំងនេះ មានន័យថា ព្រឹត្តិការណ៍ទាំងឡាយអាចនឹងកើតមានឡើង ហើយបណ្តាលឲ្យមានការខាតបង់ដោយមិនអាចដឹងមុន និងចៀសវាងបាន។ ប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងដែលពាក់ព័ន្ធត្រូវបានរៀបចំឡើង ដើម្បីផ្តល់នូវការធានា ដ៏សមហេតុផលមួយ បើទោះបីជាវាមិនអាចធានាទាំងស្រុង ចំពោះហានិភ័យដែល កើតចេញពីកំហុសធ្ងន់ធ្ងរ ការកេងបន្លំ ឬ ការខាតបង់ដែលកើតមានក្តី។

ក្រុមប្រឹក្សាភិបាលបានចាត់ទុកថា ក្របខណ្ឌ និងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង និងនីតិវិធី ត្រូវបានអនុវត្តដោយគណៈគ្រប់គ្រងរបស់ធនាគារក្នុងឆ្នាំហិរញ្ញវត្ថុ រហូតដល់កាលបរិច្ឆេទ នៃរបាយការណ៍នេះ និងមានគ្រប់គ្រាន់ស្របតាមតម្រូវការរបស់ធនាគារ ក្នុងបរិយាកាស អាជីវកម្ម នាពេលបច្ចុប្បន្ន។ ប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ត្រូវបានរៀបចំឡើងសម្រាប់ផ្តល់ នូវការធានាដ៏សមស្របមួយ បើទោះបីជាវាមិនអាចធានាទាំងស្រុង ដើម្បីបង្កើតឲ្យបាន នូវបទដ្ឋានជាក់លាក់មួយ សម្រាប់ប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង និងជួយធនាគារក្នុងការ គ្រប់គ្រងហានិភ័យលើការបរាជ័យ ក្នុងការសម្រេចគោលដៅអាជីវកម្មក្តី ប៉ុន្តែវាប្រសើរ ជាងការលុបចោលនូវប្រព័ន្ធត្រួតពិនិត្យនេះដែរ។

សេចក្តីថ្លែងការណ៍អំពីប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ដែលបង្ហាញពីស្ថានភាពត្រួតពិនិត្យ ផ្ទៃក្នុងរបស់ធនាគារ មានបង្ហាញនៅក្នុងទំព័រ ៤៦ ដល់ ៥០ នៃរបាយការណ៍ប្រចាំឆ្នាំនេះ។

សេចក្តីថ្លែងការណ៍ស្តីពីអភិបាលកិច្ចធនាគារ ត្រូវបានអនុម័តដោយក្រុមប្រឹក្សា ភិបាលនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧។

របាយការណ៍គណៈកម្មាធិការសវនកម្ម ➤

សេចក្តីសង្ខេប

គណៈកម្មាធិការសវនកម្មនៃធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ប្តេជ្ញាបំពេញតួនាទីរបស់ខ្លួនក្នុងការធានានូវការអនុវត្ត អភិបាលកិច្ចយ៉ាងល្អប្រសើរ ព្រមទាំងធានានូវការត្រួតពិនិត្យលើរបាយការណ៍ហិរញ្ញវត្ថុ ការគ្រប់គ្រងហានិភ័យ និងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារ។

១. សមាជិកចូលរួមកិច្ចប្រជុំ

ព័ត៌មានលម្អិតនៃសមាសភាពគណៈកម្មាធិការសវនកម្ម និងកិច្ចប្រជុំគណៈកម្មាធិការសវនកម្ម ដែលបានរៀបចំឡើងក្នុងឆ្នាំ ២០១៦ មានរៀបរាប់ដូចខាងក្រោម៖

សមាជិក	មុខងារ	បានចូលរួម	ចំនួនកិច្ចប្រជុំ
បណ្ឌិត ម៉ី កល្យាណ	អភិបាលឯករាជ្យ មិនប្រតិបត្តិ	៦	៦
DATO' SHAARANI IBRAHIM	អភិបាលឯករាជ្យ មិនប្រតិបត្តិ	៦	៦
DATO' WIRA ZAINAL ABIDIN MAHAMAD ZAIN	អភិបាលឯករាជ្យ មិនប្រតិបត្តិ	៦	៦

ប្រធានគណៈកម្មាធិការសវនកម្ម ធ្វើសេចក្តីវាយការណ៍ជូនក្រុមប្រឹក្សាភិបាលអំពីបញ្ហាទាំងឡាយណា ដែលត្រូវបានលើកឡើងក្នុងកិច្ចប្រជុំគណៈកម្មាធិការសវនកម្មរបស់ខ្លួន។

២. សមាសភាព

សមាសភាពរបស់គណៈកម្មាធិការសវនកម្ម គឺមានតែអភិបាលមិនប្រតិបត្តិប៉ុណ្ណោះ។ គណៈកម្មាធិការសវនកម្ម ដឹកនាំដោយអភិបាលឯករាជ្យចំនួនមួយ (១) រូប និងត្រូវមានសមាជិកយ៉ាងតិចចំនួនបី (៣) រូប ដែលភាគច្រើនជាអភិបាលឯករាជ្យ។ គណៈកម្មាធិការសវនកម្ម ត្រូវមានយ៉ាងតិចនូវបុគ្គលឯករាជ្យមួយ (១) រូប ដែលមានជំនាញផ្នែកហិរញ្ញវត្ថុ និងគណនេយ្យ និងបុគ្គលឯករាជ្យមួយ (១) រូប ដែលមានជំនាញផ្នែកនីតិកម្ម និងវិស័យធនាគារ។

ក្រុមប្រឹក្សាភិបាល ត្រូវអនុម័តដំណើរការមួយ សម្រាប់វាយតម្លៃប្រចាំឆ្នាំពីប្រសិទ្ធភាពរបស់គណៈកម្មាធិការសវនកម្ម ក៏ដូចជាការរួមចំណែករបស់សមាជិកម្នាក់ៗ ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យការអនុវត្តជាគោលដៅ ដែលស្របជាមួយនឹងសូចនាករនៃការវាយតម្លៃលទ្ធផលការងារ (Key Performance Indicators)។

តំណែងទំនេរ នៅក្នុងគណៈកម្មាធិការសវនកម្ម ត្រូវបំពេញក្នុងរយៈពេលបី (៣) ខែ។

៣. សិទ្ធិអំណាច

គណៈកម្មាធិការសវនកម្ម គឺជាគណៈកម្មាធិការមួយ ដែលទទួលបានការផ្ទេរសិទ្ធិពីក្រុមប្រឹក្សាភិបាល។ នៅក្នុងការអនុវត្តតួនាទីរបស់ខ្លួន គណៈកម្មាធិការសវនកម្មមានសិទ្ធិអំណាចពេញលេញ ក្នុងការធ្វើការស៊ើបអង្កេតលើបញ្ហានានា ដូចមានចែងនៅក្នុងតួនាទី និងភារកិច្ចរបស់គណៈកម្មាធិការសវនកម្ម។ គណៈកម្មាធិការនេះ មានសិទ្ធិពេញលេញក្នុងការចូលរួម និងទាមទារឲ្យមានការសហការពីគណៈគ្រប់គ្រងព្រមទាំងមានឆន្ទានុសិទ្ធិពេញលេញ ក្នុងការអញ្ជើញអភិបាល ឬ មន្ត្រីប្រតិបត្តិណាម្នាក់ចូលរួមក្នុងកិច្ចប្រជុំរបស់ខ្លួន ព្រមទាំងមានសិទ្ធិទាមទារឲ្យធនាគារផ្តល់ធនធានចាំបាច់នានា ដើម្បីបំពេញការងាររបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព។ គណៈកម្មាធិការសវនកម្មមានសិទ្ធិពេញលេញ និងគ្មានដែនកំណត់ ក្នុងការទទួលបាននូវព័ត៌មានផ្សេងៗ ព្រមទាំងការទទួលយកការប្រឹក្សាយោបល់ពីអ្នកជំនាញឯករាជ្យ ក្នុងករណីចាំបាច់ដោយរាល់ចំណាយដែលពាក់ព័ន្ធទាំងអស់ ជាបន្ទុករបស់ធនាគារ។

៤. តួនាទី និងភារកិច្ចរបស់គណៈកម្មាធិការសវនកម្ម

តួនាទី និងភារកិច្ចរបស់គណៈកម្មាធិការសវនកម្មមានដូចខាងក្រោម៖

ចំណុចគន្លឹះនៃការទទួលខុសត្រូវ	ការទទួលខុសត្រូវ
ការត្រួតពិនិត្យផ្ទៃក្នុង/ ការគ្រប់គ្រងហានិភ័យ/ អភិបាលកិច្ច	ពិនិត្យឡើងវិញ លើប្រសិទ្ធភាពនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ដំណើរការគ្រប់គ្រងហានិភ័យ និងអភិបាលកិច្ច ក្នុងសម្ព័ន្ធធនាគារស្របតាមលក្ខខណ្ឌតម្រូវ នៅក្នុងប្រកាសស្តីពីអភិបាលកិច្ចនៃគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។
សវនកម្មផ្ទៃក្នុង	ក. ធានាថា មុខងារសវនកម្មផ្ទៃក្នុងបានរៀបចំល្អប្រសើរ ដើម្បីធ្វើការត្រួតពិនិត្យ ឬអង្កេតក្នុងនាមគណៈកម្មាធិការសវនកម្ម ហើយមុខងារនេះត្រូវស្ថិតនៅក្រោមអំណាច និងការគ្រប់គ្រងផ្ទាល់ពីគណៈកម្មាធិការសវនកម្ម។ ខ. ពិនិត្យពីភាពគ្រប់គ្រាន់នៃវិសាលភាពការងារ មុខងារ សមត្ថភាព និងធនធាននៃមុខងារសវនកម្មផ្ទៃក្នុង ហើយពិនិត្យមើលថា តើមុខងារនោះបានទទួលសិទ្ធិសំខាន់ៗ ដើម្បីបំពេញការងារឬនៅ។ គ. ពិនិត្យលើលទ្ធផលនៃដំណើរការសវនកម្មផ្ទៃក្នុង និងធានាថាវិធានការសមស្រប ចំពោះអនុសាសន៍របស់សវនករផ្ទៃក្នុង បើចាំបាច់។ របាយការណ៍របស់សវនករផ្ទៃក្នុង និងគណៈកម្មាធិការសវនកម្ម មិនទាមទារឲ្យមានការពិនិត្យ និងកែសម្រួលពីប្រធាននាយកប្រតិបត្តិឡើយ។ ឃ. គ្រប់គ្រងមុខងាររបស់សវនកម្មផ្ទៃក្នុង និងធានាការគោរពច្បាប់ និងបទប្បញ្ញត្តិ ដែលអនុវត្តចំពោះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។

ចំណុចគន្លឹះនៃការទទួលខុសត្រូវ	ការទទួលខុសត្រូវ
	ង. វាយតម្លៃសកម្មភាពប្រតិបត្តិការ និងធ្វើសេចក្តីសម្រេច អំពីកញ្ចប់តម្លៃការរបស់នាយកសវនកម្មផ្ទៃក្នុង។ ច. អនុម័តលើការតែងតាំង ផ្លាស់ប្តូរ និងបណ្តេញចេញនាយកសវនកម្មផ្ទៃក្នុង ឬ បុគ្គលិកជាន់ខ្ពស់ ដែលបំពេញមុខងារជាសវនករផ្ទៃក្នុង និងត្រូវទទួលបានជូនដំណឹង អំពីការលាលយប់របស់បុគ្គលិកជាន់ខ្ពស់ជា សវនករផ្ទៃក្នុង ហើយត្រូវផ្តល់ឱកាសឲ្យសមាជិក ដែលបានដាក់ពាក្យលាលយប់នោះបញ្ជាក់ប្រាប់ពីមូលហេតុនៃការលាលយប់។
សវនកម្មខាងក្រៅ	ក. ពិចារណាលើការតែងតាំងសវនករខាងក្រៅ តម្លៃការសម្រាប់ការធ្វើសវនកម្ម និងបញ្ហាទាំងឡាយទាក់ទង នឹងមូលហេតុនៃការលាលយប់តំណែង និងការបណ្តេញចេញ។ ខ. ពិភាក្សា និងពិនិត្យមើលឡើងវិញ ជាមួយសវនករខាងក្រៅ មុននឹងចាប់ផ្តើមធ្វើសវនកម្មអំពីលក្ខណៈ និងទំហំការងារសវនកម្ម ហើយធានាលើការសម្របសម្រួល ក្នុងករណីមានក្រុមហ៊ុនសវនកម្មច្រើនចូលរួម។ គ. វាយតម្លៃអំពីគោលដៅ ការបំពេញការងារ និង ឯករាជ្យភាពរបស់សវនករខាងក្រៅ (ឧទាហរណ៍ ដោយការពិនិត្យ និងវាយតម្លៃពីទំនាក់ទំនងផ្សេងៗ រវាងសវនករខាងក្រៅ និងធនាគារ)។ ឃ. អនុម័តលើការផ្តល់សេវា ដែលមិនទាក់ទងនឹងការងារសវនកម្ម ដោយសវនករខាងក្រៅ ធ្វើការវាយតម្លៃថាតើសេវានោះអាចនឹងប៉ះពាល់ដល់ឯករាជ្យភាពរបស់ពួកគាត់ឬទេ។ ង. ធានាថា មានការពិនិត្យ និងសមតុល្យភាពច្បាស់លាស់ លើលក្ខខណ្ឌនៃការផ្តល់សេវា ដែលមិនទាក់ទងនឹងការងារសវនកម្ម ដើម្បីចៀសវៀងការប៉ះពាល់ដល់ការវិនិច្ឆ័យ ប្រកបដោយឯករាជ្យភាពរបស់សវនករខាងក្រៅ។ ច. ធានាថា គណនីធនាគារត្រូវបានរៀបចំយ៉ាងត្រឹមត្រូវ និងទាន់ពេលវេលា ដោយមានការត្រួតពិនិត្យឡើងវិញ ជាប្រចាំ លើភាពគ្រប់គ្រាន់នៃការធ្វើសវីធានធន ដែលចាំបាច់ និងចំពោះបំណុលអាក្រក់ និងសង្ស័យ។ ឆ. ពិភាក្សាលើបញ្ហា និងលក្ខខណ្ឌបម្រុងនានា ដែលកើតចេញពីសវនកម្មអន្តរកាល និងចុងក្រោយ និងលើបញ្ហាមួយចំនួនទៀត ដែលសវនករចង់ធ្វើការពិភាក្សា (ដោយមិនមានវត្តមានរបស់គណៈគ្រប់គ្រង ប្រសិនបើចាំបាច់)។ ជ. ពិនិត្យឡើងវិញ លើលិខិតគ្រប់គ្រងរបស់សវនករខាងក្រៅ និងការឆ្លើយតបរបស់គណៈគ្រប់គ្រង។ ឈ. ជួបប្រជុំជាមួយសវនករខាងក្រៅ យ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំ ដោយមិនមានវត្តមានរបស់គណៈគ្រប់គ្រង ដើម្បីពិភាក្សាលើបញ្ហាគន្លឹះសំខាន់ៗ និងស្នើសុំយោបល់ពីសវនករខាងក្រៅវិញ។
លទ្ធផលសវនកម្ម ការត្រួតពិនិត្យផ្ទៃក្នុង និងបញ្ហានៃការប្រតិបត្តិតាម និងបទប្បញ្ញត្តិនានា	ពិនិត្យឡើងវិញ លើលទ្ធផលនៃការអង្កេតសំខាន់ៗ លទ្ធផលសវនកម្មជាប្រចាំ និងការត្រួតពិនិត្យផ្ទៃក្នុង និងការប្រតិបត្តិតាមច្បាប់ និងបទប្បញ្ញត្តិនានា ដែលរាយការណ៍សវនករផ្ទៃក្នុង សវនករខាងក្រៅ និងសវនករស្របច្បាប់។
ការត្រួតពិនិត្យឡើងវិញនៃរបាយការណ៍ហិរញ្ញវត្ថុ	ពិនិត្យលើរបាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាស មុនពេលទទួលបានការអនុម័តពីក្រុមប្រឹក្សាភិបាល ដោយផ្ដោតសំខាន់លើ៖ - ការផ្លាស់ប្តូរណាមួយ នៅក្នុងការអនុវត្ត និងគោលការណ៍គណនេយ្យ - ការកែប្រែដែលគួរឲ្យកត់សម្គាល់ ដែលកើតពីការធ្វើសវនកម្ម - ការធ្វើសេចក្តីសន្និដ្ឋានពីបញ្ហា ដែលកំពុងកើតឡើង និង - ការប្រតិបត្តិតាមតម្រូវបាយការណ៍ហិរញ្ញវត្ថុ និងតម្រូវការតាមផ្លូវច្បាប់ដទៃផ្សេងទៀត
ប្រតិបត្តិការរបស់ភាគីសម្ព័ន្ធព្យាតិ	ពិនិត្យរាល់ប្រតិបត្តិការធ្វើឡើង ជាមួយភាគីសម្ព័ន្ធព្យាតិ និងជូនដំណឹងដល់ក្រុមប្រឹក្សាភិបាលពីប្រតិបត្តិការទាំងនោះ។
ផ្សេងៗ	ក. ជូនដំណឹងដល់គណៈគ្រប់គ្រងជាន់ខ្ពស់ជាទៀងទាត់ អំពីបញ្ហាដែលប៉ះពាល់ដល់ធនាគារ។ ខ. កោះប្រជុំជាមួយសវនករផ្ទៃក្នុង សវនករខាងក្រៅ ឬទាំងពីរក្នុងពេលតែមួយ បើយល់ថា ចាំបាច់។ គ. ពិនិត្យរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆមាស និងប្រចាំឆ្នាំ សម្រាប់ដាក់បញ្ចូលទៅឲ្យក្រុមប្រឹក្សាភិបាលរបស់ធនាគារ និងធានានូវការបោះពុម្ពផ្សាយរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំបានរហ័ស។

៥. សេចក្តីសង្ខេបសកម្មភាពផ្សេងៗក្នុងឆ្នាំ ២០១៦

៥.១ គណៈកម្មាធិការសវនកម្ម

- ក. បានត្រួតពិនិត្យឡើងវិញ និងអនុម័តយល់ព្រម លើផែនការសវនកម្មប្រចាំឆ្នាំ វិសាលភាពការងារ និងតម្រូវការផ្នែកធនធានរបស់នាយកដ្ឋានសវនកម្មផ្ទៃក្នុង។
- ខ. បានត្រួតពិនិត្យវិធីសាស្ត្ររបស់សវនកម្មផ្ទៃក្នុង ក្នុងការវាយតម្លៃកម្រិតហានិភ័យ ក្នុងវិស័យផ្សេងៗ ដែលអាចធ្វើសវនកម្មបាន និងធានាថា មុខងារសវនកម្មផ្តោត សំខាន់ទៅលើវិស័យ ដែលមានកម្រិតហានិភ័យខ្ពស់។
- គ. បានត្រួតពិនិត្យឡើងវិញ នូវភាពគ្រប់គ្រាន់ និងប្រសិទ្ធភាពនៃប្រព័ន្ធត្រួតពិនិត្យ នានា ការធ្វើរបាយការណ៍ និងការគ្រប់គ្រងហានិភ័យ ដើម្បីធានាថា មានវិធីសាស្ត្រ ជាប្រព័ន្ធមួយក្នុងការកំណត់ វាយតម្លៃ និងកាត់បន្ថយហានិភ័យលើវិស័យនានា។
- ឃ. បានត្រួតពិនិត្យឡើងវិញ នូវប្រសិទ្ធភាពនៃប្រតិបត្តិការ និងការប្រើប្រាស់ធនធាន ទាំងអស់នៅក្នុងធនាគារ ដោយសន្សំសំចៃ។
- ង. បានត្រួតពិនិត្យឡើងវិញ អំពីការតែងតាំងសវនករខាងក្រៅ ព្រមទាំងឯករាជ្យភាព និងប្រសិទ្ធភាពការងាររបស់សវនករខាងក្រៅផងដែរ។
- ច. បានត្រួតពិនិត្យឡើងវិញ នូវផែនការសវនកម្មរបស់សវនករខាងក្រៅ វិសាលភាព ការងារ និងលទ្ធផលនៃសវនកម្មប្រចាំឆ្នាំរបស់ធនាគារ។
- ឆ. បានជួបជាមួយសវនករខាងក្រៅ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ ដោយពុំមាន វត្តមានរបស់គណៈគ្រប់គ្រង និងអភិបាលប្រតិបត្តិ ដើម្បីពិភាក្សាបញ្ហាពាក់ព័ន្ធ នានា និងស្នើសុំយោបល់កែតម្រូវពីសវនករខាងក្រៅ។
- ជ. បានត្រួតពិនិត្យឡើងវិញ នូវបញ្ហាពាក់ព័ន្ធនឹងការត្រួតពិនិត្យផ្ទៃក្នុង ដែលរក ឃើញដោយសវនករផ្ទៃក្នុង និងសវនករខាងក្រៅ ព្រមទាំងការឆ្លើយតបរបស់ គណៈគ្រប់គ្រង ចំពោះអនុសាសន៍របស់សវនករ និងការឯកភាពលើផែនការ សកម្មភាព ដែលត្រូវអនុវត្ត។
- ឈ. បានត្រួតពិនិត្យឡើងវិញ នូវរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារប្រចាំត្រីមាស។
- ញ. បានត្រួតពិនិត្យឡើងវិញ នូវប្រតិបត្តិការជាមួយភាគីសម្ព័ន្ធយោគី និងភាពគ្រប់គ្រាន់ នៃនីតិវិធីរបស់ធនាគារ ក្នុងការកំណត់ តាមដាន រាយការណ៍ និងត្រួតពិនិត្យឡើង វិញនូវប្រតិបត្តិការ ជាមួយភាគីសម្ព័ន្ធយោគីនោះ។
- ដ. បានធានានូវការប្រតិបត្តិតាមវិធានច្បាប់ និងគោលការណ៍ផ្ទៃក្នុង ព្រមទាំងការវិវឌ្ឍ នៃសកម្មភាពការងារនានា របស់គណៈគ្រប់គ្រង ក្នុងការអនុវត្តតាមអនុសាសន៍ របស់សវនកម្មផ្ទៃក្នុង និងសវនកម្មខាងក្រៅ។

៥.២ មុខងារសវនកម្មផ្ទៃក្នុង

- ក. ការធ្វើសវនកម្មផ្ទៃក្នុងសម្រាប់ធនាគារ មានការជួយគាំទ្រពីនាយកដ្ឋានសវនកម្ម ផ្ទៃក្នុងរបស់ក្រុមហ៊ុនមេ។
- ខ. នាយកដ្ឋានសវនកម្មផ្ទៃក្នុង អនុវត្តការងារប្រកបដោយឯករាជ្យភាព និងធានា លើភាពគ្រប់គ្រាន់ និងប្រសិទ្ធភាពនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ដែលបានអនុវត្ត ដោយគណៈគ្រប់គ្រង។

- គ. នាយកដ្ឋានសវនកម្មផ្ទៃក្នុង ជួយគណៈកម្មាធិការសវនកម្ម និងគណៈគ្រប់គ្រងក្នុង ការអនុវត្តការងារ ប្រកបដោយប្រសិទ្ធភាពចំពោះការត្រួតពិនិត្យ លើប្រសិទ្ធភាព ចំណាយ ការវាយតម្លៃលើការគ្រប់គ្រងហានិភ័យ និងការផ្តល់យោបល់លើ វិធានការកាត់បន្ថយហានិភ័យ ដែលបានរកឃើញ និងធានានូវដំណើរការ អភិបាលកិច្ចត្រឹមត្រូវ។
- ឃ. នាយកដ្ឋានសវនកម្មផ្ទៃក្នុង ផ្តល់របាយការណ៍ជាប្រចាំ ជូនដល់គណៈកម្មាធិការ សវនកម្ម និងគណៈគ្រប់គ្រង ដោយរាយការណ៍អំពីលទ្ធផលនៃការធ្វើសវនកម្ម ដែលបញ្ជាក់អំពីប្រសិទ្ធភាពនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង និងហានិភ័យសំខាន់ៗ។
- ង. នាយកដ្ឋានសវនកម្មផ្ទៃក្នុង ធ្វើការស៊ើបអង្កេតលើសកម្មភាព ដែលសង្ស័យថា ជាការកេងបន្លំ និងសកម្មភាពមិនប្រក្រតីផ្សេងទៀត។

៥.៣ របាយការណ៍សវនកម្មផ្ទៃក្នុង

- ក. នាយកដ្ឋានសវនកម្មផ្ទៃក្នុង បានបញ្ចប់ការធ្វើសវនកម្ម ក្នុងអំឡុងឆ្នាំចំនួន ១៥ លើក ដោយបានធ្វើសវនកម្ម លើប្រតិបត្តិការសំខាន់ៗ រួមទាំងការស៊ើបអង្កេតផងដែរ ដែលត្រូវបានធ្វើឡើង។
- ខ. របាយការណ៍សវនកម្ម ដែលត្រូវបានចាត់ថ្នាក់ថាមាន «ហានិភ័យលើសពីកម្រិត មធ្យម» និង «ហានិភ័យកម្រិតខ្ពស់» តម្រូវឲ្យគណៈគ្រប់គ្រងត្រូវមានវត្តមាននៅក្នុង កិច្ចប្រជុំគណៈកម្មាធិការសវនកម្មជាដាច់ខាត ដើម្បីបកស្រាយ និងផ្តល់នូវសេចក្តី ពន្យល់លើបញ្ហាទាំងឡាយ ដែលនាយកដ្ឋានសវនកម្មផ្ទៃក្នុងបានរកឃើញ។
- គ. រាល់បញ្ហាដែលនាយកដ្ឋានសវនកម្មផ្ទៃក្នុងរកឃើញត្រូវបានកត់ត្រាទុក និង តាមដានបន្តរហូតដល់បញ្ហាទាំងនោះត្រូវបានដោះស្រាយចប់ ហើយនឹងត្រូវ រាយការណ៍រៀងរាល់ ០២ ខែម្តង ជូនគណៈកម្មាធិការសវនកម្ម ដោយនាយកដ្ឋាន សវនកម្មផ្ទៃក្នុង
- ឃ. ការវិវឌ្ឍនៃសកម្មភាពការងារ ក្នុងការអនុវត្តតាមអនុសាសន៍របស់នាយកដ្ឋាន សវនកម្ម ក៏ត្រូវរាយការណ៍ជូនដល់គណៈកម្មាធិការសវនកម្មរៀងរាល់ ០២ ខែ ម្តងផងដែរ។

សេចក្តីថ្លែងការណ៍ស្តីពីប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង ➤

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល ផ្តល់សារៈសំខាន់ ទៅលើប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារ និងប្តេជ្ញាក្សាប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុងនោះ ឲ្យមានលក្ខណៈល្អប្រសើរ។ ប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុងបង្ហាញពីតម្រូវការចាំបាច់ ចំពោះការប្រតិបត្តិការអាជីវកម្ម ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល និងដំណើរការនៃការរៀបចំ និងគ្រួតពិនិត្យរបាយការណ៍ហិរញ្ញវត្ថុ គ្រឹមត្រូវ និងសមស្រប ព្រមទាំងការអនុវត្តស្របតាមបទប្បញ្ញត្តិច្បាប់ជាធរមានផងដែរ។

ក្រុមប្រឹក្សាភិបាលទទួលខុសត្រូវជាមួយ លើប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារ និងការគ្រប់គ្រងលើប្រព័ន្ធព័ត៌មានវិទ្យា។ ក្រុមប្រឹក្សាភិបាលក៏ទទួលស្គាល់ផងដែរថា ការគ្រួតពិនិត្យឡើងវិញ លើប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង គឺជាដំណើរការរួមគ្នា និងត្រូវអនុវត្តជាបន្តបន្ទាប់ នៅក្នុងធនាគារ ហើយវាត្រូវធ្វើការផ្លាស់ប្តូរ ស្របទៅនឹងបច្ចេកវិទ្យាបរិយាកាសអាជីវកម្ម និងបទប្បញ្ញត្តិច្បាប់ ក្នុងន័យធ្វើឲ្យប្រសើរឡើងនូវដំណើរការនៃការកំណត់ វាយតម្លៃ និងគ្រប់គ្រងហានិភ័យ។ ប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុងត្រូវបានបង្កើតឡើងដើម្បីកំណត់ គ្រប់គ្រង និងគ្រួតពិនិត្យហានិភ័យ រួមបញ្ចូលទាំងហានិភ័យប្រតិបត្តិការ ពោលគឺមិនមែនដើម្បីលុបបំបាត់ចោលនូវហានិភ័យ ដែលកើតចេញពីការបរាជ័យ ក្នុងការសម្រេចទិសដៅអាជីវកម្មនោះទេ។

ការគ្រប់គ្រងហានិភ័យ និងក្របខណ្ឌនៃការគ្រួតពិនិត្យ

ធនាគារចាត់ទុកថាការគ្រប់គ្រងហានិភ័យ គឺជាធាតុមួយយ៉ាងសំខាន់នៃអាជីវកម្មរបស់ធនាគារ ហើយបញ្ចូលវប្បធម៌ហានិភ័យដ៏តឹងរឹងទៅក្នុងប្រតិបត្តិការ និងដំណើរការសម្រេចចិត្តរបស់ធនាគារ។ ជាមួយនឹងការយល់ដឹងអំពីអត្ថប្រយោជន៍នៃការគ្រប់គ្រងហានិភ័យសម្រាប់ធនាគារ ដើម្បីសម្រេចបាននូវការរីកចម្រើន ប្រកបដោយនិរន្តរភាពបាន ក្រុមការងារគ្រប់គ្រងហានិភ័យចូលរួមតាំងពីដំណាក់កាលដំបូងនៃដំណើរការទទួលយកហានិភ័យ ដើម្បីផ្តល់នូវទស្សនៈឯករាជ្យ និងមតិយោបល់រួមមានការវាយតម្លៃផលិតផលថ្មី ការកំណត់យុទ្ធសាស្ត្រ ការវាយតម្លៃគណនេយ្យ ។ល។

ធនាគារ ដែលជាផ្នែកមួយនៃស៊ីអាយអិមប៊ី ក្រុប (CIMB Group) បានបញ្ចូលនូវក្របខណ្ឌគ្រប់គ្រងហានិភ័យទូទៅមួយ សម្រាប់សហគ្រាសទាំងមូល (EWRM) ដើម្បីគ្រប់គ្រងហានិភ័យ និងឱកាសរបស់ខ្លួន។ ក្របខណ្ឌគ្រប់គ្រងហានិភ័យទូទៅសម្រាប់សហគ្រាសទាំងមូល ផ្តល់ជូនក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រងរបស់ខ្លួននូវឧបករណ៍មួយ ដើម្បីធ្វើការប្រមើលមើលទុកជាមុន និងគ្រប់គ្រងលើហានិភ័យ ដែលមានស្រាប់ និងហានិភ័យដែលអាចនឹងកើតមានដោយធ្វើការពិចារណាទៅលើការកែប្រែនូវទម្រង់ហានិភ័យ ស្របតាមការផ្លាស់ប្តូរនៃយុទ្ធសាស្ត្រអាជីវកម្ម បញ្ញត្តិច្បាប់ និងសកម្មភាពការងារ។

សុវត្ថិភាពបច្ចេកវិទ្យាព័ត៌មានវិទ្យា

សុវត្ថិភាពបច្ចេកវិទ្យាព័ត៌មានវិទ្យា គឺជាយុទ្ធសាស្ត្រនៃការគ្រប់គ្រងទៅលើអ្នកប្រើប្រាស់ ដំណើរការរបស់ប្រព័ន្ធ និងប្រព័ន្ធបច្ចេកវិទ្យា។ ដើម្បីពង្រឹងបន្ថែមលើកម្រិតការគ្រប់គ្រងសុវត្ថិភាពបច្ចេកវិទ្យាព័ត៌មានវិទ្យា ធនាគារបានជ្រើសយកប្រព័ន្ធ និងបែបបទនៃការគ្រប់គ្រងពីក្រុមហ៊ុនមេ។ អនុវត្តតាមគោលការណ៍នេះ ធនាគារអាចធានាបាននូវសុវត្ថិភាព លើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា ដោយមានប្រសិទ្ធភាព ដើម្បីគាំទ្រដំណើរអាជីវកម្មរបស់ធនាគារ។

ដើម្បីឲ្យស្របទៅតាមការរីកលូតលាស់នៃអាជីវកម្មធនាគារ និងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា ស្ថាបត្យកម្មផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យារបស់យើងតែងតែត្រូវបានពិនិត្យឡើងវិញជាញឹកញយ និងធ្វើការកែសម្រួលបន្ថែម ដើម្បីឲ្យអាចកាន់តែមានប្រសិទ្ធភាព ក្នុងការគ្រប់គ្រងហានិភ័យទាំងខាងក្នុង និងក្រៅ។ លើសពីនេះទៅទៀត ធនាគារមានការពឹងផ្អែកទៅលើមជ្ឈមណ្ឌលប្រតិបត្តិការសន្តិសុខរបស់ក្រុមហ៊ុនមេ (Group's Security Operation Center) ដែលបង្កើតឡើងដើម្បីតាមដាន និងឆ្លើយតបទៅនឹងសកម្មភាពវាយប្រហារ តាមប្រព័ន្ធអ៊ីនធឺណែត (cyber-attack) ដែលអាចនឹងកើតឡើងដោយយថាហេតុ។

រីឯនៅកម្រិតសុវត្ថិភាពតាមបណ្តាញកុំព្យូទ័រវិញ ធនាគារបានតម្លើងបន្ថែមនូវជញ្ជាំងសុវត្ថិភាព (Firewall) និងការកំណត់លើការចូលប្រើប្រាស់ ដើម្បីគ្រប់គ្រងសុវត្ថិភាព និងធនធានផ្សេងៗក្នុងបណ្តាញ ហើយអនុញ្ញាតទៅលើសំណើដែលបានអនុម័តតែប៉ុណ្ណោះ។ ធនាគារក៏បានតម្លើងបន្ថែមនូវប្រព័ន្ធទប់ស្កាត់ នៅចំណុចចុងក្រោយ (End-point Protection) ផងដែរ ដែលមានដូចជាកម្មវិធីកម្ចាត់មេរោគ (Anti-malware) កម្មវិធីរក្សាសុវត្ថិភាពទិន្នន័យ (Hard Disk Encryption) ប្រព័ន្ធទប់ស្កាត់ការបាត់បង់ទិន្នន័យ (Data Loss Prevention) ប្រព័ន្ធទប់ស្កាត់ការជ្រៀតជ្រែក (Intrusion Prevention System) និងប្រព័ន្ធសម្អាតមាតិកាអ៊ីមែល និងអ៊ីនធឺណែតជាដើម (Web and Email Content Filtering System) ដែលអាចជួយកាត់បន្ថយហានិភ័យផ្នែកសន្តិសុខ ដែលគួរឲ្យកត់សម្គាល់ នៅពេលទិន្នន័យឆ្លងកាត់ប្រព័ន្ធបណ្តាញរបស់ធនាគារ។ វចនានុក្រមមេរោគថ្មីៗនៃកម្មវិធីបរិក្ខារខាងលើ តែងតែទទួលបានការធ្វើបច្ចុប្បន្នភាព ដើម្បីឲ្យពួកវាអាចស្គាល់ រារាំង និងកាត់បន្ថយនូវភាពងាយរងគ្រោះផ្សេងៗ។

ធនាគារក៏បានធ្វើបទបង្ហាញ និងមានការបណ្តុះបណ្តាលចំណេះដឹង ទៅដល់បុគ្គលិកដើម្បីបង្កើនការយល់ដឹងអំពីភាពជាឯកជន ការលេចធ្លាយនៃព័ត៌មាន សុវត្ថិភាពព័ត៌មាន និងទំនួលខុសត្រូវផ្សេងៗ។ ការបណ្តុះបណ្តាលទាំងនេះមានលក្ខណៈដូចជាឯកសារសិក្សាអេឡិចត្រូនិច និងការចែកចាយជាព្រឹត្តិបត្រព័ត៌មានផ្សេងៗ។

ដំណើរការនៃការគ្រួតពិនិត្យផ្ទៃក្នុងសំខាន់ៗ

ដំណើរការសំខាន់ៗ ដែលក្រុមប្រឹក្សាភិបាលបានបង្កើតឡើង ដើម្បីធ្វើការគ្រួតពិនិត្យឡើងវិញ នូវភាពគ្រប់គ្រាន់ និងសុចរិតភាពនៃប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុងរួមបញ្ចូលទាំងការអនុវត្តតាមច្បាប់ បទប្បញ្ញត្តិ វិធាន សេចក្តីណែនាំ និងគោលការណ៍ណែនាំ ដែលមានជាធរមានមានដូចខាងក្រោម៖

គណៈកម្មាធិការសវនកម្ម

គណៈកម្មាធិការសវនកម្ម (AC) មានសមាជិកជាអភិបាលឯករាជ្យមិនប្រតិបត្តិ។ គណៈកម្មាធិការសវនកម្ម គឺជាគណៈកម្មាធិការមួយ ដែលទទួលបានការផ្ទេរសិទ្ធិអំណាចពីក្រុមប្រឹក្សាភិបាល ដើម្បីទទួលខុសត្រូវលើការគ្រួតពិនិត្យការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ការផ្សព្វផ្សាយព័ត៌មាន ការប្រតិបត្តិតាមបទប្បញ្ញត្តិច្បាប់ ការគ្រប់គ្រងហានិភ័យ ការអនុវត្តអភិបាលកិច្ច និងការតាមដានដំណើរការនៃការគ្រប់គ្រងលើការគ្រួតពិនិត្យផ្ទៃក្នុង នៅក្នុងធនាគារ។ គណៈគ្រប់គ្រងជាន់ខ្ពស់ សវនករផ្ទៃក្នុង និងសវនករខាងក្រៅ ផ្តល់របាយការណ៍ជូនគណៈកម្មាធិការសវនកម្មអំពីប្រសិទ្ធភាព និងប្រសិទ្ធផលនៃការគ្រួតពិនិត្យផ្ទៃក្នុង។

រាល់បញ្ហាសំខាន់ៗ និងគួរឲ្យកត់សម្គាល់ ដែលបានរកឃើញដោយសវនករផ្ទៃក្នុង សវនករខាងក្រៅ និងនិយ័តករត្រូវរាយការណ៍ទៅគណៈកម្មាធិការសវនកម្ម ដើម្បីធ្វើការត្រួតពិនិត្យឡើងវិញ និងពិភាក្សា។ គណៈកម្មាធិការសវនកម្មត្រួតពិនិត្យឡើងវិញ និងធានាអំពីការអនុវត្តផែនការកាត់បន្ថយបញ្ហា ឬហានិភ័យរបស់គណៈគ្រប់គ្រង ដើម្បីការពារផលប្រយោជន៍របស់ធនាគារ និងរក្សាបានល្អនូវអភិបាលកិច្ចដ៏សមស្រប។ ការគ្រប់គ្រងផ្នែកអាជីវកម្ម និងផ្នែកគាំទ្រអាជីវកម្ម ដែលត្រូវបានចាត់ថ្នាក់ថា មាន «ហានិភ័យលើសពីកម្រិតមធ្យម» ឬ «ហានិភ័យកម្រិតធ្ងន់» ដោយសវនករផ្ទៃក្នុងត្រូវទទួលបានការពិគ្រោះយោបល់ពីគណៈកម្មាធិការសវនកម្ម។

គណៈកម្មាធិការសវនកម្ម ក៏ធ្វើការត្រួតពិនិត្យឡើងវិញផងដែរ នូវរាល់ប្រតិបត្តិការជាមួយភាគីសម្ព័ន្ធឯក្ខតិ ថ្លៃចំណាយលើសវនកម្ម និងថ្លៃចំណាយមិនពាក់ព័ន្ធនឹងកិច្ចការសវនកម្ម ដែលស្នើដោយសវនករខាងក្រៅរបស់ធនាគារ។

ការធ្វើបទបង្ហាញនានា អំពីផែនការអាជីវកម្ម ការវិវឌ្ឍថ្មីៗ ប្រតិបត្តិការនានា ហានិភ័យនៃអាជីវកម្ម និងការត្រួតពិនិត្យនានា ដើម្បីកាត់បន្ថយហានិភ័យត្រូវបានធ្វើឡើងដោយផ្នែកអាជីវកម្មពាក់ព័ន្ធ និងផ្នែកគាំទ្រអាជីវកម្ម ប្រសិនបើគណៈកម្មាធិការសវនកម្មគិតថាចាំបាច់។

គណៈកម្មាធិការសវនកម្ម ក៏ចូលរួមកិច្ចប្រជុំកំពូលរបស់គណៈគ្រប់គ្រងប្រចាំឆ្នាំរបស់ធនាគារ (Bank's Annual Management Summit) ផងដែរ ដែលនៅក្នុងកិច្ចប្រជុំនោះ ផ្នែកអាជីវកម្ម និងផ្នែកគាំទ្រអាជីវកម្មនីមួយៗធ្វើការត្រួតពិនិត្យឡើងវិញនូវប្រតិបត្តិការនានារបស់ខ្លួន ដែលបានធ្វើឡើងសម្រាប់ឆ្នាំនេះ ព្រមទាំងធ្វើការបង្ហាញអំពីយុទ្ធសាស្ត្រ និងផែនការនានា សម្រាប់ឆ្នាំបន្ទាប់ផងដែរ។

គណៈកម្មាធិការហានិភ័យ

គណៈកម្មាធិការហានិភ័យកំណត់ អំពីកម្មវត្ថុនៃគោលការណ៍ហានិភ័យរបស់ធនាគារ និងបំពេញតួនាទី និងកាតព្វកិច្ចជំនួសឲ្យក្រុមប្រឹក្សាភិបាល ក្នុងការត្រួតពិនិត្យលើការគ្រប់គ្រងហានិភ័យ។ ការទទួលខុសត្រូវចំពោះការត្រួតពិនិត្យលើការគ្រប់គ្រងហានិភ័យប្រចាំថ្ងៃ ត្រូវបានប្រគល់សិទ្ធិជូនទៅគណៈកម្មាធិការហានិភ័យ ដែលទទួលបន្ទុករាយការណ៍ដោយផ្ទាល់ទៅក្រុមប្រឹក្សាភិបាល។ គណៈកម្មាធិការហានិភ័យធ្វើការជួបប្រជុំជាដៀងរាល់ខែ ឬ តាមការចាំបាច់។

គណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និងទ្រព្យអកម្ម (ALCO) រាយការណ៍អំពីហានិភ័យសាច់ប្រាក់ងាយស្រួល និងបញ្ហាទាក់ទងនឹងទ្រព្យសកម្ម និងទ្រព្យអកម្មរបស់ធនាគារទៅគណៈកម្មាធិការហានិភ័យ។ គណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និងទ្រព្យអកម្ម ធ្វើការប្រជុំជាដៀងរាល់ខែ ដោយមានតួនាទីចម្បងក្នុងការពិនិត្យតាមដាន និងដោយប្រើយុទ្ធសាស្ត្រគ្រប់គ្រង លើហានិភ័យហិរញ្ញវត្ថុនៃតារាងតុល្យការ។ គណៈកម្មាធិការនេះ មានការទទួលខុសត្រូវដាក់លាក់ ចំពោះការគ្រប់គ្រងលើផ្លែដើមឥណទាន ការរៀបចំអភិវឌ្ឍន៍លើការផ្តល់ប្រឹក្សា ដែលសមស្របជូនគណៈកម្មាធិការហានិភ័យ ក្នុងការធ្វើសេចក្តីសម្រេច ទាក់ទងនឹងហានិភ័យសាច់ប្រាក់ងាយស្រួល និងហានិភ័យអត្រាការប្រាក់ ការបែងចែកប្រភពហិរញ្ញប្បទាន និងការត្រួតពិនិត្យឡើងវិញ នូវសមាសភាពក្នុងតារាងតុល្យការ ពាក់ព័ន្ធនឹងឥណទាន និងប្រាក់បញ្ញើរបស់ធនាគារ។ ជារួមមក គណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម

និងទ្រព្យអកម្ម ត្រួតពិនិត្យមើលការអនុវត្តនៃដំណើរការគ្រប់គ្រង ប្រកបដោយប្រសិទ្ធភាព សម្រាប់គ្រប់គ្រងលើអត្រាការប្រាក់ សាច់ប្រាក់ងាយស្រួល និងហានិភ័យស្រដៀងគ្នាផ្សេងៗទៀត ដែលទាក់ទងនឹងតារាងតុល្យការរបស់ធនាគារ និងកម្រិតពាក់ព័ន្ធផ្សេងទៀត។

គោលការណ៍ និងនីតិវិធីនៃការអនុម័តលើផលិតផលថ្មី

គោលការណ៍ និងនីតិវិធីនៃការអនុម័តលើផលិតផលថ្មី ត្រូវបានដាក់ឲ្យអនុវត្តសម្រាប់គ្រប់ផលិតផល និងសេវាកម្មថ្មីៗ ទាំងអស់របស់ធនាគារ។ ផលិតផលថ្មី គឺសំដៅទៅលើផលិតផល និង/ឬ សេវាកម្មទាំងឡាយណា ដែលផ្តល់ជូនដំបូងដោយធនាគារ ឬ ជាការបញ្ចូលផលិតផលច្រើនជាផលិតផលតែមួយ ឬ បម្រែបម្រួលទម្រង់របស់ផលិតផល ដែលមានស្រាប់ និង/ឬ សេវាកម្ម ដែលមានការប្រែប្រួលខ្លាំង នូវទម្រង់ហានិភ័យ ដូចដែលបានកំណត់ដោយនាយកដ្ឋានគ្រប់គ្រងហានិភ័យ។

គ្រប់សំណើសុំការអនុម័តលើផលិតផលថ្មី ត្រូវឆ្លងកាត់ដំណើរការនៃការត្រួតពិនិត្យហានិភ័យឲ្យបានស៊ីជម្រៅ ដោយអ្នកពាក់ព័ន្ធនានា ទាំងនៅក្នុងធនាគារ និងនៅក្នុងក្រុមហ៊ុនមេ ដើម្បីធានាថាគ្រប់ផ្នែកសំខាន់ៗ និងផ្នែកដែលពាក់ព័ន្ធនឹងហានិភ័យត្រូវបានកំណត់ វាយតម្លៃ និងកាត់បន្ថយហានិភ័យ មុនពេលដំណើរការផលិតផល និង/ឬ សេវាកម្មថ្មីៗនោះ។ បន្ទាប់មកសំណើសុំការអនុម័តលើផលិតផលថ្មីមួយរបស់ធនាគារ ត្រូវឆ្លងកាត់ការពិភាក្សាយ៉ាងហ្មត់ចត់ ដោយគណៈកម្មាធិការនានារបស់ធនាគារ និងក្រុមហ៊ុនមេ មុននឹងដាក់ជូនក្រុមប្រឹក្សាភិបាលរបស់ធនាគារ ដើម្បីធ្វើការអនុម័តចុងក្រោយ។

គណៈកម្មាធិការគ្រប់គ្រង

គណៈកម្មាធិការគ្រប់គ្រង គឺជាគណៈកម្មាធិការ ដែលបង្កើតឡើងដោយក្រុមប្រឹក្សាភិបាល ដើម្បីគ្រប់គ្រងបញ្ហា ដែលកើតពីការធ្វើប្រតិបត្តិការប្រចាំថ្ងៃ។ កិច្ចប្រជុំគណៈកម្មាធិការនេះធ្វើឡើង រៀងរាល់មួយខែម្តង គឺនៅសប្តាហ៍ទី១ នៃខែនីមួយៗ ឬតាមការចាំបាច់។ សមាសភាពរបស់គណៈកម្មាធិការគ្រប់គ្រង រួមមានសមាជិកមកពីនាយកដ្ឋាននានា រួមបញ្ចូលទាំងតំណាងមកពីសវនករផ្ទៃក្នុងមួយរូប និងមន្ត្រីប្រតិបត្តិតាមមួយរូប ដែលត្រូវបានអញ្ជើញចូលរួមប្រជុំជាអចិន្ត្រៃយ៍។

គោលការណ៍ និងនីតិវិធីផ្ទៃក្នុង

រាល់គោលការណ៍ និងនីតិវិធីផ្ទៃក្នុងរបស់ផ្នែកអាជីវកម្មទាំងអស់ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល។ គោលការណ៍ និងនីតិវិធីទាំងអស់នេះ ត្រូវបានប្រើប្រាស់ជាឧបករណ៍នាំផ្លូវមួយ សម្រាប់ការធ្វើប្រតិបត្តិការប្រចាំថ្ងៃ ដើម្បីធានាអំពីការប្រតិបត្តិតាមការត្រួតពិនិត្យផ្ទៃក្នុង និងបទបញ្ញត្តិច្បាប់ ដែលមានជាធរមាន។ គោលការណ៍នេះរៀបចំឡើងក្នុងគោលបំណងធានាប្រសិទ្ធភាពនៃប្រតិបត្តិការ ឲ្យកាន់តែមានភាពប្រសើរឡើង ដោយធ្វើការពិចារណាផងដែរ ទៅលើបម្រែបម្រួលនៃវិស័យធនាគារ ដូចជាលក្ខខណ្ឌតម្រូវរបស់ច្បាប់ ហានិភ័យ និងវិធានការត្រួតពិនិត្យផ្ទៃក្នុង ដើម្បីកាត់បន្ថយហានិភ័យ ព្រមទាំងផលិតផល និងសេវាកម្មថ្មីៗផងដែរ។

សវនកម្មផ្ទៃក្នុង

នាយកដ្ឋានសវនកម្មផ្ទៃក្នុង (IAD) ធ្វើការវាយការណ៍ដោយឯករាជ្យ ជូនគណៈកម្មាធិការសវនកម្ម ហើយនាយកដ្ឋានសវនកម្មផ្ទៃក្នុង មានឯករាជ្យភាពគ្រប់គ្រាន់ពីផ្នែកអាជីវកម្ម និងផ្នែកគាំទ្រអាជីវកម្មផ្សេងទៀត លើគ្រប់សកម្មភាព និងប្រតិបត្តិការទាំងអស់។ ការទទួលខុសត្រូវចម្បងរបស់នាយកដ្ឋានសវនកម្មផ្ទៃក្នុង គឺផ្តល់ការវាយតម្លៃឯករាជ្យលើភាពគ្រប់គ្រាន់ ប្រសិទ្ធភាព និងប្រសិទ្ធផលនៃការគ្រប់គ្រងហានិភ័យដំណើរការគ្រប់គ្រង និងការត្រួតពិនិត្យ ដែលអនុវត្តដោយគណៈគ្រប់គ្រង។ ក្នុងការវាយតម្លៃទៅលើការត្រួតពិនិត្យផ្ទៃក្នុង នាយកដ្ឋានសវនកម្មផ្ទៃក្នុងអនុវត្តតាមសមាសភាគទាំងប្រាំ (៥) ដែលចែងនៅក្នុងក្របខណ្ឌរួមនៃការត្រួតពិនិត្យផ្ទៃក្នុង ដែលដាក់ចេញដោយគណៈកម្មាធិការ Committee of Sponsoring Organisations of the Treadway Commission (COSO) ដែលសមាសភាគទាំងនោះរួមមាន ស្ថានភាពនៃការត្រួតពិនិត្យ ការវាយតម្លៃហានិភ័យ សកម្មភាពត្រួតពិនិត្យ ការទំនាក់ទំនង និងព័ត៌មាន ហើយនិងការពិនិត្យតាមដានសកម្មភាព។ COSO គឺជាអង្គការមួយដែលទទួលស្គាល់ជាអន្តរជាតិ ដែលផ្តល់សេចក្តីណែនាំ និងភាពជាអ្នកដឹកនាំផ្នែកទស្សនៈលើការត្រួតពិនិត្យផ្ទៃក្នុង ការគ្រប់គ្រងហានិភ័យរបស់សហគ្រាស និងការទប់ស្កាត់ការកេងបន្លំ។

វិសាលភាពការងាររបស់នាយកដ្ឋានសវនកម្មផ្ទៃក្នុង គ្របដណ្តប់លើគ្រប់ផ្នែកអាជីវកម្ម និងផ្នែកគាំទ្រអាជីវកម្មទាំងអស់។ ការជ្រើសយកផ្នែកណាមួយមកធ្វើសវនកម្ម ត្រូវធ្វើឡើងដោយផ្អែកលើផែនការសវនកម្មប្រចាំឆ្នាំ ដែលត្រូវបានអនុម័តដោយគណៈកម្មាធិការសវនកម្ម។ ផែនការសវនកម្មប្រចាំឆ្នាំត្រូវបានបង្កើតឡើង ផ្អែកតាមការវាយតម្លៃកម្រិតហានិភ័យ គោលដៅ និងយុទ្ធសាស្ត្ររបស់ធនាគារ។ ផ្នែកទាំងឡាយណាដែលត្រូវបានវាយតម្លៃថា មានហានិភ័យកម្រិតខ្ពស់ គឺជាកម្មវត្ថុនៃការធ្វើសវនកម្មប្រចាំឆ្នាំ រីឯផ្នែកដែលទទួលបានការវាយតម្លៃថា មានហានិភ័យកម្រិតមធ្យម ឬទាប គឺជាកម្មវត្ថុនៃការធ្វើសវនកម្មនៅវដ្តបន្តបន្ទាប់។ ក្រៅពីការវាយតម្លៃលើហានិភ័យ ផែនការសវនកម្មប្រចាំឆ្នាំ បានដាក់បញ្ចូលផងដែរ នូវនាយកដ្ឋាននានាដែលត្រូវទទួលបានការធ្វើសវនកម្ម ដែលតម្រូវដោយបទប្បញ្ញត្តិច្បាប់ ឬការកើតមាននូវការលូចបន្លំនាពេលថ្មីៗ ឬក៏ការទទួលបានការវាយតម្លៃថា មានហានិភ័យកម្រិតខ្ពស់កាលពីឆ្នាំចាស់ ឬចំណាត់ការថ្មីៗដាក់ចេញដោយនិយ័តករ ដោយផ្អែកតាមប្រតិបត្តិការទីផ្សារ ឬចំណាត់ការផ្សេងពីនេះ ព្រឹត្តិការណ៍បាត់បង់ទាំងឡាយណា ដែលត្រូវបានវាយការណ៍ ហើយដែលមានចំនួនទឹកប្រាក់រហូតដល់ ២៥.០០០ ដុល្លារអាមេរិក ឬលើសពីនេះ ឬការផ្លាស់ប្តូរសំខាន់ៗ ទៅលើប្រព័ន្ធកុំព្យូទ័រ ឬប្រតិបត្តិការ។ នាយកដ្ឋានសវនកម្មផ្ទៃក្នុងក៏ធ្វើការស៊ើបអង្កេតផងដែរ លើការសង្ស័យចំពោះការលួចបន្លំ ដែលប្រព្រឹត្តដោយបុគ្គលិក អតិថិជន និងគតិយជន ហើយផ្តល់អនុសាសន៍កែលម្អឲ្យកាន់តែប្រសើរឡើង ដើម្បីបង្ការកុំឲ្យបញ្ហាដែលកើតមានឡើងសាជាថ្មីម្តងទៀត និងចាត់វិធានការចំពោះបុគ្គលពាក់ព័ន្ធ។

នាយកដ្ឋានសវនកម្មផ្ទៃក្នុង មានសិទ្ធិទទួលបានគ្រប់ព័ត៌មានទាំងអស់ ដែលចាំបាច់ដោយគ្មានការដាក់កំហិតក្នុងក្របខណ្ឌនៃការងាររបស់ខ្លួន។ វិសាលភាពការងាររបស់នាយកដ្ឋានសវនកម្មផ្ទៃក្នុងត្រូវបានបង្កើតឡើងដោយយោងតាមស្តង់ដារអន្តរជាតិនៃការប្រកបវិជ្ជាជីវៈសវនកម្មផ្ទៃក្នុង របស់វិទ្យាស្ថានសវនករអន្តរជាតិ (IIA) និងគោលការណ៍ណែនាំផ្នែកបទប្បញ្ញត្តិច្បាប់ ដែលពាក់ព័ន្ធ។

របាយការណ៍សវនកម្ម គឺជាលទ្ធផលចុងក្រោយនៃការងារសវនកម្ម ដែលបង្ហាញពីវិសាលភាពការងារសវនកម្ម ដែលបានបំពេញការវាយតម្លៃទូទៅនៃប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង ជាមួយនឹងព័ត៌មានលម្អិតនៃការរកឃើញ ដោយសវនកម្ម ការឆ្លើយតបចំពោះការគ្រប់គ្រង មតិយោបល់ និងអនុសាសន៍នានារបស់នាយកដ្ឋានសវនកម្មផ្ទៃក្នុង ដើម្បីធ្វើឲ្យកាន់តែប្រសើរឡើង។ គណៈកម្មាធិការសវនកម្ម ធ្វើការត្រួតពិនិត្យឡើងវិញ និងវាយតម្លៃរាល់អញ្ញត្តិកម្ម ឬការមិនប្រតិបត្តិតាមបទប្បញ្ញត្តិ

ច្បាប់ ដែលបានលើកឡើង ដោយនាយកដ្ឋានសវនកម្មផ្ទៃក្នុង និងតាមដានសកម្មភាពនានា ដើម្បីធានាថា គណៈគ្រប់គ្រងបានចាត់វិធានការកែតម្រូវសមស្រប និងជាបន្ទាន់។

នាយកដ្ឋានសវនកម្មផ្ទៃក្នុង ធ្វើការបណ្តុះបណ្តាលដល់គណៈគ្រប់គ្រងសាខា និងបុគ្គលិករបស់ធនាគារជាប្រចាំ អំពីអភិបាលកិច្ច និងបញ្ហានានានៃប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង។

នាយកដ្ឋានសវនកម្មផ្ទៃក្នុង ដាក់ជូននូវរបាយការណ៍ទៅកាន់គណៈកម្មាធិការសវនកម្មរបស់ក្រុមហ៊ុនមេ ជារៀងរាល់មួយត្រីមាសម្តង។ នាយកដ្ឋានសវនកម្មផ្ទៃក្នុងរៀបចំផែនការសវនកម្ម និងការចាត់ថ្នាក់សវនកម្ម ដោយអនុវត្តតាមវិធីសាស្ត្រដូចគ្នាទៅនឹងវិធីសាស្ត្ររបស់សវនកម្មនៃក្រុមហ៊ុនមេ ដោយធ្វើការកែសម្រួល ប្រសិនបើចាំបាច់ ដើម្បីឲ្យសមស្របទៅនឹងបទប្បញ្ញត្តិ និងបរិយាកាសក្នុងស្រុក។

ក្របខណ្ឌនៃការប្រតិបត្តិតាមបទប្បញ្ញត្តិច្បាប់

ក្រុមប្រឹក្សាភិបាលទទួលស្គាល់ថាមុខងារការប្រតិបត្តិតាម បង្កើតបានជាផ្នែកមួយនៃការគ្រប់គ្រងរបស់ធនាគារ និងការត្រួតពិនិត្យផ្ទៃក្នុង ពីព្រោះវប្បធម៌នៃការប្រតិបត្តិតាមបទប្បញ្ញត្តិច្បាប់ដ៏រឹងមាំឆ្លុះបញ្ចាំងពីវប្បធម៌សាជីវកម្ម ដែលប្រកបដោយសុចរិតភាព និងក្រមសីលធម៌ខ្ពស់។

មុខងារការប្រតិបត្តិតាមបទប្បញ្ញត្តិច្បាប់របស់ធនាគារ ត្រូវបានដឹកនាំដោយនាយកដ្ឋានប្រតិបត្តិតាម រួមជាមួយនឹងការប្រឹក្សាយោបល់ ក៏ដូចជាការណែនាំពីផ្នែកប្រតិបត្តិតាមបទប្បញ្ញត្តិច្បាប់របស់ក្រុមហ៊ុនមេ ដែលមានការិយាល័យនៅប្រទេសម៉ាឡេស៊ី។ មុខងារចម្បងរបស់នាយកដ្ឋានប្រតិបត្តិតាម គឺជួយសម្រួលផ្តល់ដំបូន្មានតាមដាន អប់រំដល់ផ្នែកអាជីវកម្ម និងផ្នែកគាំទ្រអាជីវកម្ម ឲ្យអនុវត្តតាមច្បាប់ បទប្បញ្ញត្តិ និងគោលការណ៍ណែនាំនានា។ ស្របតាមអភិបាលកិច្ចធុន នាយកដ្ឋានប្រតិបត្តិតាមធ្វើការវាយការណ៍ទៅក្រុមប្រឹក្សាភិបាលដោយឯករាជ្យ។

ក្រោមក្របខណ្ឌនៃការប្រតិបត្តិតាមបទប្បញ្ញត្តិច្បាប់ ផ្នែកអាជីវកម្ម និងផ្នែកគាំទ្រអាជីវកម្មទាំងអស់ ត្រូវបង្កើតទម្រង់ត្រួតពិនិត្យការប្រតិបត្តិតាមបទប្បញ្ញត្តិច្បាប់ (Compliance Matrix)។ ទម្រង់ត្រួតពិនិត្យការប្រតិបត្តិតាមបទប្បញ្ញត្តិច្បាប់ គឺជាឯកសារដែលដាក់បញ្ចូលនូវច្បាប់ បទប្បញ្ញត្តិ និងគោលការណ៍ណែនាំ ដែលពាក់ព័ន្ធ ដែលអនុវត្តចំពោះផ្នែកអាជីវកម្ម និងផ្នែកគាំទ្រអាជីវកម្ម។ ផ្នែកអាជីវកម្ម និងផ្នែកគាំទ្រអាជីវកម្មក៏ត្រូវបង្កើតការធ្វើតេស្តដោយខ្លួនឯង (Self-Testing) លើទម្រង់ត្រួតពិនិត្យការប្រតិបត្តិតាមបទប្បញ្ញត្តិច្បាប់ផងដែរ ហើយនាយកដ្ឋានប្រតិបត្តិតាមធ្វើការផ្ទៀងផ្ទាត់លើការធ្វើតេស្តដោយខ្លួនឯងនោះដោយឯករាជ្យ។ បន្ថែមពីនេះទៀត នាយកដ្ឋានប្រតិបត្តិតាម ប្រតិបត្តិការពិនិត្យឡើងវិញ ទៅលើផ្នែកអាជីវកម្ម និងផ្នែកគាំទ្រអាជីវកម្ម ផ្អែកតាមផែនការនៃការប្រតិបត្តិតាមបទប្បញ្ញត្តិច្បាប់ (Compliance Work Plan) ដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាល។ លើសពីនេះទៅទៀត កម្មវិធីបណ្តុះបណ្តាលដែលបានកំណត់ទុក ត្រូវបានធ្វើឡើងយ៉ាងទៀងទាត់ ដើម្បីបង្កើតការយល់ដឹង អំពីក្របខណ្ឌនៃការប្រតិបត្តិតាម និងដើម្បីសម្រួលដល់ការអនុវត្តបានទូទាំងធនាគារទាំងមូល។

ក្របខណ្ឌនៃការប្រតិបត្តិតាមបទប្បញ្ញត្តិច្បាប់ដាក់ចេញនូវយន្តការ និងឧបករណ៍នានា ដើម្បីធានានូវការអនុវត្តស្របគ្នា និងមានប្រសិទ្ធភាព ក្នុងការគ្រប់គ្រងហានិភ័យកើតឡើងពីការមិនគោរពច្បាប់។ ក្របខណ្ឌទាំងនេះតម្រូវឲ្យធនាគារអនុម័ត និងអនុវត្តនូវគោលការណ៍ ក៏ដូចជានីតិវិធីស្តីពីការប្រតិបត្តិតាមបទប្បញ្ញត្តិច្បាប់របស់ក្រុមហ៊ុនមេ និងប្តេជ្ញាភាពបន្ថយការទទួលខុសត្រូវរបស់ធនាគារ ចំពោះការមិនប្រតិបត្តិតាមបទប្បញ្ញត្តិច្បាប់។

ស្របតាមអភិបាលកិច្ច ឆ្លើយតបតាមប្រតិបត្តិការរាយការណ៍ ទៅក្រុមប្រឹក្សាភិបាលដោយឯករាជ្យ ហើយផែនការការងារប្រតិបត្តិការត្រូវដាក់បញ្ចូល និងទទួលបានការអនុម័ត ពីក្រុមប្រឹក្សាភិបាលរបស់ធនាគារ។ អភិបាលកិច្ចសមស្របមួយក៏ត្រូវបានបង្កើតឡើង ដោយនៅក្នុងនោះមន្ត្រីប្រតិបត្តិការប្រចាំធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ត្រូវរាយការណ៍ទៅនាយកនៃនាយកដ្ឋានប្រតិបត្តិការរបស់ក្រុមហ៊ុនមេក្នុងកម្រិតមួយ ដែលអនុញ្ញាតដោយវិធានយុត្តាធិការកម្ពុជា។ ក្រុមប្រឹក្សាភិបាលក៏ត្រូវបានផ្តល់ជូននូវរបាយការណ៍ប្រតិបត្តិការបទប្បញ្ញត្តិច្បាប់យ៉ាងទៀងទាត់ ដើម្បីឲ្យក្រុមប្រឹក្សាភិបាលយល់ច្បាស់ អំពីបញ្ហាប្រតិបត្តិការបទប្បញ្ញត្តិច្បាប់របស់ធនាគារ។

គោលការណ៍ និងនីតិវិធីនៃការអនុម័តលើផលិតផលថ្មី

គោលការណ៍ និងនីតិវិធីនៃការអនុម័តលើផលិតផលថ្មី ត្រូវបានដាក់ឲ្យអនុវត្តសម្រាប់គ្រប់ផលិតផល និងសេវាកម្មថ្មីៗទាំងអស់របស់ធនាគារ។ ផលិតផលថ្មី គឺសំដៅទៅលើផលិតផល និង/ឬ សេវាកម្មទាំងឡាយណា ដែលផ្តល់ជូនដំបូងដោយធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ឬជាការបញ្ចូលផលិតផលច្រើនជាផលិតផលតែមួយ ឬបម្រែបម្រួលទម្រង់របស់ផលិតផល ដែលមានស្រាប់ និង/ឬសេវាកម្ម ដែលមានការប្រែប្រួលខ្លាំងនូវទម្រង់ហានិភ័យ ដូចដែលបានកំណត់ដោយនាយកដ្ឋានគ្រប់គ្រងហានិភ័យ។ គ្រប់សំណើសុំការអនុម័តលើផលិតផលថ្មី ត្រូវឆ្លងកាត់ដំណើរការនៃការត្រួតពិនិត្យហានិភ័យឲ្យបានស៊ីជម្រៅ ដោយអ្នកពាក់ព័ន្ធនានា ទាំងនៅក្នុងធនាគារ និងនៅក្នុងក្រុមហ៊ុនមេ ដើម្បីធានាថា គ្រប់ផ្នែកសំខាន់ៗ និងផ្នែកដែលពាក់ព័ន្ធនឹងហានិភ័យ ត្រូវបានកំណត់ វាយតម្លៃ និងកាត់បន្ថយហានិភ័យ មុនពេលដំណើរការផលិតផល និង/ឬសេវាកម្មថ្មីៗនោះ។ បន្ទាប់មកសំណើសុំការអនុម័ត លើផលិតផលថ្មីមួយរបស់ធនាគារ ត្រូវឆ្លងកាត់ការពិភាក្សាយ៉ាងហ្មត់ចត់ ដោយគណៈកម្មាធិការនានារបស់ធនាគារ និងក្រុមហ៊ុនមេ មុននឹងដាក់ជូនក្រុមប្រឹក្សាភិបាលរបស់ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ដើម្បីធ្វើការអនុម័តចុងក្រោយ។

ការគ្រប់គ្រងលើអញ្ញត្តិកម្ម និងការផ្សព្វផ្សាយ

ធនាគារបន្តសង្កត់ធ្ងន់លើសារៈសំខាន់នៃការប្រកាន់ខ្ជាប់ នូវការគោរពតាមបទប្បញ្ញត្តិច្បាប់ ប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង និងនីតិវិធីផ្សេងទៀត ដើម្បីរក្សាកេរ្តិ៍ឈ្មោះរបស់ធនាគារ។ អញ្ញត្តិកម្ម ត្រូវបានលើកឡើង និងចាត់ចែងឲ្យបានទាន់ពេលវេលាប្រកបដោយឥរិយាបថ។ ដើម្បីឈានទៅសម្រេចគោលដៅនេះ ធនាគារបានបង្កើតនូវនីតិវិធីគ្រប់គ្រងលើករណីអញ្ញត្តិកម្ម និងការផ្សព្វផ្សាយ ដើម្បីផ្សព្វផ្សាយករណីអញ្ញត្តិកម្មណាមួយកើតមានឡើង រួមមានការមិនប្រតិបត្តិតាមបទប្បញ្ញត្តិច្បាប់ ការមិនគោរពកាតព្វកិច្ច ការលួចបន្លំ និងការមិនគោរពតាមដំណើរការផ្ទៃក្នុង។ នីតិវិធីនេះជួយឲ្យមាននូវវិធានការកែលម្អទាន់ពេលវេលា និងពង្រឹងឥរិយាបថ និងការត្រួតពិនិត្យរបស់គណៈគ្រប់គ្រង។

ស្ថិតក្រោមនីតិវិធីនៃការគ្រប់គ្រង លើអញ្ញត្តិកម្ម និងការផ្សព្វផ្សាយរបាយការណ៍ស្តីពីបញ្ហាដែលកើតមានត្រូវធ្វើជូន ក្នុងកំឡុងពេល ២៤ ម៉ោងនៃការរកឃើញ ឬនៃការជូនដំណឹងដំបូងបំផុត អំពីបញ្ហាដែលបានកើតឡើង។ ករណីអញ្ញត្តិកម្មទាំងនេះនឹងត្រូវបានចាត់ចែងដោះស្រាយ ដោយផ្អែកលើភាពធ្ងន់ធ្ងរ និងផលប៉ះពាល់របស់វាទៅលើធុរកិច្ច ប្រតិបត្តិការ និងកេរ្តិ៍ឈ្មោះរបស់ធនាគារ។ ករណីអញ្ញត្តិកម្មនេះត្រូវសង្ខេបនិងរាយការណ៍ទៅគណៈកម្មាធិការហានិភ័យប្រចាំខែ។

ក្រមសីលធម៌

ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី មានស្តង់ដារក្រមសីលធម៌អប្បបរមាមួយសម្រាប់គ្រប់និយោជិតទាំងអស់របស់ខ្លួន អនុវត្តដែលរួមបញ្ចូលគ្រប់ទិដ្ឋភាពទាំងអស់នៃប្រតិបត្តិការធុរកិច្ចប្រចាំថ្ងៃ។ គោលការណ៍ណែនាំ អំពីក្រមសីលធម៌ត្រូវបាន អនុម័តយកតាមក្រមសីលធម៌របស់ក្រុមហ៊ុនមេ និងបានដាក់បញ្ចូលនៅក្នុងនៃកិច្ចសន្យាការងារដែលយល់ព្រម និងចុះហត្ថលេខាដោយគ្រប់និយោជិតទាំងអស់។

គោលការណ៍ និងនីតិវិធីស្តីពីធនធានមនុស្ស

គោលការណ៍ និងនីតិវិធីស្តីពីធនធានមនុស្សត្រូវបានបង្កើតឡើង និងប្រើប្រាស់នៅក្នុងក្រុមហ៊ុនមេទាំងមូល ដោយមានវិសាលភាពលើគ្រប់ទិដ្ឋភាពទាំងអស់នៃការគ្រប់គ្រងធនធានមនុស្សក្នុងធនាគារ។ គោលការណ៍នេះបានកំណត់យ៉ាងច្បាស់លាស់អំពីការជ្រើសរើសនិយោជិត ការតម្លើងឋានៈ ការផ្ទេរកន្លែងការងារ និងការបញ្ឈប់និយោជិតនៅក្នុងក្រុមហ៊ុនមេទាំងមូល។ គោលការណ៍ និងនីតិវិធីទាំងនេះត្រូវបានបង្កើតឡើងស្របតាមបទប្បញ្ញត្តិក្នុងស្រុកដែលពាក់ព័ន្ធ ដើម្បីធានាការប្រតិបត្តិតាមបទប្បញ្ញត្តិត្រូវបានអនុវត្ត។ និយោជិតទទួលបានការវាយតម្លៃការងាររបស់ខ្លួនជារៀងរាល់ឆ្នាំ ហើយការតម្លៃការងារនេះធ្វើឡើង ដោយផ្អែកលើសូចនាករនៃការវាយតម្លៃលទ្ធផលការងារ (Key Performance Indicator) និងការវាស់វែងសមត្ថភាពគន្លឹះ។ កម្មវិធីសិក្សា និងអភិវឌ្ឍន៍សមត្ថភាព ដែលរួមបញ្ចូលទាំងជំនាញ វគ្គបណ្តុះបណ្តាលបច្ចេកទេសត្រូវបានរៀបចំឡើង និងដាក់ឲ្យអនុវត្តក្នុងគោលដៅគាំទ្រ និងបង្កើនសមត្ថភាពនិយោជិត ដើម្បីធានាថានិយោជិតទាំងអស់អាចបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព។ ធនាគារបានត្រៀមរំលឹក ដល់និយោជិតរបស់ខ្លួនជារៀងៗ អំពីគោលការណ៍ពាក់ព័ន្ធនានា តាមរយៈសារអេឡិចត្រូនិក ឬ ការជូនដំណឹងជាលាយលក្ខណ៍អក្សរ និងវគ្គបណ្តុះបណ្តាល ដែលពាក់ព័ន្ធនានា។ វគ្គបណ្តុះបណ្តាលមួយ ក្នុងចំណោមវគ្គបណ្តុះបណ្តាលផ្សេងទៀត ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មត្រូវបានធ្វើឡើងជារៀងៗ ដើម្បីការបញ្ជាក់ឲ្យឃើញអំពីទស្សនាទានរបស់ក្រុមហ៊ុនមេ ដែលមិនអធ្យាស្រ័យចំពោះអំពើកេងបន្លំ។ ចំណុចនេះក៏បានធ្វើការសង្កត់ធ្ងន់ដែរ នៅក្នុងកម្មវិធីបណ្តុះបណ្តាលតម្រង់ទិសរបស់ក្រុមហ៊ុនមេ។

ការគ្រប់គ្រងនិរន្តរភាពនៃអាជីវកម្ម

ស៊ីអាយអិមប៊ី គ្រប បានប្តេជ្ញាចិត្តក្នុងការការពារផលប្រយោជន៍របស់ម្ចាស់ភាគហ៊ុន កេរ្តិ៍ឈ្មោះរបស់ស្ថាប័ន និងការបង្កើតគុណតម្លៃ ដោយធានាឲ្យបាននូវនិរន្តរភាពអាជីវកម្ម និងមុខងារបម្រើការផ្សេងៗ នៅក្នុងស៊ីអាយអិមប៊ី គ្រប ទាំងមូល។ ទំនួលខុសត្រូវនៃការអនុវត្ត និងដាក់ឲ្យដំណើរការ នូវគោលការណ៍គ្រប់គ្រងនិរន្តរភាពអាជីវកម្ម គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ថ្នាក់ដឹកនាំ និងក្រុមប្រឹក្សាភិបាលរបស់ធនាគារ។

ក្របខណ្ឌនៃការគ្រប់គ្រងនិរន្តរភាពអាជីវកម្ម (Business Continuity Management) ត្រូវបានជ្រើសយកពីក្រុមហ៊ុនមេ (ស៊ីអាយអិមប៊ី គ្រប) មកអនុម័ត ដើម្បីកំណត់ឲ្យបានជាអប្បបរមា នូវកម្រិតនៃការគ្រប់គ្រងនិរន្តរភាពអាជីវកម្ម ការបែងចែងនូវគោលការណ៍អនុវត្តន៍ សម្រាប់គាំទ្រនាយកដ្ឋានផ្សេងៗ ហើយធ្វើឲ្យបាននូវនិរន្តរភាពអាជីវកម្មនិងសេវាកម្មសំខាន់ៗទាំងឡាយ នៅក្នុងពេលវេលាកំណត់ណាមួយ នៅពេលមានគ្រោះរំខានកើតឡើង។ ក្របខណ្ឌខាងលើមានចែងជាគោលដៅចង់បានក្រោម៖

- (i) រក្សានូវគុណភាពសេវាកម្ម ដើម្បីបង្កើនទំនុកចិត្ត ដូចការរំពឹងទុករបស់អតិថិជន
- (ii) កាត់បន្ថយផលប៉ះពាល់ ទៅលើអាជីវកម្ម នៅពេលមានគ្រោះរំខានកើតឡើង
- (iii) មិនធ្វើឲ្យមានផលអវិជ្ជមានប៉ះពាល់ ដល់កេរ្តិ៍ឈ្មោះរបស់ធនាគារ
- (iv) រក្សាឲ្យនូវការអនុលោមតាមច្បាប់ គោលការណ៍និរន្តរភាពអាជីវកម្ម និងបទប្បញ្ញត្តិផ្សេងៗ

ក្របខណ្ឌនៃការគ្រប់គ្រងនិរន្តរភាពអាជីវកម្ម តែងតែមានការពិនិត្យឡើងវិញ ជានិច្ចជាកាល ដើម្បីធ្វើឲ្យស្របទៅតាមបទដ្ឋានរបស់ក្រុមហ៊ុនមេ ស្របទៅតាមនីតិវិធី នៃការគ្រប់គ្រង និងការអនុវត្តនិរន្តរភាពអាជីវកម្ម រួមបញ្ចូលទាំងការវិភាគ ទៅលើ មុខងារអាជីវកម្ម និងការបង្កើតនូវយុទ្ធសាស្ត្រនិរន្តរភាពអាជីវកម្ម ការឆ្លើយតបពេល មានគ្រោះរំខាន ការបង្កើតវប្បធម៌យល់ដឹង អំពីនិរន្តរភាពអាជីវកម្ម ការរៀបចំលំហាត់ និរន្តរភាពអាជីវកម្ម និងការកែសម្រួល ទៅលើផែនការនិរន្តរភាពអាជីវកម្មរបស់ នាយកដ្ឋាននីមួយៗ។

ដោយអនុលោមតាមក្របខណ្ឌនៃការគ្រប់គ្រងនិរន្តរភាពអាជីវកម្ម ផែនការ និរន្តរភាពអាជីវកម្ម ត្រូវបានធ្វើឡើងសម្រាប់មុខងារអាជីវកម្មសំខាន់ៗ ហើយផែនការ និរន្តរភាពពីគ្រោះមហន្តរាយ ត្រូវបានធ្វើឡើង សម្រាប់ប្រព័ន្ធកម្មវិធីផ្សេងៗ។ លំហាត់ សាកល្បងលើផែនការទាំងពីរនេះតែងតែត្រូវបានធ្វើឡើងជាប្រចាំ។

លើសពីនេះទៀត ជារៀងរាល់ឆ្នាំធនាគាររៀបចំជាសិក្ខាសាលា អំពីការគ្រប់គ្រង និរន្តរភាពអាជីវកម្ម សម្រាប់នាយកដ្ឋានទាំងអស់ឲ្យបានចូលរួម ដើម្បីបង្កើនការយល់ដឹង បន្ថែមទៀត អំពីតួនាទី មុខងារ និងទំនួលខុសត្រូវរបស់ពួកគាត់។

ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម (AML/CFT)

ធនាគារ សង្កត់ធ្ងន់លើសារៈសំខាន់ និងប្តេជ្ញាបង្កើតប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង លើការ ប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម (AML/CFT) ដែលមានការប្រកាន់ ខ្ជាប់នូវការគោរពតាមបទប្បញ្ញត្តិច្បាប់ គោលការណ៍ណែនាំ និងការអនុវត្ត ដែលល្អ បំផុត សម្រាប់វិស័យធនាគារ ដែលមានប្រសិទ្ធភាពមួយ។

ធនាគាររក្សាការអនុវត្តតាមគោលនយោបាយ និងនីតិវិធីស្តីពីការប្រឆាំងការ សម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដែលបានអនុម័តដោយកុម្មុយ្យូភិបាល របស់ធនាគារ។

ប្រព័ន្ធប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងប្រព័ន្ធគាំទ្រដទៃទៀត របស់ធនាគារ បានសម្រួលដល់ការពិនិត្យតាមដាន លើប្រតិបត្តិការ អតិថិជន និង ហានិភ័យប្រឆាំងការសម្អាតប្រាក់ រួមទាំងសម្រួលដល់ការគ្រប់គ្រង Watchlist (Watchlist Management) ការយកចិត្តទុកដាក់ស្គាល់អតិថិជន (Customer Due Diligence / “Know Your Customer”) និងការតាមដានសញ្ញាការប្រឆាំងការ សម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម (AML/CFT Alert Monitoring)។

កម្មវិធីបណ្តុះបណ្តាល និងលើកកម្ពស់ការយល់ដឹងត្រូវបានធ្វើឡើង ជា ទៀងទាត់។ កម្មវិធីនេះត្រូវបានបំពេញបន្ថែមដោយច្បាប់ ស្តីពីការប្រឆាំងការសម្អាត ប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដែលបានធ្វើបច្ចុប្បន្នភាពចុងក្រោយ ករណីសិក្សាលើ ប្រតិបត្តិការជាក់ស្តែង អំពីហានិភ័យនៃការសម្អាតប្រាក់ និងការផ្តល់ហិរញ្ញប្បទាន ភេរវកម្ម ដោយធ្វើការសង្កត់ធ្ងន់លើតួនាទី និងការទទួលខុសត្រូវរបស់និយោជិត។ ធនាគារបាន និងបន្តចាត់វិធានការ ដើម្បីកាត់បន្ថយហានិភ័យ ដែលអាចកើតមាន ចំពោះធនាគារ ពាក់ព័ន្ធនឹងសកម្មភាពសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងស្របពេលជាមួយគ្នានេះ ដើម្បីធានានូវការប្រតិបត្តិតាមបទប្បញ្ញត្តិច្បាប់ និង គោលការណ៍ណែនាំរបស់អាជ្ញាធរពាក់ព័ន្ធ។


សេចក្តីសន្និដ្ឋាន

ក្រុមប្រឹក្សាភិបាលមានជំនឿថា ប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង ដែលកំពុងអនុវត្តមាន លក្ខណៈគ្រប់គ្រាន់ ក្នុងការការពារផលប្រយោជន៍របស់ភាគហ៊ុនិក និងទ្រព្យសកម្ម របស់ធនាគារ។ ក្រុមប្រឹក្សាភិបាលទទួលស្គាល់ថា ធនាគារមានដំណើរការប្រកប ដោយប្រសិទ្ធភាពតិចតួចបំផុត ចំពោះការកំណត់ វាយតម្លៃ និងគ្រប់គ្រងហានិភ័យ ធំៗនៅក្នុងធនាគារ និងបានប្តេជ្ញាបន្តធ្វើការត្រួតពិនិត្យឡើងវិញ នូវប្រតិបត្តិការ និង ប្រសិទ្ធភាពនៃប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារ រួមបញ្ចូលទាំងការត្រួតពិនិត្យ ផ្នែកហិរញ្ញវត្ថុ ប្រតិបត្តិការ និងការប្រតិបត្តិតាមបទប្បញ្ញត្តិច្បាប់ ព្រមទាំងការគ្រប់គ្រង ហានិភ័យផងដែរ។

រចនាសម្ព័ន្ធនៃការគ្រប់គ្រងពីក្រុមហ៊ុនមេ ➤



រចនាសម្ព័ន្ធក្រុមហ៊ុន ➤



របាយការណ៍ព័ត៌មានរបស់ធនាគារ ➤

ក្រុមប្រឹក្សាភិបាល	- Dato' Shaarani Ibrahim ប្រធានក្រុមប្រឹក្សាភិបាល/ អភិបាលឯករាជ្យមិនប្រតិបត្តិ - Dato' Wira Zainal Abidin Mahamad Zain អភិបាលឯករាជ្យមិនប្រតិបត្តិ - បណ្ឌិត ម៉ី កល្យាណ អភិបាលឯករាជ្យមិនប្រតិបត្តិ	- Kua Wei Jin អភិបាលមិនឯករាជ្យមិនប្រតិបត្តិ - ប៊ុន យ៉ិន អភិបាលមិនឯករាជ្យមិនប្រតិបត្តិ
គណៈកម្មាធិការ សវនកម្ម	- បណ្ឌិត ម៉ី កល្យាណ ប្រធាន/ អភិបាលឯករាជ្យមិនប្រតិបត្តិ - Dato' Shaarani Ibrahim អភិបាលឯករាជ្យមិនប្រតិបត្តិ	Dato' Wira Zainal Abidin Mahamad Zain អភិបាលឯករាជ្យមិនប្រតិបត្តិ
គណៈកម្មាធិការ ហានិភ័យ	- Dato' Shaarani Ibrahim ប្រធាន/ អភិបាលឯករាជ្យមិនប្រតិបត្តិ (លាលែងពីតំណែងជាប្រធាន នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧) - Dato' Wira Zainal Abidin Mahamad Zain អភិបាលឯករាជ្យមិនប្រតិបត្តិ (តែងតាំងជាប្រធាន នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧) - ប៊ុន យ៉ិន ប្រធាននាយកប្រតិបត្តិ - Low Chee Hock នាយកចាត់ការទូទៅ (លាលែងពីតំណែងជាសមាជិក នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦)	- Neoh Sze Ming អនុប្រធាននាយកប្រតិបត្តិ (តែងតាំងជាសមាជិក នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧) - ហុង ជៀប នាយកគ្រប់គ្រងហានិភ័យ - ហេង ធីតា នាយកសេវាកម្មហិរញ្ញវត្ថុបុគ្គល - ដែន ជាវុទ្ធ នាយកព័ត៌មានវិទ្យា និងប្រតិបត្តិការ - ហេង វុធី នាយកហិរញ្ញវត្ថុ និងយុទ្ធសាស្ត្រ - គី សាណា នាយកសេវាកម្មហិរញ្ញវត្ថុសាជីវកម្ម និងសេវាប្រតិបត្តិការ
គណៈកម្មាធិការ ឥណទានកម្ពុជា	- ហុង ជៀប ប្រធាន/ នាយកគ្រប់គ្រងហានិភ័យ - ប៊ុន យ៉ិន ប្រធានជំនួស/ ប្រធាននាយកប្រតិបត្តិ - Low Chee Hock នាយកចាត់ការទូទៅ (លាលែងពីតំណែងជាសមាជិក នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦) - ហេង ធីតា នាយកសេវាកម្មហិរញ្ញវត្ថុបុគ្គល	- គៀន វឌ្ឍនា ប្រធានគ្រប់គ្រងឥណទាន - John Chuah Keat Kong ទីប្រឹក្សាឥណទានសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម - គី សាណា នាយកសេវាកម្មហិរញ្ញវត្ថុសាជីវកម្ម និងសេវាប្រតិបត្តិការ - ជា ប៊ុនហ៊ាន ឥណទានសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម (លាលែងពីតំណែងជាសមាជិក នាថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦) - ហុង ប៊ុនរឿត ឥណទានសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម

គណៈកម្មាធិការ គ្រប់គ្រងទ្រព្យសកម្ម និង ទ្រព្យអកម្ម

- ប៊ុន យ៉ែន
ប្រធាន/
ប្រធាននាយកប្រតិបត្តិ
- Low Chee Hock
នាយកចាត់ការទូទៅ
(លាលែងពីតំណែងជាសមាជិក នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦)
- Neoh Sze Ming
អនុប្រធាននាយកប្រតិបត្តិ
(តែងតាំងជាសមាជិក នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧)
- ហេង ធីតា
នាយកសេវាកម្មហិរញ្ញវត្ថុបុគ្គល
- ហុង ជៀប
នាយកគ្រប់គ្រងហានិភ័យ
- ហេង វុទ្ធី
នាយកហិរញ្ញវត្ថុ និងយុទ្ធសាស្ត្រ
- ហេង តូរ៉ង់
នាយករតនាគារ
- គី សាណា
នាយកសេវាកម្មហិរញ្ញវត្ថុសាជីវកម្ម និងសេវាប្រតិបត្តិការ

គណៈកម្មាធិការ គ្រប់គ្រង

- ប៊ុន យ៉ែន
ប្រធាននាយកប្រតិបត្តិ
- Low Chee Hock
នាយកចាត់ការទូទៅ
(លាលែងពីតំណែងជាសមាជិក នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦)
- Neoh Sze Ming
អនុប្រធាននាយកប្រតិបត្តិ
(តែងតាំងជាប្រធានជំនួស នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦)
- ហេង ធីតា
នាយកសេវាកម្មហិរញ្ញវត្ថុបុគ្គល
- ហេង តូរ៉ង់
នាយករតនាគារ
- ហុង ជៀប
នាយកគ្រប់គ្រងហានិភ័យ
- ហេង វុទ្ធី
នាយកហិរញ្ញវត្ថុ និងយុទ្ធសាស្ត្រ
- អ៊ុំ ចិន្តាភក្តី
នាយកធនធានក្រុមហ៊ុន
- ដែន ជាវុទ្ធ
នាយកព័ត៌មានវិទ្យា និងប្រតិបត្តិការ
- គី សាណា
នាយកសេវាកម្មហិរញ្ញវត្ថុសាជីវកម្ម និងសេវាប្រតិបត្តិការ

លេខាធិការក្រុមហ៊ុន

- លី សោភា
- Datin Rossaya Mohd Nashir

លេខចុះបញ្ជី៖

00010524
(លេខចុះបញ្ជីចាស់៖ Co.1935E/2010)

ការិយាល័យចុះបញ្ជី៖

២០អាបេ មហាវិថីព្រះនរោត្តម កែងផ្លូវ១១៨
សង្កាត់ផ្សារចាស់ រាជធានីភ្នំពេញ ១២២០៣
ព្រះរាជាណាចក្រកម្ពុជា
ទូរសព្ទ៖ +៨៥៥ ២៣ ៩៨៨ ៣៨៨
ទូរសព្ទ៖ +៨៥៥ ២៣ ៩៨៨ ០៩៩
គេហទំព័រ៖ www.cimbbank.com.kh

សវនករ៖

PricewaterhouseCoopers (Cambodia) Ltd.
៥៨C មហាវិថីព្រះសីហនុ ខណ្ឌចំការមន
រាជធានីភ្នំពេញ ១២២១០
ប្រអប់សំបុត្រ៖ ១១៤៧
ទូរសព្ទ៖ +៨៥៥ ២៣ ៨៦០ ៦០៦
ទូរសារ៖ +៨៥៥ ២៣ ២១១ ៥៩៤



នៅធនាគារ
ស៊ីអាយអិមប៊ី យើង
ជឿជាក់លើ
ការជួយត្រឡប់
ទៅដល់សហគមន៍
ដែលយើង
ប្រកបអាជីវកម្ម។

ព្រឹត្តិការណ៍សំខាន់ៗ
និងការចុះផ្សាយ
ក្នុងសារព័ត៌មាន
នៅឆ្នាំ២០១៦

៥៦
៦៦

ព្រឹត្តិការណ៍សំខាន់ៗ
ការចុះផ្សាយក្នុងសារព័ត៌មាន

ព្រឹត្តិការណ៍សំខាន់ៗ ➤

កម្មវិធីសម្ពោធផលិតផល និងបណ្តាញសាខា



កម្មវិធីសម្ពោធជាផ្លូវការ PREFERRED CENTRE សាខាផ្សារហេងលី

ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ នៅធនាគារ ស៊ីអាយអិមប៊ី សាខាផ្សារហេងលី រាជធានីភ្នំពេញ

ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី បានបើកសម្ពោធជាផ្លូវការ Preferred Centre ថ្មី ដោយមានការចូលរួមពីអតិថិជនយ៉ាងច្រើនកុះករ។ ព្រឹត្តិការណ៍នេះ គឺដើម្បីអបអរសាទរការសម្ពោធផ្នែក Preferred Centre ទី៦ និងដើម្បីថ្លែងអំណរគុណ ចំពោះការគាំទ្ររបស់អតិថិជនជាន់ខ្ពស់ផងដែរ។

កម្មវិធីសម្ពោធជាផ្លូវការ ធនាគារ ស៊ីអាយអិមប៊ី សាខាបាក់ទូក

ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ នៅធនាគារ ស៊ីអាយអិមប៊ី សាខាបាក់ទូក រាជធានីភ្នំពេញ

ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី បានប្រារព្ធពិធីសម្ពោធជាផ្លូវការ សាខាថ្មីរបស់ខ្លួន ដោយមានការចូលរួមពីភ្ញៀវភិក្ខុយស ប្រមាណ១៥០នាក់ ក្រោមអធិបតីភាពអ្នកតំណាងនៃធនាគារជាតិ នៃកម្ពុជា ភាគហ៊ុននិក និងប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី។ កម្មវិធីនេះ គឺជាពិធីសម្ពោធសាខាទី១២ របស់ធនាគារ ស៊ីអាយអិមប៊ី ក្នុងព្រះរាជាណាចក្រកម្ពុជា។



ពិធីសម្ពោធជាផ្លូវការ នៃផែនការចែកចាយផលិតផលធានារ៉ាប់រងអាយុជីវិត

ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ នៅសណ្ឋាគារ វ៉ាហ្វល ឡឺវីយ៉ាល់ រាជធានីភ្នំពេញ

ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី និងក្រុមហ៊ុន មេនូ ឡាយហ្វ (ខេមបូឌា) ភីអិលស៊ី បានសហការប្រារព្ធពិធីសម្ពោធជាផ្លូវការ នៃផែនការចែកចាយផលិតផលធានារ៉ាប់រងអាយុជីវិត រវាងធនាគារ ស៊ីអាយអិមប៊ី និងក្រុមហ៊ុន មេនូ ឡាយហ្វ ដែលមានការចូលរួមពីអតិថិជនរបស់ធនាគារ ស៊ីអាយអិមប៊ី ប្រមាណ ១០០នាក់។ កម្មវិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពអ្នកតំណាងនៃធនាគារជាតិ នៃកម្ពុជា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងគណៈគ្រប់គ្រង និងបុគ្គលិក នៃធនាគារ ស៊ីអាយអិមប៊ី និងក្រុមហ៊ុន មេនូ ឡាយហ្វ ផងដែរ។

ព្រឹត្តិការណ៍ និងការសហការឧបត្ថម្ភ

កម្មវិធីប្រឡងថ្នាក់ជាតិ នៃការគណនាលេខដោយប្រើខ្សែក្បាល

ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៦ នៅសាលាពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ

ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី បានចូលរួមឧបត្ថម្ភដល់កម្មវិធីប្រឡងថ្នាក់ជាតិនេះ ស្របនឹងទស្សនវិស័យរបស់យើង ដើម្បីលើកស្ទួយការអភិវឌ្ឍវិស័យអប់រំ ដោយចាប់ផ្តើមជាមួយនឹងសាលារៀននានា។ UCMAS កម្ពុជា គឺជាដៃគូយុទ្ធសាស្ត្រមួយរបស់យើង សម្រាប់សកម្មភាពរួមចំណែកដល់សំខាន់របស់យើងនេះ។ ក្នុងអំឡុងពេលនៃកម្មវិធី ធនាគារបានរៀបចំស្តង់ ដើម្បីភ្ជាប់ទំនាក់ទំនងសិស្ស និងអាណាព្យាបាល ហើយបានផ្តល់នូវការជូនព្រឹទ្ធន ដល់អ្នកចូលរួម និងជាពិសេសបណ្ណសាច់ប្រាក់ ដល់ម្ចាស់ជ័យលាភីទាំង១០ នៃកម្មវិធីប្រឡង។



ព្រឹត្តិការណ៍ស្វែងរកគំនិតឆ្លាតវៃនៃអាជីវកម្មសង្គម

ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ នៅសណ្ឋាគារ THE GOVERNORS HOUSE រាជធានីភ្នំពេញ

ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី បានចូលរួមក្នុងព្រឹត្តិការណ៍នេះ ក្នុងនាមជាអ្នកឧបត្ថម្ភធនដ៏យកចិត្តទុកដាក់ ពីវិស័យធនាគារ ដើម្បីរួមចំណែកដល់ការរីកចម្រើនអាជីវកម្ម នៅក្នុងប្រទេស និងចូលរួមវេទិកាអាជីវកម្មដើម្បីស្វែងរកយុទ្ធសាស្ត្រថ្មី នៃការអភិវឌ្ឍអាជីវកម្ម ក្នុងចំណោមម្ចាស់អាជីវកម្មប្រមាណ ១០០នាក់។

កម្មវិធីព្រឹត្តិការណ៍យន្តរបស់ធនាគារ ស៊ីអាយអិមប៊ី

ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៦ នៅរោងភាពយន្ត MAJOR CINEPLEX ផ្សារទំនើបអ៊ីអន

ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី បានរៀបចំកម្មវិធីកម្សាន្ត ដែលជាផ្នែកមួយនៃកម្មវិធីលើកទឹកចិត្តដល់អតិថិជនរបស់ខ្លួន ក៏ដូចជាបង្កើតនូវវេទិកាមួយ សម្រាប់ការភ្ជាប់បណ្តាញទំនាក់ទំនងអាជីវកម្ម ក្នុងចំណោមអតិថិជនជាន់ខ្ពស់របស់ធនាគារ។



ព្រឹត្តិការណ៍ និងការសហការឧបត្ថម្ភ

ទិវាសិទ្ធិកុមារអន្តរជាតិ

ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦ នៅសាលាអន្តរជាតិ CIA FIRST រាជធានីភ្នំពេញ

ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី បានចូលរួមឧបត្ថម្ភដល់ព្រឹត្តិការណ៍សាលានេះ ដើម្បីលើកស្ទួយការអភិវឌ្ឍវិស័យអប់រំ ក្នុងប្រទេសកម្ពុជា។ មិនតែប៉ុណ្ណោះ ធនាគារមានមោទនភាព ដែលបានចូលរួមជាមួយសាលាអន្តរជាតិ CIA FIRST ដើម្បីប្រារព្ធទិវាសិទ្ធិកុមារអន្តរជាតិ និងលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិកុមារ ក្នុងប្រទេសកម្ពុជា។ យើងក៏បានរៀបចំសកម្មភាពកម្សាន្តមួយចំនួនសម្រាប់កុមារ និងអ្នកចូលរួមកម្មវិធីផងដែរ។



កម្មវិធីសម្ពោធសាខាថ្មី របស់សាលាអន្តរជាតិ លើនីង ចាំងហ្គុល និងការប្រារព្ធពិធីបុណ្យជាតិកាណាដា លើកទី១៤៩

ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦ នៅសាលាអន្តរជាតិ លើនីង ចាំងហ្គុល រាជធានីភ្នំពេញ

ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី បានចូលរួមឧបត្ថម្ភដល់ព្រឹត្តិការណ៍នេះ ដើម្បីអបអរសាទរ បុណ្យជាតិកាណាដា លើកទី១៤៩ និងកម្មវិធីសម្ពោធសាខាថ្មី របស់សាលាអន្តរជាតិ លើនីង ចាំងហ្គុល។ កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីនៃក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងលោក Philip Calvet ឯកអគ្គរាជទូតនៃប្រទេសកាណាដា ប្រចាំប្រទេសថៃ កម្ពុជា និងឡាវ។

ពិធីប្រគល់ប័ណ្ណសរសើរដល់និស្សិតឆ្នើម របស់សាលាអន្តរជាតិ វេស្ទឺន

ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រាជធានីភ្នំពេញ

ក្នុងនាមជាអ្នកឧបត្ថម្ភកម្មវិធីតែមួយគត់ មកពីវិស័យធនាគារ យើងបានចូលរួមក្នុងព្រឹត្តិការណ៍សាលានេះ ដើម្បីប្រារព្ធពិធីប្រគល់ប័ណ្ណសរសើរ ដល់និស្សិតប្រមាណ ១.០០០នាក់ របស់សាលាអន្តរជាតិ វេស្ទឺន។ ក្នុងកម្មវិធីនេះ ធនាគារបានប្រគល់ប័ណ្ណសាច់ប្រាក់ ដល់និស្សិតឆ្នើមចំណាត់កំពូលទាំង៣ ចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ ដើម្បីជ្រាន់លើកទឹកចិត្ត និងជម្រុញនិស្សិតទទួលបានការលទ្ធផលសិក្សាកាន់តែល្អប្រសើរ។



សិក្ខាសាលា ស្តីពីច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងគណនេយ្យ និងសវនកម្ម
ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ នៅសណ្ឋាគារ ភ្នំពេញ រាជធានីភ្នំពេញ

ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី បានចូលរួមឧបត្ថម្ភដល់សិក្ខាសាលានេះ ដើម្បីជួយលើកកម្ពស់ការយល់ដឹងអំពីការកែទម្រង់ថ្មី នៃច្បាប់ និងបទប្បញ្ញត្តិគណនេយ្យ និងសវនកម្ម ក្នុងចំណោមស្ថាប័នហិរញ្ញវត្ថុ និងមនុស្សមានឥទ្ធិពល ដែលពាក់ព័ន្ធនានា។ សិក្ខាសាលានេះត្រូវបានរៀបចំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានការចូលរួមពីភ្ញៀវកិត្តិយស ប្រមាណ ៥៥០នាក់។



កម្មវិធីប្រឡងកម្រិតអន្តរជាតិ IGE

ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ នៅមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន រាជធានីភ្នំពេញ
ស្របតាមការផ្ដោតសំខាន់លើការលើកកម្ពស់វិស័យអប់រំរបស់ខ្លួន ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី បានចូលរួមឧបត្ថម្ភដល់កម្មវិធីប្រឡងនេះ ដើម្បីគាំទ្រ UCMAS កម្ពុជា ក្នុងនាមជាសាលាដៃគូ។ សិស្សប្រមាណ ១.០០០នាក់ បានចូលរួមក្នុងការប្រឡង ដើម្បីទទួលបានវិញ្ញាបនបត្រសិក្សា។ ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍នេះ ធនាគារបានបង្កើតកម្មវិធីផ្តល់ជូនពិសេស និងជូនការដូចមួយចំនួនសម្រាប់អ្នកចូលរួម។



កម្មវិធីអបអរសាទរ បុណ្យឯករាជ្យជាតិរបស់ប្រទេសម៉ាឡេស៊ី លើកទី៥៩
ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ នៅណាហ្គា វីល រាជធានីភ្នំពេញ

ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី បានចូលរួមកម្មវិធីអបអរសាទរ បុណ្យឯករាជ្យជាតិរបស់ប្រទេសម៉ាឡេស៊ី លើកទី៥៩ ដែលបានរៀបចំឡើងដោយក្រុមប្រឹក្សាពាណិជ្ជកម្ម ម៉ាឡេស៊ី នៃកម្ពុជា ហើយបានឧបត្ថម្ភការដូចស្មារតីយ៍ ទៅដល់ភ្ញៀវកិត្តិយស ដើម្បីចូលរួមអបអរសាទរ និងវត្តមានមិត្តភាព ជាមួយនិងក្រុមប្រឹក្សាពាណិជ្ជកម្ម ម៉ាឡេស៊ី នៃកម្ពុជា។



ព្រឹត្តិការណ៍ និងការសហការឧបត្ថម្ភ



វេទិកាស្តីពីអាជីពការងារ ក្នុងវិស័យធនាគារ

ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ នៅសណ្ឋាគារ សូហ្វីតែល រាជធានីភ្នំពេញ

វេទិកាស្តីពីអាជីពការងារ ក្នុងវិស័យធនាគារ ត្រូវបានរៀបចំឡើង ដោយសាលាពាណិជ្ជកម្ម CamEd ដែលមាននិស្សិត និងអ្នកតំណាងមកពីធនាគារនានា ក្នុងប្រទេសកម្ពុជា។ យើងបានចូលរួមឧបត្ថម្ភកម្មវិធីនេះ ដើម្បីលើកកម្ពស់ការយល់ដឹង អំពីឱកាសការងារ ជាមួយ ធនាគារ ស៊ីអាយអិមប៊ី ក្នុងប្រទេសកម្ពុជា។ កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីនៃ ទេសាភិបាលធនាគារជាតិ នៃកម្ពុជា។

ពិធីប្រគល់វិញ្ញាបនបត្រកម្រិតអន្តរជាតិ IGE

ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន រាជធានីភ្នំពេញ

ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី បានចូលរួមឧបត្ថម្ភពិធីប្រគល់វិញ្ញាបនបត្រនេះ បន្ថែមពីលើការឧបត្ថម្ភកន្លងមក ក្នុងកម្មវិធីប្រឡងកម្រិតអន្តរជាតិ IGE ដែលបានរៀបចំឡើងដោយ UCMAS កម្ពុជា។ សិស្សានុសិស្សប្រមាណ ៥០០នាក់ បានទទួលវិញ្ញាបនបត្រសិក្សា នៅក្នុងកម្មវិធីនេះ។ មិនតែប៉ុណ្ណោះ យើងបានរៀបចំស្តង់ដារផ្សព្វផ្សាយ និងបង្កើតកម្មវិធីកម្សាន្តមួយចំនួន ក៏ដូចជាមានការផ្តល់ជូនពិសេស សម្រាប់អ្នកចូលរួម។



កម្មវិធីប្រកួតបាល់ទាត់សិទ្ធិមនុស្សប្រចាំឆ្នាំ លើកទី៦

ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ នៅក្លឹបកីឡា IMPERIAL រាជធានីភ្នំពេញ

ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី បានចូលរួមឧបត្ថម្ភកម្មវិធីប្រកួតបាល់ទាត់នេះ ដើម្បីអបអរសាទរទិវាសិទ្ធិ មនុស្សអន្តរជាតិ និងលើកកម្ពស់សកម្មភាពកីឡា ក្នុងចំណោមកុមារ ជាមួយនឹងសាលាអន្តរជាតិ CIA First។ កុមារប្រមាណ៥០០នាក់ មកពីស្ថាប័នអប់រំនានា ដែលមាន៥០ក្រុមបាល់ទាត់ បានចូលរួមប្រកួត ដើម្បីប្រជែងយកតំណែងជើងឯក។

ទិវាគ្រួសារប្រចាំឆ្នាំ

ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ នៅសាលាអន្តរជាតិ CIA FIRST រាជធានីភ្នំពេញ

ទិវាគ្រួសារប្រចាំឆ្នាំ ត្រូវបានរៀបចំឡើងដោយសាលាអន្តរជាតិ CIA First ក្រោមវត្តមានអ្នកចូលរួម ប្រមាណ ១.០០០នាក់ ដើម្បីបង្កើនភាពស្និទ្ធស្នាលក្នុងគ្រួសារ។ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី មានក្តីសោមនស្ស រីករាយ ក្នុងការចូលរួមឧបត្ថម្ភកម្មវិធីនេះ ហើយបានរៀបចំកម្មវិធីប្រឡងប្រាជ្ញាជាមួយកុមារ ដោយមានការផ្តល់ មីកសន្សំប្រាក់ CIMB ជាង្វាន់សម្រាប់អ្នកទទួលបានជ័យលាភី។



កម្មវិធីប្រកួតជួញដូរភាគហ៊ុន ស៊ីអាយអិមប៊ី ប្រចាំតំបន់អាស៊ាន ឆ្នាំ២០១៦

កម្មវិធីប្រកួតជួញដូរភាគហ៊ុន ស៊ីអាយអិមប៊ី ប្រចាំតំបន់អាស៊ាន គឺជាការប្រកួតដែលមានតែមួយគត់ ដែលបានបង្កើតឡើង សម្រាប់និស្សិតសាកលវិទ្យាល័យ ក្នុងប្រទេសតំបន់អាស៊ាន ចំនួន៥ រួមមានប្រទេសកម្ពុជា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី និងថៃ ក្នុងគោលបំណងបណ្តុះបណ្តាលវិនិយោគិនជំនាន់ក្រោយ ឲ្យទទួលបានឱកាសបង្កើតភាពរីកចម្រើន ទាំងក្នុងប្រទេសរបស់ពួកគេ ក៏ដូចជាក្នុងតំបន់ទាំងមូល។ កម្មវិធីប្រកួតប្រជែងនេះ បានឈានដល់ឆ្នាំទី៧ហើយ ក្នុងតំបន់អាស៊ាន ហើយធនាគារ ស៊ីអាយអិមប៊ី នៅកម្ពុជា ចាប់ផ្តើមចូលរួមក្នុងឆ្នាំ២០១៤។ យើងមានមោទនភាពក្រៃលែង ដែលក្រុមតំណាងកម្ពុជា បានក្លាយជាជើងឯករង ក្នុងកម្មវិធីប្រកួត ថ្នាក់តំបន់វគ្គផ្តាច់ព្រ័ត្រ ពីរលើក ក្នុងចំណោមទាំងបីលើក។

តាមរយៈកិច្ចសហការជាមួយក្រុមហ៊ុនមូលបត្រកម្ពុជា យើងបានទំនាក់ទំនងជាមួយសាកលវិទ្យាល័យធំៗ ក្នុងរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីកម្មវិធីប្រកួតជួញដូរភាគហ៊ុន និងលើកទឹកចិត្តដល់និស្សិត សាកលវិទ្យាល័យ ចូលរួមប្រកួតកាន់តែច្រើន។ យើងទទួលបានការចូលរួមគួរឲ្យកត់សម្គាល់ ដែលក្នុងនោះមានក្រុមចុះឈ្មោះប្រកួតសរុប ចំនួន១១៦ មកពី១៧សាកលវិទ្យាល័យ។ យើងបានរៀបចំកម្មវិធីតម្រង់ទិស មួយចំនួន នៅតាមទីកន្លែងខុសៗគ្នា ក្នុងរាជធានីភ្នំពេញ ដូចខាងក្រោម៖

កម្មវិធីតម្រង់ទិស សម្រាប់កម្មវិធីប្រកួតជួញដូរភាគហ៊ុន ស៊ីអាយអិមប៊ី ប្រចាំតំបន់អាស៊ាន



ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ នៅសាកលវិទ្យាល័យ បញ្ញាសាស្ត្រ កម្ពុជា



ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ នៅសាលាពាណិជ្ជកម្ម CamEd



ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ នៅសាកលវិទ្យាល័យ ហ្សាម៉ាន់



ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ



ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦ នៅមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការ កម្ពុជា-ជប៉ុន រាជធានីភ្នំពេញ

កម្មវិធីប្រកួតជួញដូរភាគហ៊ុន ស៊ីអាយអិមប៊ី ប្រចាំតំបន់អាស៊ាន ឆ្នាំ២០១៦

ពិធីប្រគល់រង្វាន់ថ្នាក់ជាតិ នៃកម្មវិធីប្រកួតជួញដូរភាគហ៊ុន ស៊ីអាយអិមប៊ី ប្រចាំតំបន់អាស៊ាន ឆ្នាំ២០១៦ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនផ្សារមូលបត្រ កម្ពុជា រាជធានីភ្នំពេញ

ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី និងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានរៀបចំពិធីប្រគល់រង្វាន់ថ្នាក់ជាតិ នៃកម្មវិធីប្រកួតជួញដូរភាគហ៊ុន ស៊ីអាយអិមប៊ី ប្រចាំតំបន់អាស៊ាន ឆ្នាំ២០១៦ ដើម្បីប្រកាសជាផ្លូវការ និងអបអរសាទរដល់ក្រុមជ័យលាភី។ កម្មវិធីនេះមានការចូលរួមពីនិស្សិត និងគណៈគ្រប់គ្រង នៃធនាគារ ស៊ីអាយអិមប៊ី និងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ប្រមាណ ៥០នាក់។



កម្មវិធីទំនួលខុសត្រូវសង្គម

ជាផ្នែកមួយនៃសកម្មភាពទំនួលខុសត្រូវសង្គម ដើម្បីជាការជួយត្រឡប់ទៅដល់សង្គម ដែលកំពុងប្រកបអាជីវកម្ម ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី បានរៀបចំកម្មវិធីសប្បុរសធម៌ជាច្រើន សម្រាប់សិស្សតាមតំបន់ ជាប់ស្រយាល និងកុមារកំព្រា នៅទូទាំងប្រទេសកម្ពុជា។ តាមរយៈគម្រោង «សុខភាពល្អ ជាមួយស៊ីអាយអិមប៊ី» យើងបានសហការជាមួយសាលារៀននានា ហើយបានអញ្ជើញវេជ្ជបណ្ឌិតជំនាញ ដើម្បីអប់រំកុមារ អំពីអនាម័យប្រចាំថ្ងៃ។ យើងក៏បានបរិច្ចាគសម្ភារៈសិក្សា កែលម្អបណ្ណាល័យរបស់សាលា និងបង្កើតកម្មវិធីលើកទឹកចិត្តកុមារ នៅទូទាំងប្រទេស ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង អំពីសារៈសំខាន់ នៃការសិក្សា។

គម្រោង «សុខភាពល្អ ជាមួយស៊ីអាយអិមប៊ី»



ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ នៅសាលាបឋមសិក្សាបដិមាករ ខេត្តកណ្តាល



ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦ នៅសាលាបឋមសិក្សាដីដុះ ខេត្តកណ្តាល



ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅមជ្ឈមណ្ឌលកុមារសន្តិភាពទី១ ខេត្តកណ្តាល



ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅបុរីកុមារកំព្រាខេត្តបាត់ដំបង១ ខេត្តបាត់ដំបង



កម្មវិធីទំនួលខុសត្រូវសង្គម

គម្រោង «សុខភាពល្អ ជាមួយស៊ីអាយអិមប៊ី»



ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅសាលាបឋមសិក្សារលាស់ ខេត្តកំពង់ចាម



ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៦ នៅសាលាបឋមសិក្សាបន្ទាយក្បាលចិន ខេត្តសៀមរាប



ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ នៅអង្គការ Allkids ខេត្តព្រះសីហនុ

កីឡា

ពានរង្វាន់បាល់ទាត់ CEO ស៊ីអាយអិមប៊ី ឆ្នាំ២០១៦

ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ

ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី បានរៀបចំកម្មវិធីប្រកួតពានរង្វាន់បាល់ទាត់ CEO ស៊ីអាយអិមប៊ី ដើម្បីលើកកម្ពស់វិស័យកីឡា និងពង្រឹងស្មារតីសាមគ្គីភាពជាក្រុម ក្នុងចំណោមបុគ្គលិក។ មានក្រុមបាល់ទាត់ចំនួន៤ បានចូលរួមប្រកួត ហើយក្រុមជើងឯកទទួលបានប្រាក់រង្វាន់ចំនួន ៨០០ដុល្លារអាមេរិក។



ព្រឹត្តិការណ៍តំប្រណាំងពាក់កណ្តាលម៉ាកកុង អន្តរជាតិ អង្គរវត្ត ឆ្នាំ២០១៦

ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៦ នៅអង្គរវត្ត ខេត្តសៀមរាប

ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី បានចូលរួមក្នុងព្រឹត្តិការណ៍តំប្រណាំងពាក់កណ្តាលម៉ាកកុង អន្តរជាតិ អង្គរវត្ត ឆ្នាំ២០១៦ ដែលជាការតំប្រណាំងសប្បុរសធម៌ លើកទី២១ ដើម្បីគាំទ្រ ដល់ការហាមប្រាមនៃការប្រើប្រាស់គ្រាប់មីន ប្រឆាំងមនុស្សជាតិ និងលើកកម្ពស់ការថែរក្សាសុខភាព ក្នុងចំណោមបុគ្គលិករបស់ធនាគារ។

កម្មវិធីកម្សាន្ត ស៊ីអាយអិមប៊ី សម្រាប់កីឡាប៊ូលីង

ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៦ នៅ BLU-O ផ្សារទំនើបអ៊ីអន រាជធានីភ្នំពេញ

ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី បានរៀបចំកម្មវិធីកម្សាន្តនេះ សម្រាប់អតិថិជនជាន់ខ្ពស់របស់ ធនាគារ ក្នុងគោលបំណងលើកកម្ពស់ស្មារតីភាពជាអ្នកកីឡា និងការបង្កើតឱកាសសម្រាប់ ទំនាក់ទំនងអាជីវកម្ម ក្នុងចំណោមអតិថិជនរបស់ធនាគារ។ កម្មវិធីនេះមានការចូលរួមពីអតិថិជន និងគណៈគ្រប់គ្រងរបស់ធនាគារ ស៊ីអាយអិមប៊ី ប្រមាណ២០នាក់។



ការចុះផ្សាយក្នុងសារព័ត៌មាន







Hotline: 017 576 333
E-mail: news@cnn.com.kh

SAMSUNG





ប្រវត្តិសង្ខេបរបស់
ក្រុមប្រឹក្សាភិបាល ➤





DATO' SHAARANI IBRAHIM

ប្រធានក្រុមប្រឹក្សាភិបាល/
អភិបាលឯករាជ្យមិនប្រតិបត្តិ



សញ្ញាតិម៉ាឡេស៊ី

- ត្រូវបានតែងតាំងជាអភិបាល នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១០
- បានចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលទាំង ០៨ លើក ក្នុងឆ្នាំ២០១៦
- ជាប្រធានគណៈកម្មាធិការហានិភ័យ *
(*លាលែងពីតំណែង នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧)
- ជាសមាជិកគណៈកម្មាធិការសវនកម្ម

Dato' Shaarani Ibrahim បានទទួលសញ្ញាបត្រថ្នាក់បរិញ្ញាបត្រ ជំនាញ
ទំនាក់ទំនងអន្តរជាតិ ពីសាកលវិទ្យាល័យ ម៉ាឡាយ៉ា (University of Malaya)
ក្នុងឆ្នាំ ១៩៧៣។

Dato' Shaarani គឺជាប្រធានគណៈកម្មាធិការហានិភ័យនៃធនាគារ ស៊ីអាយអិមប៊ី
ភីអិលស៊ី (ធនាគារ) ចាប់តាំងពីធនាគារចាប់បើកដំណើរការ នៅក្នុងប្រទេសកម្ពុជា
រហូតដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧។ លោកក៏ត្រូវបានតែងតាំងជាអភិបាល
ឯករាជ្យនៃធនាគារ ស៊ីអាយអិមប៊ី ថៃ (CIMB Thai Bank Public Company
Limited "CIMB Thai") ហើយក៏ជាសមាជិកគណៈកម្មាធិការសវនកម្ម និង

គណៈកម្មាធិការតែងតាំង ផ្តល់តម្លៃការ និងអភិបាលកិច្ចក្រុមហ៊ុនរបស់ធនាគារនេះ
ផងដែរ ចាប់តាំងពីខែមករា ឆ្នាំ២០០៩មក។ ចាប់ពីខែកញ្ញា ឆ្នាំ២០១០ Dato'
Shaarani ក៏ត្រូវបានតែងតាំងជាអភិបាលឯករាជ្យនៃក្រុមសម្ព័ន្ធប្រាហ្គានអន្តរជាតិ
(Dragon Group International) ប្រចាំនៅប្រទេសសិង្ហបុរី ដែលនៅទីនោះ
លោកក៏ជាប្រធានគណៈកម្មាធិការតែងតាំង និងផ្តល់តម្លៃការ និងជាសមាជិក
គណៈកម្មាធិការសវនកម្ម។ Dato' Shaarani ក៏ត្រូវបានតែងតាំងជាអភិបាលឯករាជ្យ
មួយរូបនៃធនាគារ ស៊ីអាយអិមប៊ី វៀតណាម (CIMB Vietnam) ផងដែរ គិតចាប់ពី
ខែសីហា ឆ្នាំ២០១៥មក និងតែងតាំងជាប្រធានគណៈកម្មាធិការហានិភ័យនៃធនាគារ
នេះ ចាប់តាំងពីខែធ្នូ ឆ្នាំ២០១៦។

មុនពេលចូលបម្រើការងារ ក្នុងវិស័យឯកជន Dato' Shaarani ជាប្រធាន
ការិយាល័យរដ្ឋបាល និងសេវាកម្មការទូតរបស់រដ្ឋាភិបាលម៉ាឡេស៊ី និងបានបម្រើ
ការងារ នៅក្នុងក្រសួងការបរទេស ចាប់តាំងពីឆ្នាំ១៩៧៣មក ហើយលោកបានទទួល
បន្ទុកការងារផ្សេងៗគ្នាជាច្រើន ក្នុងអំឡុងពេល ៣៥ឆ្នាំនេះ។

ក្នុងអំឡុងពេលបម្រើការងារ នៅក្រសួងការបរទេស Dato' Shaarani ក៏បាន
បំពេញមុខងារជាឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅសាធារណរដ្ឋអ៊ុយបេគីស្ថាន ពី
ឆ្នាំ ១៩៩៦ ដល់ឆ្នាំ១៩៩៩។ លោកក៏ជាឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជា
ណាចក្រអេស្ប៉ាញ ពីឆ្នាំ២០០២ ដល់ឆ្នាំ២០០៥ និងជាឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំ
នៅព្រះរាជាណាចក្រថៃ ពីឆ្នាំ២០០៥ ដល់ឆ្នាំ ២០០៨។



បណ្ឌិត អ៊ូ កុងហ្គាណ

អភិបាលឯករាជ្យមិនប្រតិបត្តិ



សញ្ញាតិខ្មែរ

- បានចូលរួមក្នុងក្រុមប្រឹក្សាភិបាល នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១២
- បានចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលទាំង ០៨ លើក ក្នុងឆ្នាំ២០១៦
- ជាប្រធានគណៈកម្មាធិការសវនកម្ម

បណ្ឌិត អ៊ូ កុងហ្គាណ បានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិត ផ្នែកសេដ្ឋកិច្ចអភិវឌ្ឍន៍ ពីសាកលវិទ្យាល័យកូបេ (Kobe University) ប្រទេសជប៉ុន នៅឆ្នាំ១៩៨៤។ បន្ទាប់មក លោកបានទទួលការបណ្តុះបណ្តាល វគ្គជំនាញរយៈពេលខ្លី ស្តីពីការអភិវឌ្ឍន៍ទីភ្នាក់ងារ នានារបស់អង្គការសហប្រជាជាតិ ធនាគារពិភពលោក និងសាកលវិទ្យាល័យហាវ៉ាដ (Harvard University)។ លោកមានបទពិសោធន៍យ៉ាងទូលំទូលាយ លើផ្នែកអភិវឌ្ឍន៍ សេដ្ឋកិច្ច ក្នុងពិភពលោក។

បច្ចុប្បន្ន លោក គឺជាទីប្រឹក្សាជាន់ខ្ពស់នៃវិទ្យាស្ថានជាច្រើន របស់រាជរដ្ឋាភិបាលកម្ពុជា រួមទាំងឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ (Supreme National Economic Council) ដែលជាទីប្រឹក្សាសេដ្ឋកិច្ចរបស់នាយករដ្ឋមន្ត្រីផងដែរ។ មុនពេលចូលបម្រើតួនាទី ទាំងនោះ លោកធ្លាប់បានបំពេញការងារជាអ្នកសេដ្ឋកិច្ចជាន់ខ្ពស់ សម្រាប់កម្មវិធី សហប្រតិបត្តិការរបស់ UN/FAO-World Bank ប្រចាំនៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី អស់រយៈពេល ២០ឆ្នាំ។ នៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៨០ លោកក៏ជាមន្ត្រី ហិរញ្ញវត្ថុរបស់សាជីវកម្ម Kanematsu Goshu ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្ម នៅទីក្រុងអូសាកា និងទីក្រុងតូក្យូផងដែរ។ ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៣ លោកត្រូវ បានតែងតាំងជាសមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ព្រូជិនសល (ខេមបូឌា) ឡាយហ្វ អ៊ីស្ត្រីនស៍ ភីអិលស៊ី។ លោកត្រូវបានជ្រើសតាំងជាប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ គិតចាប់តាំងពីថ្ងៃទី២ ខែមេសា ឆ្នាំ២០១៥។ ក្នុងអំឡុងពេលនៃវិជ្ជាជីវៈរបស់លោក លោកក៏បានធ្វើទស្សនកិច្ច និងបំពេញការងារ នៅតាមបណ្តាប្រទេសចំនួនប្រហែលជា ១០០ លើពិភពលោក។

ជាមួយនឹងបទពិសោធន៍ និងចំណេះដឹងដ៏ទូលំទូលាយ ដែលទទួលបាន ពីគ្រប់ ទិសទី នៅជុំវិញពិភពលោក លោកមានកិត្តិយសយ៉ាងខ្លាំង ដើម្បីចូលរួមចំណែកជួយ អភិវឌ្ឍប្រទេសកម្ពុជា ទាំងក្នុងវិស័យឯកជន និងវិស័យសាធារណៈ។ លោកមានជំនឿថា ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ គឺជាគន្លឹះសំខាន់មួយ ដែលនាំប្រទេសកម្ពុជា ទៅរកការ អភិវឌ្ឍ និងភាពជោគជ័យ។



DATO' WIRA ZAINAL ABIDIN MAHAMAD ZAIN

អភិបាលឯករាជ្យមិនប្រតិបត្តិ



សញ្ញាតិម៉ាឡេស៊ី

- ត្រូវបានតែងតាំងជាអភិបាល នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១០
- បានចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលទាំង ០៨ លើក ក្នុងឆ្នាំ២០១៦
- ប្រធានគណៈកម្មាធិការហានិភ័យ *
(*តែងតាំងនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧)
- ជាសមាជិកគណៈកម្មាធិការសវនកម្ម

Dato' Wira Zainal បានទទួលសញ្ញាបត្រថ្នាក់បរិញ្ញាបត្រ ជំនាញទំនាក់ទំនង
អន្តរជាតិ ពីសាកលវិទ្យាល័យម៉ាឡាយ៉ា (University of Malaya)។

Dato' Wira Zainal គឺជាអភិបាលឯករាជ្យមិនប្រតិបត្តិ នៃក្រុមហ៊ុនម៉ាឡាយាន
ផ្លាវអ័រមៀល ប៊ីហាដ (Malayan Flour Mills Berhad (MFM))។ បច្ចុប្បន្ន Dato'
Wira Zainal គឺជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារ ស៊ីអាយអិមប៊ី វៀតណាម។
ចាប់តាំងពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ Dato' Wira Zainal ត្រូវបានតែងតាំងជា
ប្រធានគណៈកម្មាធិការហានិភ័យរបស់ធនាគារ។

Dato' Wira Zainal បានបម្រើការងារ នៅក្រសួងការបរទេស តាំងពីឆ្នាំ១៩៧៣
មកម្ល៉េះ ហើយលោកបានទទួលបន្ទុកការងារផ្សេងៗគ្នាជាច្រើន ក្នុងអំឡុងពេលជាង
៤៣ឆ្នាំ ដែលនៅក្នុងផ្នែកសេវាសាធារណៈនេះ។ លោកក៏ធ្លាប់បម្រើការជាបេសកជន
ពិសេសរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ប្រចាំប្រទេសអាហ្វហ្គានីស្ថានផងដែរ ក្នុង
អំឡុងពេលគិតចាប់ពីខែមិថុនា ឆ្នាំ២០១០ ដល់ខែធ្នូ ឆ្នាំ២០១៤។

ក្នុងអំឡុងពេលបំពេញមុខងាររយៈពេល ៤៤ឆ្នាំ មកដល់បច្ចុប្បន្ន ដែល Dato'
Wira Zainal បានបម្រើការងារឲ្យរដ្ឋាភិបាលម៉ាឡេស៊ី លោកធ្លាប់បានតែងតាំងជា
ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំប្រទេសប្រេស៊ីល វៀតណាម និងឥណ្ឌូនេស៊ី។ លោកក៏
ធ្លាប់បំពេញមុខងារ ជាអគ្គនាយកទីមួយរបស់ប្រទេសម៉ាឡេស៊ី នៃមជ្ឈមណ្ឌលប្រឆាំង
ភេរវកម្មតំបន់អាស៊ីអាគ្នេយ៍ ដែលមានមូលដ្ឋាននៅកូឡាឡាំពួរ។ លោកក៏ធ្លាប់ជាតំណាង
ស្តីទីអចិន្ត្រៃយ៍អាស៊ានទីមួយរបស់ប្រទេសម៉ាឡេស៊ី ប្រចាំសាធារណរដ្ឋឥណ្ឌូនេស៊ី
ក្នុងអំឡុងពេលពីខែមីនា ឆ្នាំ២០០៩ ដល់ខែកក្កដា ឆ្នាំ២០០៩។ លោកក៏ត្រូវបាន
តែងតាំងជាការិយាល័យម៉ាឡេស៊ី ប្រចាំទីក្រុងតេអេរ៉ង់ ប្រទេសអ៊ីរ៉ង់ ជាអគ្គកុងស៊ុលម៉ាឡេស៊ី
ប្រចាំទីក្រុងអាប៊ុយដៃប៊ី ប្រទេសអារ៉ាប់អេមីរ៉េត ជាអគ្គកុងស៊ុលម៉ាឡេស៊ី ប្រចាំទីក្រុង
ជេដា ប្រទេសអារ៉ាប់ប៊ីសាអ៊ូខ្វីត និងជាអគ្គកុងស៊ុលម៉ាឡេស៊ី ប្រចាំទីក្រុងវ៉ាន់ខ្វែរ
ប្រទេសកាណាដាផងដែរ។



KUA WEI JIN

អភិបាលមិនឯករាជ្យមិនប្រតិបត្តិ



សញ្ញាតិម៉ាឡេស៊ី

- បានចូលរួមក្នុងក្រុមប្រឹក្សាភិបាល នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៣
- បានចូលរួមក្នុងក្រុមប្រឹក្សាភិបាលទាំង ០៨ លើក ក្នុងឆ្នាំ២០១៦

លោក Kua Wei Jin បានទទួលសញ្ញាបត្រថ្នាក់អនុបណ្ឌិត គ្រប់គ្រងពាណិជ្ជកម្ម និងសញ្ញាបត្រថ្នាក់បរិញ្ញាបត្រ វិទ្យាសាស្ត្រគ្រប់គ្រងពាណិជ្ជកម្ម ពីសាកលវិទ្យាល័យ ណេប្រាសាកា លីនកូន (University of Nebraska-Lincoln) សហរដ្ឋអាមេរិក។

លោកបានចូលបម្រើការ ជាមួយធនាគារវិនិយោគ ស៊ីអាយអិមប៊ី ប៊ីហាដ (CIMB Investment Bank Berhad) ក្នុងតំណែងជាហិរញ្ញវត្ថុក្នុងតំបន់ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១០ ដោយលោកទទួលបានការតែងតាំងខាងក្រោម ក្នុងការគ្រប់គ្រងអាជីវកម្មធនាគារ របស់ស៊ីអាយអិមប៊ី គ្រុប ដែលនៅក្រៅប្រទេសម៉ាឡេស៊ី រួមមានដូចជា ស៊ីអាយអិមប៊ី នៀហ្គា (CIMB Niaga) ស៊ីអាយអិមប៊ីថៃ (CIMB Thai) ស៊ីអាយអិមប៊ី-សាខាសិង្ហបុរី (CIMB Singapore Branch) ស៊ីអាយអិមប៊ី ទីក្រុងឡុងដុង (CIMB London) និង ស៊ីអាយអិមប៊ី វៀតណាម (CIMB Vietnam)។

លោក Wei Jin ជាប្រធានជំនួសរបស់សាខាប្រទេសរបស់ស៊ីអាយអិមប៊ី រួមមាន ស៊ីអាយអិមប៊ី-សាខាសៀងហៃ (ក្នុងឆ្នាំ២០១៣) និងស៊ីអាយអិមប៊ី-សាខាហុងកុង (ក្នុងឆ្នាំ២០១៤)។ លើសពីនេះ លោកគឺជាសមាជិកមួយរូបរបស់ក្រុមប្រឹក្សាភិបាលនៃ ស៊ីអាយអិមប៊ី កម្ពុជា ដែលជាបុត្រសម្ព័ន្ធនៅក្នុងស៊ីអាយអិមប៊ី គ្រុប ហើយក៏ជាអភិបាល

មិនឯករាជ្យមិនប្រតិបត្តិ របស់ធនាគារ ស៊ីអាយអិមប៊ី វៀតណាម (CIMB Vietnam) ផងដែរ។ បច្ចុប្បន្ននេះ លោកគឺជាសមាជិករបស់គណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និងទ្រព្យអកម្មរបស់ស៊ីអាយអិមប៊ី គ្រុប ផងដែរ ដោយគិតចាប់តាំងពីឆ្នាំ២០១៣មក។

លោក Wei Jin មានបទពិសោធន៍ច្រើនជាង ២៦ឆ្នាំ នៅក្នុងការអនុវត្ត និង តម្រង់ទិសផលិតផល អាជីវកម្ម និងការគ្រប់គ្រងផ្នែកធនាគារ ដោយរួមបញ្ចូលផ្សារ រូបិយវត្ថុ (Money Market) ការផ្តល់មូលនិធិ (Funding) ការប្តូរប្រាក់ (Foreign Exchange) ពាណិជ្ជកម្មដេរីវេទីវ (និងការកំណត់អត្រាផ្សេងៗ (Rates and Derivatives Trading) ផលិតផលតាមការចាត់ចែង (Structured Products) និងផ្សារមូលធនបំណុល (Debt Capital Markets)។ លោកបានចាប់ផ្តើមការងារ នៅក្នុងវិស័យធនាគារ ជាមួយធនាគារយូណៀន (Union Bank) នៃប្រទេសស្វីស សិង្ហបុរី/ហុងកុង ក្នុងតំណែងជាជំនួយការនាយក (Assistant Vice President) ផ្នែក ដេរីវេទីវចំណូលថេរសាកល (Global Fixed Income Derivatives) និងបន្ទាប់មក លោកធ្វើការឲ្យក្រុមហ៊ុនប៊ែងយើរស៍ ត្រាស់ត៍ ឧបកេនី ហុងកុង (Bankers Trust Company Hong Kong) ដោយធ្វើជានាយក (Vice President) ផ្នែកពាណិជ្ជកម្ម និងចែកចាយអាស៊ី (Asia Trading and Distribution) ពីក្នុងអំឡុងឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៦។

នៅឆ្នាំ១៩៩៩ លោកប្តូរទៅបម្រើការឲ្យបាកាយ៉ែល (Baclay Capital) នៅក្នុងប្រទេសសិង្ហបុរី ដោយលោកកាន់តំណែងជានាយកផ្នែកពាណិជ្ជកម្មដេរីវេទីវ ចំណូលថេរអាស៊ី (Asia Fixed Income Derivatives Trading)។ ក្នុងខែមេសា ឆ្នាំ ២០០១ លោកបានចូលបម្រើការជាមួយធនាគារ Standard Chartered (Standard Chartered Bank) ប្រទេសសិង្ហបុរី ក្នុងតំណែងជានាយកក្នុងតំបន់ ផ្នែកដេរីវេទីវ អត្រាការប្រាក់ - អាស៊ីអាគ្នេយ៍។ ក្រោយមកទៀត លោកក៏ត្រឡប់ទៅប្រទេសម៉ាឡេស៊ី វិញ និងបានចូលបម្រើការជាមួយធនាគារ ហុងលេអុង ប៊ីហាដ (Hong Leong Bank Berhad) ក្នុងខែកុម្ភៈ ឆ្នាំ២០០៤ ដោយលោកកាន់តំណែងជាប្រធាននាយកប្រតិបត្តិការ ទទួលបានការតែងតាំងផ្នែកអាជីវកម្មហិរញ្ញវត្ថុខ្នាតធំ (Wholesale Banking Business) មុនចូលបម្រើការជាមួយស៊ីអាយអិមប៊ី គ្រុប។



ប៊ុន យ៉ិន

ប្រធាននាយកប្រតិបត្តិ/
អភិបាលមិនឯករាជ្យប្រតិបត្តិ



សញ្ញាណខ្មែរ

- បានចូលរួមក្នុងក្រុមប្រឹក្សាភិបាល នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥
- បានចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលទាំង ០៨ លើក ក្នុងឆ្នាំ២០១៦
- ជាសមាជិកគណៈកម្មាធិការហានិភ័យ

លោក ប៊ុន យ៉ិន បានទទួលសញ្ញាបត្រឧត្តមសិក្សា ផ្នែកហិរញ្ញវត្ថុ គណនេយ្យ និងធនាគារ ពីក្រសួងហិរញ្ញវត្ថុ កម្ពុជា នៅឆ្នាំ១៩៨៧។

លោក ប៊ុន យ៉ិន ត្រូវបានតែងតាំងជាប្រធាននាយកប្រតិបត្តិ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៥ បន្ទាប់ពីការកាន់តំណែងជាអគ្គនាយករងរបស់ធនាគារ ចាប់តាំងពីពេលបង្កើតធនាគារដំបូង នៅក្នុងប្រទេសកម្ពុជា។ បន្ទាប់មក លោកត្រូវបានតែងតាំងជាអភិបាលប្រតិបត្តិ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥។ លោក ក៏ជាសមាជិកនៃគណៈកម្មាធិការហានិភ័យរបស់ធនាគារផងដែរ។

ក្នុងតំណែងជាអភិបាលប្រតិបត្តិ/ប្រធាននាយកប្រតិបត្តិ លោក ប៊ុន យ៉ិន ទទួលខុសត្រូវរួម លើការអនុវត្តយុទ្ធសាស្ត្ររបស់ធនាគារ និងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល រៀបចំអាជីវកម្មរបស់ធនាគារ និងដឹកនាំប្រតិបត្តិការ ស្របតាមគោលដៅយុទ្ធសាស្ត្រ និងទិសដៅអាជីវកម្ម។ លោកធ្វើការដឹកនាំគណៈគ្រប់គ្រង ក្នុងការអនុវត្តយុទ្ធសាស្ត្រ និងទស្សនវិស័យរបស់ធនាគារ។ ក្នុងឋានៈជាអភិបាលប្រតិបត្តិ/ប្រធាននាយកប្រតិបត្តិ លោកទទួលខុសត្រូវ ចំពោះមុខក្រុមប្រឹក្សាភិបាល លើប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃរបស់ធនាគារ។

លោក ប៊ុន យ៉ិន បម្រើការនៅក្នុងវិស័យធនាគារ អស់រយៈពេលជាង ៣៥ឆ្នាំ។ ជាមួយបទពិសោធន៍ធនាគារយ៉ាងច្រើនសន្ធឹកសន្ធាប់ និងទំនាក់ទំនងល្អ ជាមួយអតិថិជន ទាំងក្នុងស្រុក និងអតិថិជនភ្នាក់ងារតំបន់ បានធ្វើឲ្យលោកក្លាយជាបុគ្គលដ៏សំខាន់មួយរូប ក្នុងការដឹកនាំអាជីវកម្មរបស់ធនាគារ កែនប្រមូលនូវប្រភពទុន ប្រកបដោយគុណភាព និងធនាគុណភាពឥណទាន។ លោកក៏ត្រូវបានទទួលស្គាល់ថា ជាបុគ្គលដ៏សំខាន់មួយរូបនៅក្នុងឧស្សាហកម្មធនាគារទាំងមូលផងដែរ។



DATIN ROSSAYA MOHD NASHIR

លេខាធិការក្រុមហ៊ុនរួម

សញ្ញាភាពម៉ាកឡេស៊ី

Datin Rossaya Mohd Nashir គឺជាលេខាធិការក្រុមហ៊ុនរបស់ស៊ីអាយអិមប៊ី គ្រុប (CIMB Group)។ លោកស្រីទទួលខុសត្រូវ ក្នុងការគាំទ្រកិច្ចការរបស់ប្រធានក្រុមប្រឹក្សាភិបាល និងក្រុមប្រឹក្សាភិបាលទាំងមូល ដោយផ្តល់ដំបូន្មានពាក់ព័ន្ធនឹងតួនាទី និងកាតព្វកិច្ចផ្សេងៗរបស់ក្រុមប្រឹក្សាភិបាល បញ្ហាអភិបាលកិច្ចរួមទាំង ធានាការអនុវត្តអនុលោមទៅតាមច្បាប់ និងបទប្បញ្ញត្តិផ្សេងៗ និងធានាថាគ្រប់ខណ្ឌអភិបាលកិច្ចធនាគារ ត្រូវបានរៀបចំក្នុងលក្ខណៈមួយ ដែលគាំទ្រដល់ទស្សនវិស័យរបស់ស៊ីអាយអិមប៊ី គ្រុប។ លោកស្រីដើរតួនាទី ជាអ្នកទំនាក់ទំនង រវាងក្រុមប្រឹក្សាភិបាល និងអ្នកពាក់ព័ន្ធសំខាន់ៗ ទាំងនៅក្នុងប្រទេសម៉ាឡេស៊ី និងនៅក្នុង ប្រតិបត្តិការភ្នាក់ងាររបស់ស៊ីអាយអិមប៊ី គ្រុប។ លោកស្រីត្រូវបានតែងតាំងជាលេខាធិការក្រុមហ៊ុនរួម របស់ស៊ីអាយអិមប៊ី កម្ពុជា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១០។

លោកស្រីមានបទពិសោធន៍ការងារជាង ២០ឆ្នាំ ជាលេខាធិការក្រុមហ៊ុន ហើយលោកស្រីបានចូលរួម បម្រើការងារឲ្យ ស៊ីអាយអិមប៊ី ចាប់តាំងពីឆ្នាំ២០០២ នៅក្នុងនាយកដ្ឋានសេវាកម្មនីតិកម្មក្រុមហ៊ុន មុនពេល បង្កើតនាយកដ្ឋានលេខាធិការក្រុមហ៊ុន ក្នុងឆ្នាំ២០០៤។ លោកស្រីក៏ជាអភិបាលនៃក្រុមហ៊ុនបុត្រសម្ព័ន្ធ មួយចំនួនរបស់ស៊ីអាយអិមប៊ី គ្រុប ផងដែរ។ មុនចូលបម្រើការ នៅក្នុងស៊ីអាយអិមប៊ី Datin Rossaya បម្រើការងារឲ្យក្រុមហ៊ុន តើម៉ូដឡាន ណេសិនណាល ប៊ីហាដ (Permodalan Nasional Berhad) ក្នុងនាម ជាលេខាធិការក្រុមហ៊ុនមួយរូបនៃក្រុមហ៊ុនបុត្រសម្ព័ន្ធមួយចំនួននៃក្រុមហ៊ុននេះ។ លោកស្រីបានចាប់ផ្តើម អាជីពការងារដំបូង នៅក្រុមហ៊ុន ថាម អេនជីនៀរីង គ្រុប (Time Engineering Group)។

Datin Rossaya បញ្ចប់ថ្នាក់បរិញ្ញាបត្រនីតិសាស្ត្រ (ជំនាញនីតិពាណិជ្ជកម្ម) ពីសាកលវិទ្យាល័យ ខូវីនទ្រី (Coventry University) នៃចក្រភពអង់គ្លេស។ លោកស្រីក៏ជាសមាជិកនៃវិទ្យាស្ថានលេខាធិការ និងរដ្ឋបាលនៃប្រទេសម៉ាឡេស៊ី (Malaysian Institute of Chartered Secretaries and Administrators) ហើយលោកស្រីក៏ជាសមាជិកម្នាក់នៃគណៈកម្មការក្រុមហ៊ុន នៃវេទិកាពិភាក្សាពីការ ប្រតិបត្តិនៃក្រុមហ៊ុនរបស់ប្រទេសម៉ាឡេស៊ី (Companies Commission of Malaysia's Corporate Practice Consultative Forum) ដែលលោកស្រីជាតំណាងការពារផលប្រយោជន៍ ឲ្យក្រុមហ៊ុន ដែលមានទំនាក់ទំនង ជាមួយរដ្ឋាភិបាលក្រោមកិច្ចឧបត្ថម្ភ របស់ក្រុមហ៊ុនកាហ្សាណា ណេសិនណាល ប៊ីហាដ (Khazanah Nasional Berhad) ផងដែរ។ លោកស្រីចូលរួមយ៉ាងសកម្ម ក្នុងការជម្រុញការ ចូលរួមរបស់ស្រ្តី ក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាភិបាល។



លី សោភា

លេខាធិការក្រុមហ៊ុនរួម

សញ្ញាភាពខ្មែរ

លោកស្រី លី សោភា គឺជាលេខាធិការក្រុមហ៊ុនរបស់ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី។ លោកស្រី គឺជា លេខាធិការរួមមួយរូបនៃក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការសវនកម្មរបស់ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី។ លោកស្រីក៏ជាលេខាធិការនៃគណៈកម្មាធិការគ្រប់គ្រង និងជាអ្នកចូលរួមអចិន្ត្រៃយ៍ក្នុងគណៈ កម្មាធិការផ្សេងៗទៀតរបស់ធនាគារ ដែលក្នុងនោះរួមមាន គណៈកម្មាធិការហានិភ័យ និងគណៈកម្មាធិការ ឥណទាន។

មុនពេលចូលបម្រើការងារក្នុងធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី លោកស្រី ធ្លាប់បម្រើការងារជាជំនួយ ការនៃនាយកប្រតិបត្តិជាន់ខ្ពស់នីតិកម្ម និងនាយកផ្នែកនីតិកម្ម និងកិច្ចការក្រុមហ៊ុន នៅក្នុងធនាគារធំមួយ ក្នុងប្រទេសកម្ពុជា។ ក្នុងពេលតែមួយ ក្រៅពីការបន្តការសិក្សា លោកស្រីបានបម្រើការងារផ្នែកនីតិកម្ម និងលេខាធិការក្រុមហ៊ុន អស់រយៈពេល ០៦ ឆ្នាំ នៅនាយកដ្ឋាននីតិកម្ម និងកិច្ចការក្រុមហ៊ុន នៅកន្លែងដែល ធ្លាប់បម្រើការងារពីមុន។

លោកស្រី លី សោភា បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ផ្នែកនីតិសាស្ត្រ ពីសាកលវិទ្យាល័យភូមិន្ទ នីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នាឆ្នាំ២០០៤ ហើយក្នុងឆ្នាំដដែលនេះ លោកស្រីក៏ទទួលបានបរិញ្ញាបត្រ ជំនាញគណនេយ្យ ពីមហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម នៃវិទ្យាស្ថានបច្ចេកវិទ្យា និងគ្រប់គ្រង (បច្ចុប្បន្ន ជាសាកលវិទ្យាល័យពុទ្ធិសាស្ត្រ) ផងដែរ។ នាឆ្នាំ២០០៧ លោកស្រី ទទួលបានសញ្ញាបត្រថ្នាក់អនុបណ្ឌិត ជំនាញនីតិកម្ម ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។

គណៈកម្មាធិការ
ត្រប់ត្រង់ ➤







➤ **NEOH SZE MING**
អនុប្រធាននាយកប្រតិបត្តិ

សញ្ញាភិម៉ាឡេស៊ី

លោក Neoh Sze Ming ត្រូវបានជ្រើសតាំង ជាអនុប្រធាននាយកប្រតិបត្តិ របស់ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦។ តាមរយៈរចនាសម្ព័ន្ធ ដែលត្រូវបានរៀបចំឡើងវិញ របស់ធនាគារ ស៊ីអាយអិមប៊ី លោកមានសិទ្ធិអំណាចគ្រប់គ្រង លើនាយកដ្ឋានមួយចំនួន នៅក្នុងធនាគារ រួមមាន សេវាកម្មហិរញ្ញវត្ថុបុគ្គល / បទពិសោធន៍សេវាកម្មអតិថិជន / គ្រប់គ្រងផលិតផល និងសេវាកម្មឌីជីថល / នីតិកម្ម និងប្រតិបត្តិការ / ទីផ្សារ និងទំនាក់ទំនង និងព័ត៌មានវិទ្យា និងប្រតិបត្តិការ។ មិនតែប៉ុណ្ណោះ លោកក៏ត្រូវបានជ្រើសតាំងជានាយកស្តីទីផ្នែកសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្មផងដែរ។

មុនពេលមកបំពេញការងារនៅធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី លោក Neoh គឺជានាយកផ្នែកអភិវឌ្ឍន៍អាជីវកម្ម សេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម នៅធនាគារ ស៊ីអាយអិមប៊ី ក្នុងប្រទេសម៉ាឡេស៊ី ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៦។ នៅក្នុងមុខតំណែងនេះ លោកទទួលខុសត្រូវលើការអភិវឌ្ឍយុទ្ធសាស្ត្រអាជីវកម្ម ការិយាល័យប្រចាំតំបន់ ការអភិវឌ្ឍផលិតផល និងទីផ្សារ។ មិនតែប៉ុណ្ណោះ លោកក៏បានដឹកនាំនាយកដ្ឋានសម្របសម្រួលប្រាក់បញ្ញើ និងការលក់ផលិតផលឆ្លងគ្នា នៅលើសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្មក្នុងប្រទេសម៉ាឡេស៊ីផងដែរ។

លោក Neoh បានចូលបម្រើការងារ នៅក្នុងស៊ីអាយអិមប៊ី គ្រុប ក្នុងឆ្នាំ២០០៨ ដោយត្រូវបានជ្រើសតាំងជាមន្ត្រីពិសេស របស់ប្រធាននាយកប្រតិបត្តិ នៃស៊ីអាយអិមប៊ី គ្រុប។ អំឡុងពេល៤ឆ្នាំ នៃតួនាទីក្នុងការិយាល័យរបស់ប្រធាននាយកប្រតិបត្តិក្រុមហ៊ុនមេ លោកបានជួយដល់ប្រធាននាយកប្រតិបត្តិរបស់ស៊ីអាយអិមប៊ី គ្រុប ដោយការសម្របសម្រួល និងទំនាក់ទំនងនៃគំនិតផ្តួចផ្តើមអាជីវកម្មនានា នៅក្នុងស៊ីអាយអិមប៊ី គ្រុប។ លោកក៏មានមុខងារជាលេខាធិការ នៃក្រុមប្រឹក្សាយោបល់អន្តរជាតិ របស់ស៊ីអាយអិមប៊ី គ្រុបផងដែរ។

លោក Neoh Sze Ming បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស ក្នុងឆ្នាំ២០០៦ ហើយទទួលបានកិត្តិយសកម្រិតទី១ ផ្នែកគីមីវិទ្យា។ ក្នុងពេលទំនេរ លោកចូលចិត្តការថតរូប និងដំណើរកម្សាន្ត។



➤ **LOW CHEE HOCK**
នាយកគ្រប់គ្រងទូទៅ

សញ្ញាភិម៉ាឡេស៊ី

លោក Low Chee Hock គឺជានាយកគ្រប់គ្រងទូទៅរបស់ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ក្នុងប្រទេសកម្ពុជា។ លោកបានចាប់ផ្តើមអាជីពធនាគារ ជាមួយនឹងធនាគារ Citibank ក្នុងប្រទេសម៉ាឡេស៊ី ដោយទទួលបានបទពិសោធន៍ផ្សេងៗ នៅផ្នែកគណនេយ្យគេហដ្ឋាន និងបំណុលគណនេយ្យ របស់សេវាកម្មធនាគារពាណិជ្ជ ទាំងក្នុងមុខងារលក់ និងមុខងារគណនេយ្យ។ ក្រោយមកលោកបានផ្លាស់ទៅធ្វើការ ក្នុងធនាគារ Southern Bank Berhad ដែលមានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ី ក្នុងមុខងារជានាយកផ្នែកគាំទ្រការគ្រប់គ្រង សម្រាប់ការប្រមូល និងការស្តារឡើងវិញ។ បន្ទាប់ពីបម្រើការនៅធនាគារនេះ រយៈពេល៤ឆ្នាំមក ធនាគារ Southern Bank Berhad ត្រូវបានប្រែប្រួលទៅក្នុងធនាគារ ស៊ីអាយអិមប៊ី ប្រទេសម៉ាឡេស៊ី ក្នុងឆ្នាំ២០០៦ ហើយលោកក៏បន្តការងារជាមួយធនាគារ ស៊ីអាយអិមប៊ី ក្នុងប្រទេសម៉ាឡេស៊ី រហូតដល់ឆ្នាំ២០១៤ ក្នុងមុខងារជានាយករងជាន់ខ្ពស់ ផ្នែកសេវាកម្មធនាគារពាណិជ្ជកម្ម គ្រប់គ្រងផ្នែកអចលនទ្រព្យរបស់ស៊ីអាយអិមប៊ី មុនពេលដែលលោកត្រូវបានតែងតាំង ជានាយកគ្រប់គ្រងទូទៅ នៅធនាគារ ស៊ីអាយអិមប៊ី ក្នុងប្រទេសកម្ពុជា។

ក្នុងអំឡុងពេលបំពេញការងារ ក្នុងធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី លោក Low បានគ្រប់គ្រងលើប្រតិបត្តិការទូទៅ និងអភិបាលកិច្ចរបស់ធនាគារ រួមទាំងសេវាកម្មហិរញ្ញវត្ថុបុគ្គល និងសេវាកម្មអាជីវកម្មខ្នាតតូច និងមធ្យម។ លើសពីនេះទៀត លោក Low ក៏ជាសមាជិកគណៈកម្មាធិការហានិភ័យ គណៈកម្មាធិការធនាគារទ្រព្យធន និងបំណុល គណៈកម្មាការសវនកម្ម និងគណៈកម្មាធិការគ្រប់គ្រង របស់ធនាគារ ស៊ីអាយអិមប៊ី ផងដែរ។

លោក Low បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ផ្នែកពាណិជ្ជកម្ម ជំនាញគណនេយ្យ និងហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យ Queensland ខាងត្បូង នៃប្រទេសអូស្ត្រាលី ហើយលោកក៏បានបញ្ចប់កម្មវិធីភាពជាអ្នកដឹកនាំ INSEAD ពីសាលាពាណិជ្ជសាស្ត្រ INSEAD ប្រទេសបារាំង។

លោក Low Chee Hock បានលាឈប់ពីធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦។



➤ **ហេង ធីតា**
នាយកសេវាកម្មហិរញ្ញវត្ថុបុគ្គល

សញ្ញាតិខ្មែរ

លោកស្រី ហេង ធីតា ទទួលបន្ទុកគ្រប់គ្រងទូទៅ លើផ្នែកសេវាកម្មហិរញ្ញវត្ថុបុគ្គល របស់ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ហើយភារកិច្ចរបស់លោកស្រី រួមមានការអភិវឌ្ឍផលិតផល ការលក់ និងការចែកចាយ ព្រមទាំងការគ្រប់គ្រងឥណទាន ទៅលើអតិថិជនបុគ្គល។ លើសពីនេះទៅទៀត លោកស្រី ធីតា ជាអ្នកបង្កើតយុទ្ធសាស្ត្រអាជីវកម្ម និងទទួលខុសត្រូវទៅលើការគ្រប់គ្រងបណ្តាញសាខា (Branch Distribution) សេវាកម្មហិរញ្ញវត្ថុជាន់ខ្ពស់ (Preferred Banking) ឥណទានគេហដ្ឋាន និងសេវាកម្មប័ណ្ណឥណទាន (Credit Card)។

លោកស្រី ធីតា ចាប់ផ្តើមអាជីពការងារ ជាបុគ្គលិកផ្នែកលក់នៅក្នុងក្រុមហ៊ុន នាំចេញ នាំចូល ហើយបន្ទាប់មកធ្វើការ នៅក្នុងក្រុមហ៊ុនផ្សាយពាណិជ្ជកម្មអន្តរជាតិមួយ អស់រយៈពេល ៤ឆ្នាំ ផ្នែកទំនាក់ទំនងអតិថិជន មុននឹងអ្នកស្រីចេញទៅបន្តការសិក្សា នៅប្រទេសជប៉ុន។ ក្រោយពេលវិលមកកម្ពុជាវិញ លោកស្រីបានចូលបម្រើការងារជាអ្នកផ្តល់ប្រឹក្សា ដល់ធនាគារពិភពលោក ក្នុងកម្មវិធីមេគង្គអភិវឌ្ឍន៍ឯកជន (Mekong Private Development Facility)។

មុនចូលបម្រើការងារក្នុងធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី លោកស្រី ធីតា ធ្លាប់បម្រើការងារ ក្នុងធនាគារធំមួយ ក្នុងប្រទេសកម្ពុជា អស់រយៈពេល ៧ឆ្នាំ ដែលក្នុងអំឡុងពេលនោះ លោកស្រី បម្រើការងារ ក្នុងតួនាទីគ្រប់គ្រងមួយចំនួន រួមមានដូចជា ជានាយកផ្នែកទីផ្សារ នាយកផ្នែកគាំទ្រសេវាកម្មហិរញ្ញវត្ថុបុគ្គល ហើយបន្ទាប់មកជានាយកផ្នែកគ្រប់គ្រងបណ្តាញសាខា។

លោកស្រី ធីតា ទទួលបានបរិញ្ញាបត្រ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) នៅរាជធានីភ្នំពេញ និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកទីផ្សារ និងអាជីវកម្ម នៅសាកលវិទ្យាល័យអន្តរជាតិនៃប្រទេសជប៉ុន។



➤ **គី សាណា**
នាយកសេវាកម្មហិរញ្ញវត្ថុសាជីវកម្ម
និងសេវាប្រតិបត្តិការ

សញ្ញាតិខ្មែរ

លោកស្រី គី សាណា បានបម្រើការងារជាង ១៥ ឆ្នាំ នៅក្នុងវិស័យធនាគារ និងបានគ្របដណ្តប់មុខងារជាច្រើន ក្នុងវិស័យនេះ។ លោកស្រី បានចាប់ផ្តើមអាជីព ជាមួយនឹងធនាគារអន្តរជាតិ និងបច្ចុប្បន្នជាមួយធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី។ ក្នុងនាមជានាយកសេវាកម្មហិរញ្ញវត្ថុសាជីវកម្ម និងសេវាប្រតិបត្តិការ លោកស្រី សាណា ទទួលខុសត្រូវផ្នែកឥណទានសាជីវកម្ម និងការងាររួមផ្តៃកម្មហិរញ្ញប្បទានពាណិជ្ជកម្ម និងការគ្រប់គ្រងសាច់ប្រាក់ រួមទាំងការផ្តិតផែនការយុទ្ធសាស្ត្រ និងប្រតិបត្តិការ ក៏ដូចជាការអនុវត្តផែនការទាំងនោះ។ ឥណទាននេះ បានរួមចំណែកធ្វើឲ្យមានការរីកចម្រើន គួរឲ្យកត់សម្គាល់នៅក្នុងអាជីវកម្មរបស់ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ទាំងមូល។

ក្នុងការបំពេញការងារ លោកស្រី គី សាណា បានទទួលរង្វាន់ជាច្រើន ដូចជារង្វាន់សាខាឆ្នើមប្រចាំឆ្នាំ២០១១ បុគ្គលិកឆ្នើមប្រចាំឆ្នាំ២០១១ និងរង្វាន់អិមមេរីល ឆ្នាំ ២០១៣ (Emerald Award 2013) សម្រាប់អ្នកគ្រប់គ្រងថ្នាក់កណ្តាលពី ស៊ីអាយអិមប៊ី ក្រុប ជាដើម។

លោកស្រី គី សាណា បានទទួលបរិញ្ញាបត្រ ផ្នែកគណនេយ្យ ពីវិទ្យាស្ថានជាតិគ្រប់គ្រង និងចូលរួមវគ្គសិក្សា Accelerated Universal Bankers Program នៅសាកលវិទ្យាល័យបច្ចេកវិទ្យា ណាយ៉ាង (Nayang Technological University) ក្នុងប្រទេសសិង្ហបុរី។



➤ **ហេង តូរ៉ង់**
នាយករតនាគារ

សញ្ញាតិខ្មែរ

លោក ហេង តូរ៉ង់ ជាហេរញ្ជិកនៃធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ដែលមានភារកិច្ចចម្បង គឺការផ្តល់មូលនិធិ ការគ្រប់គ្រងភាពរឹងមាំ ការលក់រូបិយប័ណ្ណបរទេស ការលក់ផលិតផលវិនិយោគ ឬផលិតផលផ្សេងៗ ដែលផ្សារភ្ជាប់នឹងទីផ្សារ និងទំនាក់ទំនងទូទៅ ជាមួយស្ថាប័នហិរញ្ញវត្ថុ។ ក្នុងដំណើរកិច្ចការងារ លោក តូរ៉ង់ មានទំនាក់ទំនងការងារជាប្រចាំ ជាមួយអតិថិជន ទាំងប្រភេទលក់រាយ និងលក់ដុំ។ លោកបានអភិវឌ្ឍជំនាញរបស់ខ្លួន លើផ្នែកផលិតផលទីផ្សារ ដូចជាការទិញ-លក់រូបិយប័ណ្ណបរទេស និងស្បៀងផ្សាររូបិយវត្ថុ និងអន្តរធនាគារ ព្រមទាំងសហការជាមួយអង្គភាពអាជីវកម្មនិយ័យ ដើម្បីបង្កើនប្រាក់ចំណេញរបស់ធនាគារ ឲ្យនូវកម្រិតខ្ពស់បំផុត។ លោកបានចូលបម្រើការងារនៅក្នុងធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ក្នុងខែកញ្ញា ឆ្នាំ ២០១០ ក្នុងមុខងារជាអ្នកគ្រប់គ្រងហានិភ័យ និងជាលេខាធិការគណៈកម្មាធិការហានិភ័យ រហូតដល់ពាក់កណ្តាលឆ្នាំ២០១៣ មុនពេលលោកបានផ្លាស់ប្តូរទៅគ្រប់គ្រងនាយកដ្ឋានរតនាគារ។

មុនពេលចូលបម្រើការងារ នៅក្នុងធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី លោក ហេង តូរ៉ង់ ធ្លាប់ជាប្រធានផ្នែកគ្រប់គ្រងហានិភ័យសាច់ប្រាក់ និងទីផ្សារ ក្នុងនាយកដ្ឋានគ្រប់គ្រងហានិភ័យ និងមានបទពិសោធន៍លើផ្នែកគ្រប់គ្រងសាច់ប្រាក់ ក្នុងនាយកដ្ឋានរតនាគារ នៃធនាគារធំមួយ នៅក្នុងប្រទេសកម្ពុជា អស់រយៈពេល ៦ឆ្នាំ។

លោក ហេង តូរ៉ង់ បានទទួលសញ្ញាបត្រថ្នាក់អនុបណ្ឌិត ផ្នែកហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យបណ្ឌិតសាស្ត្រនៃកម្ពុជា ក្នុងឆ្នាំ២០១១ និងបានបញ្ចប់វគ្គសិក្សា Accelerated Universal Bankers Program ពីសាកលវិទ្យាល័យបច្ចេកវិទ្យា ណាយ៉ាង (Nayang Technological University) ក្នុងប្រទេសសិង្ហបុរី នាឆ្នាំ២០១៤។ បច្ចុប្បន្ន លោកកំពុងបន្តការសិក្សា ផ្នែកសញ្ញាបត្រគណនេយ្យ ជំនាញថ្នាក់គណនេយ្យកម្ពុជាខ្ពស់ (ACCA: Association of Chartered Certified Accountants) នៅមជ្ឈមណ្ឌល ដែលទទួលបានអាជ្ញាប័ណ្ណពីចក្រភពអង់គ្លេស នៅក្នុងប្រទេសកម្ពុជា។



➤ **ហង វ៉ូ**
នាយកយុទ្ធសាស្ត្រ និងហិរញ្ញវត្ថុ

សញ្ញាតិខ្មែរ

លោក ហង វ៉ូ ជានាយកយុទ្ធសាស្ត្រ និងហិរញ្ញវត្ថុ។ លោកជាអ្នកត្រួតត្រាម្នាក់ ក្នុងចំណោមគណៈគ្រប់គ្រងធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ដែលបានចូលរួមជាមួយធនាគារ ក្នុងឆ្នាំ ២០១០ ជានាយកហិរញ្ញវត្ថុ ហើយត្រូវបានតែងតាំង ជានាយក យុទ្ធសាស្ត្រ និងហិរញ្ញវត្ថុ ក្នុងឆ្នាំ២០១៣។ ភារកិច្ចចម្បងរបស់លោក រួមមានការគ្រប់គ្រងមុខងារហិរញ្ញវត្ថុ រៀបចំផែនការ ដឹកនាំ និង គ្រប់គ្រងបុគ្គលិក ក្នុងការអនុវត្ត និងរៀបចំគោលការណ៍ និងនីតិវិធី សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុ ថវិកា គណនេយ្យពន្ធដារ របាយការណ៍ បទប្បញ្ញត្តិ និងយុទ្ធសាស្ត្រអាជីវកម្មរបស់ធនាគារ។

លោក វ៉ូ ត្រូវបានតែងតាំង លើប្រព័ន្ធ និងរបាយការណ៍ គណនេយ្យ ការគ្រប់គ្រងហិរញ្ញវត្ថុ ការរៀបចំផែនការអាជីវកម្ម និង ដើរតួនាទីជាអ្នកសម្របសម្រួល ជាមួយក្រុមហ៊ុនមេ នៅប្រទេស ម៉ាឡេស៊ីផងដែរ។ មុនចូលបម្រើការងារនៅធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី លោកមានបទពិសោធន៍ ៨ឆ្នាំ ក្នុងការងារគ្រប់គ្រងហិរញ្ញវត្ថុ និងកាន់តួនាទីជានាយករងហិរញ្ញវត្ថុ នៅធនាគារធំមួយ ក្នុងប្រទេស កម្ពុជា។

លោក វ៉ូ បានទទួលបរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង ពាណិជ្ជកម្ម ជំនាញហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ហើយបានបញ្ចប់ការសិក្សា ថ្នាក់គណនេយ្យជាន់ខ្ពស់ (ACCA: Association of Chartered Certified Accountants) ពីសាលា ពាណិជ្ជកម្ម CamEd ដែលជាស្ថាប័នទទួលបានសិទ្ធិជាផ្លូវការ ពី ចក្រភពអង់គ្លេស ក្នុងការបណ្តុះបណ្តាល ACCA នៅប្រទេសកម្ពុជា។



➤ **អ៊ុំ ចិន្តាកក្កិ**
នាយកធនធានក្រុមហ៊ុន

សញ្ញាតិខ្មែរ

លោកស្រី អ៊ុំ ចិន្តាកក្កិ ចូលបម្រើការងារក្នុងធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ជាងរយៈពេល ៥ឆ្នាំមកហើយ។ លោកស្រីគឺជាសមាជិកមួយ រូប ក្នុងគណៈកម្មាធិការគ្រប់គ្រង របស់ធនាគារ ហើយភារកិច្ចចម្បង របស់លោកស្រីគឺធានាថា របៀបវារៈដ៏មានប្រសិទ្ធភាព គឺត្រូវបាន ដំណើរការ តាមរយៈកិច្ចសហការ ជាមួយនាយកដ្ឋានផ្សេងៗ។

នៅក្នុងមុខតំណែង លោកស្រីបានអភិវឌ្ឍការគ្រប់គ្រងធនធាន មនុស្ស ឆ្ពោះទៅកាន់កម្រិតខ្ពស់មួយទៀត ដោយការកសាងសមត្ថភាព និងយោជិត ទាំងចំណេះដឹង និងជំនាញអនុវត្តន៍ការងារ រហូតដល់ការ គ្រប់គ្រងនយោបាយ និងភាពជាអ្នកដឹកនាំ។ លោកស្រីជួយជម្រុញយ៉ាង សកម្ម នូវវប្បធម៌ចែករំលែក និងរៀនសូត្រ ដើម្បីពង្រឹងចំណេះដឹង របស់ស្ថាប័ន ក្នុងរយៈពេលយូរអង្វែង។ របៀបវារៈសំខាន់ផ្សេងទៀត រួមមានការធានាឲ្យមានសកម្មភាពចូលរួមយ៉ាងស្អិតរមួត រវាង និយោជិតទាំងអស់ ជាមួយថ្នាក់ដឹកនាំ។

ឆ្លើយតបទៅនឹងកម្មវិធីភ្ជាប់ទំនាក់ទំនង និងអភិវឌ្ឍន៍និយោជិត ឲ្យស្របនឹងទិសដៅអាជីវកម្ម ធនាគារសម្រេចបានលទ្ធផលកាន់តែ ប្រសើរឡើង ពីមួយឆ្នាំទៅមួយឆ្នាំ។

ក្រៅពីផ្នែកធនធានមនុស្ស លោកស្រីក៏ទទួលខុសត្រូវ លើ នាយកដ្ឋានផ្នែករដ្ឋបាល និងគ្រប់គ្រងទ្រព្យសម្បត្តិផងដែរ។ លោកស្រីទទួលបន្ទុកគ្រប់គ្រងគម្រោងទ្រព្យសម្បត្តិចម្បងៗ ដើម្បី ធានាថា គម្រោងទាំងនោះត្រូវបានចាត់ចែងបានល្អប្រសើរ ផ្អែក លើប្រសិទ្ធភាពនៃការចំណាយ និងសម្រេចបានសមិទ្ធផល គួរជាទី គាប់ចិត្ត។

លោកស្រី អ៊ុំ ចិន្តាកក្កិ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ រដ្ឋបាលពាណិជ្ជកម្ម ពីវិទ្យាស្ថានជាតិគ្រប់គ្រង។ មុនចូលបម្រើការងារ នៅធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី លោកស្រីធ្លាប់បានកាន់តំណែង ក្នុងមុខងារធនធានមនុស្ស តាំងពីឆ្នាំ ២០០២ រហូតដល់បច្ចុប្បន្ន។



➤ **ដែន ជាវុទ្ធ**
នាយកព័ត៌មានវិទ្យា និងប្រតិបត្តិការ

សញ្ញាតិខ្មែរ

លោក ដែន ជាវុទ្ធ ជានាយក នៃនាយកដ្ឋានព័ត៌មានវិទ្យា និងប្រតិបត្តិការ។ លោកត្រូវបានតែងតាំងឲ្យទទួលបន្ទុក ប្រតិបត្តិការ ការ កែលម្អដំណើរការអាជីវកម្ម និងអភិបាលកិច្ចប្រតិបត្តិការ ព្រមទាំង មុខងារការធានាលើការអនុលោមតាម។ លោកដឹកនាំបច្ចេកទេស របស់ធនាគារ និងអនុវត្តយុទ្ធសាស្ត្របច្ចេកទេសផ្សេងៗ ដើម្បីធានាថា ការដំឡើងរៀបចំគ្រប់គ្រងបេដ្ឋានធនាសម្ព័ន្ធ គឺស្របតាមទិសដៅរបស់ នាយកដ្ឋានព័ត៌មានវិទ្យា និងប្រតិបត្តិការ របស់ស៊ីអាយអិមប៊ី គ្រុប។

លោក ដែន ជាវុទ្ធ ចូលបម្រើការងារនៅក្នុងធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ជានាយកនៃនាយកដ្ឋានព័ត៌មានវិទ្យា នៅ ខែកញ្ញា ឆ្នាំ២០១០ ជាមនុស្សម្នាក់ ក្នុងចំណោមអ្នកត្រួតត្រាយ ផ្សេងទៀត ដែលបានចូលរួមបង្កើតប្រតិបត្តិការរបស់ធនាគារ មុនពេលលោកបានឡើងកាន់តំណែងជានាយក នៃនាយកដ្ឋាន ព័ត៌មានវិទ្យា និងប្រតិបត្តិការ។ មុនពេលមកបម្រើការងារនៅទីនេះ លោកមានបទពិសោធន៍ ៥ឆ្នាំ ជានាយកនៃនាយកដ្ឋានព័ត៌មានវិទ្យា មកពីធនាគារក្នុងស្រុកមួយ។

លោក ដែន ជាវុទ្ធ បានទទួលបរិញ្ញាបត្រចំនួន ២ គឺបរិញ្ញាបត្រ វិទ្យាសាស្ត្រកុំព្យូទ័រ និងអក្សរសាស្ត្រអង់គ្លេសលើជំនាញទំនាក់ទំនង វិជ្ជាជីវៈ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។



➤ **ហុង ជឿប**
នាយកគ្រប់គ្រងហានិភ័យ

សញ្ញាតិខ្មែរ

ជាមួយនឹងបទពិសោធន៍ការងារល្អៗជាច្រើនឆ្នាំ នៅក្នុងវិស័យធនាគារពាណិជ្ជ លើផ្នែកលក់-បម្រើអតិថិជន ព្រមទាំងផ្នែកគ្រប់គ្រងហានិភ័យ លោក ហុង ជឿប មានចំណេះដឹងច្បាស់លាស់ ផ្នែកឧស្សាហកម្មធនាគារ និងអតិថិជន ក្នុងការផ្តល់នូវយោបល់ ដល់ផ្នែកដែលពាក់ព័ន្ធ ក្នុងដំណើរការអាជីវកម្មរបស់ធនាគារ ព្រមទាំងការគ្រប់គ្រងហានិភ័យ។ លោក ហុង ជឿប ក៏ធ្លាប់បានបម្រើការងារជានាយកគ្រប់គ្រងហានិភ័យរបស់ធនាគារបរទេសមួយ នៅក្នុងប្រទេសឡាវផងដែរ។ ក្នុងនាមជានាយកគ្រប់គ្រងហានិភ័យរបស់ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី លោក ហុង ជឿប ទទួលបន្ទុកផ្នែកគ្រប់គ្រងហានិភ័យទូទៅ នៅក្នុងធនាគារ ហើយធ្វើការយ៉ាងជិតស្និទ្ធ ជាមួយអង្គភាពដែលពាក់ព័ន្ធ ព្រមទាំងការិយាល័យមេ ដើម្បីធានាការអនុវត្តដ៏ខ្ជាប់ខ្ជួន នូវវប្បធម៌គ្រប់គ្រងហានិភ័យ នៅក្នុងធនាគារទាំងមូល។

ក្នុងនាមជាប្រធានគណៈកម្មាធិការគណនេយ្យ លោក ហុង ជឿប ផ្តល់នូវទិសដៅ និងការណែនាំ ដើម្បីរក្សា និងទាញអតិថិជនល្អៗ ព្រមទាំងធានាឲ្យបាននូវគុណភាពគណនេយ្យ ដែលធនាគារមាន។ ក្រៅពីនេះ លោកពិនិត្យមើលការគ្រប់គ្រងហានិភ័យប្រភេទផ្សេងទៀត ដែលមានហានិភ័យប្រតិបត្តិការ ហានិភ័យទីផ្សារ និងហានិភ័យសាច់ប្រាក់ជាដើម។ លោក ហុង ជឿប ទទួលបានបរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងអាជីវកម្ម ហើយបានបញ្ចប់កម្មវិធីភាពជាអ្នកដឹកនាំ CIMB-INSEAD ផងដែរ។



➤ **លី សោភា**
នាយកនីតិកម្ម និងប្រតិបត្តិកម្ម

សញ្ញាតិខ្មែរ

លោកស្រី លី សោភា មានតួនាទីជានាយកនីតិកម្ម និងប្រតិបត្តិកម្ម នៃធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ចាប់តាំងពីថ្ងៃចាប់ផ្តើមប្រតិបត្តិការដំបូងរបស់ធនាគារ នៅខែវិច្ឆិកា ឆ្នាំ២០១០ មកម្ល៉េះ។ លោកស្រី ទទួលបន្ទុកលើការងារប្រតិបត្តិកម្ម និងចាត់ចែងតួនាទីលេខាធិការក្រុមហ៊ុន និងនីតិកម្ម។ លោកស្រី គឺជាលេខាធិការក្រុមហ៊ុនមួយរូបនៃក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការសវនកម្មរបស់ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី។ លោកស្រីក៏ជាលេខាធិការនៃគណៈកម្មាធិការគ្រប់គ្រង និងជាអ្នកចូលរួមអចិន្ត្រៃយ៍ ក្នុងគណៈកម្មាធិការផ្សេងៗទៀតរបស់ធនាគារ ដែលក្នុងនោះមានគណៈកម្មាធិការហានិភ័យ និងគណៈកម្មាធិការគណនេយ្យផងដែរ។

មុនពេលចូលបម្រើការងារក្នុងធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី លោកស្រី ធ្លាប់បម្រើការងារជាជំនួយការ នាយកប្រតិបត្តិជាន់ខ្ពស់នីតិកម្ម និងនាយកផ្នែកនីតិកម្ម និងកិច្ចការក្រុមហ៊ុននៅក្នុងធនាគារធំមួយក្នុងប្រទេសកម្ពុជា។ ក្នុងពេលតែមួយ ក្រៅពីការបន្តការសិក្សាលោកស្រីបានបម្រើការងារផ្នែកនីតិកម្ម និងលេខាធិការក្រុមហ៊ុនអស់រយៈពេល ០៦ ឆ្នាំ នៅនាយកដ្ឋាននីតិកម្ម និងកិច្ចការក្រុមហ៊ុន នៅកន្លែង ដែលធ្លាប់បម្រើការងារពីមុន។

លោកស្រី លី សោភា បានទទួលបរិញ្ញាបត្រផ្នែកនីតិសាស្ត្រពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច នៅឆ្នាំ២០០៤ ហើយក្នុងឆ្នាំដដែលនេះ លោកស្រីក៏ទទួលបានបរិញ្ញាបត្រជំនាញគណនេយ្យ ពីមហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្មនៃវិទ្យាស្ថានបច្ចេកវិទ្យា និងគ្រប់គ្រង (បច្ចុប្បន្នជាសាកលវិទ្យាល័យពុទ្ធិសាស្ត្រ) ផងដែរ។ នៅឆ្នាំ២០០៧ លោកស្រីទទួលបានសញ្ញាបត្រថ្នាក់អនុបណ្ឌិតជំនាញនីតិកម្ម ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។



➤ **ខៀវ ឡានីន**
នាយកសវនកម្មផ្ទៃក្នុង

សញ្ញាតិខ្មែរ

ក្នុងនាមជាអ្នកត្រួតត្រាយន្ទៀក ក្នុងចំណោមគណៈគ្រប់គ្រង របស់ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី នៅពេលបើកដំណើរការដំបូង ក្នុងឆ្នាំ២០១០ លោក ខៀវ ឡានីន ទទួលខុសត្រូវលើការអភិវឌ្ឍ ពិនិត្យមើលផែនការសវនកម្ម យុទ្ធសាស្ត្រ ស្តង់ដារ និងគោលនយោបាយព្រមទាំងការគ្រប់គ្រងទូទៅ ក្នុងនាយកដ្ឋានសវនកម្មផ្ទៃក្នុងរបស់ធនាគារ។

លោក ឡានីន បានបម្រើការងារ ក្នុងផ្នែកសវនកម្មផ្ទៃក្នុង នៅតាមស្ថាប័នហិរញ្ញវត្ថុ អស់រយៈពេលជាង ១៤ឆ្នាំ ដែលលោកមានសមត្ថភាព ក្នុងការបំពេញតួនាទីបានយ៉ាងល្អ និងជាជំនួយទៅដល់គណៈកម្មាធិការសវនកម្ម និងគណៈគ្រប់គ្រង ក្នុងការបង្កើតការគ្រប់គ្រងចំណាយដោយប្រសិទ្ធភាព ការវាយតម្លៃហានិភ័យ ការផ្តល់អនុសាសន៍លើវិធានការកាត់បន្ថយហានិភ័យ និងការធានាដំណើរការអភិបាលកិច្ចឲ្យបានល្អប្រសើរ។

លោក ឡានីន បានទទួលបរិញ្ញាបត្រ ផ្នែកហិរញ្ញវត្ថុ និងធនាគារពីសាកលវិទ្យាល័យជាតិគ្រប់គ្រង និងបរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកហិរញ្ញវត្ថុ និងគណនេយ្យ ពីសាកលវិទ្យាល័យបៀលប្រាយ។



ក្នុងនាម
ជាដៃគូអាជីវកម្ម
យ៉ាងពិតប្រាកដ យើង
កសាងអនាគត
ដ៏រឹងមាំ និងយូរអង្វែង
សម្រាប់អតិថិជន
របស់យើង។



របាយការណ៍ ហិរញ្ញវត្ថុ

៨៦	របាយការណ៍ក្រុមប្រឹក្សាភិបាល
៨៧	របាយការណ៍សវនករឯករាជ្យ
៨៨	តារាងតុល្យការ
៨៩	របាយការណ៍លទ្ធផល
៩០	របាយការណ៍បម្រែបម្រួលមូលធន
៩១	របាយការណ៍លំហូរសាច់ប្រាក់
៩២	កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
១១៥	ឧបសម្ព័ន្ធ៖ កំណត់សម្គាល់ស្តីពីតម្រូវការតាមប្រកាស របស់ធនាគារជាតិនៃកម្ពុជា

របាយការណ៍ក្រុមប្រឹក្សាភិបាល ➤

ក្រុមប្រឹក្សាភិបាលធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី (ហៅកាត់ថា «ធនាគារ») សូមដាក់ជូនរបាយការណ៍របស់ខ្លួន និងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ដែលបានធ្វើសវនកម្មរួចហើយ សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦។

អំពីធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី

ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី បានបង្កើតឡើងនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១០ ហើយធនាគារនេះគឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ដែលកាន់កាប់ភាគហ៊ុនទាំងស្រុង ដោយ CIMB Bank Berhad ដែលជាធនាគារមានអាជ្ញាប័ណ្ណចុះបញ្ជីអាជីវកម្ម នៅប្រទេសម៉ាឡេស៊ី។ ក្រុមហ៊ុន CIMB Group Holdings Berhad ដែលបានចុះបញ្ជីជាក្រុមហ៊ុនសាជីវកម្ម នៅប្រទេសម៉ាឡេស៊ី គឺជាក្រុមហ៊ុនមេចំបងសុំ។

សកម្មភាពអាជីវកម្មចម្បងៗ

សកម្មភាពអាជីវកម្មចម្បងៗរបស់ធនាគារ គឺការផ្តល់សេវាកម្មផ្នែកធនាគារជាច្រើនប្រភេទ និងសេវាកម្មដែលពាក់ព័ន្ធនឹងវិស័យហិរញ្ញវត្ថុ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

លទ្ធផលប្រតិបត្តិការ និងភាគលាភ

លទ្ធផលហិរញ្ញវត្ថុ សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍លទ្ធផល នៅលើទំព័រ ៨៩។

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ មិនមានការប្រកាស ឬការបង់ភាគលាភទេ។

ទ្រព្យសកម្មរយៈពេលខ្លី និងទ្រព្យសកម្មរយៈពេលវែង

មុនពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ក្រុមប្រឹក្សាភិបាលបានចាត់វិធានការ ដែលមានមូលដ្ឋានសមរម្យដើម្បីបញ្ជាក់ថាបណ្តាទ្រព្យសកម្មរយៈពេលខ្លី និងទ្រព្យសកម្មរយៈពេលវែង ក្រៅពីបំណុលដែលទំនងជាមិនអាចទទួលបានមកវិញ នៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតា ទៅតាមតម្លៃនៅក្នុងបញ្ជីរបស់ធនាគារ ត្រូវបានកាត់បន្ថយឲ្យស្មើនឹងតម្លៃ ដែលគិតថានឹងអាចលក់បាន នៅលើទីផ្សារជាក់ស្តែង។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ និងផ្អែកលើការយល់ដឹងដ៏សុក្រឹត ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ និងកាលៈទេសៈណាមួយ ដែលបណ្តាលឲ្យតម្លៃទ្រព្យសកម្មរយៈពេលខ្លី និងទ្រព្យសកម្មរយៈពេលវែង នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ មានតម្លៃមិនត្រឹមត្រូវជាសារវន្តនោះឡើយ។

បំណុលយថាភាព និងបំណុលផ្សេងៗ

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ៖

- ក. មិនមានបន្ទុកណាមួយ លើទ្រព្យសកម្មរបស់ធនាគារ ដែលបានកើតឡើង ដោយសារការដាក់បញ្ចាំ ដើម្បីការធានាបំណុលរបស់បុគ្គលណាម្នាក់ឡើយ ចាប់តាំងពីដំណាច់ឆ្នាំមក និង
- ខ. មិនមានបំណុលយថាភាពណាមួយរបស់ធនាគារ ដែលបានកើតឡើងចាប់តាំងពីដំណាច់ឆ្នាំមក ក្រៅពីដំណើរការអាជីវកម្មធនាគារធម្មតានោះទេ។

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល ពុំមានបំណុលយថាភាព ឬបំណុលផ្សេងៗរបស់ធនាគារ ដែលត្រូវបានទាមទារឲ្យសង ឬអាចនឹងត្រូវទាមទារឲ្យសង ក្នុងរយៈពេល១២ខែ បន្ទាប់ពីដំណាច់ឆ្នាំ ដែលនឹង ឬអាចនឹងមានផលប៉ះពាល់ជាសារវន្ត ដល់លទ្ធភាពរបស់ធនាគារ ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន នៅថ្ងៃផុតកំណត់សងនោះទេ។

ការប្រែប្រួលកាលៈទេសៈ

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីកាលៈទេសៈណាមួយ ដែលមិនបានឆ្លុះបញ្ចាំងនៅក្នុងរបាយការណ៍នេះ ឬរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ដែលអាចបណ្តាលឲ្យចំនួនទឹកប្រាក់ដែលបានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ មានកំហុសឆ្គងជាសារវន្តនោះឡើយ។

ប្រតិបត្តិការដែលមានលក្ខណៈមិនធម្មតា

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល លទ្ធផលហិរញ្ញវត្ថុរបស់ធនាគារ សម្រាប់ឆ្នាំហិរញ្ញវត្ថុនេះ ពុំមានរងនូវផលប៉ះពាល់ជាសារវន្តពីគណនី ប្រតិបត្តិការ ឬ ព្រឹត្តិការណ៍ណាមួយ ដែលមានលក្ខណៈជាសារវន្ត

និងខុសពីធម្មតានោះទេ។ តាមយោបល់របស់ក្រុមប្រឹក្សាភិបាល ក្នុងចន្លោះពេលរវាងដំណាច់ឆ្នាំហិរញ្ញវត្ថុមកទល់នឹងកាលបរិច្ឆេទនៃរបាយការណ៍នេះ ពុំមានគណនី ប្រតិបត្តិការ ឬ ព្រឹត្តិការណ៍ណាមួយ ដែលមានលក្ខណៈជាសារវន្ត និងខុសប្រក្រតី ដែលទំនងជាមានផលប៉ះពាល់ជាសារវន្ត ដល់លទ្ធផលហិរញ្ញវត្ថុរបស់ធនាគារ ក្នុងឆ្នាំដែលរបាយការណ៍នេះត្រូវបានធ្វើឡើងនោះទេ។

ក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាល ដែលនៅបម្រើការក្នុងអំឡុងឆ្នាំ និងរហូតមកទល់នឹងកាលបរិច្ឆេទនៃរបាយការណ៍នេះ មានរាយនាមដូចខាងក្រោម ៖

- Dato' Shaarani Ibrahim (ប្រធានក្រុមប្រឹក្សាភិបាល)
- Dato' Wira Zainal Abidin Bin Mahamad Zain
- បណ្ឌិត ម៉ី កល្យាណ
- លោក Kua Wei Jin
- លោក ប៊ុន យ៉ន

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាល ចំពោះរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលទទួលខុសត្រូវក្នុងការបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំឡើង និងបានបង្ហាញត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់ នៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ និងលទ្ធផលហិរញ្ញវត្ថុ ព្រមទាំងលំហូរសាច់ប្រាក់សម្រាប់ដំណាច់ឆ្នាំ។ ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ តម្រូវឲ្យក្រុមប្រឹក្សាភិបាល ៖

- (i) ប្រើប្រាស់គោលការណ៍គណនេយ្យសមស្រប ដែលគាំទ្រដោយការវិនិច្ឆ័យ និងការប៉ាន់ប្រមាណយ៉ាងសមហេតុផល និងប្រកបដោយការប្រុងប្រយ័ត្ន បន្ទាប់ពីនោះត្រូវអនុវត្តគោលការណ៍ទាំងនោះឲ្យបានស៊ីសង្វាក់គ្នា។
- (ii) អនុវត្តតាមគោលការណ៍ណែនាំ ដែលចេញដោយធនាគារជាតិនៃកម្ពុជា និងស្តង់ដារគណនេយ្យកម្ពុជា ឬប្រសិនបើមានការប្រាសចាកណាមួយ ក្នុងការបង្ហាញឲ្យមានភាពត្រឹមត្រូវ ការប្រាសចាកទាំងនោះត្រូវបានលាតត្រដាង ពន្យល់ និងកំណត់បរិមាណយ៉ាងត្រឹមត្រូវ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។
- (iii) រក្សាទុកបញ្ជីគណនេយ្យឲ្យបានគ្រប់គ្រាន់ និងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ប្រកបដោយប្រសិទ្ធភាព។
- (iv) រៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដោយផ្អែកលើមូលដ្ឋាននិរន្តរភាពនៃអាជីវកម្ម លើកលែងតែមានករណីមិនសមរម្យក្នុងការសន្មតថា ធនាគារអាចនឹងបន្តប្រតិបត្តិការអាជីវកម្ម នៅពេលអនាគតដ៏ខ្លី និង
- (v) ត្រួតពិនិត្យនិងដឹកនាំធនាគារ ដោយចូលរួមលើរាល់ការសម្រេចចិត្តសំខាន់ៗទាំងអស់ ដែលជះឥទ្ធិពលដល់ប្រតិបត្តិការ និងដំណើរការរបស់ធនាគារ ហើយត្រូវប្រាកដថាភារកិច្ចទាំងនេះត្រូវបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាលអះអាងថា ធនាគារបានអនុវត្តតាមតម្រូវការខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួន។

ការអនុម័តរបាយការណ៍ហិរញ្ញវត្ថុ

យើងខ្ញុំជាក្រុមប្រឹក្សាភិបាល បានអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ ដែលភ្ជាប់មកជាមួយ ដែលបានបង្ហាញយ៉ាងត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់នៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ព្រមទាំងលទ្ធផលប្រតិបត្តិការ និងលំហូរសាច់ប្រាក់សម្រាប់ដំណាច់ឆ្នាំ ដោយអនុលោមទៅតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា និងស្តង់ដារគណនេយ្យកម្ពុជា។

ចុះហត្ថលេខាដោយអនុលោមទៅតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល។



ប៊ុន យ៉ន

អភិបាលប្រតិបត្តិ/ប្រធាននាយកប្រតិបត្តិ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
កាលបរិច្ឆេទ៖ ថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០១៧

របាយការណ៍សវនករឯករាជ្យ

ជូនភាគទុនិកធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី

មតិយោបល់របស់យើងខ្ញុំ

តាមមតិយោបល់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុរបស់ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី (ហៅកាត់ថា «ធនាគារ») បង្ហាញត្រឹមត្រូវ នូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់ អំពីស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ និងលទ្ធផលហិរញ្ញវត្ថុ ព្រមទាំងលំហូរសាច់ប្រាក់ សម្រាប់ដំណាច់ឆ្នាំ ដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា (ហៅកាត់ថា «ធនាគារកណ្តាល»)។

របាយការណ៍ដែលយើងខ្ញុំបានធ្វើសវនកម្ម

- របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ រួមមាន៖
- តារាងតុល្យការ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦
 - របាយការណ៍លទ្ធផលសម្រាប់ដំណាច់ឆ្នាំ
 - របាយការណ៍បម្រែបម្រួលមូលធនសម្រាប់ដំណាច់ឆ្នាំ
 - របាយការណ៍លំហូរសាច់ប្រាក់សម្រាប់ដំណាច់ឆ្នាំ និង
 - កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ រាប់ទាំងសេចក្តីសង្ខេបគោលការណ៍គណនេយ្យសំខាន់ៗ។

មូលដ្ឋាននៃមតិយោបល់របស់យើងខ្ញុំ

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារអន្តរជាតិ ស្តីពីសវនកម្មនៃកម្ពុជា (ហៅកាត់ថា «ស្តង់ដារសវនកម្ម»)។ ការទទួលខុសត្រូវរបស់យើងខ្ញុំ ដែលអនុលោមទៅតាមស្តង់ដារទាំងនោះ ត្រូវបានពណ៌នាបន្ថែមទៀត នៅក្នុងកថាខណ្ឌ «ការទទួលខុសត្រូវរបស់សវនករក្នុងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ» នៅក្នុងរបាយការណ៍របស់យើងខ្ញុំ។

យើងខ្ញុំជឿជាក់ថា ភស្តុតាងសវនកម្មដែលយើងខ្ញុំបានទទួលមានភាពគ្រប់គ្រាន់ និងសមហេតុផល ដើម្បីធ្វើជាមូលដ្ឋាន សម្រាប់ការបញ្ចេញមតិយោបល់របស់យើងខ្ញុំ។

ឯករាជ្យ

យើងខ្ញុំមានឯករាជ្យពីធនាគារ ដែលអនុលោមទៅតាមក្រមសីលធម៌ សម្រាប់គណនេយ្យករវិជ្ជាជីវៈ ដែលចេញផ្សាយដោយក្រុមប្រឹក្សាស្តង់ដារក្រមសីលធម៌អន្តរជាតិ (ហៅកាត់ថា «ក្រមសីលធម៌អន្តរជាតិ») និងអនុលោមទៅតាមក្រមសីលធម៌របស់វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (ហៅកាត់ថា «ក្រមសីលធម៌ វគសក»)។ យើងខ្ញុំបានបំពេញភារកិច្ច ក្នុងការទទួលខុសត្រូវ ផ្នែកក្រមសីលធម៌ផ្សេងៗទៀត ដែលកំណត់ដោយ «ក្រមសីលធម៌អន្តរជាតិ» និង «ក្រមសីលធម៌វគសក»។

ព័ត៌មានផ្សេងៗ

គណៈគ្រប់គ្រងទទួលខុសត្រូវ ចំពោះព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗរួមមាន ឧបសម្ព័ន្ធដែលជាតម្រូវការរបស់ធនាគារកណ្តាល ប៉ុន្តែឧបសម្ព័ន្ធទាំងនេះមិនមែនជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍សវនកររបស់យើងខ្ញុំទេ។

មតិយោបល់របស់យើងខ្ញុំ ចំពោះរបាយការណ៍ហិរញ្ញវត្ថុ ពុំបានគ្របដណ្តប់ទៅលើព័ត៌មានផ្សេងៗនោះទេ ហើយយើងខ្ញុំមិនធ្វើការធានាអះអាង ចំពោះព័ត៌មានទាំងនោះទេ។

ទាក់ទងនឹងការធ្វើសវនកម្មរបស់យើងខ្ញុំ ទៅលើរបាយការណ៍ហិរញ្ញវត្ថុ យើងខ្ញុំទទួលខុសត្រូវ ក្នុងការអានព័ត៌មានផ្សេងៗ ដែលបានរៀបរាប់ខាងលើ ដើម្បីពិចារណាថាតើព័ត៌មានផ្សេងៗទាំងនោះ មានភាពផ្ទុយគ្នាជាសារវន្ត ពីរបាយការណ៍ហិរញ្ញវត្ថុ ឬផ្ទុយពីការយល់ដឹងរបស់យើងខ្ញុំ ផ្នែកលើលទ្ធផលនៃការធ្វើសវនកម្ម ឬមានការរាយការណ៍ពិតប្រាកដ ឬសង្ស័យ ដែលបានកើតឡើងឬទេ។

ផ្អែកទៅលើការងារ ដែលយើងខ្ញុំបានបំពេញ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថា មានកំហុសឆ្គងជាសារវន្ត ដែលកើតចេញពីព័ត៌មានផ្សេងៗទាំងនេះ យើងខ្ញុំត្រូវរាយការណ៍ ពីអង្គហេតុនៃកំហុសឆ្គងទាំងនោះ។ យើងខ្ញុំមិនមានអ្វីត្រូវរាយការណ៍ចំពោះបញ្ហានេះទេ។

ការទទួលខុសត្រូវរបស់ថ្នាក់គ្រប់គ្រង និងអ្នកដែលទទួលបន្ទុកលើអភិបាលកិច្ចរបាយការណ៍ហិរញ្ញវត្ថុ

ថ្នាក់គ្រប់គ្រងទទួលខុសត្រូវ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងបង្ហាញរបាយការណ៍ទាំងនោះ ឲ្យបានត្រឹមត្រូវ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា និងទទួលខុសត្រូវលើការត្រួតពិនិត្យផ្ទៃក្នុង ដែលថ្នាក់គ្រប់គ្រងកំណត់ថា មានភាពចាំបាច់ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ឲ្យចៀសផុតពីការរាយការណ៍ខុសជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គងផ្សេងៗ។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ថ្នាក់គ្រប់គ្រងទទួលខុសត្រូវ ក្នុងការវាយតម្លៃ អំពីលទ្ធភាពរបស់ធនាគារ ក្នុងការបន្តនិរន្តរភាពអាជីវកម្ម ការលាតត្រដាងព័ត៌មានដែលពាក់ព័ន្ធ ក៏ដូចជាបញ្ហាផ្សេងៗ ដែលទាក់ទិនទៅនឹងនិរន្តរភាពអាជីវកម្ម ដោយប្រើមូលដ្ឋានគណនេយ្យ សម្រាប់និរន្តរភាពអាជីវកម្ម លើកលែងតែថ្នាក់គ្រប់គ្រងគ្រោងនឹងបិទអាជីវកម្មរបស់ធនាគារ ឬបញ្ឈប់ប្រតិបត្តិការ ដោយមិនមានជម្រើស ប្រកបដោយភាពប្រាកដប្រជាណាមួយ។

អ្នកដែលទទួលបន្ទុកអភិបាលកិច្ច ត្រូវមានការទទួលខុសត្រូវ ក្នុងការត្រួតពិនិត្យដំណើរការនៃការរាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ។

ការទទួលខុសត្រូវរបស់សវនករ ក្នុងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ

គោលបំណងរបស់យើងខ្ញុំ គឺស្វែងរកអំណះអំណាង ដែលសមហេតុផលថា របាយការណ៍ហិរញ្ញវត្ថុទាំងមូលពុំមានការរាយការណ៍ខុសជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គងផ្សេងៗ និងចេញរបាយការណ៍សវនកម្មដែលមានមតិយោបល់របស់យើងខ្ញុំ។ ការអះអាងដែលសមហេតុផល គឺជាការអះអាងក្នុងកម្រិតខ្ពស់ ប៉ុន្តែវាមិនមែនជាការធានាថាសវនកម្ម ដែលបានធ្វើឡើងដោយអនុលោមទៅតាមស្តង់ដារសវនកម្ម តែងតែរកឃើញជានិច្ច នូវការរាយការណ៍ខុសជាសារវន្ត ដែលបានកើតឡើងនោះទេ។ ការរាយការណ៍ខុសអាចកើតឡើងពីការក្លែងបន្លំ ឬកំហុសឆ្គងហើយវាត្រូវបានចាត់ទុកថា មានលក្ខណៈជាសារវន្ត ប្រសិនបើការរាយការណ៍ខុសនីមួយៗ ឬការរាយការណ៍ខុសសរុប អាចត្រូវបានរំពឹងថាជះឥទ្ធិពល លើមូលដ្ឋាននៃការសម្រេចចិត្ត ផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

ផ្នែកមួយនៃការធ្វើសវនកម្ម ដែលអនុលោមទៅតាមស្តង់ដារសវនកម្ម តម្រូវឲ្យយើងខ្ញុំប្រើប្រាស់ការវិនិច្ឆ័យ និងរក្សាការរៀងឆ្ងល់ ប្រកបដោយវិជ្ជាជីវៈ ក្នុងពេលបំពេញការងារសវនកម្មរបស់យើងខ្ញុំ ហើយយើងខ្ញុំ៖

- កំណត់ និងវាយតម្លៃហានិភ័យនៃភាពខុសជាសារវន្តនៃរបាយការណ៍ហិរញ្ញវត្ថុ ដែលអាចបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គងផ្សេងៗ ដោយដាក់តែងនីតិវិធីសវនកម្ម និងធ្វើសវនកម្ម ដើម្បីឆ្លើយតបទៅនឹងហានិភ័យទាំងនោះ និងស្វែងរកភស្តុតាងសវនកម្មគ្រប់គ្រាន់ និងសមស្រប ដើម្បីធ្វើជាមូលដ្ឋាន សម្រាប់ការបញ្ចេញមតិយោបល់របស់យើងខ្ញុំ។ ហានិភ័យដែលបណ្តាលមកពីការកមិនឃើញកំហុសជាសារវន្តពីការក្លែងបន្លំ វាមានទំហំធំជាងហានិភ័យ ដែលបណ្តាលមកពីកំហុសឆ្គងអចេតនា។ ការក្លែងបន្លំរួមមាន ការសមគំនិត ការក្លែងបន្លំឯកសារការលុបបំបាត់ដោយចេតនា ការបង្ហាញខុស ឬការបដិសេធនូវប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង។
- ស្វែងយល់អំពីប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងដែលពាក់ព័ន្ធទៅនឹងសវនកម្ម ដើម្បីដាក់តែងនីតិវិធីសវនកម្មដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនបញ្ចេញមតិយោបល់របស់យើងខ្ញុំទៅលើប្រសិទ្ធភាពនៃការត្រួតពិនិត្យប្រព័ន្ធផ្ទៃក្នុងរបស់ធនាគារទេ។
- វាយតម្លៃអំពីភាពសមស្របនៃគោលការណ៍គណនេយ្យ ដែលបានប្រើប្រាស់ ភាពសមហេតុផលនៃការប៉ាន់ស្មានគណនេយ្យ និងការលាតត្រដាងពាក់ព័ន្ធ ដែលថ្នាក់គ្រប់គ្រងបានធ្វើឡើង។
- សន្និដ្ឋានលើភាពសមស្របនៃការប្រើប្រាស់ មូលដ្ឋានគណនេយ្យនិរន្តរភាពអាជីវកម្មរបស់ថ្នាក់គ្រប់គ្រង អាស្រ័យទៅលើភស្តុតាងសវនកម្មដែលយើងខ្ញុំទទួលបាន ថាតើវាមានភាពមិនច្បាស់លាស់ជាសារវន្ត ដែលបានកើតឡើងកម្រិតណាពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌនានា អាចបណ្តាលឲ្យមានការសង្ស័យជាដុំកំរួន ទៅលើលទ្ធភាពរបស់ធនាគារក្នុងការបន្តនិរន្តរភាពអាជីវកម្មរបស់ខ្លួនដែរឬទេ។ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថា មានភាពមិនច្បាស់លាស់ជាសារវន្តបានកើតឡើង នោះយើងខ្ញុំត្រូវធ្វើការបង្ហាញនៅក្នុងរបាយការណ៍សវនកម្ម ដើម្បីទាញចំណាប់អារម្មណ៍អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុ ចំពោះការលាតត្រដាង ព័ត៌មាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើការលាតត្រដាងនោះ នៅមិនទាន់គ្រប់គ្រាន់ទៀត យើងខ្ញុំត្រូវធ្វើការកែប្រែមតិយោបល់របស់យើងខ្ញុំ។ សេចក្តីសន្និដ្ឋានសរុបរបស់យើងខ្ញុំ អាស្រ័យទៅលើភស្តុតាងសវនកម្ម ដែលយើងខ្ញុំទទួលបាន រហូតដល់ថ្ងៃចុះហត្ថលេខាលើរបាយការណ៍សវនកម្មនេះ។ ទោះជាយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍ ឬលក្ខខណ្ឌនានា ក្នុងពេលអនាគត អាចបណ្តាលឲ្យធនាគារឈប់បន្តនិរន្តរភាពអាជីវកម្ម។
- វាយតម្លៃការបង្ហាញទូទៅ រចនាសម្ព័ន្ធ និងខ្លឹមសារក្នុងរបាយការណ៍ហិរញ្ញវត្ថុ រាប់ទាំងការលាតត្រដាងព័ត៌មានផ្សេងៗ និងកំណត់ថារបាយការណ៍ហិរញ្ញវត្ថុបង្ហាញពីប្រតិបត្តិការ និងព្រឹត្តិការណ៍ជាក់ស្តែង ដែលអាចធ្វើឲ្យមានការបង្ហាញត្រឹមត្រូវ។

យើងខ្ញុំបានរាយការណ៍ជូនអ្នកដែលទទួលបន្ទុកអភិបាលកិច្ចនូវបញ្ហាផ្សេងៗដូចជា ទំហំការងារ និងពេលវេលាសវនកម្ម ព្រមទាំងបញ្ហាសវនកម្មសំខាន់ៗ រួមទាំងរាយការណ៍ពីភាពខ្វះខាតជាសារវន្ត ក្នុងការគ្រប់គ្រងផ្ទៃក្នុង ដែលយើងខ្ញុំបានរកឃើញ ក្នុងការធ្វើសវនកម្មរបស់យើងខ្ញុំ។

ជ. ក្រុមហ៊ុន PricewaterhouseCoopers (Cambodia) Ltd.


ឡាន ហ៊ី
នាយក



រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
កាលបរិច្ឆេទ៖ ថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០១៧

តារាងតុល្យការ

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

	កំណត់សម្គាល់	២០១៦		២០១៥	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ		១៨.៤១៦.៦៧៤	៧៤.៣៤៨.១១៣	២៣.៩៦៥.៦៩៥	៩៧.០៦១.០៦៥
សមតុល្យនៅធនាគារកណ្តាល	៤	៩៩.៧៣២.៦៥៣	៤០២.៦២០.៧២០	១២៦.៧៣២.១៦៩	៥១៣.២៦៥.២៨៤
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ	៥	៤២.០៩៨.៧៦៩	១៦៩.៩៥២.៧៣០	៣៣.៨០៩.១១៦	១៣៦.៩២៦.៩២០
ឥណទាន និងបុរេប្រទានអតិថិជន	៦	៣០១.៤១២.៩៦១	១.២១៦.៨០៤.១២៤	២៦៤.០៤០.៩១៧	១.០៦៩.៣៦៥.៧១៤
ទឹកប្រាក់ត្រូវបានពីក្រុមហ៊ុនមេ	៧	៣៨.៨៨៣	១៥៦.៩៧១	៨៥.៦៤៧	៣៤៦.៨៧០
ទ្រព្យសកម្មផ្សេងៗ	៨	៣.០៣៩.៧៩៦	១២.២៧១.៦៥៦	២.២៨០.៥៤១	៩.២៣៦.១៩១
ទ្រព្យសម្បត្តិ និងបរិក្ខារ	៩	២.១៧៦.០៣២	៨.៧៨៤.៦៤១	១.៣១៨.១១៨	៥.៣៣៨.៣៧៨
ទ្រព្យសកម្មអរូបី	១០	៣៩៣.៨៤៩	១.៥៨៩.៩៦៨	៦២៩.៥៧៨	២.៥៤៩.៧៩១
ពន្ធពន្យារទ្រព្យសកម្ម	១១	១.២៧៤.៩២២	៥.១៤៦.៨៦០	៥៨១.១៥៣	២.៣៥៣.៦៧០
ទ្រព្យសកម្មសរុប		៤៦៨.៥៨៤.៥៣៩	១.៨៩១.៦៧៥.៧៨៣	៤៥៣.៤៤២.៩៣៤	១.៨៣៦.៤៤៣.៨៨៣
បំណុល និងមូលធន					
បំណុល					
ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ	១២	៣៦.៦៩០.៥៥២	១៤៨.១១៩.៧៥៨	៧៩.២០០.៩៦៧	៣២០.៧៦៣.៩១៧
ប្រាក់បញ្ញើរបស់អតិថិជន	១៣	៣៥២.៤៦៣.៣៨២	១.៤២២.៨៩៤.៦៧៣	២៨៦.០៦៤.១៣១	១.១៥៨.៥៥៩.៧៣១
ប្រាក់កម្ចី	១៤	-	-	២០.០០០.០០០	៨១.០០០.០០០
អនុបំណុល	១៥	៧.០០០.០០០	២៨.២៥៩.០០០	៧.០០០.០០០	២៨.៣៥០.០០០
ទឹកប្រាក់ជំពាក់ក្រុមហ៊ុនមេ		៤០.១៤៥	១៦២.០៦៥	-	-
ទឹកប្រាក់ជំពាក់អ្នកផ្គត់ផ្គង់	១៦	៦២៦.៨៧០	២.៥៣០.៦៧៤	៥១៨.០៤៩	២.០៩៨.០៩៨
បំណុលពន្ធលើប្រាក់ចំណេញ		២.១១០.០៧៣	៨.៥១៨.៣៦៥	៦៥៩.៣៣៨	២.៦៧០.៣១៩
បំណុលផ្សេងៗ	១៧	១៣.២៧៥.៩៩៤	៥៣.៥៩៥.១៨៨	៩.៩៩៣.០២៩	៤០.៤៧១.៧៦៨
បំណុលសរុប		៤១២.២០៧.០១៦	១.៦៦៤.០៧៩.៧២៣	៤០៣.៤៣៥.៥១៤	១.៦៣៣.៩១៣.៨៣៣
មូលធនភាគទុនិក					
ដើមទុន	១៨	៥០.០០០.០០០	២០១.៨៥០.០០០	៥០.០០០.០០០	២០២.៥០០.០០០
ចំណេញរក្សាទុក		៦.៣៧៧.៥២៣	២៥.៧៤៦.០៦០	៧.៤២០	៣០.០៥០
មូលធនភាគទុនិកសរុប		៥៦.៣៧៧.៥២៣	២២៧.៥៩៦.០៦០	៥០.០០៧.៤២០	២០២.៥៣០.០៥០
បំណុល និងមូលធនភាគទុនិក សរុប		៤៦៨.៥៨៤.៥៣៩	១.៨៩១.៦៧៥.៧៨៣	៤៥៣.៤៤២.៩៣៤	១.៨៣៦.៤៤៣.៨៨៣

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ពីទំព័រទី ៩២ ដល់ទំព័រទី ១១៤ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

របាយការណ៍លទ្ធផល

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

	កំណត់ សម្គាល់	២០១៦		២០១៥	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណូលការប្រាក់	១៩	២២.៦០៣.៣៥២	៩១.៦១១.៣៨៦	១៩.០៤១.៦៤៦	៧៧.១១៨.៦៦៧
ចំណាយការប្រាក់	១៩	(៨.៥០៦.៣៦៨)	(៣៤.៤៧៦.៣១០)	(៦.៣១៥.២៨៨)	(២៥.៥៧៦.៩១៦)
ចំណូលការប្រាក់សុទ្ធ		១៤.០៩៦.៩៨៤	៥៧.១៣៥.០៧៦	១២.៧២៦.៣៥៨	៥១.៥៤១.៧៥១
ចំណូលកម្រៃសេវា និងជើងសារ	២០	៣.៧៣៥.១៥១	១៥.១៣៨.៥៦៧	២.៩៦០.៤១១	១១.៩៨៩.៦៦៤
ចំណូលប្រតិបត្តិការផ្សេងៗ		៥២៣.០៥៣	២.១១៩.៩៣៤	៤៤៥.៦០៤	១.៨០៤.៦៩៦
ចំណាយផ្នែកបុគ្គលិក	២១	(៤.៥៧៧.២០៦)	(១៨.៥៥១.៤១៦)	(៤.២២០.២៨៣)	(១៧.០៩២.១៤៧)
ចំណាយរំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ និងរំលស់ទ្រព្យសកម្មអរូបី	២២	(៩៥០.៩៥៧)	(៣.៨៥៤.២២៩)	(១.៧១៧.០០១)	(៦.៩៥៣.៨៥៥)
ចំណាយទូទៅ និងចំណាយរដ្ឋបាល	២៣	(៤.២៤៨.៣៣៦)	(១៧.២១៨.៥០៦)	(៣.៧៦២.៤៣៣)	(១៥.២៣៧.៨៥៣)
សំវិធានធនបំណុលសង្ស័យ	៦ (ក)	(៥៤៨.៦៩៥)	(២.២២៣.៨៦១)	(៨៣៨.១៧០)	(៣.៣៩៤.៥៨៩)
ចំណេញមុនបង់ពន្ធលើប្រាក់ចំណេញ		៨.០២៩.៩៩៤	៣២.៥៤៥.៥៦៥	៥.៥៩៤.៤៨៦	២២.៦៥៧.៦៦៧
ចំណាយពន្ធលើប្រាក់ចំណេញ	២៤	(១.៦៥៩.៨៩១)	(៦.៧២៧.៥៣៨)	(២៨៣.៧៦៣)	(១.១៤៩.២៤០)
ចំណេញក្នុងឆ្នាំ		៦.៣៧០.១០៣	២៥.៨១៨.០២៧	៥.៣១០.៧២៣	២១.៥០៨.៤២៧
ចំណេញបែងចែកទៅ៖					
ម្ចាស់ភាគហ៊ុនិករបស់ធនាគារ		៦.៣៧០.១០៣	២៥.៨១៨.០២៧	៥.៣១០.៧២៣	២១.៥០៨.៤២៧

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ពីទំព័រទី ៩២ ដល់ទំព័រទី ១១៤ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

របាយការណ៍បម្រែបម្រួលមូលធន

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥

គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០១៥

ដើមទុនបន្ថែម

ចំណេញក្នុងឆ្នាំ

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥

សមមូលនឹងពាន់រៀល

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០១៦

ចំណេញក្នុងឆ្នាំ

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

សមមូលនឹងពាន់រៀល

បែងចែកទៅឲ្យភាគទុនិករបស់ក្រុមហ៊ុនមេ		
ដើមទុន	ចំណេញរក្សាទុក	សរុប
ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
៤៥.០០០.០០០	(៥.៣០៣.៣០៣)	៣៩.៦៩៦.៦៩៧
៥.០០០.០០០	-	៥.០០០.០០០
-	៥.៣១០.៧២៣	៥.៣១០.៧២៣
៥០.០០០.០០០	៧.៤២០	៥០.០០៧.៤២០
២០២.៥០០.០០០	៣០.០៥០	២០២.៥៣០.០៥០
៥០.០០០.០០០	៧.៤២០	៥០.០០៧.៤២០
-	៦.៣៧០.១០៣	៦.៣៧០.១០៣
៥០.០០០.០០០	៦.៣៧៧.៥២៣	៥៦.៣៧៧.៥២៣
២០១.៨៥០.០០០	២៥.៧៤៦.០៦០	២២៧.៥៩៦.០៦០

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ពីទំព័រទី ៩២ ដល់ទំព័រទី ១១៤ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

របាយការណ៍លំហូរសាច់ប្រាក់ ➡

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

	កំណត់ សម្គាល់	២០១៦		២០១៥	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ					
សាច់ប្រាក់ប្រើប្រាស់ក្នុងប្រតិបត្តិការ	២៥	(២៣.១៥៦.៧០៥)	(៩៣.៥៥៦.៧០៥)	(៤.៥៨៥.៦១៣)	(១៨.៥៧១.៧៣៤)
ការប្រាក់បានទទួល		២២.៣១៣.២៨២	៩០.៤៣៥.៧៣២	១៨.៦០៨.៩៧៨	៧៥.៣៦៦.៣៦១
ការប្រាក់បានបង់		(៧.៦៥៨.៦៩៩)	(៣១.០៤០.៧០៧)	(៥.៨៩៣.៣៥៧)	(២៣.៨៦៨.០៩៦)
ពន្ធលើប្រាក់ចំណេញបានបង់		(៩០២.៩២៥)	(៣.៦៥៩.៥៥៥)	(២២៦.៣៧២)	(៩១៦.៨០៧)
សាច់ប្រាក់(ប្រើប្រាស់ក្នុង)/បានពីសកម្មភាព ប្រតិបត្តិការ		(៩.៤០៥.០៤៧)	(៣៧.៨២១.២៣៥)	៧.៩០៣.៦៣៦	៣២.០០៩.៧២៤
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ					
ប្រាក់តម្កល់ធានាលើដើមទុនបន្ថែម		-	-	(៥០០.០០០)	(២.០២៥.០០០)
សាច់ប្រាក់បានពីការលក់ទ្រព្យសកម្មរុក្ខិ និងបរិក្ខារ		៥០០	២.០២៧	១៨.១៧៣	៧៣.៦០១
ការទិញទ្រព្យសម្បត្តិ និងបរិក្ខារ	៩	(១.៣៨៤.១៦០)	(៥.៦១០.០០០)	(២៩៦.១០៤)	(១.១៩៩.២២១)
ការទិញទ្រព្យសកម្មអរូបី	១០	(៥៣.៦២០)	(២១៧.៣២២)	(៧១៣.០៦៤)	(២.៨៨៧.៩០៩)
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងសកម្មភាពវិនិយោគ		(១.៤៨៧.២៨០)	(៥.៨២៥.២៩៥)	(១.៤៩០.៩៩៥)	(៦.០៣៨.៥២៩)
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន					
សាច់ប្រាក់បានពីប្រាក់កម្ចី		-	-	២០.០០០.០០០	៨១.០០០.០០០
ប្រាក់កម្ចីត្រូវបានសង		(២០.០០០.០០០)	(៨១.០៦០.០០០)	-	-
សាច់ប្រាក់បានពីអនុបំណុល		-	-	៧.០០០.០០០	២៨.៣៥០.០០០
ដើមទុនបន្ថែម		-	-	៥.០០០.០០០	២០.២៥០.០០០
សាច់ប្រាក់(ប្រើប្រាស់ក្នុង)/បានពីសកម្មភាព ហិរញ្ញប្បទាន		(២០.០០០.០០០)	(៨១.០៦០.០០០)	៣២.០០០.០០០	១២៩.៦០០.០០០
(តំហាយ)/កំណើនសាច់ប្រាក់ និងសាច់ប្រាក់សមមូលសុទ្ធ		(៣០.៨៤២.៣២៧)	(១២៤.៧០៦.៥៣០)	៣៨.៤១២.៦៤១	១៥៥.៥៧១.១៩៥
សាច់ប្រាក់ និងសាច់ប្រាក់សមមូលដើមឆ្នាំ		១៤១.៩៨០.៥១១	៥៧៥.០២១.០៧០	១០៣.៥៦៧.៨៧០	៤២២.០៣៩.០៧០
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	(១.៦៤៩.៦៩២)	-	(២.៥៨៩.១៩៥)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលចុងឆ្នាំ	២៦	១១១.១៣៨.១៨៤	៤៤៨.៣៧១.៣៧៨	១០៣.៥៦៧.៨៧០	៤១៩.៤៤៩.៨៧៥

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ពីទំព័រទី ៩២ ដល់ទំព័រទី ១១៤ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥

១. ព័ត៌មានទូទៅ

ឆនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី បានចុះបញ្ជីពាណិជ្ជកម្ម នៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១០ ក្រោមអាជ្ញាប័ណ្ណចុះបញ្ជីពាណិជ្ជកម្មលេខ Co.១៩៣៥E/២០១០ ចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១០ ចេញដោយក្រសួងពាណិជ្ជកម្ម ហើយឆនាគារបានចាប់ផ្តើមប្រតិបត្តិការ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១០។ ឆនាគារត្រូវបានកាន់កាប់ទាំងស្រុង ដោយ CIMB Bank Berhad ជាឆនាគារ ដែលមាន អាជ្ញាប័ណ្ណចុះបញ្ជីពាណិជ្ជកម្ម នៅប្រទេសម៉ាឡេស៊ី។ ឆនាគារ CIMB Group Holdings Berhad ដែល បានចុះបញ្ជីជាក្រុមហ៊ុនសាជីវកម្ម នៅប្រទេសម៉ាឡេស៊ី ជាក្រុមហ៊ុនមេធំបំផុត។

សកម្មភាពចម្បងៗរបស់ឆនាគារ គឺការផ្តល់សេវាកម្មផ្នែកឆនាគារជាច្រើនប្រភេទ និងសេវាកម្ម ដែលពាក់ព័ន្ធនឹងវិស័យហិរញ្ញវត្ថុ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ឆនាគារបានទទួលអាជ្ញាប័ណ្ណ ផ្នែកឆនាគារ ចេញដោយឆនាគារជាតិ នៃកម្ពុជា (ហៅកាត់ថា «ឆនាគារកណ្តាល») នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១០។

ការិយាល័យចុះបញ្ជីរបស់ឆនាគារមានទីតាំងស្ថិតនៅអគារលេខ២២ OAB កែងមហាវិថីព្រះនរោត្តម និងផ្លូវលេខ ១១៨ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

ក្រុមប្រឹក្សាភិបាលបានអនុម័តឲ្យចេញផ្សាយរបាយការណ៍ហិរញ្ញវត្ថុ នៅថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០១៧។

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យសំខាន់ៗ

គោលការណ៍គណនេយ្យសំខាន់ៗ ដែលបានអនុវត្ត ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ ត្រូវ បានបង្ហាញដូចខាងក្រោម។ នេះជាការបង្ហាញពីគោលនយោបាយ ដែលត្រូវបានអនុវត្តរាល់ឆ្នាំ ដើម្បី បញ្ជាក់ពីភាពស្ថិតស្ថេរ។

២.១ មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុរបស់ឆនាគារ ត្រូវបានរៀបចំដោយអនុលោមទៅតាមគោលការណ៍ណែនាំផ្សេងៗ ចេញដោយឆនាគារកណ្តាល និងស្តង់ដារគណនេយ្យកម្ពុជា (ហៅកាត់ថា «CAS»)។ ក្នុងការអនុវត្តស្តង់ដារ គណនេយ្យកម្ពុជា ឆនាគារក៏បានប្រើប្រាស់ស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុនៃកម្ពុជា (ហៅកាត់ថា «CFRS») គឺ CFRS7 ស្តីពី «ឧបករណ៍ហិរញ្ញវត្ថុ៖ ការលាតត្រដាងព័ត៌មាន»។ គោលការណ៍គណនេយ្យ ដែល បានប្រើប្រាស់ អាចមានភាពខុសគ្នាពីគោលការណ៍គណនេយ្យ ដែលត្រូវបានគេទទួលស្គាល់ និងប្រើប្រាស់ ជាទូទៅនៅតាមបណ្តាប្រទេស និងយុទ្ធនីតិការផ្សេងៗ។ របាយការណ៍ហិរញ្ញវត្ថុ ដែលបានភ្ជាប់មកជាមួយ នេះមិនមានបំណងបង្ហាញអំពីស្ថានភាពហិរញ្ញវត្ថុ លទ្ធផលនៃប្រតិបត្តិការ និងលំហូរសាច់ប្រាក់ ដោយ អនុលោមទៅតាមយុទ្ធនីតិការណាមួយ ក្រៅពីព្រះរាជាណាចក្រកម្ពុជានោះទេ។ ដូចនេះរបាយការណ៍ហិរញ្ញវត្ថុ ទាំងនេះ សម្រាប់បង្ហាញចំពោះតែអ្នកដែលបានជ្រាបអំពីគោលការណ៍គណនេយ្យ នីតិវិធី និងការអនុវត្ត នៅ ក្នុងព្រះរាជាណាចក្រកម្ពុជាតែប៉ុណ្ណោះ។

របាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំឡើង ដោយប្រើប្រាស់វិធីសាស្ត្រថ្លៃដើម។

ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដែលអនុលោមទៅតាម CAS តម្រូវឲ្យប្រើប្រាស់ការប៉ាន់ស្មាន និង ការសន្មត ដែលមានផលប៉ះពាល់ដល់ចំនួនទ្រព្យសកម្ម និងបំណុល និងការលាតត្រដាងទ្រព្យសកម្ម និង បំណុលយថាភាព គិតត្រឹមកាលបរិច្ឆេទរបាយការណ៍ហិរញ្ញវត្ថុ និងប៉ះពាល់ដល់ចំនួននៃចំណូល និងចំណាយ ដែលបានរាយការណ៍ នៅក្នុងការិយបរិច្ឆេទដែលបានរាយការណ៍នេះ។ ទោះបីជាការប៉ាន់ស្មានទាំងនេះ ផ្អែកទៅលើការយល់ដឹងដ៏សុក្រិតបំផុតរបស់គណៈគ្រប់គ្រងទៅលើព្រឹត្តិការណ៍ និងសកម្មភាពបច្ចុប្បន្នក៏ ដោយ ក៏លទ្ធផលជាក់ស្តែងចុងក្រោយអាចនឹងខុសពីការប៉ាន់ស្មានទាំងនេះ។ ផ្នែកដែលទាក់ទងនឹងការវិនិច្ឆ័យ ឬភាពស្មុគស្មាញ ក្នុងកម្រិតខ្ពស់បំផុត ឬផ្នែកដែលការសន្មត និងការប៉ាន់ស្មានមានលក្ខណៈជាសារវន្ត ចំពោះ របាយការណ៍ហិរញ្ញវត្ថុត្រូវបានលាតត្រដាង នៅក្នុងកំណត់សម្គាល់ ៣ នៃរបាយការណ៍ហិរញ្ញវត្ថុ។

២.២ បម្រែបម្រួលស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុថ្មី

នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០០៩ ក្រុមប្រឹក្សាជាតិគណនេយ្យ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន ប្រកាសដាក់ឲ្យប្រើស្តង់ដាររបាយការណ៍ ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (ហៅកាត់ថា «CIFRS») ដែលផ្អែកទៅតាមស្តង់ដារទាំងអស់ ដែលចេញផ្សាយដោយក្រុមប្រឹក្សាស្តង់ដារគណនេយ្យអន្តរជាតិ («IASB») រួមទាំងបំណកស្រាយ និងវិសោធនកម្មពាក់ព័ន្ធផ្សេងៗ។ អង្គភាពដែលមានការទទួលខុសត្រូវ ជាសាធារណៈត្រូវរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួន ឲ្យស្របទៅតាម CIFRS សម្រាប់ការិយបរិច្ឆេទ គណនេយ្យ ដែលចាប់ផ្តើមនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១២ ឬការិយបរិច្ឆេទគណនេយ្យបន្ទាប់ពីនេះ។

យោងតាមសាកលវិទ្យាល័យលេខ ០៥៨ សហវ-កជគ ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ ដែលចេញដោយ ក្រុមប្រឹក្សាជាតិគណនេយ្យ បានអនុម័តឲ្យគ្រឹះស្ថានឆនាគារ និងហិរញ្ញវត្ថុពន្យារពេលអនុវត្ត CIFRS រហូត ដល់ការិយបរិច្ឆេទ ដែលចាប់ផ្តើមនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ ឬការិយបរិច្ឆេទបន្ទាប់ពីនេះ។

ស្តង់ដារគណនេយ្យដែលឆនាគារប្រើប្រាស់ នាពេលបច្ចុប្បន្ន គឺ CAS មានភាពខុសប្លែកគ្នាជាច្រើនផ្នែក បើធៀបនឹង CIFRS។ ដូចនេះការអនុវត្ត CIFRS នឹងបណ្តាលឲ្យមានផលប៉ះពាល់ខ្លះៗ លើរបាយការណ៍ ហិរញ្ញវត្ថុរបស់ឆនាគារ។

២.៣ រូបិយប័ណ្ណ

(i) រូបិយប័ណ្ណគោល និងរូបិយប័ណ្ណសម្រាប់បង្ហាញ

គណនីទាំងអស់ ដែលមាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ឆនាគារ ត្រូវបានវាស់តម្លៃដោយប្រើប្រាស់ រូបិយប័ណ្ណនៃប្រតិបត្តិការសេដ្ឋកិច្ចចម្បង ដែលឆនាគារធ្វើប្រតិបត្តិការ (ហៅកាត់ថា «រូបិយប័ណ្ណគោល»)។ របាយការណ៍ហិរញ្ញវត្ថុនេះត្រូវបង្ហាញជាប្រាក់ដុល្លារអាមេរិក ដែលជារូបិយប័ណ្ណគោល និងជារូបិយប័ណ្ណ សម្រាប់បង្ហាញរបស់ឆនាគារ។

អនុលោមតាមប្រកាសលេខ ៨៧-០៧-១៦៤ប្រ.ក ចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០០៧ របស់ឆនាគារកណ្តាល តាងតុល្យការ របាយការណ៍លទ្ធផល របាយការណ៍បម្រែបម្រួលមូលធន របាយការណ៍លំហូរសាច់ប្រាក់ និងកំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ត្រូវបានកត់ត្រា ប្តូរទៅជាប្រាក់រៀល ដោយប្រើអត្រាប្តូរប្រាក់មធ្យមភាគផ្លូវការ ដែលកំណត់ដោយឆនាគារកណ្តាលនា ការិយបរិច្ឆេទរាយការណ៍ ដែល១ដុល្លារអាមេរិកស្មើនឹង ៤.០៣៧រៀល (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥៖ ១ដុល្លារអាមេរិក ស្មើនឹង ៤.០៥០រៀល)។ តួលេខដែលបានប្តូរនេះមិនត្រូវបានធ្វើសវនកម្មទេ ហើយមិន គួរបកស្រាយថា តួលេខនេះជាតួលេខសម្រាប់បង្ហាញ ដូចតួលេខជាប្រាក់ដុល្លារអាមេរិកនោះទេ ឬយល់ថា ជាតួលេខត្រូវបានប្តូរ ឬអាចប្តូរ ទៅជាប្រាក់រៀល តាមអត្រាប្តូរជាក់ស្តែងនាពេលនោះ ឬអត្រាប្តូរប្រាក់ផ្សេងៗទៀតទេ។

(ii) ប្រតិបត្តិការ និងសមតុល្យ

ប្រតិបត្តិការជារូបិយប័ណ្ណផ្សេងៗ ក្រៅពីប្រាក់ដុល្លារអាមេរិក ត្រូវបានកត់ត្រាប្តូរទៅជាប្រាក់ដុល្លារអាមេរិក តាមអត្រាប្តូរប្រាក់នាការលបរិច្ឆេទនៃប្រតិបត្តិការនោះ។ ចំណេញ និងខាតដែលបណ្តាលមកពីការទូទាត់ តាមប្រតិបត្តិការបែបនេះ និងពីការប្តូរទ្រព្យសកម្ម និងបំណុលរូបិយវត្ថុនានា ដែលកំណត់ជារូបិយប័ណ្ណផ្សេងៗ ក្រៅពីប្រាក់ដុល្លារអាមេរិក តាមអត្រាប្តូរនាដំណាច់ឆ្នាំ ត្រូវបានកត់ត្រានៅក្នុងរបាយការណ៍លទ្ធផល។

២.៤ សាច់ប្រាក់ និងសាច់ប្រាក់សមមូល

ការរៀបចំរបាយការណ៍លំហូរសាច់ប្រាក់ គណនីសាច់ប្រាក់ និងសាច់ប្រាក់សមមូល រួមមានសមតុល្យ ដែលមានកាលកំណត់ដើមបីខែ ឬតិចជាង គិតចាប់ពីថ្ងៃទទួលបានរាប់ទាំងសាច់ប្រាក់ក្នុងដៃ សមតុល្យ មិនជាប់កម្រិត (non-restricted balance) នៅឆនាគារកណ្តាល និងសមតុល្យនៅឆនាគារផ្សេងៗ។

២.៥ ឥណទាន និងបុរេប្រទានអតិថិជន

ឥណទាន និងបុរេប្រទានអតិថិជនទាំងអស់ត្រូវបានរាយការណ៍ក្នុងតារាងតុល្យការតាមចំនួនទឹកប្រាក់ដើម និងការប្រាក់ដែលមិនទាន់ទូទាត់ ដកចំនួនដែលបានជម្រះចេញពីបញ្ជី និងសំវិធានធនលើឥណទានបាត់បង់។

ឥណទាន និងបុរេប្រទានត្រូវបានជម្រះចេញពីបញ្ជី នៅពេលដែលមិនមានភាពជាក់លាក់ថានឹងអាចប្រមូលបានមកវិញ។ ឥណទាន និងបុរេប្រទានដែលប្រមូលបានមកវិញ បន្ទាប់ពីបានជម្រះចេញពីបញ្ជីរួចហើយ ឬបានកត់ត្រាសំវិធានធនរួចហើយត្រូវបានកត់ត្រានៅក្នុងរបាយការណ៍លទ្ធផល។

២.៦ សំវិធានធនឥណទានបាត់បង់

ធនាគារបានអនុវត្តការធ្វើចំណាត់ថ្នាក់ និងសំវិធានធនឥណទាន ដែលតម្រូវដោយប្រកាសលេខ ៨៧-០៩-០៧៤ប្រ.ក. ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០០៩ ចេញដោយធនាគារកណ្តាល។ ប្រកាសនេះតម្រូវឲ្យធនាគារពាណិជ្ជទាំងឡាយធ្វើចំណាត់ថ្នាក់ឥណទាន បុរេប្រទាន និងទ្រព្យសកម្មស្រដៀងៗគ្នារបស់ពួកគេជាប្រាំចំណាត់ថ្នាក់ ហើយកម្រិតចាំបាច់អប្បបរមានៃការធ្វើសំវិធានធនជាក់លាក់ នឹងត្រូវបានធ្វើអាស្រ័យតាមចំណាត់ថ្នាក់ដែលពាក់ព័ន្ធ ដោយមិនគិតដល់ទ្រព្យសកម្មដែលត្រូវបានដាក់ជាវត្ថុបញ្ចាំដូចមានបង្ហាញខាងក្រោម៖

អត្រាសំវិធានធន គិតជា%	
សំវិធានធនទូទៅ	
ធម្មតា	១%
សំវិធានធនជាក់លាក់	
ក្រោមការឃ្លាំមើល	៣%
ក្រោមស្តង់ដារ	២០%
សង្ស័យ	៥០%
បាត់បង់	១០០%

២.៧ កិច្ចសន្យាពាក់ព័ន្ធនឹងឥណទានផ្សេងៗ

នៅក្នុងដំណើរការធម្មតានៃអាជីវកម្ម ធនាគារចុះកិច្ចសន្យាដែលពាក់ព័ន្ធនឹងឥណទានផ្សេងៗ រួមមានកិច្ចសន្យាឥណទាន លិខិតឥណទាន និងការធានាផ្សេងៗ។ គោលការណ៍គណនេយ្យ និងវិធីសាស្ត្រសំវិធានធន មានលក្ខណៈស្រដៀងគ្នាចំពោះឥណទានផ្សេងៗដូចបានរៀបរាប់ខាងលើ។ ធនាគារនឹងកត់ត្រាសំវិធានធនជាក់លាក់ចំពោះកិច្ចសន្យាពាក់ព័ន្ធនឹងឥណទានផ្សេងៗ ទាំងនោះ នៅពេលដែលធនាគារគិតថាវាទំនងជាមានការបាត់បង់។

២.៨ មូលនិធិវិភាគទានមានកំណត់

ធនាគារបានបង្កើតមូលនិធិវិភាគទានមានកំណត់ ដើម្បីជាប្រយោជន៍នៃបុគ្គលិកអចិន្ត្រៃយ៍ទាំងអស់។ ទាំងនិយោជិត និងនិយោជកបានរួមចំណែក ម្នាក់ ៥% នៃប្រាក់ខែរបស់និយោជិត។ សម្រាប់បុគ្គលិកដែលបានធ្វើការរយៈពេលបីឆ្នាំ ឬតិចជាង នឹងទទួលបានត្រឹមតែវិភាគទានសរុបរបស់ពួកគេប៉ុណ្ណោះ។ សម្រាប់បុគ្គលិកដែលធ្វើការរយៈពេលពីបីឆ្នាំ នឹងត្រូវទទួលបាន ទាំងវិភាគទានរបស់ខ្លួន និងវិភាគទានរបស់ធនាគារ។ មូលនិធិវិភាគទានមានកំណត់ត្រូវបានរក្សាទុកនៅក្នុងគណនីប្រាក់បញ្ញើអតិថិជន ស្ថិតនៅក្រោមឈ្មោះ

ធនាគារ មានអត្តសញ្ញាណសម្រាប់បុគ្គលិកម្នាក់ៗ ហើយអត្រាការប្រាក់មានកាលកំណត់រយៈពេល១២ខែ។ ចំណាយវិភាគទាន (៥%ពីធនាគារ) ត្រូវបានកត់ត្រានៅក្នុងរបាយការណ៍លទ្ធផល តាមមូលដ្ឋានប្រចាំខែ។

២.៩ ទ្រព្យសម្បត្តិ និងបរិក្ខារ

ទ្រព្យសម្បត្តិ និងបរិក្ខារត្រូវបានកត់ត្រាតាមថ្លៃដើម ដករំលស់បង្គរ និងការខាតបង់ដែលបណ្តាលមកពីការថយចុះតម្លៃ។ ថ្លៃដើមរួមមានការចំណាយផ្ទាល់ផ្សេងៗក្នុងការធ្វើលទ្ធកម្មទ្រព្យសកម្មទាំងនោះ។

ចំណាយនាពេលបន្ទាប់មកទៀតពាក់ព័ន្ធទៅនឹងទ្រព្យសម្បត្តិ និងបរិក្ខារណាមួយ ត្រូវបានកត់ត្រាបញ្ចូលទៅក្នុងតម្លៃចុះបញ្ជីនៃទ្រព្យនោះ ឬត្រូវបានកត់ត្រាជាទ្រព្យសកម្មដាច់ដោយឡែកតាមការសមស្របតែនៅពេលដែលមានភាពប្រាកដប្រជាថា ផលប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគតនៃទ្រព្យនោះនឹងហូរចូលមកក្នុងធនាគារ ហើយថ្លៃដើមនៃទ្រព្យនោះអាចត្រូវបានវាស់វែងគួរឲ្យជឿជាក់បានតែប៉ុណ្ណោះ។ រាល់ចំណាយលើការជួសជុល និងការថែទាំ ត្រូវបានកត់ត្រាជាបន្ទុកនៅក្នុងរបាយការណ៍លទ្ធផល ក្នុងឆ្នាំដែលប្រតិបត្តិការនោះកើតឡើង។

ទ្រព្យសកម្មកំពុងសាងសង់ មិនត្រូវបានធ្វើរំលស់ទេ។ ការធ្វើរំលស់លើទ្រព្យសម្បត្តិ និងបរិក្ខារត្រូវបានកត់ត្រាជាបន្ទុកនៅក្នុងរបាយការណ៍លទ្ធផល តាមមូលដ្ឋានរំលស់ថេរ លើអាយុកាលប្រើប្រាស់ប៉ាន់ស្មាននៃទ្រព្យសកម្មនោះ តាមអត្រាប្រចាំឆ្នាំខាងក្រោម ៖

អត្រារំលស់	
ការកែលម្អលើទ្រព្យជួល	២០% ឬតិចជាងការជួល
បរិក្ខារការិយាល័យ	១០ - ២០%
បរិក្ខារកុំព្យូទ័រ	២០ - ៣៣%
យានយន្ត	២០%

ប្រសិនបើតម្លៃយោងនៃទ្រព្យសកម្មណាមួយ លើសពីតម្លៃប៉ាន់ស្មានដែលអាចប្រមូលមកវិញបាន វាត្រូវបានកត់ត្រាបន្ថយតាមឲ្យស្មើនឹងចំនួនដែលអាចប្រមូលមកវិញ។

ចំណេញ ឬខាតពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ ត្រូវបានកំណត់ដោយធ្វើការប្រៀបធៀបសាច់ប្រាក់បានពីការលក់ និងតម្លៃយោង ហើយត្រូវបានកត់ត្រាជាបន្ទុកនៅក្នុងរបាយការណ៍លទ្ធផល។

២.១០ ទ្រព្យសកម្មអរូបី

ទ្រព្យសកម្មអរូបីរួមមានអាជ្ញាប័ណ្ណកម្មវិធីកុំព្យូទ័រដែលបានទិញ និងចំណាយពាក់ព័ន្ធផ្សេងៗ ត្រូវបានកត់ត្រាតាមថ្លៃដើមដករំលស់បង្គរ និងការខាតបង់ដែលបណ្តាលមកពីការថយចុះតម្លៃ។ អាជ្ញាប័ណ្ណកម្មវិធីកុំព្យូទ័រដែលបានទិញ ត្រូវបានធ្វើមូលធនកម្មតាមមូលដ្ឋានថ្លៃដើមដែលបានកើតឡើង ក្នុងការទិញកម្មវិធីនោះ និងយកវាមកប្រើប្រាស់។ ថ្លៃដើមនេះ ត្រូវបានធ្វើរំលស់រយៈពេលបីឆ្នាំដោយប្រើវិធីសាស្ត្ររំលស់ថេរ។

ចំណាយលើការថែទាំកម្មវិធីកុំព្យូទ័រ ត្រូវបានកត់ត្រាជាចំណាយនៅពេលដែលមានប្រតិបត្តិការនោះកើតឡើង។

២.១១ ចំណូល និងចំណាយការប្រាក់

ចំណូលការប្រាក់បានពីឥណទាន និងបុរេប្រទានអតិថិជន សមតុល្យនៅធនាគារកណ្តាល និងប្រាក់បញ្ញើ និងប្រាក់តំកល់នៅធនាគារផ្សេងៗ ត្រូវបានកត់ត្រាតាមមូលដ្ឋានបង្គរ លើកលែងតែមានការសង្ស័យខ្លាំង

ចំពោះការប្រមូលប្រាក់មកវិញ ដែលក្នុងករណីនេះការប្រាក់នឹងត្រូវបានល្អរ រហូតដល់បានទទួលសាច់ប្រាក់ជាក់ស្តែង។ គោលការណ៍ក្នុងការល្អរការប្រាក់គឺ អនុលោមស្របទៅតាមគោលការណ៍ណែនាំរបស់ធនាគារកណ្តាល ស្តីពីការល្អរការប្រាក់លើឥណទានមិនដំណើរការ និងសំវិធាន-ធនលើឥណទានបាត់បង់។

ចំណាយការប្រាក់លើប្រាក់បញ្ញើរបស់ធនាគារ និងប្រាក់បញ្ញើរបស់អតិថិជន ត្រូវបានកត់ត្រាតាមមូលដ្ឋានបង្ក។

២.១២ ចំណូលកម្រៃ និងជើងសារ

ចំណូលកម្រៃ និងជើងសារ ត្រូវបានកត់ត្រាជាចំណូល នៅពេលដែលបានបំពេញសេវាកម្មជូនអតិថិជន។ ចំណូលកម្រៃ និងជើងសារ រួមមានចំណូលបានមកពីសេវាកម្មផ្ទេរប្រាក់ចេញ-ចូល សេវា ATM និងសេវាផ្សេងៗទៀត។

កម្រៃលើការផ្តល់ឥណទាន ត្រូវបានគេកត់ត្រាជាចំណូល នៅពេលផ្តល់ឥណទានឲ្យអតិថិជន។

២.១៣ ភតិសន្យាប្រតិបត្តិ

ភតិសន្យាដែលភាគីម្ចាស់ទ្រព្យនៅមានចំណែកហានិភ័យ និងផលកម្មសិទ្ធិជាសារវន្ត ត្រូវបានចាត់ថ្នាក់ជាភតិសន្យាប្រតិបត្តិ។ ការទូទាត់ភតិសន្យាប្រតិបត្តិត្រូវបានកត់ត្រាជាបន្ទុកក្នុងរបាយការណ៍លទ្ធផលតាមមូលដ្ឋានថេរលើរយៈពេលនៃភតិសន្យានោះ។

២.១៤ សំវិធានធន

សំវិធានធនត្រូវបានកត់ត្រានៅពេលដែលធនាគារមានកាតព្វកិច្ចតាមផ្លូវច្បាប់ ឬកាតព្វកិច្ចដែលធនាគារបានបង្កើតឡើងនាពេលបច្ចុប្បន្ន ដែលជាលទ្ធផលនៃព្រឹត្តិការណ៍ពីអតីតកាល និងនៅពេលដែលមានភាពប្រាកដថា នឹងមានតម្រូវការឲ្យមានការចំណាយធនធានដើម្បីទូទាត់កាតព្វកិច្ចនោះ ហើយចំនួនទឹកប្រាក់អាចប៉ាន់ស្មានបានយ៉ាងគួរឲ្យជឿជាក់។

នៅពេលដែលមានកាតព្វកិច្ចប្រហាក់ប្រហែលគ្នាជាច្រើន កម្រិតនៃលំហូរចេញដើម្បីទូទាត់កាតព្វកិច្ចទាំងនោះ ត្រូវបានកំណត់ដោយគិតទៅលើចំណាត់ថ្នាក់កាតព្វកិច្ចទាំងមូល។

សំវិធានធនត្រូវបានវាស់វែងតាមតម្លៃបច្ចុប្បន្ន នៃការទូទាត់កាតព្វកិច្ចដែលរំពឹងទុក ដោយប្រើអត្រាអប្បហារមុនបង់ពន្ធ ដែលឆ្លុះបញ្ចាំងការវាយតម្លៃសមរម្យបច្ចុប្បន្ននៃតម្លៃពេលវេលាទឹកប្រាក់ និងហានិភ័យជាក់លាក់ផ្សេងៗនៃកាតព្វកិច្ចនោះ។ ការកើនឡើងនៃសំវិធានធនដោយសារពេលវេលាដែលបានកន្លងផុតត្រូវបានកត់ត្រាជាចំណាយការប្រាក់។

២.១៥ ពន្ធលើប្រាក់ចំណេញ

ពន្ធលើប្រាក់ចំណេញក្នុងឆ្នាំត្រូវបានគណនាតាមច្បាប់ពន្ធដារដែលបានអនុម័តជាស្ថាពរ ឬបានអនុម័តរួចមួយផ្នែកធំក្នុងព្រះរាជាណាចក្រកម្ពុជា គិតត្រឹមកាលបរិច្ឆេទតារាងតុល្យការ។

ពន្ធពន្យារលើប្រាក់ចំណេញត្រូវបានធ្វើសំវិធានធនពេញលេញ ដោយប្រើវិធីសាស្ត្របំណុលលើលម្អៀងបណ្តោះអាសន្នដែលបើកតមាន រវាងមូលដ្ឋានពន្ធនៃទ្រព្យសកម្ម និងបំណុល និងតម្លៃយោងរបស់ទ្រព្យសកម្ម និងបំណុលទាំងនោះនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។ ពន្ធពន្យារទ្រព្យសកម្មត្រូវបានកត់ត្រា ទៅតាមទំហំនៃប្រាក់ចំណេញជាប់ពន្ធនាពេលអនាគតដែលមាន ធៀបនឹងលម្អៀងបណ្តោះអាសន្នដែលអាចប្រើប្រាស់បាន។

២.១៦ ប្រតិបត្តិការភាគីពាក់ព័ន្ធ

ភាគីដែលចាត់ទុកថាជាភាគីពាក់ព័ន្ធ គឺជាភាគីដែលមានលទ្ធភាពគ្រប់គ្រង ឬមានឥទ្ធិពលជាសារវន្តលើភាគីមួយទៀត ក្នុងការសម្រេចចិត្តលើផ្នែកប្រតិបត្តិការ និងហិរញ្ញវត្ថុ។

អនុលោមតាមច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ភាគីពាក់ព័ន្ធត្រូវបានឲ្យនិយមន័យថា ជាភាគីដែលកាន់កាប់ដោយផ្ទាល់ ឬដោយប្រយោលយ៉ាងហោចណាស់ ១០% នៃដើមទុន ឬសិទ្ធិបោះឆ្នោតរួមទាំងបុគ្គលទាំងឡាយណា ដែលចូលរួមនៅក្នុងអភិបាលកិច្ច ការដឹកនាំ ការគ្រប់គ្រង ឬការត្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារ។

៣. ការប៉ាន់ស្មានគណនេយ្យ និងការវិនិច្ឆ័យសំខាន់ៗ

ធនាគារធ្វើការប៉ាន់ប្រមាណ និងការសន្មត ដែលប៉ះពាល់ដល់ចំនួនទ្រព្យសកម្ម និងបំណុល ដែលបានរាយការណ៍។ ការប៉ាន់ប្រមាណ និងការវិនិច្ឆ័យត្រូវបានវាយតម្លៃជាបន្តបន្ទាប់ដោយផ្អែកលើបទពិសោធន៍នាពេលកន្លងមក និងកត្តាផ្សេងៗ ដូចជាការរំពឹងទុកអំពីហេតុការណ៍នាពេលអនាគត ដែលគេជឿថាមានភាពសមហេតុផល ទៅតាមកាលៈទេសៈផ្សេងៗ។

ក. ការខាតបង់បណ្តាលមកពីការថយចុះតម្លៃនៃឥណទាន និងបុរេប្រទាន

ធនាគារបានអនុវត្តតាមការធ្វើចំណាត់ថ្នាក់ និងសំវិធានធនលើឥណទានតាមប្រកាសលេខ ៨៧-០៩-០៧៤ប្រ.ក. ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០០៩ ស្តីពីការធ្វើចំណាត់ថ្នាក់ឥណទាន និងសំវិធានធន សម្រាប់ស្ថាប័នធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ ដែលចេញដោយធនាគារកណ្តាល។ ធនាគារកណ្តាលតម្រូវឲ្យធនាគារពាណិជ្ជកម្មទាំងឡាយ ធ្វើចំណាត់ថ្នាក់ ឥណទាន បុរេប្រទាន និងទ្រព្យសកម្មស្រដៀងៗគ្នារបស់ខ្លួនជាប្រាំថ្នាក់ ហើយកម្រិតអប្បបរមានៃសំវិធានធនជាក់លាក់ត្រូវបានធ្វើឡើង អាស្រ័យតាមចំណាត់ថ្នាក់ពាក់ព័ន្ធ ដោយមិនគិតដល់ទ្រព្យសកម្ម ដែលត្រូវបានដាក់ជាវត្ថុបញ្ចាំ។ គណៈគ្រប់គ្រងជឿជាក់ថា អាយុកាលឥណទាន (ហួសកាលកំណត់សង) ជាមូលដ្ឋានកំណត់ចំណាត់ថ្នាក់ឥណទាន គឺជាការសមស្របក្នុងការកំណត់ភាពគ្រប់គ្រាន់នៃការខាតបង់បណ្តាលមកពីការថយចុះតម្លៃនៃឥណទាន និងបុរេប្រទាន ដូចបានអនុវត្តតាមប្រកាសនេះ។

ខ. ពន្ធ

ពន្ធត្រូវបានគណនាតាមមូលដ្ឋានបំណកស្រាយបច្ចុប្បន្ននៃបទប្បញ្ញត្តិពន្ធដារ ប៉ុន្តែបទប្បញ្ញត្តិទាំងអស់នេះមានការផ្លាស់ប្តូរ ពីមួយគ្រាទៅមួយគ្រា ហើយការសម្រេចជាចុងក្រោយ លើចំនួនពន្ធ នឹងធ្វើឡើងបន្ទាប់ពីមានការត្រួតពិនិត្យចុងក្រោយ ដោយអគ្គនាយកដ្ឋានពន្ធដារ។

នៅពេលដែលលទ្ធផលពន្ធចុងក្រោយខុសគ្នាពីចំនួនពន្ធ ដែលបានកត់ត្រាពីដំបូង ភាពលម្អៀងនេះនឹងធ្វើឲ្យប៉ះពាល់ដល់ពន្ធ លើប្រាក់ចំណេញ និងសំវិធានធនពន្ធពន្យារក្នុងឆ្នាំ ដែលការកំណត់ពន្ធបានធ្វើឡើង។

៤. សមតុល្យនៅធនាគារកណ្តាល

	២០១៦		២០១៥	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
គណនីចរន្ត	២៧.៦២២.៧៨១	១១១.៥១៣.០០៥	៧៧.២០៥.៧០០	៣១២.៦៨៣.០៨៥
ប្រាក់បម្រុងកាតព្វកិច្ច (ក)	៤៤.១០៩.៩១២	១៧៨.០៧១.៧១៥	៣៧.៥២៦.៤៦៩	១៥១.៩៨២.១៩៩
មូលបត្រអាចជួញដូរបាន (ខ)	២៣.០០០.០០០	៩២.៨៥១.០០០	៧.០០០.០០០	២៨.៣៥០.០០០
ប្រាក់តម្កល់ធានាលើដើមទុន (គ)	៥.០០០.០០០	២០.១៨៥.០០០	៥.០០០.០០០	២០.២៥០.០០០
	៩៩.៧៣២.៦៩៣	៤០២.៦២០.៧២០	១២៦.៧៣២.១៦៩	៥១៣.២៦៥.២៨៤

(ក) ប្រាក់បម្រុងកាតព្វកិច្ច

ប្រាក់បម្រុងកាតព្វកិច្ចគឺជាប្រាក់បម្រុងអប្បបរមា ដែលគណនាត្រឹម ៨% និង ១២,៥% ជាប្រាក់រៀល និងរូបិយប័ណ្ណផ្សេងៗ នៃប្រាក់បញ្ញើ និងប្រាក់កម្ចីរបស់អតិថិជន។ ប្រាក់បម្រុងកាតព្វកិច្ច ៤,៥០% ទៅលើប្រាក់បញ្ញើរបស់អតិថិជនជារូបិយប័ណ្ណផ្សេងៗ ដូចជាប្រាក់រៀលដែលទទួលបានការប្រាក់ ខណៈពេលដែលនៅសល់ ៨% និងទុនបម្រុងកាតព្វកិច្ចទៅលើប្រាក់បញ្ញើរបស់អតិថិជន ដែលមិនទទួលបានការប្រាក់។

(ខ) មូលបត្រអាចជួញដូរបាន

មូលបត្រអាចជួញដូរបាន (NCDs) នៅធនាគារកណ្តាល គឺជាប្រាក់បញ្ញើរយៈពេលខ្លីដែលមានកាលកំណត់តិចជាង៣ខែ។ នៅក្នុងមូលបត្រអាចជួញដូរបាននេះ ធនាគារបានដាក់ទឹកប្រាក់ចំនួន ៧.០០០.០០០ ដុល្លារអាមេរិក នៅធនាគារកណ្តាល ជាប្រាក់បញ្ចាំសម្រាប់គណនីជាត់ទាត់។ មានអត្រាការប្រាក់០.៦៦ ក្នុងមួយឆ្នាំ។ ទឹកប្រាក់ដែលនៅសល់មានចំនួន ២០.០០០.០០០ ដុល្លារអាមេរិក មានអត្រាការប្រាក់ ០.៥៤% ក្នុងមួយឆ្នាំ។

(គ) ប្រាក់តម្កល់ធានាលើដើមទុន

យោងតាមប្រកាសលេខ ៨៧-០១-១៣៦ប្រ.ក. ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០១ ចេញដោយធនាគារកណ្តាលស្តីពីប្រាក់តម្កល់ធានាលើដើមទុន តម្រូវឲ្យធនាគារតម្កល់ប្រាក់ចំនួន ១០% នៃដើមទុនចុះបញ្ជីនៅធនាគារកណ្តាល។ ប្រាក់តម្កល់នេះមិនអាចប្រើប្រាស់ក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ធនាគារបានទេ ហើយនឹងត្រូវប្រគល់ឲ្យធនាគារវិញ នៅពេលដែលធនាគារស្ម័គ្រចិត្តបញ្ឈប់ប្រតិបត្តិការរបស់ខ្លួននៅក្នុងព្រះរាជាណាចក្រកម្ពុជា។

(ឃ) អត្រាការប្រាក់

គណនីចរន្តគឺជាគណនីដែលមិនមានការប្រាក់។ អត្រាការប្រាក់ប្រចាំឆ្នាំលើសមតុល្យនៅធនាគារកណ្តាល ត្រូវបានសង្ខេបដូចខាងក្រោម៖

	២០១៦	២០១៥
ទុនបម្រុងកាតព្វកិច្ច	០,២១% - ០,៣៨%	០,០៩% - ០,១២%
មូលបត្រអាចជួរដូរបាន	០,២៩% - ០,៦៦%	០,០៨% - ០,២៣%
ប្រាក់តម្កល់ធានាលើដើមទុន	០,២០% - ០,២២%	០,០៨% - ០,១១%

៥. ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ

	២០១៦		២០១៥	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ការដាក់ប្រាក់	៣៨.៨៧៧.១១៦	១៥៦.៩៤៦.៩១៧	២៨.៨៧០.២១៣	១១៦.៩២៤.៣៦៣
គណនីចរន្ត	៣.២២១.៦៥៣	១៣.០០៥.៨១៣	៤.៩៣៨.៩០៣	២០.០០២.៥៥៧
	៤២.០៩៨.៧៦៩	១៦៩.៩៥២.៧៣០	៣៣.៨០៩.១១៦	១៣៦.៩២៦.៩២០

គណនីចរន្តមិនមានការប្រាក់ទេ។ ការដាក់ប្រាក់នេះមានកាលកំណត់រយៈពេលខ្លី ហើយទទួលបានការប្រាក់ប្រចាំឆ្នាំពី៥ ០,២៥% ទៅ ២,៦០%។

៦. ឥណទាន និងបុរេប្រទានអតិថិជន

	២០១៦		២០១៥	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ឥណទានពាណិជ្ជ				
ឥណទានរយៈពេលវែង	១៣៥.៧០៩.៨៥៦	៥៤៧.៨៦០.៦៨៩	១២៤.៦០៤.១៥១	៥០៤.៦៤៦.៨១២
ឥណទានវិបារូបន៍	៥៨.៩៧៦.០៩៥	២៣៨.០៨៦.៤៩៦	៥៧.០៩៧.៥១៤	២៣១.២៤៤.៩៣២
ឥណទានរយៈពេលខ្លី	១៣.៦៤៨.៧១០	៥៥.០៩៩.៨៤២	១១.០៣០.៣៣៥	៤៤.៦៧២.៨៥៧
	២០៨.៣៣៤.៦៦១	៨៤១.០៤៧.០២៧	១៩២.៧៣២.០០០	៧៨០.៥៦៤.៦០១

ឥណទានអតិថិជន៖

ឥណទានទិញផ្ទះ	៩៩.៩៩១.១២០	៣៨៧.៥១៦.១៥១	៧៤.០៥១.៤៣៧	២៩៩.៩០៨.៣២០
កាតឥណទាន	៣៨៧.០៧១	១.៥៦២.៦០៦	៥០.១២៦	២០៣.០១០
	៩៦.៣៧៨.១៩១	៣៨៩.០៧៨.៧៥៧	៧៤.១០១.៥៦៣	៣០០.១១១.៣៣០

ឥណទាន និងបុរេប្រទានអតិថិជន សរុបដុល

	៣០៨.៧១២.៨៥២	១.២៣០.១២៥.៧៨៤	២៦៦.៨៣៣.៥៦៣	១.០៨០.៦៧៥.៩៣១
--	-------------	---------------	-------------	---------------

សិវិធានធនឥណទានបាត់បង់

សិវិធានធនដាក់លាក់	(៣.០៤១.២២៨)	(១២.២៧៧.៤៣៧)	(២.៦៦៦.៦៥៤)	(១០.៧៩៩.៩៤៩)
សិវិធានធនសង្ស័យ	(២៥៨.៦៦៣)	(១.០៤៤.២២៣)	(១២៥.៩៩២)	(៥១០.២៦៨)
	(៣.២៩៩.៨៩១)	(១៣.៣២១.៦៦០)	(២.៧៩២.៦៤៦)	(១១.៣១០.២១៧)
	៣០១.៤១២.៩៦១	១.២១៦.៨០៤.១២៤	២៦៤.០៤០.៩១៧	១.០៦៩.៣៦៥.៧១៤

(ក) សិវិធានធនឥណទានបាត់បង់

បម្រែបម្រួលសិវិធានធនឥណទានបាត់បង់ មានដូចខាងក្រោម៖

	២០១៦		២០១៥	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នាដើមឆ្នាំ	២.៧៩២.៦៤៦	១១.៣១០.២១៧	២.១៤៦.៦២០	៨.៧៤៧.៤៧៦
សិវិធានធនក្នុងឆ្នាំ	៥៤៨.៦៩៥	២.២២៣.៨៦១	៨៣៨.១៧០	៣.៣៩៤.៥៨៩
ជម្រះចេញពីបញ្ជីអំឡុងឆ្នាំ	(៤១.៤៥០)	(១៦៧.៩៩៧)	(១៩២.១៤៤)	(៧៧៨.១៨៣)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(៤៤.៤២១)	-	(៥៣.៦៦៥)
នាចុងឆ្នាំ	៣.២៩៩.៨៩១	១៣.៣២១.៦៦០	២.៧៩២.៦៤៦	១១.៣១០.២១៧

(ខ) វិភាគតាមចំណាត់ថ្នាក់ឥណទាន

	២០១៦		២០១៥	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ស្តង់ដារឥណទាន				
មានទ្រព្យបញ្ចាំ	៣០៣.០៩៩.១០៩	១.២២៣.៦១១.១០៣	២៦៦.៣១១.៨២២	១.០៧៨.៥៦២.៨៨០
ពុំមានទ្រព្យបញ្ចាំ	១.០២៣.៧៣៧	៤.១៣២.៨២៦	៣៥៣.៥៨៥	១.៤៣២.០២០
ឥណទានឃ្លាំមើល				
មានទ្រព្យបញ្ចាំ	៥០.៥៣២	២០៣.៩៩៨	៤៣.៤៦៨	១៧៦.០៤៥
ឥណទានក្រោមស្តង់				
មានទ្រព្យបញ្ចាំ	៤១.៩៦៧	១៦៩.៤២១	-	-
ឥណទានសង្ស័យ				
មានទ្រព្យបញ្ចាំ	៤៩៧.៥០៧	២.០០៨.៤៣៦	-	-
ឥណទានខាតបង់				
មានទ្រព្យបញ្ចាំ	-	-	១២៤.៦៨៨	៥០៤.៩៨៦
	៣០៤.៧១២.៨៥២	១.២៣០.១២៥.៧៨៤	២៦៦.៨៣៣.៥៦៣	១.០៨០.៦៧៥.៩៣១

(គ) អត្រាការប្រាក់

ឥណទាន និងបុរេប្រទានអតិថិជនទាំងនេះ មានអត្រាការប្រាក់ប្រចាំឆ្នាំក្នុងចន្លោះពី ៣,៥% ទៅ ១២% (២០១៥៖ ៣,៥% ទៅ ១២%)។

៧. ទឹកប្រាក់ត្រូវទារ/ ឲ្យទៅក្រុមហ៊ុនមេផ្ទាល់

ទឹកប្រាក់ត្រូវទារពីក្រុមហ៊ុនមេផ្ទាល់ ភាគច្រើនពាក់ព័ន្ធទៅនឹងការបង់ប្រាក់ (សិក្ខាកាមនៅក្នុងប្រទេសកម្ពុជា) ដែលធនាគារបានទូទាត់ជំនួសក្រុមហ៊ុនមេផ្ទាល់។

ទឹកប្រាក់ត្រូវឲ្យទៅក្រុមហ៊ុនមេផ្ទាល់ ភាគច្រើនពាក់ព័ន្ធទៅនឹងការបង់ប្រាក់ (សិក្ខាកាមនៅក្នុងប្រទេសម៉ាឡេស៊ី) ដែលក្រុមហ៊ុនមេផ្ទាល់បានទូទាត់ជំនួសធនាគារ។

៨. ទ្រព្យសកម្មផ្សេងៗ

	២០១៦		២០១៥	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
បង្កការប្រាក់ត្រូវទទួល	១.៧៧៥.០៣៥	៧.១៦៥.៨១៦	១.៤៨៤.៩៦៥	៦.០១៤.១០៨
ប្រាក់កក់ (*)	៥២៤.១៨៤	២.១១៦.១៣១	៤៦៥.៦៩២	១.៨៨៦.០៥៣
ប្រតិបត្តិការផ្ទេរប្រាក់ចូលដែលនៅមិនទាន់ទូទាត់	៤៥៣.៧៦៤	១.៨៣១.៨៤៥	១៦៥.៤៣៤	៦៧០.០០៨
សម្ភារការិយាល័យ	២៩.៥៦៦	១១៩.៣៥៨	២៣.៦៤៥	៩៥.៧៦២
ផ្សេងៗ	២៥៧.២៤៧	១.០៣៨.៥០៦	១៤០.៨០៥	៥៧០.២៦០
	៣.០៣៩.៧៩៦	១២.២៧១.៦៥៦	២.២៨០.៥៤១	៩.២៣៦.១៩១

(*) ប្រាក់កក់នេះគឺជាប្រាក់កក់ លើការជួលការិយាល័យ ដែលអាចប្រមូលមកវិញបាន នៅពេលចប់កិច្ចសន្យាភតិសន្យា។ រយៈពេលនៃភតិសន្យា គឺមានរយៈពេលលើសពី១ឆ្នាំ ហើយប្រាក់កក់នេះមិនមានការប្រាក់ទេ។

៩. ទ្រព្យសម្បត្តិ និងបរិក្ខារ

	ការកែលម្អទ្រព្យជួល	បរិក្ខារការិយាល័យ	បរិក្ខារកុំព្យូទ័រ	យានយន្ត	ទ្រព្យសកម្មនៅ ក្រោមដំណើរការ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥						
តម្លៃចុះបញ្ជីសុទ្ធដើមគ្រា	១.២៣៨.៦៩៧	៣៥២.៩៣៩	៤៣៣.៣១៨	២១៧.៤០៩	១៧៤.៩១៣	២.៤១៧.២៧៦
ការទិញបន្ថែម	៧៥.១៩៧	៣៦.៨៦៣	៧២.០៧៤	៨៩.៤០០	២២.៥៧០	២៩៦.១០៤
ជម្រះចេញពីបញ្ជី	-	-	(១៧៣)	(១៥.៨៥៨)	-	(១៦.០៣១)
រំលស់	(៧៦០.៩៤៧)	(១៨៦.២៤១)	(៣២៣.៦២៣)	(១០៨.៤២០)	-	(១.៣៧៩.២៣១)
តម្លៃចុះបញ្ជីសុទ្ធចុងគ្រា	៥៥២.៩៤៧	២០៣.៥៦១	១៨១.៥៩៦	១៨២.៥៣១	១៩៧.៤៨៣	១.៣១៨.១១៨
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥						
ថ្លៃដើម	៣.៧៧៦.៥៤៥	៩០៧.៧២៦	២.២៨៣.៧២៥	៦១២.៨៤៦	១៩៧.៤៨៣	៧.៧៧៨.៣២៥
រំលស់បង្គរ	(៣.២២៣.៥៩៨)	(៧០៤.១៦៥)	(២.១០២.១២៩)	(៤៣០.៣១៥)	-	(៦.៤៦០.២០៧)
តម្លៃចុះបញ្ជីសុទ្ធ	៥៥២.៩៤៧	២០៣.៥៦១	១៨១.៥៩៦	១៨២.៥៣១	១៩៧.៤៨៣	១.៣១៨.១១៨
តម្លៃចុះបញ្ជីសុទ្ធសមមូលជាពាន់រៀល	២.២៣៩.៤៣៥	៨២៤.៤២២	៧៣៥.៤៦៤	៧៣៩.២៥០	៧៩៩.៨០៧	៥.៣៣៨.៣៧៨
ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦						
តម្លៃចុះបញ្ជីសុទ្ធដើមគ្រា	៥៥២.៩៤៧	២០៣.៥៦១	១៨១.៥៩៦	១៨២.៥៣១	១៩៧.៤៨៣	១.៣១៨.១១៨
ការទិញបន្ថែម	៩.១៣០	៤៦.៧២៣	៣៤.១៣៧	១៦៥.៨០០	១.២៦៣.៧៣២	១.៥១៩.៥២២
ការផ្ទេរចូល/(ចេញ)	៩៨៤.៣៣៦	៨៩.៤០៣	១៧៥.៨៥៣	-	(១.២៤៩.៥៩២)	-
រំលស់	(៣៣៥.៨៤៩)	(១០៧.១០៤)	(១៤០.៤០៥)	(៧៨.២៥០)	-	(៦៦១.៦០៨)
តម្លៃចុះបញ្ជីសុទ្ធចុងគ្រា	១.២១០.៥៦៤	២៣២.៥៨៣	២៥១.១៨១	២៧០.០៨១	២១១.៦២៣	២.១៧៦.០៣២
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦						
ថ្លៃដើម	៤.៧៧០.០១២	១.០៤៣.៨៥២	២.៤៩៣.៧១៥	៧៧៨.៦៤៦	២១១.៦២៣	៩.២៩៧.៨៤៨
រំលស់បង្គរ	(៣.៥៥៩.៤៤៨)	(៨១១.២៦៩)	(២.២៤២.៥៣៤)	(៥០៨.៥៦៥)	-	(៧.១២១.៨១៦)
តម្លៃចុះបញ្ជីសុទ្ធ	១.២១០.៥៦៤	២៣២.៥៨៣	២៥១.១៨១	២៧០.០៨១	២១១.៦២៣	២.១៧៦.០៣២
តម្លៃចុះបញ្ជីសុទ្ធសមមូលជាពាន់រៀល	៤.៨៨៧.០៤៧	៩៣៨.៩៣៨	១.០១៤.០១៨	១.០៩០.៣១៧	៨៥៤.៣២១	៨.៧៨៤.៦៤១

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ការទិញទ្រព្យសម្បត្តិ និងបរិក្ខារ ដែលមានទឹកប្រាក់សរុបចំនួន ១.៥១៩.៥២២ដុល្លារអាមេរិក រួមបញ្ចូលនូវទឹកប្រាក់ត្រូវបង់ចំនួន ២៨.១២២ ដុល្លារអាមេរិក ដែល នៅមិនទាន់ទូទាត់។

១០. ទ្រព្យសកម្មអរូបី

	កម្មវិធីកុំព្យូទ័រ	ទ្រព្យសកម្មក្រោមការសាងសង់	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥			
តម្លៃចុះបញ្ជីសុទ្ធដើមគ្រា	២៥៤.២៨៤	-	២៥៤.២៨៤
ការទិញបន្ថែម	៧១៣.០៦៤	-	៧១៣.០៦៤
រំលស់	(៣៣៧.៧៧០)	-	(៣៣៧.៧៧០)
តម្លៃចុះបញ្ជីសុទ្ធចុងគ្រា	៦២៩.៥៧៨		៦២៩.៥៧៨

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥			
ថ្លៃដើម	៣.០៨៥.៨៩៦	-	៣.០៨៥.៨៩៦
រំលស់បង្ករ	(២.៤៥៦.៣១៨)	-	(២.៤៥៦.៣១៨)
តម្លៃចុះបញ្ជីសុទ្ធ	៦២៩.៥៧៨	-	៦២៩.៥៧៨
តម្លៃចុះបញ្ជីសុទ្ធ សមមូលជាពាន់រៀល	២.៥៤៩.៧៩១	-	២.៥៤៩.៧៩១

ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

តម្លៃចុះបញ្ជីសុទ្ធដើមគ្រា	៦២៩.៥៧៨	-	៦២៩.៥៧៨
ការទិញបន្ថែម	-	៥៣.៦២០	៥៣.៦២០
ការផ្ទេរចូល/(ចេញ)	៥៣.៦២០	(៥៣.៦២០)	-
ជម្រះចេញពីបញ្ជី	-	-	-
រំលស់	(២៨៩.៣៤៩)	-	(២៨៩.៣៤៩)
តម្លៃចុះបញ្ជីសុទ្ធចុងគ្រា	៣៩៣.៨៤៩	-	៣៩៣.៨៤៩

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦			
ថ្លៃដើម	៣.១៣៩.៥១៦	-	៣.១៣៩.៥១៦
រំលស់បង្ករ	(២.៧៤៥.៦៦៧)	-	(២.៧៤៥.៦៦៧)
តម្លៃចុះបញ្ជីសុទ្ធ	៣៩៣.៨៤៩	-	៣៩៣.៨៤៩
តម្លៃចុះបញ្ជីសុទ្ធ សមមូលជាពាន់រៀល	១.៥៨៩.៩៦៨	-	១.៥៨៩.៩៦៨

១១. ពន្ធពន្យារព្រឡសកម្ម

	២០១៦		២០១៥	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ពន្ធពន្យារទ្រព្យសកម្ម	១.២៧៤.៩២២	៥.១៤៦.៨៦០	៥៨១.១៥៣	២.៣៥៣.៦៧០
	១.២៧៤.៩២២	៥.១៤៦.៨៦០	៥៨១.១៥៣	២.៣៥៣.៦៧០

បម្រែបម្រួលសរុបនៅក្នុងគណនីពន្ធពន្យារមានដូចខាងក្រោម៖

	២០១៦		២០១៥	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
គិតត្រឹមថ្ងៃទី០១ ខែមករា	៥៨១.១៥៣	២.៣៥៣.៦៧០	-	-
ឥណទាននៅក្នុងរបាយការណ៍លទ្ធផល	៦៩៣.៧៦៩	២.៧៩៣.១៩០	៥៨១.១៥៣	២.៣៥៣.៦៧០
	១.២៧៤.៩២២	៥.១៤៦.៨៦០	៥៨១.១៥៣	២.៣៥៣.៦៧០

បម្រែបម្រួលពន្ធពន្យារទ្រព្យសកម្មមានដូចខាងក្រោម៖

	រំលស់ពន្យិន	អត្ថប្រយោជន៍បុគ្គលិក	ខាតពីការប្តូររូបិយប័ណ្ណដែលមិនទាន់ទទួលស្គាល់	ឥណទានសំវិធានធន	សរុប
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០១៦	៤៦៨.៩៥២	៥៦.៦៣៣	៥៥.៥៦៨	-	៥៨១.១៥៣
ឥណទាននៅក្នុងរបាយការណ៍លទ្ធផល	៩.១៥១	៤១.៣៣៤	៣៤.៧៣៥	៦០៨.៥៤៩	៦៩៣.៧៦៩
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦	៤៧៨.១០៣	៩៧.៩៦៧	៩០.៣០៣	៦០៨.៥៤៩	១.២៧៤.៩២២
សមមូលជាពាន់រៀល	១.៩៣០.១០២	៣៩៥.៤៩៣	៣៦៤.៥៥៣	២.៤៥៦.៧១២	៥.១៤៦.៨៦០

១២. ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ

	២០១៦		២០១៥	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់បញ្ញើមានកាលកំណត់	៣១.៧៦៥.១២៨	១២៨.២៣៥.៨២២	៧៨.៣២៩.៩៥៣	៣១៧.២៣៦.៣១០
គណនីចរន្ត	៤.៩២៥.៤២៤	១៩.៨៨៣.៩៣៦	៨៧១.០១៤	៣.៥២៧.៦០៧
	៣៦.៦៩០.៥៥២	១៤៨.១១៩.៧៥៨	៧៩.២០០.៩៦៧	៣២០.៧៦៣.៩១៧

ប្រាក់បញ្ញើមានកាលកំណត់ គឺជាប្រាក់បញ្ញើដែលមានរយៈពេលខ្លី ដែលមានកាលកំណត់សងតិចជាង១២ខែ។ ប្រាក់បញ្ញើមានកាលកំណត់ មានអត្រាការប្រាក់ពី ០,៥% ទៅ ៤,៥០% ក្នុងមួយឆ្នាំ (២០១៥៖ ០,៤៥% ទៅ ៤,០០%)។

១៣. ប្រាក់បញ្ញើរបស់អតិថិជន

	២០១៦		២០១៥	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
គណនីចរន្ត	១៨៥.៣៩៧.៤២០	៧៤៨.៤៤៩.៣៨៥	៩៩.៤៤៨.០៦៥	៤០២.៧៦៤.៦៦៣
ប្រាក់បញ្ញើមានកាលកំណត់	១៣៣.០៣៥.៩១៤	៥៣៧.០៦៥.៩៨៤	១៦១.៥៩១.៧៣១	៦៥៤.៤៤៦.៥១១
គណនីសន្សំ	៣៤.០៣០.០៤៨	១៣៧.៣៧៩.៣០៤	២៥.០២៤.៣៣៥	១០១.៣៤៨.៥៥៧
	៣៥២.៤៦៣.៣៨២	១.៤២២.៨៩៤.៦៧៣	២៨៦.០៦៤.១៣១	១.១៥៨.៥៥៩.៧៣១

គណនីចរន្ត ជាគណនីមិនមានការប្រាក់ចំពោះអតិថិជនធម្មតា និងមានការប្រាក់ចំពោះអតិថិជនពិសេស។

ប្រាក់បញ្ញើមានកាលកំណត់ គឺជាប្រាក់បញ្ញើដែលមានរយៈពេលខ្លី ដែលមានកាលកំណត់សងតិចជាង ១២ខែ។

គណនីប្រាក់សន្សំ គណនីប្រាក់បញ្ញើមានកាលកំណត់ និងគណនីចរន្តទទួលបានការប្រាក់ប្រចាំឆ្នាំដូចខាងក្រោម៖

	២០១៦	២០១៥
ប្រាក់បញ្ញើមានកាលកំណត់	១,២០% ទៅ ៥,៥០%	០,៧០% ទៅ ៥,៥០%
គណនីសន្សំ	០,៥០% ទៅ ១,៥០%	០,៥០% ទៅ ១,៥០%
គណនីចរន្ត	០,០០% ទៅ ១,៧៥%	០,០០% ទៅ ១,៧៥%

១៤. ប្រាក់កម្ចី

	២០១៦		២០១៥	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ភាគីមិនពាក់ព័ន្ធ				
Industrial and Commercial Bank of China Limited – ICBC (i)	-	-	១០.០០០.០០០	៤០.៥០០.០០០
ភាគីពាក់ព័ន្ធ				
CIMB BANK BERHAD (ii)	-	-	១០.០០០.០០០	៤០.៥០០.០០០
	-	-	២០.០០០.០០០	៨១.០០០.០០០

(i) នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ ធនាគារបានចុះហត្ថលេខាលើកិច្ចសន្យា ជាមួយនឹងធនាគារ ICBC និងបានខ្ចីប្រាក់ចំនួន ១០លានដុល្លារអាមេរិក ដែលមានកាលកំណត់រយៈពេលមួយឆ្នាំ។ ប្រាក់កម្ចីមានអត្រាការប្រាក់ ៣,៨៥% ក្នុងមួយឆ្នាំ។ ប្រាក់កម្ចីត្រូវបានសងនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៦។

(ii) បង្ហាញប្រាក់កម្ចីរយៈពេលខ្លីពី CIMB Bank Berhad ដែលជាភាគីពាក់ព័ន្ធ ជាមួយនឹងកាលកំណត់តិចជាងបីខែ។ ប្រាក់កម្ចីនេះមានអត្រាការប្រាក់ពី ០,៩២% ទៅ ១,០៤% ក្នុងមួយឆ្នាំ។ ប្រាក់កម្ចីត្រូវបានសងនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦។

១៥. អនុបំណុល

	២០១៦		២០១៥	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
CIMB BANK BERHAD	៧.០០០.០០០	២៨.២៥៩.០០០	៧.០០០.០០០	២៨.៣៥០.០០០
	៧.០០០.០០០	២៨.២៥៩.០០០	៧.០០០.០០០	២៨.៣៥០.០០០

នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥ ធនាគារបានចុះហត្ថលេខាលើកិច្ចសន្យាអនុបំណុល ជាមួយនឹង CIMB Bank Berhad ដែលម្ចាស់ភាគហ៊ុនិក និងបានខ្ចីប្រាក់ ចំនួន ៧លានដុល្លារអាមេរិក ដែលមានកាលកំណត់រយៈពេល១០ឆ្នាំ។ អនុបំណុលនឹងត្រូវសងវិញ នៅតាមកាលកំណត់ និងមានអត្រាការប្រាក់ ៣% ក្នុងមួយឆ្នាំ។

នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៥ អនុបំណុលត្រូវបានអនុម័ត ដោយធនាគារជាតិនៃកម្ពុជា ក្នុងគោលបំណងនៃការគណនាដើមទុនប្រភេទទី២។

១៦. ទឹកប្រាក់ជំពាក់អ្នកផ្គត់ផ្គង់

ទឹកប្រាក់ជំពាក់អ្នកផ្គត់ផ្គង់ ភាគច្រើនគឺថ្លៃជួសជុលការិយាល័យ និងប្រាក់តម្កល់របស់អ្នកសាងសង់។ ទឹកប្រាក់នេះត្រូវទូទាត់សង ក្នុងរយៈពេលតិចជាង១២ខែ។

១៧. បំណុលផ្សេងៗ

	២០១៦		២០១៥	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
មូលប្បទានបត្ររបស់ធនាគារ និង គណនីត្រូវទទួលផ្សេងៗ (*)	៦.២៣១.២៩២	២៥.១៥៥.៧២៦	២.៣៣០.១៩១	៩.៤៣៧.២៧៤
ប្រតិបត្តិការផ្ទេរប្រាក់ចេញដែលនៅមិនទាន់ទូទាត់ (**)	១.៣៤៨.៦២៣	៥.៤៤៤.៣៩១	៣.៧៨២.១៨៣	១៥.៣១៧.៨៤១
បង្គរការបាត់ត្រូវបង់	២.៧៨៨.៨៨១	១១.២៥៨.៧១៣	១.៩៤១.២១២	៧.៨៦១.៩០៩
បង្គរប្រាក់រង្វាន់ត្រូវបង់	៩៤០.០០០	៣.៧៩៤.៧៨០	៩២១.៣៩៥	៣.៧៣១.៦៥០
បង្គរពន្ធត្រូវបង់	១៤០.១៧៨	៥៦៥.៨៩៩	១៤៣.៣០៩	៥៨០.៤០១
មូលនិធិវិភាគទានមានកំណត់ត្រូវបង់	៧៨៥.០៧៣	៣.១៦៩.៣៤០	៥៦៦.៣៣២	២.២៩៣.៦៤៥
បំណុលផ្សេងៗ	១.០៤១.៩៤៧	៤.២០៦.៣៣៩	៣០៨.៤០៧	១.២៤៩.០៤៨
	១៣.២៧៥.៩៩៤	៥៣.៩៩៥.១៨៨	៩.៩៩៣.០២៩	៤០.៤៧១.៧៦៨

(*) មូលប្បទានបត្ររបស់ធនាគារ និងគណនីត្រូវទទួលផ្សេងៗ គឺជាមូលប្បទានផាត់ទាត់ ដែលនៅមិនទាន់ទូទាត់ ហើយដែលត្រូវទូទាត់ នៅនាយកដ្ឋានផាត់ទាត់ របស់ធនាគារកណ្តាល បន្ទាប់ពីកាលបរិច្ឆេទតារាងតុល្យការ។

(**) ប្រតិបត្តិការផ្ទេរប្រាក់ចេញ ដែលនៅមិនទាន់ទូទាត់ គឺជាសាច់ប្រាក់ផ្ទេរចេញ ដែលត្រូវទូទាត់ បន្ទាប់ពីកាលបរិច្ឆេទតារាងតុល្យការ ជាមួយធនាគារជាដៃគូ។

បំណុលទាំងនេះ ត្រូវបានរំពឹងថានឹងត្រូវទូទាត់សង ក្នុងរយៈពេលតិចជាង១ឆ្នាំ។

១៨. ដើមទុន

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ដើមទុនចុះបញ្ជីរបស់ធនាគារមានចំនួន ៥០ លានភាគហ៊ុន (៣១ ធ្នូ ២០១៥៖ ៥០ លានភាគហ៊ុន) ដែលមានតម្លៃប្រាក់ ១ ដុល្លារអាមេរិក ក្នុងមួយភាគហ៊ុន។ ភាគហ៊ុនទាំងអស់ត្រូវបានបង់គ្រប់ចំនួនទាំងស្រុង។

	២០១៦		២០១៥	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សមតុល្យដើមគ្រា	៥០.០០០.០០០	២០២.៥០០.០០០	៤៥.០០០.០០០	១៨៣.៣៧៥.០០០
ដើមទុនបន្ថែម	-	-	៥.០០០.០០០	២០.២៥០.០០០
លម្អៀងពីការប្តូររូបិយចំណូល	-	(៦៥០.០០០)	-	(១.១២៥.០០០)
សមតុល្យចុងគ្រា	៥០.០០០.០០០	២០១.៨៥០.០០០	៥០.០០០.០០០	២០២.៥០០.០០០

១៩. ចំណូលការប្រាក់សុទ្ធ

	២០១៦		២០១៥	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<i>ចំណូលការប្រាក់៖</i>				
ឥណទាន និងបុរេប្រទានអតិថិជន	២២.០៤៧.៤៤២	៨៩.៣៥៨.២៨៣	១៨.៧៣៧.៣៩៥	៧៥.៨៨៦.៤៥០
ការដាក់ប្រាក់នៅធនាគារកណ្តាល និងធនាគារផ្សេងៗ	៣៧២.៨៣៦	១.៥១១.១០៤	១៧៦.៤១៧	៧១៤.៤៨៩
ឥណទាន និងបុរេប្រទានបុគ្គលិក	១៨៣.០៧៤	៧៤១.៩៩៩	១២៧.៨៣៤	៥១៧.៧២៨
ចំណូលការប្រាក់សរុប	២២.៦០៣.៣៥២	៩១.៦១១.៣៨៦	១៩.០៤១.៦៤៦	៧៧.១១៨.៦៦៧

ចំណាយការប្រាក់៖

ប្រាក់បញ្ញើមានកាលកំណត់	(៧.៥៩៥.៩១៨)	(៣០.៧៨៦.២៥៧)	(៥.៥៨៥.៣១៧)	(២២.៦២០.៥៣៤)
គណនីចរន្ត (*)	(៧៦១.៨៩៦)	(៣.០៨៧.៩៦៤)	(៦១៤.២២៣)	(២.៤៨៧.៦០៣)
ប្រាក់បញ្ញើសន្សំ	(១៤៨.៥៥៤)	(៦០២.០៨៩)	(១១៥.៧៤៨)	(៤៦៨.៧៧៩)
ចំណាយការប្រាក់សរុប	(៨.៥០៦.៣៦៨)	(៣៤.៤៧៦.៣១០)	(៦.៣១៥.២៨៨)	(២៥.៥៧៦.៩១៦)
ចំណូលការប្រាក់សុទ្ធ	១៤.០៩៦.៩៨៤	៥៧.១៣៥.០៧៦	១២.៧២៦.៣៥៨	៥១.៥៤១.៧៥១

(*) គណនីចរន្តរបស់អតិថិជនពិសេស និងអតិថិជនជាក្រុមហ៊ុន គឺជាគណនីដែលមានការប្រាក់។

២០. ចំណូលកម្រៃសេវា និងជើងសារ

	២០១៦		២០១៥	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
កម្រៃបានមកពីការផ្ទេរប្រាក់	១.៣២៥.៤៦៥	៥.៣៧២.១១០	១.១១៤.៩០៦	៤.៥១៥.៣៦៩
កម្រៃហិរញ្ញប្បទានពាណិជ្ជកម្ម	៩០១.៤៦១	៣.៦៥៣.៦២១	៥២៧.១៧៨	២.១៣៥.០៧១
កម្រៃបានមកពីសេវាឥណទាន	៤៣៦.៦៧៨	១.៧៦៩.៨៥៦	៣៨៨.៣៤១	១.៥៧២.៧៨១
កម្រៃកិច្ចសន្យាឥណទាន	២៨៧.៥៥៣	១.១៦៥.៤៥២	២៥៣.៦៤៥	១.០២៧.២៦២
កម្រៃ និងជើងសារលើសេវាផ្សេងៗ	៧៨៣.៩៩៤	៣.១៧៧.៥២៨	៦៧៦.៣៤១	២.៧៣៩.១៨១
	៣.៧៣៥.១៥១	១៥.១៣៨.៥៦៧	២.៩៦០.៤១១	១១.៩៨៩.៦៦៤

២១. ចំណាយផ្នែកបុគ្គលិក

	២០១៦		២០១៥	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<i>ប្រាក់បៀវត្សរ៍ និងប្រាក់ឈ្នួល</i>				
	៣.២៣៣.៦៧១	១៣.១០៦.០៦៩	២.៩៤១.៤៧៧	១១.៩១២.៩៨២
<i>ប្រាក់រង្វាន់ និងប្រាក់លើកទឹកចិត្ត</i>				
	៩៤០.០០០	៣.៨០៩.៨២០	៩២១.៣៩៥	៣.៧៣១.៦៥០
<i>អត្ថប្រយោជន៍ផ្សេងៗ</i>				
	៤០៣.៥៣៥	១.៦៣៥.៥២៧	៣៥៧.៤១១	១.៤៤៧.៥១៥
	៤.៥៧៧.២០៦	១៨.៥៥១.៤១៦	៤.២២០.២៨៣	១៧.០៩២.១៤៧

២២. ចំណាយរំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ និងរំលស់ទ្រព្យសកម្មអរូបី

	២០១៦		២០១៥	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<i>ចំណាយរំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ (កំណត់សម្គាល់៩)</i>				
	៦៦១.៦០៨	២.៦៨១.៤៩៨	១.៣៧៩.២៣១	៥.៥៨៥.៨៨៦
<i>ចំណាយរំលស់ទ្រព្យសកម្មអរូបី (កំណត់សម្គាល់១០)</i>				
	២៨៩.៣៤៩	១.១៧២.៧៣១	៣៣៧.៧៧០	១.៣៦៧.៩៦៩
	៩៥០.៩៥៧	៣.៨៥៤.២២៩	១.៧១៧.០០១	៦.៩៥៣.៨៥៥

២៣. ចំណាយទូទៅ និងចំណាយរដ្ឋបាល

	២០១៦		២០១៥	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណាយការជួល	១.០១៥.២៤៩	៤.១១៤.៨០៤	៦០០.០២៧	២.៤៣០.១០៩
ចំណាយសេវាធនាគារ	៤៨០.៣១៩	១.៩៤៦.៧៣៣	៥៧៥.៣៤៧	២.៣៣០.១៥៥
ចំណាយជួសជុល និងថែទាំ	៤៥១.០៧១	១.៨២៨.១៩១	៣៦៣.៩៩១	១.៤៧៤.១៦៤
ចំណាយផ្សាយពាណិជ្ជកម្ម និងទំនាក់ទំនងសាធារណៈ	២៧១.៥៩១	១.១០០.៧៥៨	៣៥៨.១៩៣	១.៤៥០.៦៨២
ចំណាយសន្តិសុខ	២៧៩.០៤៣	១.១៣០.៩៦១	២៧០.៦៥៧	១.០៩៦.១៦១
ចំណាយទំនាក់ទំនង	២៥៩.៣៨៣	១.០៥១.២៧៩	២៥០.២០០	១.០១៣.៣១០
ចំណាយកម្រៃអាជ្ញាប័ណ្ណ	២៥២.៧៦១	១.០២៤.៤៤០	២៤៥.៦០៥	៩៩៤.៧០០
ចំណាយសម្ភារការិយាល័យ	១៣៣.១០៦	៥៣៩.៤៧៩	២០៧.១៤៤	៨៣៨.៩៣៣
ចំណាយទឹក-ភ្លើង	២៣៥.៦៥៧	៩៥៥.១១៨	២០៥.៧០៥	៨៣៣.១០៥
សោហ៊ុយធ្វើដំណើរ និងការស្នាក់នៅ	២១០.៩៤១	៨៥៤.៩៤៤	១៧៣.៨៧១	៧០៤.១៧៨
ចំណាយហិរញ្ញប្បទានពាណិជ្ជកម្ម	៨៨.១២៦	៣៥៧.១៧៥	៩៦.៥២៥	៣៩០.៩២៦
អត្ថប្រយោជន៍ក្រុមប្រឹក្សាភិបាល (កំណត់សម្គាល់២៨ យ)	៩៩.៨២២	៤០៤.៥៧៩	៩០.២០០	៣៦៥.៣១០
កម្រៃផ្នែកច្បាប់ និងវិជ្ជាជីវៈ	១២២.៦២៨	៤៩៧.០១១	៦០.៤០៩	២៤៤.៦៥៦
ចំណាយផ្សេងៗ	៣៤៨.៦៣៩	១.៤១៣.០៣៤	២៦៤.៥៥៩	១.០៧១.៤៦៤
	៤.២៤៨.៣៣៦	១៧.២១៨.៥០៦	៣.៧៦២.៤៣៣	១៥.២៣៧.៨៥៣

២៤. ចំណាយពន្ធលើប្រាក់ចំណេញ

	២០១៦		២០១៥	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ពន្ធលើប្រាក់ចំណេញក្នុងឆ្នាំ	២.៣៥៣.៦៦០	៩.៥៣៩.៣៨៤	៨៦៤.៩១៦	៣.៥០២.៩១០
ពន្ធពន្យារទ្រព្យសកម្ម	(៦៩៣.៧៦៩)	(២.៨១១.៨៤៦)	(៥៨១.១៥៣)	(២.៣៥៣.៦៧០)
	១.៦៥៩.៨៩១	៦.៧២៧.៥៣៨	២៨៣.៧៦៣	១.១៤៩.២៤០

ក) ការផ្ទៀងផ្ទាត់ពន្ធលើប្រាក់ចំណេញ

ការផ្ទៀងផ្ទាត់ពន្ធលើប្រាក់ចំណេញ ដែលបានគណនាតាមអត្រាពន្ធ ២០% លើចំនួនពន្ធលើប្រាក់ចំណេញត្រូវបានបង្ហាញនៅក្នុងរបាយការណ៍លទ្ធផល ដូចខាងក្រោម៖

	២០១៦		២០១៥	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណេញមុនបង់ពន្ធលើប្រាក់ចំណេញ	៨.០២៩.៩៩៤	៣២.៥៤៥.៥៦៥	៥.៥៩៤.៤៨៦	២២.៦៥៧.៦៦៧
ពន្ធលើប្រាក់ចំណេញគណនាតាមអត្រា ២០%	១.៦០៥.៩៩៩	៦.៥០៩.១១៤	១.១១៨.៨៩៧	៤.៥៣១.៥៣៣
ផលប៉ះពាល់ពន្ធទាក់ទិននឹង៖				
ចំណាយដែលមិនអាចកាត់កងតាមច្បាប់ពន្ធ	៥៣.៨៩២	២១៨.៤២៤	៣៨.០៤៨	១៥៤.០៩៤
ការប្រើប្រាស់ពន្ធពន្យារទ្រព្យសកម្មមិនបានកត់ត្រាទាក់ទងខាតយោងពីឆ្នាំមុន	-	-	(២៩២.០២៩)	(១.១៨២.៧១៧)
ភាពខុសគ្នាជាបណ្តោះអាសន្នដែលមិនបានកត់ត្រាយោងពីឆ្នាំមុន	-	-	(៥៨១.១៥៣)	(២.៣៥៣.៦៧០)
ពន្ធលើប្រាក់ចំណេញតាមអត្រា២០%	១.៦៥៩.៨៩១	៦.៧២៧.៥៣៨	២៨៣.៧៦៣	១.១៤៩.២៤០
ចំណាយពន្ធលើប្រាក់ចំណេញ	១.៦៥៩.៨៩១	៦.៧២៧.៥៣៨	២៨៣.៧៦៣	១.១៤៩.២៤០

២៥. សាច់ប្រាក់ប្រើប្រាស់ក្នុងប្រតិបត្តិការ

	២០១៦		២០១៥	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណេញមុនបង់ពន្ធលើប្រាក់ចំណេញ	៨.០២៩.៩៩៤	៣២.៥៤៥.៥៦៥	៥.៥៩៤.៤៨៦	២២.៦៥៧.៦៦៧
និយ័តកម្ម៖				
សិទ្ធិធនធនលើបំណុលសង្ស័យ (កំណត់សម្គាល់ ៦ក)	៥៤៨.៦៩៥	២.២២៣.៨៦១	៨៣៨.១៧០	៣.៣៩៤.៥៨៩
រំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ (កំណត់សម្គាល់៩)	៦៦១.៦០៨	២.៦៨១.៤៩៧	១.៣៧៩.២៣១	៥.៥៨៥.៨៨៦
រំលស់ទ្រព្យសកម្មអរូបី (កំណត់សម្គាល់១០)	២៨៩.៣៤៩	១.១៧២.៧៣១	៣៣៧.៧៧០	១.៣៦៧.៩៦៩
ចំណេញពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ	(៥០០)	(២.០២៧)	(២.១៤២)	(៨.៦៧៥)
ចំណូលការប្រាក់សុទ្ធ	(១៤.០៩៦.៩៨៤)	(៥៧.១៣៥.០៧៦)	(១២.៧២៦.៣៥៨)	(៥១.៥៤១.៧៥១)
ខាតប្រតិបត្តិការមុនបម្រែបម្រួលទ្រព្យសកម្ម និងបំណុលប្រតិបត្តិការ	(៤.៥៦៧.៨៣៨)	(១៨.៥១៣.៤៤៩)	(៤.៥៧៨.៨៤៣)	(១៨.៥៤៤.៣១៥)
បម្រែបម្រួលទ្រព្យសកម្ម និងបំណុល ប្រតិបត្តិការ				
ប្រាក់បម្រុងនៅធនាគារកណ្តាល	(៦.៥៨៣.៤៤៣)	(២៦.៥៧៧.៣៥៩)	(៣.៧១០.៩៤១)	(១៥.០២៩.៣១១)
ឥណទាន និងបុរេប្រទានអតិថិជន	(៣៧.៨៧៩.២៨៩)	(១៥២.៩១៨.៦៩០)	(៥៨.៤៧៩.១២៤)	(២៣៦.៨៤០.៤៥២)
ទ្រព្យសកម្មផ្សេងៗ	(៤៦៩.១៨៥)	(១.៨៩៤.១០០)	(២៧២.៩៩៩)	(១.១០៥.៦៤៦)
ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ	(៤២.៥១០.៤១៥)	(១៧១.៦១៤.៥៤៥)	៤៥.៨៩៧.១០៣	១៨៥.៨៨៣.២៦៧
ប្រាក់បញ្ញើរបស់ អតិថិជន	៦៦.៣៩៩.២៥១	២៦៨.០៥៣.៧៧៦	២១.៣៨៣.៥០៨	៨៦.៦០៣.២០៧
ទឹកប្រាក់ត្រូវទាវ/ ជំពាក់ក្រុមហ៊ុនពាក់ព័ន្ធ	៦.៦១៩	២៦.៧២១	(៣០៥.៨៨៣)	(១.២៣៨.៨២៦)
ទឹកប្រាក់ជំពាក់អ្នកផ្គត់ផ្គង់	២៧.០៧៩	១០៩.៣១៨	៣២០.៨៣៨	១.២៩៩.៣៩៤
បំណុលផ្សេងៗ	២.៤២០.៥១៦	៩.៧៧១.៦២៣	(៤.៨៣៩.២៧២)	(១៩.៥៩៩.០៥២)
សាច់ប្រាក់ប្រើប្រាស់ក្នុងប្រតិបត្តិការ	(២៣.១៥៦.៧០៥)	(៩៣.៥៥៦.៧០៥)	(៤.៥៨៥.៦១៣)	(១៨.៥៧១.៧៣៤)

គ) ប្រតិបត្តិការភាគីពាក់ព័ន្ធ

	២០១៦		២០១៥	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណាយ៖				
ចំណាយការប្រាក់បានបង់/ ត្រូវបង់លើប្រាក់បញ្ញើរបស់ គណៈគ្រប់គ្រងជាន់ខ្ពស់	៨.៨៣៥	៣៥.៨០៨	២៧៦.៧០៤	១.១២០.៦៥១
ចំណាយការប្រាក់បានបង់/ ត្រូវបង់លើប្រាក់បញ្ញើ របស់ក្រុមហ៊ុនញាតិសម្ព័ន្ធ	២៣.៩៨៥	៩៧.២១១	១៩៤.២៨២	៧៨៨.៧៨៥
ចំណាយការប្រាក់បានបង់/ ត្រូវបង់លើអនុបំណុល របស់ក្រុមហ៊ុនមេផ្ទាល់	២៤០.០៥៦	៩៧២.៩៤៧	៧៨.០៥១	៣១៦.៨៨៧
	២៧២.៨៧៦	១.១០៥.៩៦៦	៥៤៩.០៣៧	២.២២៦.៣២៣
ចំណូល៖				
ចំណូលការប្រាក់បានទទួល ពីប្រាក់បញ្ញើនៅក្រុមហ៊ុនមេ និងក្រុមហ៊ុនពាក់ព័ន្ធនានា	៤១.៥៤៦	១៦៨.៣៨៦	២២.២២២	៨៩៩.៩៩១
ចំណូលការប្រាក់បានទទួល ពីឥណទាន និងបុរេប្រទាន ទៅឲ្យភាគីពាក់ព័ន្ធ	៤២.៥១៩	១៧២.៣៣០	៣៣.៧១៩	១៣៦.៨៩៩
	៨៤.០៦៥	៣៤០.៧១៦	៥៥.៩៤១	១.០៣៦.៨៩០

(ឃ) លាភការគណៈគ្រប់គ្រងជាន់ខ្ពស់

	២០១៦		២០១៥	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
អត្ថប្រយោជន៍របស់ ក្រុមប្រឹក្សាភិបាល	៩៩.៨២២	៤០៤.៥៧៩	៩០.២០០	៣៦៥.៣១០
អត្ថប្រយោជន៍វិភាគទាន មានកំណត់	៩.៥៧០	៣៨.៧៨៧	៧.៨០១	៣១.៦៧២
ប្រាក់បៀវត្សរ៍ និងអត្ថប្រយោជន៍រយៈពេលខ្លី	២៩២.០៣០	២៦២.៨១៣	១៩៨.០៩៩	៨០៤.២៨២
	៤០១.៤២២	៧០៦.១៧៩	២៩៦.១០០	១.២០១.២៦៤

២៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

សកម្មភាពរបស់ធនាគារប្រឈមនឹងហានិភ័យហិរញ្ញវត្ថុផ្សេងៗមួយចំនួន ដូចជា ហានិភ័យឥណទាន ហានិភ័យទីផ្សារ (រួមមានហានិភ័យរូបិយប័ណ្ណបរទេស និងហានិភ័យអត្រាការប្រាក់) ហានិភ័យសាច់ប្រាក់ ងាយស្រួល និងហានិភ័យប្រតិបត្តិការ។ ការទទួលយកហានិភ័យ គឺជាសកម្មភាពចម្បងរបស់អាជីវកម្ម ហិរញ្ញវត្ថុ ហើយហានិភ័យប្រតិបត្តិការ គឺជាផលវិបាកដែលមិនអាចចៀសវាងបាន ក្នុងដំណើរការ អាជីវកម្ម។ ធនាគារមិនប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ (derivative financial instrument) ដើម្បី គ្រប់គ្រងហានិភ័យហិរញ្ញវត្ថុរបស់ខ្លួននោះទេ។

ធនាគារមានទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុដូចខាងក្រោម៖

	២០១៦		២០១៥	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសកម្មហិរញ្ញវត្ថុ (ឥណទាន និងគណនី ត្រូវទទួល)				
សាច់ប្រាក់ក្នុងដៃ	១៨.៤១៦.៦៧៤	៧៤.៣៤៨.១១៣	២៣.៩៦៥.៦៩៥	៩៧.០៦១.០៦៥
សមតុល្យនៅធនាគារ កណ្តាល (*)	៥០.៦២២.៧៤១	២០៤.៣៦៤.០០៥	៨៤.២០៥.៧០០	៣៤១.០៣៣.០៨៥
ប្រាក់បញ្ញើ និងការដាក់ប្រាក់ នៅធនាគារផ្សេងៗ	៤២.០៩៨.៧៦៩	១៦៩.៩៩២.៧៣០	៣៣.៨០៩.១១៦	១៣៦.៩២៦.៩២០
ឥណទាន និងបុរេប្រទាន អតិថិជន	៣០១.៤១២.៩៦១	១.២១៦.៨០៤.១២៤	២៦៤.០៤០.៩១៧	១.០៦៩.៣៦៥.៧១៤
ទឹកប្រាក់ត្រូវទារពីក្រុមហ៊ុន សម្ព័ន្ធឯ្យាតិ	៣៨.៨៨៣	១៥៦.៩៧១	៨៥.៦៤៧	៣៤៦.៨៧០
ទ្រព្យសកម្មផ្សេងៗ	២.៧៥២.៩៨៣	១១.១១៣.៧៩២	២.១១៦.០៩១	៨.៥៧០.១៦៩
	៤១៥.៣៤៣.០១១	១.៦៧៦.៧៣៩.៧៣៥	៤០៨.២២៣.១៦៦	១.៦៥៣.៣០៣.៨២៣

បំណុលហិរញ្ញវត្ថុ (បំណុលផ្សេងៗ កត់ត្រា តាមរំលស់ថ្លៃដើម)				
ប្រាក់បញ្ញើរបស់ធនាគារ	៣៦.៦៩០.៥៥២	១៤៨.១១៩.៧៥៨	៧៩.២០០.៩៦៧	៣២០.៧៦៣.៩១៧
ប្រាក់បញ្ញើរបស់អតិថិជន	៣៥២.៤៦៣.៣៤២	១.៤២២.៨៩៤.៦៧៣	២៨៦.០៦៤.១៣១	១.១៩៨.៥៥៩.៧៣១
ប្រាក់កម្ចី	-	-	២០.០០០.០០០	៨១.០០០.០០០
អនុបំណុល	៧.០០០.០០០	២៨.២៥៩.០០០	៧.០០០.០០០	២៨.៣៥០.០០០
ទឹកប្រាក់ជំពាក់ក្រុមហ៊ុន សម្ព័ន្ធឯ្យាតិ	៤០.១៤៥	១៦២.០៦៥	-	-
ទឹកប្រាក់ជំពាក់អ្នកផ្គត់ផ្គង់	៦២៦.៨៧០	២.៥៣០.៦៧៤	៥១៨.០៤៩	២.០៩៨.០៩៨
បំណុលផ្សេងៗ	១២.៣៥០.៧៨៣	៤៩.៨៥៩.៩៤៩	៩.២៨៤.៣៨៨	៣៧.៩៩៧.៧២២
	៤០៩.១៧១.៦៩២	១.៦៥១.៨២៦.១១៩	៤០២.០៦៦.៥៣៥	១.៦២៨.៣៦៩.៤៦៨

ទ្រព្យសកម្មហិរញ្ញវត្ថុសុទ្ធ	៦.១៧១.៣១៩	២៨.៩១៣.៦១៦	៦.១៥៦.៦៣១	២៨.៩៣៤.៣៥៥
-----------------------------	-----------	------------	-----------	------------

(*) សមតុល្យនៅធនាគារកណ្តាល មិនរួមបញ្ចូលប្រាក់តម្កល់ធានាលើដើមទុន និងប្រាក់បម្រុងកាតព្វកិច្ច ដែលមិនមែនជាទ្រព្យសកម្មហិរញ្ញវត្ថុ។

២៩.១ ហានិភ័យឥណទាន

ធនាគារប្រឈមមុខនឹងហានិភ័យឥណទាន ដែលជាហានិភ័យកើតឡើង ដោយភាគីដៃគូរបស់ធនាគារ នឹងធ្វើឲ្យមានការខាតបង់ផ្នែកហិរញ្ញវត្ថុដល់ធនាគារ ដោយសារការខកខាន ក្នុងការបំពេញកាតព្វកិច្ចសង បំណុលតាមកិច្ចសន្យា។ ហានិភ័យឥណទាន គឺជាហានិភ័យ ដែលសំខាន់ជាងគេបំផុត ក្នុងអាជីវកម្ម ធនាគារ។ ហានិភ័យឥណទានភាគច្រើនកើតមកពីការផ្តល់ឥណទាន និងបុរេប្រទាន។ ឧបករណ៍ហិរញ្ញវត្ថុ ក្រៅខ្ទង់តារាងតុល្យការក៏មានហានិភ័យឥណទានដែរ ដូចជាកិច្ចសន្យាឥណទានជាដើម។ ការគ្រប់គ្រង ហានិភ័យឥណទានត្រូវបានធ្វើឡើង ដោយគណៈកម្មាធិការឥណទានរបស់ធនាគារ។

ហានិភ័យឥណទានត្រូវបានគ្រប់គ្រង តាមរយៈការវិភាគជាប្រចាំ ទៅលើលទ្ធភាពរបស់អ្នកខ្ចីប្រាក់ និង អ្នកខ្ចីប្រាក់ ដែលមានសក្តានុពល ក្នុងការបំពេញកាតព្វកិច្ចសងការប្រាក់ និងប្រាក់ដើម។ ហានិភ័យឥណទាន ក៏ត្រូវបានគ្រប់គ្រង តាមរយៈការទទួលវត្ថុបញ្ចាំ និងការធានាជាបុគ្គល។

(ក) ការវាស់វែងហានិភ័យឥណទាន

ធនាគារបានបង្កើតគោលការណ៍ហានិភ័យឥណទានស្នូល (Core Credit Risk Policy) ដែលត្រូវបានរៀបចំឡើង ដើម្បីអភិបាលនូវរាល់សកម្មភាព ក្នុងការធានារ៉ាប់រងហានិភ័យ។ ការបន្តឥណទានត្រូវបានអភិបាលដោយកម្មវិធីឥណទាន ដែលបានរៀបចំគម្រោង សម្រាប់ផលិតផល ឬសំណុំឥណទានពិសេស រាប់ទាំងទីផ្សារគោលដៅ កាលកំណត់ និងលក្ខខណ្ឌ ឯកសារសំអាង និងនីតិវិធីនៅក្រោមផលិតផលឥណទានដែលនឹងត្រូវវាស់វែង និងផ្តល់ឲ្យ។

ធនាគារក៏អះអាងផងដែរថា ខ្លួនមានការបែងចែកតួនាទីច្បាស់លាស់ រវាងកាតព្វកិច្ចអ្នកលើកសំណើឥណទាន (loan originators) អ្នកវាយតម្លៃឥណទាន (evaluators) និងកម្រិតការអនុម័តឥណទាន (approving authorities)។

(ខ) ការគ្រប់គ្រងកម្រិតហានិភ័យ និងគោលការណ៍គ្រប់គ្រងហានិភ័យ

ធនាគារគ្រប់គ្រងកម្រិតឥណទាន និងត្រួតពិនិត្យការប្រមូលផ្តុំហានិភ័យឥណទាន នៅពេលដែលពួកគេរកឃើញ ជាពិសេសទៅលើដៃគូជាបុគ្គល និងជាក្រុម ព្រមទាំងវិស័យផ្សេងៗ។

ធនាគាររៀបចំរចនាសម្ព័ន្ធតាមកម្រិតហានិភ័យឥណទាន ដោយដាក់កម្រិតលើចំនួនទឹកប្រាក់នៃហានិភ័យដែលអាចទទួលយកបាន ទាក់ទងនឹងអ្នកខ្ចីឯកត្តជន ឬអ្នកខ្ចីជាក្រុម និងតាមវិស័យផ្សេងៗ។ ហានិភ័យនេះត្រូវបានត្រួតពិនិត្យ តាមមូលដ្ឋានឡើង ហើយនឹងត្រូវត្រួតពិនិត្យឡើងវិញប្រចាំឆ្នាំ ឬញឹកញាប់ជាងនេះតាមការចាំបាច់។ ការដាក់កំណត់លើកម្រិតហានិភ័យឥណទានតាមផលិតផល និងតាមវិស័យអាជីវកម្ម ត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល។

ហានិភ័យធំត្រូវបានកំណត់និយមន័យ ដោយធនាគារកណ្តាលថា ជាហានិភ័យឥណទានទូទៅចំពោះអ្នកទទួលផលឯកត្តជន ដែលមានចំនួនលើសពី ១០% នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារ។ យោងតាមលក្ខខណ្ឌនៃប្រកាសលេខ ៨៧-០៦-២២៦ប្រ.ក. របស់ធនាគារកណ្តាល តម្រូវឲ្យធនាគាររក្សាឲ្យបានគ្រប់ពេលវេលា នូវអនុបាតអតិបរមាចំនួន ២០% រវាងហានិភ័យឥណទានទូទៅរបស់ធនាគារ ធៀបនឹងអ្នកទទួលផលឯកត្តជនណាមួយ និងមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារ។ ហានិភ័យឥណទានធំៗសរុបមិនត្រូវឲ្យលើសពី ៣០០% នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារទេ។

ធនាគារប្រើប្រាស់គោលការណ៍ និងការអនុវត្តជាច្រើន ដើម្បីកាត់បន្ថយហានិភ័យឥណទាន រួមទាំងការតម្រូវឲ្យអ្នកខ្ចីប្រាក់ដាក់វត្ថុបញ្ចាំលើឥណទាន និងបុរេប្រទានដែលធនាគារផ្តល់ឲ្យ។

(គ) គោលការណ៍សំវិធានធន និងការថយចុះតម្លៃ

ធនាគារត្រូវអនុវត្តតាមការចាត់ថ្នាក់ឥណទាន និងសំវិធានធន អនុលោមតាមប្រកាសពាក់ព័ន្ធ ដូចបានបញ្ជាក់នៅក្នុង កំណត់សម្គាល់ ២.៦ នៃរបាយការណ៍ហិរញ្ញវត្ថុ។

ឥណទាន និងបុរេប្រទាន ដែលហួសកាលកំណត់សងតិចជាង៩០ថ្ងៃ មិនត្រូវបានចាត់ទុកថា មានការថយចុះតម្លៃទេ លើកលែងតែមានព័ត៌មានផ្សេងមកបញ្ជាក់។

(ឃ) ហានិភ័យឥណទានអតិបរមា មុនការកាន់កាប់វត្ថុបញ្ចាំ ឬមុនការបង្កើនឥណទាន

	២០១៦		២០១៥	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<i>ហានិភ័យឥណទានពាក់ព័ន្ធនឹងទ្រព្យសកម្មក្នុងតារាងតុល្យការ៖</i>				
សមតុល្យនៅធនាគារផ្សេងៗ	៤២.០៩៨.៧៦៩	១៦៩.៩៥២.៧៣០	៣៣.៨០៩.១១៦	១៣៦.៩២៦.៩២០
ឥណទាន និងបុរេប្រទានអតិថិជន	៣០១.៤១២.៩៦១	១.២១៦.៨០៤.១២៤	២៦៤.០៤០.៩១៧	១.០៦៩.៣៦៥.៧១៤
ទឹកប្រាក់ក្រុមហ៊ុនសម្ព័ន្ធថ្នាក់ដ៏ពាក់	៣៨.៨៨៣	១៥៦.៩៧១	៨៥.៦៤៧	៣៤៦.៨៧០
ទ្រព្យសកម្មផ្សេងៗ	២.៧៥២.៩៨៣	១១.១១៣.៧៩២	២.១១៦.០៩១	៨.៥៧០.១៦៩
	៣៤៦.៣០៣.៥៩៦	១.៣៩៨.០២៧.៦១៧	៣០០.០៥១.៧៧១	១.២១៩.២០៩.៦៧៣
<i>ហានិភ័យឥណទានពាក់ព័ន្ធនឹងទ្រព្យសកម្មក្រៅតារាងតុល្យការ៖</i>				
លិខិតទទួលស្គាល់ពីធនាគារ	៩១.០១៤.៥៨១	៣៦៧.៤២៥.៨៦៣	៩៧.១៩៤.២៦៧	២៣១.៦៣៦.៧៨១
ឥណទានវិបារ្យបន្តដែលមិនបានប្រើប្រាស់	២៧.៨៨៣.២៩០	១១២.៥៦៤.៨៤២	២៤.៨៣៥.៨៨៨	១០០.៥៨៥.១៨៤
កិច្ចសន្យាឥណទាន	៧.៣៨០.៦៦១	២៩.៧៩៥.៧២៨	២.៧៤២.៤៧១	១១.១០៧.០០៨
	១២៦.២៧៨.៥៣២	៥០៩.៧៨៦.៤៣៣	៨៤.៧៧២.៥៨៦	៣៤៣.៣២៨.៩៧៣
	៤៧២.៥៨២.១២៨	១.៩០៧.៨១៤.០៥០	៣៨៤.៨២៤.៣៥៧	១.៥៩៥.៥៣៨.៦៤៦

តារាងខាងលើនេះ បង្ហាញពីស្ថានភាពអាក្រក់បំផុតនៃហានិភ័យឥណទានរបស់ធនាគារ គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៦ និងឆ្នាំ២០១៥ ដោយមិនគិតលើវត្ថុបញ្ចាំ ឬការបង្កើនឥណទានផ្សេងទៀតទេ។ ចំពោះទ្រព្យសកម្មក្នុងតារាងតុល្យការ ហានិភ័យ ដែលបានបង្ហាញខាងលើ គឺផ្អែកទៅលើតម្លៃយោងសុទ្ធដកសំវិធានធនទូទៅ។

ដូចបានបង្ហាញខាងលើ ៦៤% (២០១៥៖ ៦៩%)នៃហានិភ័យអតិបរមាសរុប គឺកើតមកពីឥណទាន និងបុរេប្រទានអតិថិជន។

គណៈគ្រប់គ្រងមានជំនឿថា ខ្លួនមានលទ្ធភាពបន្តការគ្រប់គ្រង និងទ្រទ្រង់ហានិភ័យឥណទានរបស់ធនាគារ ដែលបណ្តាលមកពីឥណទាន និងបុរេប្រទាន ឲ្យស្ថិតក្នុងកម្រិតអប្បបរមាតាមវិធី ដូចខាងក្រោម៖

- ឥណទាន និងបុរេប្រទានស្ទើរតែទាំងអស់របស់ធនាគារ ត្រូវបានធានាដោយវត្ថុបញ្ចាំ ហើយឥណទានទូទៅត្រូវបានផ្តល់ឲ្យត្រឹមតែ ៦០% ទៅ ៧០% នៃតម្លៃវត្ថុបញ្ចាំតែប៉ុណ្ណោះ។
- សំណុំឥណទានស្ទើរតែទាំងអស់ មិនត្រូវបានចាត់ទុកថាហួសកាលកំណត់សង និងថយចុះតម្លៃទេ។
- ធនាគារមាននីតិវិធីវាយតម្លៃឥណទានយ៉ាងសមរម្យ ក្នុងការផ្តល់ឥណទាន និងបុរេប្រទានជូនអតិថិជន។

(ង) ឥណទាន និងបុរេប្រទាន

ឥណទាន និងបុរេប្រទាន ត្រូវបានសង្ខេបដូចខាងក្រោម៖

	២០១៦		២០១៥	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ឥណទាន និងបុរេប្រទាន				
ឥណទាន និងបុរេប្រទាន ដែលមិនទាន់ផុត កំណត់សង និងមិនទាន់ថយចុះតម្លៃ (i)	៣០៤.១២២.៨៤៦	១.២២៧.៧៤៣.៩២៨	២៦៦.៦៦៥.៤០៧	១.០៧៩.៩៩៤.៨៩៨
ឥណទាន និងបុរេប្រទាន ដែលផុតកំណត់សង ប៉ុន្តែមិនទាន់ថយចុះតម្លៃ (ii)	៥០.៥៣២	២០៣.៩៩៨	៤៣.៤៦៨	១៧៦.០៤៥
ឥណទាន និងបុរេប្រទាន ដែលថយចុះតម្លៃ (iii)	៥៣៩.៤៧៤	២.១៧៧.៨៥៨	១២៤.៦៨៨	៥០៤.៩៨៦
	៣០៤.៧១២.៨៥២	១.២៣០.១២៥.៧៨៤	២៦៦.៨៣៣.៥៦៣	១.០៨០.៦៧៥.៩២៩
ដក៖				
សំវិធានធនលើឥណទានសង្ស័យ				
សំវិធានធនទូទៅ	(៣.០៤១.២២៨)	(១២.២៧៧.៤៣៧)	(២.៦៦៦.៦៥៤)	(១០.៧៩៩.៩៤៩)
សំវិធានធនជាក់លាក់	(២៥៨.៦៦៣)	(១.០៤៤.២២៣)	(១២៥.៩៩២)	(៥១០.២៦៨)
	(៣.២៩៩.៨៩១)	(១៣.៣២១.៦៦០)	(២.៧៩២.៦៤៦)	(១១.៣១០.២១៧)
ឥណទាន និងបុរេប្រទានសុទ្ធ	៣០១.៤១២.៩៦១	១.២១៦.៨០៤.១២៤	២៦៤.០៤០.៩១៧	១.០៦៩.៣៦៥.៧១២

អនុលោមទៅតាមគោលការណ៍របស់ធនាគារកណ្តាល ផលដែលរំពឹងថា នឹងអាចប្រមូលបានមកវិញពីវត្ថុបញ្ចាំ (លើកលែងតែសាច់ប្រាក់) មិនត្រូវបានគិតបញ្ចូល ក្នុងការធ្វើសំវិធានធនឥណទានទេ។ សំវិធានធនឥណទានសង្ស័យសរុប គឺជាសំវិធានធនទូទៅ ១% សំវិធានធនជាក់លាក់ ៣% ៥០% និង ១០០% ទៅលើឥណទាន និងបុរេប្រទានដែលនៅមិនទាន់ទូទាត់ទាំងអស់ ហើយអត្រាសំវិធានធនជាក់លាក់នេះ គឺអនុវត្តតាមប្រកាសរបស់ធនាគារកណ្តាល។

(i) ឥណទាន និងបុរេប្រទានដែលមិនទាន់ផុតកំណត់សង និងមិនទាន់ថយចុះតម្លៃ

ឥណទាន និងបុរេប្រទាន ដែលមិនទាន់ផុតកំណត់សង មិនត្រូវបានចាត់ទុកថា ថយចុះតម្លៃទេ លុះត្រាតែមានព័ត៌មានផ្សេងមកបញ្ជាក់។

(ii) ឥណទាន និងបុរេប្រទាន ដែលផុតកំណត់សង ប៉ុន្តែមិនទាន់ថយចុះតម្លៃ

ឥណទាន និងបុរេប្រទាន ដែលផុតកំណត់សងតិចជាង៩០ថ្ងៃ មិនត្រូវបានចាត់ទុកថាថយចុះតម្លៃទេ លុះត្រាតែមានព័ត៌មានផ្សេងមកបញ្ជាក់។

(iii) ឥណទាន និងបុរេប្រទានដែលថយចុះតម្លៃ

អនុលោមតាមប្រកាសលេខ ៨៧-០៩-០៧៤ប្រ.ក. ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០០៩ ស្តីពីការធ្វើចំណាត់ថ្នាក់ និងសំវិធានធនឥណទានបាត់បង់ រាល់ឥណទាន និងបុរេប្រទាន ដែលហួសកាលកំណត់សង រយៈពេល៩០ថ្ងៃ រឺលើសពីនេះ ត្រូវបានចាត់ទុកថា ថយចុះតម្លៃ ហើយកម្រិតអប្បបរមានៃសំវិធានធនជាក់លាក់ សម្រាប់ការថយចុះតម្លៃត្រូវបានកត់ត្រា អាស្រ័យទៅតាមចំណាត់ថ្នាក់ពាក់ព័ន្ធ លុះត្រាតែមានព័ត៌មានផ្សេងមកបញ្ជាក់។

	២០១៦		២០១៥	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ហួសកាលកំណត់សង រយៈពេល៩០ថ្ងៃ រឺលើស	៥៣៩.៤៧៤	២.១៧៧.៨៥៨	១២៤.៦៨៨	៥០៤.៩៨៨
	៥៣៩.៤៧៤	២.១៧៧.៨៥៨	១២៤.៦៨៨	៥០៤.៩៨៨

(iv) ឥណទាននិងបុរេប្រទានដែលបានរៀបចំឡើងវិញ

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ធនាគារមិនមានឥណទាន និងបុរេប្រទានដែលបានរៀបចំឡើងវិញទេ។

(ច) ការរឹបអូសវត្ថុបញ្ចាំ

ក្នុងអំឡុងដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ធនាគារមិនបានរឹបអូសទ្រព្យសកម្មដែលបានដាក់ជាវត្ថុបញ្ចាំទេ។

(ឆ) ការប្រមូលផ្តុំទ្រព្យសកម្មហិរញ្ញវត្ថុរៀបរឹងហានិភ័យឥណទាន

(i) វិភាគតាមទីតាំងភូមិសាស្ត្រ

តារាងខាងក្រោមនេះ លម្អិតអំពីហានិភ័យឥណទានសំខាន់ៗរបស់ធនាគារតាមតម្លៃយោងដកសំវិធានធន ដោយចាត់ថ្នាក់តាមភូមិសាស្ត្រ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦។ ក្នុងតារាងនេះ ធនាគារបានបែងចែកហានិភ័យ ទៅតាមប្រទេសនីមួយៗ ដោយផ្អែកតាមប្រទេសនៃភាគីដៃគូរបស់ខ្លួន។

	កម្ពុជា	ម៉ាឡេស៊ី	ថៃ	អាមេរិក	សិង្ហបុរី	ឥណ្ឌូនេស៊ី	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦							
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	២២.៦២៤.៤៨៧	១៨.៤០៤.៥៧៤	៣០.០៨៥	៨៤៩.៥៥៤	១៧៦.៣២២	១៣.៧៤៧	៤២.០៩៨.៧៦៩
ឥណទាន និងបុរេប្រទានអតិថិជន	៣០១.៤១២.៩៦១	-	-	-	-	-	៣០១.៤១២.៩៦១
ទឹកប្រាក់ត្រូវទារក្រុមហ៊ុនសម្ព័ន្ធព្យាតិ	-	៣៨.៨៨៣	-	-	-	-	៣៨.៨៨៣
ទ្រព្យសកម្មផ្សេងៗ	២.៧៥២.៩៨៣	-	-	-	-	-	២.៧៥២.៩៨៣
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	៣២៦.៧៩០.៤៣១	១៨.៤៤៣.៤៥៧	៣០.០៨៥	៨៤៩.៥៥៤	១៧៦.៣២២	១៣.៧៤៧	៣៤៦.៣០៣.៥៩៦
សមមូលជាពាន់រៀល	១.៣១៩.២៥២.៩៧០	៧៤.៤៥៦.២៣៦	១២១.៤៥៣	៣.៤២៩.៦៤៩	៧១១.៨១២	៥៥.៤៩៧	១.៣៩៨.០២៧.៦១៧

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥

ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	១២.២០៣.៩៣៣	១៩.៦៥៩.៥០០	១.២០២.២៩៩	៦៩៩.០៥០	២៧.៤៧៥	១៦.៨៥៩	៣៣.៨០៩.១១៦
ឥណទាន និងបុរេប្រទានអតិថិជន	២៦៤.០៤០.៩១៧	-	-	-	-	-	២៦៤.០៤០.៩១៧
ទឹកប្រាក់ត្រូវទារក្រុមហ៊ុនសម្ព័ន្ធព្យាតិ	-	៨៥.៦៤៧	-	-	-	-	៨៥.៦៤៧
ទ្រព្យសកម្មផ្សេងៗ	២.១១៦.០៩១	-	-	-	-	-	២.១១៦.០៩១
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	២៧៨.៣៦០.៩៤១	១៩.៧៤៥.១៤៧	១.២០២.២៩៩	៦៩៩.០៥០	២៧.៤៧៥	១៦.៨៥៩	៣០០.០៥១.៧៧១
សមមូលជាពាន់រៀល	១.១២៧.៣៦១.៨១១	៧៩.៩៦៧.៨៤៥	៤.៨៦៩.៣១១	២.៨៣១.១៥៣	១១១.២៧៤	៦៨.២៧៩	១.២១៥.២០៩.៦៧៣

(ii) វិភាគតាមប្រភេទអាជីវកម្ម

តារាងខាងក្រោមនេះលម្អិតអំពីហានិភ័យឥណទានសំខាន់ៗរបស់ធនាគារ តាមតម្លៃយោងដកសំវិធានធន ដោយចាត់ថ្នាក់តាមប្រភេទអាជីវកម្មនៃភាគីដៃគូ។

	គ្រឹះស្ថាន ហិរញ្ញវត្ថុ	សេវាកម្ម	អាជីវកម្ម អចលនទ្រព្យ	ការលក់ដុំ និងលក់រាយ	សំណង់	អាហារិណ	ប្រភេទផ្សេងៗ	ឯកត្តជន	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦									
ប្រាក់បញ្ញើនិងការដាក់ ប្រាក់នៅធនាគារផ្សេងៗ	៤២.០៩៨.៧៦៩	-	-	-	-	-	-	-	៤២.០៩៨.៧៦៩
ឥណទាន និងបុរេប្រទាន អតិថិជន	១.១៥៤.០០៩	១៩.៩៥៧.៣៤៨	១៦.១៥៧.២៤៣	៦៦.៥២៥.០៤២	១៧.៤២៤.៥២៥	៣៣.៩៩៦.៧៥៩	៤៦.៣១៤.៤៥៦	៩៩.៨៨៣.៥៧៩	៣០១.៤១២.៩៦១
ទឹកប្រាក់ត្រូវទារក្រុមហ៊ុន សម្ព័ន្ធឯាតិ	៣៨.៨៨៣	-	-	-	-	-	-	-	៣៨.៨៨៣
ទ្រព្យសកម្មផ្សេងៗ	៣១.៥២៧	១១៨.៤១១	៧០.៣០៥	៣៤៩.៩៣៨	៤៧.៦៤៨	១៩១.២៦៦	៣០២.៦៤០	១.៦៤១.២៤៨	២.៧៥២.៩៨៣
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦	៤៣.៣២៣.១៨៨	២០.០៧៥.៧៥៩	១៦.២២៧.៥៤៨	៦៦.៨៧៤.៩៨០	១៧.៤៧២.១៧៣	៣៤.១៨៨.០២៥	៤៦.៦១៧.០៩៦	១០១.៥២៤.៨២៧	៣៤៦.៣០៣.៥៩៦
សមមូលជាពាន់រៀល	១៧៤.៨៩៥.៧១០	៨១.០៤៥.៨៣៩	៦៥.៥១០.៦១១	២៦៩.៩៧៤.២៩៤	៧០.៥៣៥.១៦២	១៣៨.០១៧.០៥៧	១៨៨.១៩៣.២១៧	៤០៩.៨៥៥.៧២៧	១.៣៩៨.០២៧.៦១៧
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥									
ប្រាក់បញ្ញើនិងការដាក់ ប្រាក់នៅធនាគារផ្សេងៗ	៣៣.៨០៩.១១៦	-	-	-	-	-	-	-	៣៣.៨០៩.១១៦
ឥណទាន និងបុរេប្រទានអតិថិជន	១.៩៣៤.៧៩៥	៧.៤៩៧.២០៩	១១.៣៨៩.៥២៥	៨៤.៣២៣.៤០៦	១៥.២៣១.៣៥៦	៣២.៥៤៩.៣៦៤	៣៤.៣៥០.៤១១	៧៦.៧៦៤.៨៥១	២៦៤.០៨០.៩១៧
ទឹកប្រាក់ត្រូវទារក្រុមហ៊ុន សម្ព័ន្ធឯាតិ	៨៥.៦៤៧	-	-	-	-	-	-	-	៨៥.៦៤៧
ទ្រព្យសកម្មផ្សេងៗ	៣២.៧៤១	៤៨.១១៩	៧០.៧៥៤	៤៣០.០៦៣	៤៥.៥១៥	១៤៦.២២៤	១៨៤.១៣០	១.១៥៨.៥៤៥	២.១១៦.០៩១
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥	៣៥.៨៦២.២៩៩	៧.៥៤៥.៣២៨	១១.៤៦០.២៧៩	៨៤.៧៥៣.៨៦៩	១៥.២៧៦.៨៧១	៣២.៦៩៥.៥៤៨	៣៤.៥៣៤.៥៤១	៧៧.៩២៣.៣៩៦	៣០០.០៤១.៧៧១
សមមូលជាពាន់រៀល	១៤៥.២៤២.៣១១	៣០.៥៥៨.៥៧៨	៤៦.៤១៤.១៣០	៣៤៣.២៥១.៥៤៩	៦១.៨៧១.៣២៨	១៣២.៤១៧.១៣១	១៣៩.៨៦៤.៨៩២	៣១៥.៥៨៩.៧៥៤	១.២១៥.២០៩.៦៧៣

២.២ ហានិភ័យទីផ្សារ

ហានិភ័យទីផ្សារ ជាហានិភ័យ ដែលធ្វើឱ្យមានការប្រែប្រួលតម្លៃសមស្រប ឬលំហូរសាច់ប្រាក់ នាពេលអនាគតនៃឧបករណ៍ហិរញ្ញវត្ថុ ដោយសារការផ្លាស់ប្តូរតម្លៃទីផ្សារ។ ហានិភ័យទីផ្សារកើតឡើង ដោយស្ថានភាពបើកចំហនៃអត្រាការប្រាក់ រូបិយប័ណ្ណ និងឥលិតផលមូលធន ដែលទាំងអស់នេះប្រឈមមុខនឹងបម្រែបម្រួលទីផ្សារជាក់លាក់ និងទូទៅ ព្រមទាំងបម្រែបម្រួលអត្រាទីផ្សារ ឬតម្លៃទីផ្សារ ដូចជាអត្រាការប្រាក់ គម្លាតឥណទានអត្រាប្តូររូបិយប័ណ្ណ និងតម្លៃមូលធនជាដើម។

(ក) ហានិភ័យតម្លៃ

ធនាគារមិនប្រឈមមុខនឹងហានិភ័យតម្លៃមូលបត្រទេ ដោយសារធនាគារមិនមានការវិនិយោគ ដែលត្រូវបានចាត់ថ្នាក់នៅក្នុងតារាងតុល្យការ ថាជាការវិនិយោគសម្រាប់ដាក់លក់ ឬការវិនិយោគតាមតម្លៃសមស្របតាមការចំណេញ ឬខាតទេ។

ហានិភ័យរូបិយប័ណ្ណកើតពីប្រតិបត្តិការពាណិជ្ជកម្ម ក្នុងពេលអនាគត និងទ្រព្យសកម្ម និងបំណុលដែលបានកត់ត្រាជារូបិយប័ណ្ណផ្សេង ដែលមិនមែនជារូបិយប័ណ្ណគោលរបស់ធនាគារ។

តារាងខាងក្រោមនេះសង្ខេបអំពីទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុរបស់ធនាគារតាមរូបិយប័ណ្ណ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦។

	ប្រាក់ដុល្លារអាមេរិក	ប្រាក់អឺរ៉ូ	ប្រាក់រូបៀកកម្ពុជា	ប្រាក់បាតថៃ	ប្រាក់យ៉េនជប៉ុន	ប្រាក់យ៉ាន់ចិន	រូបិយប័ណ្ណផ្សេងៗ	សរុប ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦								
ទ្រព្យសកម្មហិរញ្ញវត្ថុ								
សាច់ប្រាក់ក្នុងដៃ	១៨.១៨៧.០៩៣	-	-	-	-	-	២២៩.៥៨១	១៨.៤១៦.៦៧៤
សមតុល្យនៅធនាគារកណ្តាល	៥០.០០៣.៧៣៤						៦១៩.០០៧	៥០.៦២២.៧៤១
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	៤០.១៥៦.១៧៥	១.២៩១.៤៦៤	១៣.៧៤៧	៣០.១១៨	៣៩.០៤១	៣២.០៥១	៥៣៦.១៧៣	៤២.០៩៨.៧៦៩
ឥណទាន និងបុរេប្រទានអតិថិជន	៣០១.៤១២.៩៦១	-	-	-	-	-	-	៣០១.៤១២.៩៦១
ទឹកប្រាក់ត្រូវទារក្រុមហ៊ុនសម្ព័ន្ធព្យាទិ	៣៨.៨៨៣							៣៨.៨៨៣
ទ្រព្យសកម្មផ្សេងៗ	២.៣១២.៣៩២	៣៨៩.០៥៦	៩.៤០៤	៣.៦៣៩	-	-	៣៨.៤៩២	២.៧៥២.៩៨៣
	៤១២.១១១.២៣៨	១.៦៨០.៥២០	២៣.១៥១	៣៣.៧៥៧	៣៩.០៤១	៣២.០៥១	១.៤២៣.២៥៣	៤១៥.៣៤៧.០១១
បំណុលហិរញ្ញវត្ថុ								
ប្រាក់បញ្ញើរបស់ធនាគារ	៣៦.២៥៤.៤៤៧	៤៣០.៨១៨	-	២.៣១៥	-	-	២.៩៧២	៣៦.៦៩០.៥៥២
ប្រាក់បញ្ញើរបស់អតិថិជន	៣៤៩.៧៥១.៩៦១	១.១៦៦.៣៣២	-	៤៣.០៩១	៣៨.៩៦៣	៣២.០៥១	១.៤៣០.៩៨៤	៣៥២.៤៦៣.៣៨២
អនុបំណុល	៧.០០០.០០០	-	-	-	-	-	-	៧.០០០.០០០
ទឹកប្រាក់ជំពាក់ក្រុមហ៊ុនសម្ព័ន្ធព្យាទិ	៤០.១៤៥	-	-	-	-	-	-	៤០.១៤៥
ទឹកប្រាក់ជំពាក់អ្នកផ្គត់ផ្គង់	៤៤៧.៤១៩	-	២.៧៩៤	-	-	-	១៧៦.៦៥៧	៦២៦.៨៧០
បំណុលផ្សេងៗ	១២.០៧៣.១៣៤	៨០.៨១៦	១៥.១៥៧	៦.៣៨២	-	-	១៧៥.២៥៤	១២.៣៩០.៧៨៣
	៤០៥.៥៦៧.១០៦	១.៦៧៧.៩៦៦	១៧.៩៥១	៥១.៧៨៨	៣៨.៩៦៣	៣២.០៥១	១.៧៨៥.៨៦៧	៤០៩.១៧១.៦៩២
ស្ថានភាពនៅលើតារាងតុល្យការសុទ្ធ	៦.៥៤៤.១៣២	២.៥៥៤	៥.២០០	(១៨.០៣១)	៧៨	-	(៣៦២.៦១៤)	៦.១៧១.៣១៩
សមមូលជាពាន់រៀល	២៦.៤១៨.៦៦២	១០.៣១០	២០.៩៩២	(៧២.៧៩១)	៣១៥	-	(១.៤៦៣.៨៧៨)	២៤.៩១៣.៦១០
កិច្ចសន្យាឥណទាន	១២៤.៨៨១.៧៣៨	៥០៥.៣២៣	-	៨៧៨.៤៦៧	-	-	១៣.០០៤	១២៦.២៧៨.៥៣២
សមមូលជាពាន់រៀល	៥០៤.១៤៧.៥៧៦	២.០៣៩.៩៨៩	-	៣.៥៤៦.៣៧១	-	-	៥២.៤៩៧	៥០៩.៧៨៦.៤៣៣

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥

ទ្រព្យសកម្មហិរញ្ញវត្ថុ

សាច់ប្រាក់ក្នុងដៃ	២៣.៨១៨.៨២៥	-	-	-	-	-	១៤៦.៨៧០	២៣.៩៦៥.៦៩៥
សមតុល្យនៅធនាគារកណ្តាល	៨៣.៥៧៤.៥៨២	-	-	-	-	-	៦៣១.១១៨	៨៤.២០៩.៧០០
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	៣០.៨៧៧.១៩១	៨៧៦.១៥៥	១៦.៨៥៩	១.២០២.៣៤១	២៣៣.១៧៨	៣៩.៧១១	៥៦៣.៦៨១	៣៣.៨០៩.១១៦
ឥណទាន និងបុរេប្រទានអតិថិជន	២៦៤.០៤០.៩១៧	-	-	-	-	-	-	២៦៤.០៤០.៩១៧
ទឹកប្រាក់ត្រូវទារក្រុមហ៊ុនសម្ព័ន្ធព្យាទិ	៨៥.៦៤៧	-	-	-	-	-	-	៨៥.៦៤៧
ទ្រព្យសកម្មផ្សេងៗ	២.០៤៤.៧៧៦	-	១.៨៩៩	៥.៤៦៤	-	-	៦៣.៩៥២	២.១១៦.០៩១
	៤០៤.៤៤១.៩៣៨	៨៧៦.១៥៥	១៨.៧៥៨	១.២០៧.៨០៥	២៣៣.១៧៨	៣៩.៧១១	១.៤០៥.៦២១	៤០៨.២២៣.១៦៦

បំណុលហិរញ្ញវត្ថុ

ប្រាក់បញ្ញើរបស់ធនាគារ	៧៩.១៩៩.៣៦៦	២៥៣	-	១.៣៤៨	-	-	-	៧៩.២០០.៩៦៧
ប្រាក់បញ្ញើរបស់អតិថិជន	២០៨.០៦៩.៨៣៧	៦២២.៤៦៩	-	៤៣.៦២១	២៣៣.២៧៤	៣៩.៧១១	៧៧.០៥៥.២១៩	២៨៦.០៦៤.១៣១
ប្រាក់កម្ចី	២០.០០០.០០០	-	-	-	-	-	-	២០.០០០.០០០
អនុបំណុល	៧.០០០.០០០	-	-	-	-	-	-	៧.០០០.០០០
ទឹកប្រាក់ជំពាក់អ្នកផ្គត់ផ្គង់	៤១៨.៨៦៣	-	២.៧៣០	៩៦១	-	-	៩៥.៤៩៥	៥១៨.០៥៩
បំណុលផ្សេងៗ	៧.១៧១.៥២១	២៤៩.៧១០	៨.៥៧៧	១.១៥២.០៨២	១៩៦	-	៧០១.៣០២	៩.២៨៣.៣៨៨
	៣២១.៨៥៩.៥៨៧	៨៧៥.៤៣២	១១.៣០៧	១.១៩៤.០១២	២៣៣.៤៧០	៣៩.៧១១	៧៧.៨៥២.០១៦	៤០២.០៦៦.៥៣៥

ស្ថានភាពនៅលើតារាងតុល្យការសុទ្ធ

សមមូលជាពាន់រៀល (មិនបានធ្វើសវនកម្ម)	៣៣៤.៤៥៨.៥២១	១៥.០៧៨	៣០.១៧៧	៣៩.៦៦២	(១.១៨៣)	-	(៣០៩.៦០៧.៩០០)	២៤.៩៣៤.៣៥៥
កិច្ចសន្យាឥណទាន	៨៤.៧៧២.៥៨៦	-	-	-	-	-	-	៨៤.៧៧២.៥៨៦
សមមូលជាពាន់រៀល (មិនបានធ្វើសវនកម្ម)	៣៤៣.៣២៨.៩៧៣	-	-	-	-	-	-	៣៤៣.៣២៨.៩៧៣

	តិចជាង១ខែ	១-៣ខែ	៣-១២ខែ	១-៥ឆ្នាំ	លើសពី៥ឆ្នាំ	មិនមានការប្រាក់	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦							
ទ្រព្យសកម្មហិរញ្ញវត្ថុ							
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	២៣.៩៦៥.៦៩៥	២៣.៩៦៥.៦៩៥
សមតុល្យនៅធនាគារកណ្តាល	៧.០០០.០០០	-	-	-	-	៧៧.២០៥.៧០០	៨៤.២០៥.៧០០
ប្រាក់បញ្ញើ							
និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	២៣.៧៣៤.០០១	៥.០៤១.១៨៣	៩៥.០២៩	-	-	៤.៩៣៨.៩០៣	៣៣.៨០៩.១១៦
ឥណទាន និងបុរេប្រទានអតិថិជន	១១.៦០៧.១៣១	១៣.៥០៩.៣២២	២៨.៩០៨.២៦០	៩៧.៧៦៨.០៧១	១១២.២៤៨.១៣៣	-	២៦៤.០៤០.៩១៧
ទឹកប្រាក់ត្រូវទារក្រុមហ៊ុនសម្ព័ន្ធព្យាបាល	-	-	-	-	-	៨៥.៦៤៧	៨៥.៦៤៧
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	២.១១៦.០៩១	២.១១៦.០៩១
	៤២.៣៤១.១៣២	១៨.៥៥០.៥០៥	២៩.០០៣.២៨៩	៩៧.៧៦៨.០៧១	១១២.២៤៨.១៣៣	១០៨.៣១២.០៣៦	៤០៨.២២៣.១៦៦
បំណុលហិរញ្ញវត្ថុ							
ប្រាក់បញ្ញើរបស់ធនាគារ	២២.៩២៥.០២២	៤៥.១០០.០០០	១១.១៧៥.៩៤៥	-	-	-	៧៩.២០០.៩៦៧
ប្រាក់បញ្ញើរបស់អតិថិជន	១៥៤.៩៩០.៤៩៧	៤៥.៨៩០.២៨២	៨៣.០៥៤.៥២៥	២.១២៨.៨២៧	-	-	២៨៦.០៦៤.១៣១
ប្រាក់កម្ចី	២.០០០.០០០	៨.០០០.០០០	១០.០០០.០០០	-	-	-	២០.០០០.០០០
អនុបំណុល	-	-	-	-	៧.០០០.០០០	-	៧.០០០.០០០
ទឹកប្រាក់ពិពាក្យកម្ចីកំណត់	-	-	-	-	-	៥១៨.០៤៩	៥១៨.០៤៩
បំណុលផ្សេងៗ	-	-	-	-	-	៩.២៨៣.៣៨៨	៩.២៨៣.៣៨៨
	១៧៩.៩១៥.៥១៩	៩៨.៩៩០.២៨២	១០៤.២៣០.៤៧០	២.១២៨.៨២៧	៧.០០០.០០០	៩.៨០១.៤៣៧	៤០២.០៦៦.៥៣៥
គំណត់អត្រាការប្រាក់សរុប	(១៣៧.៥៧៤.៣៨៧)	(៨០.៤៣៩.៧៧៧)	(៧៥.២២៧.១៨១)	៩៥.៦៣៩.២៤៤	១០៥.២៤៨.១៣៣	៩៨.៥១០.៥៩៩	៦.១៥៦.៦៣១
សមមូលជាពាន់រៀល	(៥៥៧.១៧៦.២៦៧)	(៣២៥.៧៨១.០៩៧)	(៣០៤.៦៧០.០៨៣)	៣៨៧.៣៣៨.៩៣៨	៤២៦.២៥៤.៩៣៩	៣៩៨.៩៦៧.៩២៥	២៤.៩៣៤.៣៥៥

២.៩.៣ ហានិភ័យសាច់ប្រាក់ងាយស្រួល

ហានិភ័យសាច់ប្រាក់ងាយស្រួល គឺជាហានិភ័យ ដែលធនាគារមិនមានលទ្ធភាពបំពេញកាតព្វកិច្ចសងប្រាក់ នៅពេលដល់កំណត់សង ដោយសារអតិថិជនមកដកប្រាក់បញ្ញើវិញ ឬមានតម្រូវការសាច់ប្រាក់តាមការចុះកិច្ចសន្យា ឬលំហូរសាច់ប្រាក់ចេញផ្សេងៗ។

(ក) ដំណើរការគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួល

គណៈគ្រប់គ្រងតាមដានសាច់ប្រាក់ងាយស្រួល ក្នុងតារាងតុល្យការ និងគ្រប់គ្រងការប្រមូលផ្តុំ និងទិន្នន័យបំណុល ដែល មានកាលកំណត់ ក៏ដូចជាត្រួតពិនិត្យមើលបម្រែបម្រួលនៃអ្នកធ្វើប្រាក់សំខាន់ៗ និងគម្រោងនៃការដកសាច់ប្រាក់របស់ពួកគេ។

(ខ) ដំណោះស្រាយផ្តល់ទុន

ប្រភពទុនចម្បងរបស់ធនាគារបានមកពីដើមទុនបានបង់របស់ភាគទុនិក ប្រាក់បញ្ញើរបស់ធនាគារ និងប្រាក់បញ្ញើរបស់អតិថិជន។ ប្រភពទុនត្រូវបានត្រួតពិនិត្យប្រចាំថ្ងៃយ៉ាងទៀងទាត់ តាមរយៈការត្រួតពិនិត្យរបស់គណៈគ្រប់គ្រង លើកាលកំណត់នៃប្រាក់បញ្ញើមានកាលកំណត់។

(គ) លំហូរសាច់ប្រាក់មិននិស្សន្ទ (Non-derivative cash flow)

តារាងខាងក្រោមនេះបង្ហាញពីលំហូរសាច់ប្រាក់ ដែលកើតឡើងពីទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុមិននិស្សន្ទ (non-derivative financial assets and liabilities) ដោយផ្អែកតាមអាយុកាលនៅសល់ លើកិច្ចសន្យាគិតត្រឹមកាលបរិច្ឆេទតារាងតុល្យការ។ ចំនួនដែលបានបង្ហាញនៅក្នុងតារាងនេះ គឺជាលំហូរសាច់ប្រាក់មិនធ្វើអប្បបរមានៃកិច្ចសន្យា ដោយឡែកធនាគារគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួល ដែលមានភ្ជាប់ជាមួយដោយផ្អែកតាមលំហូរសាច់ប្រាក់រំពឹងទុក ដែលមិនធ្វើអប្បបរមា។

តារាងខាងក្រោមបង្ហាញពីលំហូរសាច់ប្រាក់ដែលកើតពីកិច្ចសន្យាហិរញ្ញប្បទានរបស់ធនាគារ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ផ្អែកតាមកាលបរិច្ឆេទផុតកំណត់ក្នុងកិច្ចសន្យា៖

	មិនលើសពី១ឆ្នាំ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦		
លិខិតទទួលស្គាល់ពីធនាគារ ជាដុល្លារអាមេរិក	៩១.០១៤.៥៨១	៩១.០១៤.៥៨១
ចំណែកឥណទានវិបារបន៍ដែលបានអនុម័តប៉ុន្តែមិនទាន់បានប្រើប្រាស់ ជាដុល្លារអាមេរិក	២៧.៨៨៣.២៩០	២៧.៨៨៣.២៩០
កិច្ចសន្យាឥណទាន ជាដុល្លារអាមេរិក	៧.៣៨០.៦៦១	៧.៣៨០.៦៦១
	១២៦.២៧៨.៥៣២	១២៦.២៧៨.៥៣២
កិច្ចសន្យាហិរញ្ញវត្ថុ - សមមូលជាពាន់រៀល	៥០៩.៧៨៦.៤៣៤	៥០៩.៧៨៦.៤៣៤
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥		
លិខិតទទួលស្គាល់ពីធនាគារ ជាដុល្លារអាមេរិក	៥៧.១៩៤.២៦៧	៥៧.១៩៤.២៦៧
ចំណែកឥណទានវិបារបន៍ដែលបានអនុម័តប៉ុន្តែមិនទាន់បានប្រើប្រាស់ ជាដុល្លារអាមេរិក	២៤.៨៣៥.៨៤៨	២៤.៨៣៥.៨៤៨
កិច្ចសន្យាឥណទាន ជាដុល្លារអាមេរិក	២.៧៤២.៤៧១	២.៧៤២.៤៧១
	៨៤.៧៧២.៥៨៦	៨៤.៧៧២.៥៨៦
កិច្ចសន្យាហិរញ្ញវត្ថុ - សមមូលជាពាន់រៀល	៣៤៣.៣២៨.៩៧៣	៣៤៣.៣២៨.៩៧៣

២៩.៤ ហានិភ័យប្រតិបត្តិការ

ហានិភ័យប្រតិបត្តិការ គឺជាហានិភ័យនៃការបាត់បង់ ដែលបណ្តាលមកពីភាពមិនគ្រប់គ្រាន់ ឬបរាជ័យក្នុងដំណើរការគ្រប់គ្រងផ្ទៃក្នុង កត្តាមនុស្ស ឬកត្តាប្រព័ន្ធ ឬហេតុការណ៍ខាងក្រៅ។ កត្តាទាំងនេះរួមមានហានិភ័យខាងផ្នែកច្បាប់ ការអនុលោមតាមច្បាប់ គណនេយ្យ និងការឆ្លងបន្លំ។

ធនាគារបានបង្កើតច្បាប់ និងនីតិវិធីផ្សេងៗ ដើម្បីផ្តល់នូវការណែនាំ ដល់ផ្នែកប្រតិបត្តិការសំខាន់ៗ ស្តីពីរចនាសម្ព័ន្ធគ្រប់គ្រងហានិភ័យ និងភាពចាំបាច់នៃមូលដ្ឋាន ក្នុងការគ្រប់គ្រងការត្រួតពិនិត្យផ្ទៃក្នុងដើម្បីកំណត់អត្តសញ្ញាណ ប៉ាន់ស្មានតម្លៃ ត្រួតពិនិត្យ និងគ្រប់គ្រងហានិភ័យប្រតិបត្តិការរបស់ខ្លួន។ គោលការណ៍គ្រប់គ្រងប្រព័ន្ធផ្ទៃក្នុង និងការវាស់វែងដែលបានអនុវត្ត រួមមានការបង្កើតអាជ្ញាធរសម្រាប់ការចុះហត្ថលេខា ការគ្រប់គ្រងប៉ារ៉ាម៉ែត្រ ក្នុងការកំណត់ប្រព័ន្ធ នីតិវិធីធ្វើឲ្យមានប្រសិទ្ធភាព និងការកត់ត្រាឯកសារ ដើម្បីធានានូវអនុលោមភាព ទៅតាមតម្រូវការនៃបទប្បញ្ញត្តិ និងគោលការណ៍ណែនាំផ្សេងៗ។ គោលការណ៍ និងនីតិវិធីផ្សេងៗ ត្រូវបានត្រួតពិនិត្យឡើងវិញ តាមការិយបរិច្ឆេទ ដោយពិចារណាទៅលើគោលដៅ និងយុទ្ធសាស្ត្រ អាជីវកម្មរបស់ធនាគារ និងតម្រូវការរបស់គោលការណ៍ណែនាំផ្សេងៗ។

តួនាទីសវនកម្មផ្ទៃក្នុងរបស់ធនាគារមេ ផ្តល់នូវការវាយតម្លៃឯករាជ្យ អំពីភាពគ្រប់គ្រាន់នៃគោលការណ៍ និងនីតិវិធីត្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារ ដើម្បីបន្ថយហានិភ័យដែលពាក់ព័ន្ធនឹងសកម្មភាពប្រតិបត្តិការ។ ចំពោះការរកឃើញណាមួយ ដែលកើតពីសវនកម្ម និងការត្រួតពិនិត្យនេះ គណៈគ្រប់គ្រងជាន់ខ្ពស់របស់ធនាគារ និងគណៈកម្មាធិការសវនកម្មនឹងត្រួតពិនិត្យបន្ថែមទៀត ចំពោះការរកឃើញនោះ។

២៩.៥ តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ

គិតត្រឹមកាលបរិច្ឆេទតារាងតុល្យការ តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុរបស់ធនាគារ មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា។

ការប៉ាន់ស្មានតម្លៃសមស្រប គឺផ្អែកទៅលើវិធីសាស្ត្រ និងការសន្មតដូចខាងក្រោម៖

(ក) ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ

ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ រួមមានគណនីចរន្ត និងប្រាក់បញ្ញើមានកាលកំណត់រយៈពេលខ្លី។ តម្លៃសមស្របនៃប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា។

(ខ) ឥណទាន និងបុរេប្រទានអតិថិជន

ឥណទាន និងបុរេប្រទាន គឺជាចំនួនដែលបានកាត់កងសំវិធានធនឥណទានបាត់បង់រួច។ សំវិធានធនឥណទាន បាត់បង់ត្រូវបានកត់ត្រាទៅតាមតម្រូវការរបស់ធនាគារកណ្តាល។

(គ) ប្រាក់បញ្ញើរបស់ធនាគារ និងប្រាក់បញ្ញើរបស់អតិថិជន

តម្លៃសមស្របនៃប្រាក់បញ្ញើ ដែលត្រូវសងតាមតម្រូវការ (គណនីចរន្ត និងគណនីសន្សំ) ឬប្រាក់បញ្ញើដែលមានកាលកំណត់សងនៅសល់តិចជាងមួយឆ្នាំ ត្រូវបានប៉ាន់ស្មានថា មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា។ តម្លៃសមស្របនៃប្រាក់បញ្ញើ ដែលមានកាលកំណត់សងនៅសល់លើសមួយឆ្នាំ ត្រូវបានប៉ាន់ស្មាន ដោយផ្អែកតាមលំហូរសាច់ប្រាក់អប្បបរមា ដោយប្រើអត្រាទីផ្សារ ចំពោះប្រាក់បញ្ញើរបស់ធនាគារ និងប្រាក់បញ្ញើរបស់អតិថិជនស្រដៀងគ្នា។

(ឃ) ទ្រព្យសកម្ម និងបំណុលផ្សេងៗ

តម្លៃយោងនៃទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុផ្សេងៗ ត្រូវបានសន្មតថាមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្របរបស់វា ដោយសារគណនីទាំងនេះពុំមានការប្រែប្រួលជាសារវន្ត ទៅតាមបម្រែបម្រួលអត្រាការប្រាក់ទីផ្សារទេ។

២៩.៦ ការគ្រប់គ្រងដើមទុន

គោលដៅរបស់ធនាគារក្នុងការគ្រប់គ្រងដើមទុន មានន័យទូលំទូលាយជាងមូលធន ដែលបានបង្ហាញនៅលើតារាងតុល្យការ។ ការគ្រប់គ្រងដើមទុន មានដូចខាងក្រោម៖

- អនុលោមតាមតម្រូវការដើមទុន ដែលកំណត់ដោយធនាគារកណ្តាល
- រក្សាលទ្ធភាពរបស់ធនាគារ ក្នុងការបន្តនិរន្តរភាពអាជីវកម្ម ដើម្បីបន្តផ្តល់ផលប្រយោជន៍ដល់ភាគទុនិក និងប្រយោជន៍ដល់ភាគីផ្សេងៗ ដែលពាក់ព័ន្ធនឹងធនាគារ និង
- រក្សាមូលដ្ឋានដើមទុនឲ្យបានរឹងមាំ ដើម្បីគាំទ្រដល់ការអភិវឌ្ឍអាជីវកម្ម។


ធនាគារកណ្តាលតម្រូវឲ្យធនាគារពាណិជ្ជទាំងអស់ត្រូវ (i) រក្សាដើមទុនអប្បបរមា (ii) រក្សាមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារយ៉ាងហោចណាស់ឲ្យស្មើនឹងដើមទុនអប្បបរមា និង (iii) អនុលោមតាមអនុបាតសាធនភាព អនុបាតសាច់ប្រាក់ងាយស្រួល។

ឧបសម្ព័ន្ធ៖ កំណត់សម្គាល់ស្តីពី តម្រូវការតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជា ➤

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

១. ទំហំអនុបាតសាច់ប្រាក់ងាយស្រួល ប្រកាសលេខ ធ៧-០៤-២០៧ ប្រ.ក.

ប្រកាសរបស់ធនាគារកណ្តាលលេខ ធ៧-០១៥-៣៤៩ ប្រ.ក. តម្រូវឲ្យធនាគាររក្សាទំហំអនុបាតសាច់ប្រាក់ងាយស្រួលអប្បបរមា (ហៅកាត់ថា «LCR») ដូចតារាងខាងក្រោម៖



គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ទំហំអនុបាតសាច់ប្រាក់ងាយស្រួលរបស់ធនាគារមានចំនួន ១១០.៣២%។

ការគណនាអនុបាតសាច់ប្រាក់ងាយស្រួល មានលម្អិតនៅក្នុងតារាង១។

២. កាតព្វកិច្ចដើមទុនអប្បបរមា ប្រកាសលេខ ធ៧-០៨-១៩៣ប្រ.ក.

ប្រកាសរបស់ធនាគារកណ្តាលលេខធ៧-០៨-១៩៣ប្រ.ក. ស្តីពីការកំណត់ជាថ្មីដើមទុនចុះបញ្ជី និងលក្ខខណ្ឌសុំអាជ្ញាប័ណ្ណ ចំពោះគ្រឹះស្ថានធនាគារ តម្រូវឲ្យធនាគារពាណិជ្ជទាំងអស់ ដែលបានចុះបញ្ជីពាណិជ្ជកម្មក្នុងប្រទេសជាក្រុមហ៊ុន ហើយដែលមានភាគទុនិកចាប់ពីមួយរូបឡើងទៅ ជាធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុ ដែលមាន ចំណាត់ថ្នាក់វិនិយោគ វាយតម្លៃដោយភ្នាក់ងារវាយ តម្លៃដែលមានក្តី ឈ្មោះ ត្រូវមានដើមទុនអប្បបរមាយ៉ាងហោចណាស់ស្មើនឹង ៥០ពាន់លានរៀល (ឬប្រហាក់ប្រហែល ១ពាន់ដុល្លារអាមេរិក) ហើយធនាគារពាណិជ្ជ ដែលមានភាគទុនិកច្រើនរូប ជាបុគ្គលក្តី ឬជាក្រុមហ៊ុនក្តី ត្រូវមានដើមទុនអប្បបរមាយ៉ាងហោចណាស់ស្មើនឹង ១៥០ពាន់លានរៀល (ឬ ប្រហាក់ប្រហែល ៣៧,៥លានដុល្លារអាមេរិក)។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ធនាគារមានដើមទុនចំនួន ៥០លានដុល្លារអាមេរិក។

ធនាគារកណ្តាលបានចេញប្រកាសលេខ ធ៧-០១៦-១១៧ ប្រ.ក ស្តីពីការបង្កើនដើមទុនចំនួន ៧៥.០០០.០០០ដុល្លារអាមេរិក ត្រឹមថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ ហើយធនាគារកណ្តាលបានណែនាំឲ្យធនាគារទាំងអស់ត្រូវបង្កើនដើមទុនយ៉ាងហោចណាស់ ៥០% នៃចំនួនផ្សេងៗគ្នា ត្រឹមដំណាច់ខែមីនា ឆ្នាំ២០១៧ និងចំនួនដែលនៅសល់ ត្រឹមដំណាច់ខែមីនា ឆ្នាំ២០១៨។ ធនាគារទទួលបានការអនុម័តពីក្រុមប្រឹក្សាភិបាល នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ចំពោះការស្នើសុំបន្ថែមដើមទុនជាសាច់ប្រាក់ចំនួន ១២,៥ លានដុល្លារអាមេរិក (សាច់ប្រាក់ដែលបានពីភាគទុនិក នៅខែមករា ឆ្នាំ២០១៧) ហើយនឹងផ្ទេរប្រាក់ចំណេញរក្សាទុកចំនួន ១២,៥ លានដុល្លារអាមេរិកទៀត ត្រឹមខែមីនា ឆ្នាំ២០១៨។

៣. មូលនិធិផ្ទាល់សុទ្ធ ប្រកាសលេខ ធ៧-០១០-១៨២ប្រ.ក.

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ មូលនិធិផ្ទាល់សុទ្ធរបស់ធនាគារមានចំនួន ៦៤.៨៥១.៥៦៤ដុល្លារអាមេរិក ដូចបានគណនាក្នុងតារាង២។

ធនាគារត្រូវរក្សាមូលនិធិផ្ទាល់សុទ្ធរបស់ខ្លួនយ៉ាងហោចណាស់ ស្មើនឹងតម្រូវការដើមទុនអប្បបរមា។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ មូលនិធិផ្ទាល់សុទ្ធរបស់ធនាគារដែលមានចំនួន ៦៤.៨៥១.៥៦៤ដុល្លារអាមេរិក គឺខ្ពស់ជាង ១៤.៨៥១.៥៦៤ដុល្លារអាមេរិក បើប្រៀបធៀបទៅនឹងដើមទុនអប្បបរមា ដែលកំណត់ត្រឹមចំនួន ៣៧.៥០០.០០០ដុល្លារអាមេរិក។

៤. អនុបាតសាធនភាព ប្រកាសលេខ ធ៧-០៤-២០៦ប្រ.ក.

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ធនាគារបានរក្សាអនុបាតសាធនភាពចំនួន ១៧,៧៦% ដែលតំណាងឲ្យមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារ ជាភាគរយនៃទ្រព្យសកម្មដែលឆ្លងហានិភ័យ និងខ្ទង់ក្រៅតារាងតុល្យការ។

ធនាគារបានតម្រូវឲ្យរក្សាអនុបាតសាធនភាពយ៉ាងហោចណាស់ស្មើនឹង១៥%។

ការគណនាអនុបាតសាធនភាព ត្រូវបានលម្អិតនៅក្នុងតារាង ៣។

៥. ប្រតិបត្តិការរូបិយប័ណ្ណបរទេស ប្រកាសលេខ ធ៧-០០-៥០ប្រ.ក.

ធនាគារធ្វើប្រតិបត្តិការអាជីវកម្ម និងរក្សាបញ្ជីគណនេយ្យរបស់ខ្លួន ជាប្រាក់ដុល្លារអាមេរិក។ ហេតុនេះរូបិយប័ណ្ណផ្សេងៗ ទាំងអស់ក្រៅពីប្រាក់ដុល្លារអាមេរិក ត្រូវបានចាត់ទុកជារូបិយប័ណ្ណបរទេស។

ខ្ទង់ក្នុងតារាងតុល្យការ

អនុលោមតាមប្រកាសលេខ ធ៧-០០-៥០ប្រ.ក. គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ រាល់ទ្រព្យសកម្មនិងចំណូល ទាំងអស់របស់ធនាគារជារូបិយប័ណ្ណបរទេស ត្រូវបានប្តូរដោយប្រើអត្រាប្តូរប្រាក់នាដំណាច់ឆ្នាំ។

ខ្ទង់ក្រៅតារាងតុល្យការ

ធនាគារត្រូវកត់ត្រាភារកិច្ចសន្យាដែលកើតពីការទិញ និងលក់រូបិយប័ណ្ណបរទេស ទាក់ទងនឹងប្រតិបត្តិការជាក់ស្តែង (spot transactions) (ដែលមានរយៈពេលពីរថ្ងៃ) និងប្រតិបត្តិការរូបិយប័ណ្ណបរទេសមានកាលកំណត់ ក្នុងគណនីក្រៅតារាងតុល្យការ។

៦. ស្ថានភាពចំហសុទ្ធនៃរូបិយប័ណ្ណបរទេស ប្រកាសលេខ ធ៧-០៧-១៣៤ប្រ.ក.

ស្ថានភាពចំហសុទ្ធនៃរូបិយប័ណ្ណបរទេសមួយណាក៏ដោយ ឬស្ថានភាពចំហសុទ្ធនៃរូបិយប័ណ្ណបរទេសទាំងអស់ ទោះក្នុងស្ថានភាពរំងេក ឬខ្លីក៏ដោយ មិនត្រូវឲ្យលើស ២០% នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារឡើយ។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ធនាគារមិនមានស្ថានភាពចំហសុទ្ធ នៃរូបិយប័ណ្ណបរទេសលើសពី២០% នៃមូលនិធិ ផ្ទាល់សុទ្ធរបស់ធនាគារ។ ការគណនាស្ថានភាពចំហសុទ្ធនៃរូបិយប័ណ្ណបរទេស មានបង្ហាញលម្អិតនៅក្នុងតារាង ៤។

៧. ចំណាត់ថ្នាក់ និងសំវិធានធនឥណទាន និងបុរេប្រទានបាត់បង់ ប្រកាសលេខ ធ៧-០០-៥១ប្រ.ក. វិសោធនកម្មលើប្រកាសលេខ ធ៧-០២-១៤៥ប្រ.ក. និងសារាចរណែនាំលេខ ធ៧-០៤-០១ស.រ.ណ.ន

ធនាគារត្រូវបានតម្រូវឲ្យអនុវត្ត តាមតម្រូវការរបស់ធនាគារកណ្តាល ស្តីពីកម្រិតអប្បបរមានៃសំវិធានធនជាក់លាក់ ដែលត្រូវ អនុវត្តក្នុងការធ្វើចំណាត់ថ្នាក់ឥណទាន និងបុរេប្រទាន ដូចបានកំណត់ដោយប្រកាសនេះ។

សេចក្តីលម្អិតអំពីការគណនាសំវិធានធនឥណទាន ដែលអនុលោមតាមតម្រូវការរបស់ធនាគារកណ្តាល មានបង្ហាញនៅក្នុងតារាង ៥។

៨. ហានិភ័យឥណទានធំៗ ប្រកាសលេខ ៨៧-០០-៥២ប្រ.ក. និងប្រកាសលេខ ៨៧-០៦-២២៦ប្រ.ក.

យោងតាមលក្ខខណ្ឌនៃប្រកាសខាងលើនេះ ធនាគារត្រូវរក្សាគ្រប់ពេលវេលា នូវអនុបាតនេះ ជាអតិបរមា ២០% រវាងហានិភ័យសរុបរបស់ខ្លួន ដែលបណ្តាលមកពីប្រតិបត្តិការ ជាមួយអ្នកទទួលផលជាឯកត្តជន និងមូលនិធិផ្ទាល់សុទ្ធ ហើយហានិភ័យឥណទានធំៗ ជាឯកត្តជនសរុប មិនត្រូវឲ្យលើសពី ៣០០% នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារទេ។

យោងតាមលក្ខខណ្ឌនៃប្រកាសនេះ ធនាគារត្រូវរក្សាគ្រប់ពេលវេលានូវអនុបាតនេះជាអតិបរមា ២០% រវាងហានិភ័យសរុបរបស់ខ្លួន ដែលបណ្តាលមកពីប្រតិបត្តិការ ជាមួយអ្នកទទួលផលជាឯកត្តជន និងមូលនិធិផ្ទាល់សុទ្ធរបស់ខ្លួន។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ធនាគារមិនមានហានិភ័យឥណទានធំៗ ជាមួយនឹងអ្នកទទួលផលជាឯកត្តជនសរុប ដែលមានចំនួនលើសពី ២០% និង ៣០០% នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារទេ។

៩. ឥណទានចំពោះសម្ព័ន្ធព្យាបាល ប្រកាសលេខ ៨៧-០២-១៤៦ប្រ.ក.

ធនាគារត្រូវឲ្យអនុវត្តស្រមៃតាមប្រកាសនេះ ដែលតម្រូវឲ្យសមតុល្យសរុបនៃឥណទានសម្ព័ន្ធព្យាបាល ដែលនៅមិនទាន់ទូទាត់ មិនត្រូវលើស ១០% នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារទេ។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ហានិភ័យឥណទានសម្ព័ន្ធព្យាបាល មិនលើស១០%នៃមូលនិធិផ្ទាល់សុទ្ធទេ។

១០. អចលនទ្រព្យ ប្រកាសលេខ ៨៧-០១-១៨៦ប្រ.ក.

យោងតាមការកំណត់របស់ប្រកាសលេខ ៨៧-០០-៤៧ ប្រ.ក. អចលនទ្រព្យ ដែលធ្វើលទ្ធកម្មដោយធនាគារសម្រាប់គោលបំណងប្រតិបត្តិការ ត្រូវរក្សាមិនឲ្យលើស ៣០% នៃមូលនិធិផ្ទាល់សុទ្ធសរុបរបស់ធនាគារទេ។ អចលនទ្រព្យដែលមិនមានទំនាក់ទំនងផ្ទាល់ ជាមួយនឹងប្រតិបត្តិការរបស់ធនាគារត្រូវលក់ចេញមិនឲ្យលើសពីរយៈពេលមួយឆ្នាំ ក្រោយកាលបរិច្ឆេទ ដែលអចលនទ្រព្យនោះបានក្លាយជាទ្រព្យសម្បត្តិរបស់ធនាគារ។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ អចលនទ្រព្យរបស់ធនាគារដែលមានចំនួន ២.១៧៦.០៣២ ដុល្លារអាមេរិក សមមូលនឹង ៣.៧២% នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារ។

តារាង១ អនុបាតសាច់ប្រាក់ងាយស្រួល

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

គិតជាដុល្លារអាមេរិក				ចំនួនទឹកប្រាក់មិនទាន់ឆ្លង			ចំនួនទឹកប្រាក់ក្រោយឆ្លង			សរុប
ទ្រព្យសកម្ម	លេខរៀង	ទម្ងន់		រៀល	ដុល្លារអាមេរិក	រូបិយប័ណ្ណផ្សេង	រៀល	ដុល្លារអាមេរិក	រូបិយប័ណ្ណផ្សេង	
ទ្រព្យសកម្មសន្ទនីយដែលមានគុណភាពខ្ពស់ (HQLA)	១.១១	១	សាច់ប្រាក់ និងកាសក្នុងដៃ	២២៩.៦២៦	១៨.១៨៧.០២០	-	២២៩.៦២៦	១៨.១៨៧.០២០	-	១៨.៤១៦.៦៤៦
	១.១៣	១	ប្រាក់បម្រុងកាតព្វកិច្ចជាប្រាក់រៀលនៅធនាគារកណ្តាល	៦៤.៩០០	-	-	៦៤.៩០០	-	-	៦៤.៩០០
	១.១៤	០.៧	ប្រាក់បម្រុងកាតព្វកិច្ចជាប្រាក់ដុល្លារអាមេរិកនៅធនាគារកណ្តាល	-	៤៤.០៤៤.៨៣៥	-	-	៣០.៨៣១.៥៥៨	-	៣០.៨៣១.៥៥៨
	១.១៥	១	សមតុល្យប្រាក់បញ្ញើនៅធនាគារកណ្តាល លើកលែងគណនីទូទាត់ និងគណនីប្រាក់ធានាលើដើមទុន	១២៨.០៦៥	១៨.៧៣០.៩៨៨	-	១២៨.០៦៥	១៨.៧៣០.៩៨៨	-	១៨.៨៥៩.០៥៤
	១.១៦	១	មូលបត្រអាចជួញដូរបាន (និង ប្រភេទមូលបត្រផ្សេងទៀត) ចេញផ្សាយដោយធនាគារកណ្តាល	-	២០.០០០.០០០	-	-	២០.០០០.០០០	-	២០.០០០.០០០
ទ្រព្យសកម្មសន្ទនីយផ្សេងទៀត OLA	១.២៤	០.៧៥	មាស	-	-	៣១.៩៥៤	-	-	២៤.០២៨	២៤.០២៨
ទ្រព្យសកម្មសរុប				សរុប ១	៤២២.៥៩១	១០០.៩៦២.៨៤៤	៣១.៩៥៤	៤២២.៥៩១	៨៧.៧៤៩.៥៦៧	២៤.០២៨
លំហូរចេញនៃសាច់ប្រាក់	២.១២	០.១៥	ប្រាក់បញ្ញើមិនសូវមានស្ថិរភាព	៤០.៨៧២	២៤៨.៤៣០.២៧០	១.៥០០.៨៦៧	៦.១៩៣	៣៧.២៦៤.៥៥៣	២២៥.១៦៧	៣៧.៤៩៥.៩១៣
	២.២២	០.៤	ប្រាក់បញ្ញើមិនមែនប្រតិបត្តិការ ពីក្រុមហ៊ុនមិនមែនហិរញ្ញវត្ថុដែលមិនត្រូវរាយការណ៍ក្នុង ២.១១ ដល់ ២.១២	៨៥០.៦៣២	១០១.៩៨៨.៦០៥	៣១៨.៨០១	៣៤០.៣៥២	៤០.៧៩៥.៣៩៣	១២៧.៥៧០	៤១.២៦៣.៣១៤
	២.២៤	១	ប្រាក់បញ្ញើមិនមែនប្រតិបត្តិការពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ	២.៩៧៣	៧.២៧១.៧៣៦	-	២.៩៧៣	៧.២៧១.៧៣៦	-	៧.២៧៤.៧០៩
	២.៥១	០.០៥	កិច្ចសន្យាឥណទាន	-	៨.៣០៩.៨៨៤	-	-	៤១៥.៤០៧	-	៤១៥.៤០៧
	២.៥៣	០.១	កិច្ចសន្យាឥណទាន	-	៦៧.០១៧.០៩២	-	-	៦.៧០១.៧៥៩	-	៦.៧០១.៧៥៩
	២.៧១	០.១	កិច្ចសន្យាសន្ទនីយភាពនិងឥណទានដែលអាចបដិសេធបានដោយគ្មានលក្ខខណ្ឌ	-	២៨.៨៥៣.៦០៤	-	-	២.៨៨៥.៣១១	-	២.៨៨៥.៣១១
	២.៧២	០.៥	កាតព្វកិច្ចទាក់ទងនឹងហិរញ្ញប្បទានពាណិជ្ជកម្ម (រាយការណ៍ចំនួនជាមធ្យមនៃលំហូរចេញសុទ្ធនៃសាច់ប្រាក់ប្រចាំខែក្នុងអំឡុងពេល ១២ខែចុងក្រោយ)	-	៩.១៩៦.៤៣៣	-	-	៩.១៩៦.៤៣៣	-	៩.១៩៦.៤៣៣
	២.៨១	១	លំហូរចេញនៃសាច់ប្រាក់តាមការសន្យាផ្សេងទៀត	-	២៦០.០៩៤	-	-	២៦០.០៩៤	-	២៦០.០៩៤
លំហូរចេញនៃសាច់ប្រាក់សរុប				សរុប២	៨៩៤.៤៧៦	៤៧១.៣២៧.៧១៩	១.៨១៩.៦៦៨	៣៤៩.៥១៧	១០៤.៧៩០.៦៨៦	៣៥២.៧៣៧
លំហូរចូលនៃសាច់ប្រាក់	៣.៣១	០.៥	ពីអតិថិជនរាយ	-	៣.៤៤០.១៧៨	-	-	១.៧២០.០៨៩	-	១.៧២០.០៨៩
	៣.៣៣	០.៥	ពីក្រុមហ៊ុនមិនមែនហិរញ្ញវត្ថុ	-	៥.៦៥០.៤៨៣	-	-	២.៨២៥.៣៦៥	-	២.៨២៥.៣៦៥
	៣.៣៩	១	ប្រាក់បញ្ញើនៅគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដូចមានចែងក្នុងឧបសម្ព័ន្ធ ២	-	២១.០០០.០០០	-	-	២១.០០០.០០០	-	២១.០០០.០០០
លំហូរចូលនៃសាច់ប្រាក់ សរុប				សរុប ៣	-	៣០.០៩០.៦៦១	-	-	-	២៥.៥៤៥.៤៥៤
លំហូរចេញសុទ្ធនៃសាច់ប្រាក់				សរុប ៤ = សរុប ២ - អប្បបរមានៃ (សរុប ៣ ឬ ៧៥% នៃ សរុប ២)	៨៩៤.៤៧៦	៤៤១.២៣៧.០៥៧	១.៨១៩.៦៦៨	៣៤៩.៥១៧	៧៩.២៤៥.២៣២	៣៥២.៧៣៧
អនុបាតក្របខណ្ឌសន្ទនីយភាព							១២០,៩១%	១១០,៧៣%	៦,៨១%	១១០,៣២%

តារាង២ មូលនិធិផ្ទាល់សុទ្ធ

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

មូលនិធិផ្ទាល់សុទ្ធ

ប្រភេទដើមទុនសំខាន់

I. សរុបរង-ក	ដុល្លារអាមេរិក
ដើមទុនបានបង់	៥០.០០០.០០០
ទុនបម្រុង (ក្រៅពីការវាយតម្លៃឡើងវិញដូចជា ទុនបម្រុងសម្រាប់ការប្តូររូបិយប័ណ្ណ ទុនបម្រុងទូទៅ និងទុនបម្រុងដើមទុន)	-
ចំណេញសុទ្ធដែលបានធ្វើសវនកម្មរួចសម្រាប់ឆ្នាំចុងក្រោយ	៦.៣៧០.១០៣
ចំណេញរក្សាទុកយោងពីគ្រាមុនៗ (ការវាយការណ៍ឡើងវិញ)	៧.៤២០
ខ្វែងផ្សេងៗ (បានអនុម័តដោយធនាគារកណ្តាល)	-
បុព្វលាភទាក់ទងនឹងដើមទុន	-
ខ្វែងផ្សេងៗដែលបានអនុម័តដោយធនាគារកណ្តាល	-
សរុប (ក)	៥៦.៣៧៧.៥២៣
កម្រិតកំណត់លើប្រាក់ចំណេញរក្សាទុក៖ អតិបរមា ២០% នៃសរុប (ក)	១១,៣០%

II. សរុបរង-ខ

ភាគហ៊ុនផ្ទាល់ដែលបានកាន់កាប់ដោយធនាគារ (តាមតម្លៃចុះបញ្ជីសុទ្ធ)	
ការខាតបង់រ	
ទ្រព្យសកម្មអរូបីដែលត្រូវដកចេញ	៣៩៣.៨៤៩
ភាគទុនិក ក្រុមប្រឹក្សាភិបាល និងភាគីពាក់ព័ន្ធ (ដកចេញ)	-
១. ចំណែកដើមទុនដែលមិនទាន់បានបង់	១.១៧៣.៣៣៨
២. ឥណទាន ឥណទានវិបារូបន៍ និងបុរេប្រទានផ្សេងៗ	-
៣. ឧបករណ៍បំណុលកាន់កាប់ដោយធនាគារដែលមានហត្ថលេខារបស់ភាគទុនិក ក្រុមប្រឹក្សាភិបាល និងភាគីពាក់ព័ន្ធ	-
ការខាតបង់ផ្សេងៗ	-
សរុប (ខ)	១.៥៦៧.១៨៧
សរុបដើមទុនប្រភេទទី១ (ដើមទុនសំខាន់) (ក) - (ខ)	៥៤.៨១០.៣៣៦

ប្រភេទដើមទុនបន្ថែម

III. សរុបរង-គ

ការវាយតម្លៃទុនបម្រុងឡើងវិញ (អនុម័តដោយធនាគារកណ្តាល)	-
សិទ្ធិធនធានហានិភ័យធនាគារទូទៅ១% នៃសិទ្ធិធនធានទូទៅ (ប្រកាសស្តីពីការធ្វើចំណាត់ថ្នាក់ទ្រព្យសកម្ម)	៣.០៤១.២២៨
អនុបំណុល (អនុម័តដោយធនាគារកណ្តាល)	៧.០០០.០០០
ខ្វែងផ្សេងៗ (អនុម័តដោយធនាគារកណ្តាល)	-
សរុប (គ)	១០.០៤១.២២៨
កម្រិតកំណត់លើបំណុលបន្ទាប់បន្សំ (អតិបរមា ៥០% នៃដើមទុនថ្នាក់ទី១)	១២,៧៧%

IV. សរុបរង-ឃ (ប្រភេទទី ២, ការកាត់កងផ្សេងៗ)

មូលធនដែលមានចំណែកក្នុងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ	-
ខ្វែងផ្សេងៗដែលត្រូវកាត់កង (បន្ទុកពន្យ...))	-
សរុប (ឃ)	-

សរុបដើមទុនប្រភេទទី២ (ដើមទុនបន្ថែម) (គ) - (ឃ)	១០.០៤១.២២៨
កម្រិតកំណត់លើដើមទុនប្រភេទទី២ (ដើមទុនប្រភេទទី២=អតិបរមា ១០០% នៃដើមទុនប្រភេទទី១)	១៨,៣២%

មូលនិធិផ្ទាល់សុទ្ធតាមការកំណត់របស់និយ័តករ (ក) - (ខ) + (គ) - (ឃ)	៦៤.៨៥១.៥៦៤
--	------------

តារាង៣ អនុបាតសាធនភាព

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

អនុបាតសាធនភាព

ភាគយក

មូលនិធិផ្ទាល់សុទ្ធ ដូចបានគណនាខាងលើ (N)៖

ដុល្លារអាមេរិក

៦៤.៨៥១.៥៦៤

ភាគបែង

សរុបទ្រព្យសកម្មផ្តល់

- សាច់ប្រាក់ មាស ឥណទេយ្យនៅធនាគារជាតិនៃកម្ពុជា
- ទ្រព្យសកម្មដាក់ធានាដោយប្រាក់បញ្ញើ
- ឥណទេយ្យលើស្ថាប័នអធិបតេយ្យ ដែលមានចំណាត់ថ្នាក់ពី AAA ទៅ AA-
- ឥណទេយ្យលើស្ថាប័នអធិបតេយ្យ ដែលមានចំណាត់ថ្នាក់ពី A+ ទៅ A-
- ឥណទេយ្យលើធនាគារ ដែលមានចំណាត់ថ្នាក់ពី AAA ទៅ AA-
- ឥណទេយ្យលើស្ថាប័នអធិបតេយ្យ ដែលមានចំណាត់ថ្នាក់ពី BBB+ ទៅ BBB-
- ឥណទេយ្យលើធនាគារ ដែលមានចំណាត់ថ្នាក់ពី A+ ទៅ A-
- ទ្រព្យសកម្មផ្សេងៗ

ទ្រព្យសកម្មសរុបដូចបានរាយការណ៍នៅក្នុងតារាងតុល្យការ

ខ្ទង់ក្រៅតារាងតុល្យការ

- ហានិភ័យទាំងស្រុង
- ហានិភ័យមធ្យម
- ហានិភ័យល្មម
- ហានិភ័យទាប

ភាគបែង (D1)

អនុបាតសាធនភាព = (S = N/D1)

ទ្រព្យសកម្ម	ថ្លឹង	ដុល្លារអាមេរិក
១១៨.១៤៩.៣២៧	0%	-
៣៤០.៧៧៦	0%	-
	0%	-
-	២0%	-
-	២0%	-
-	៥0%	-
១៩.៤៣៣.១១២	៥0%	៩.៧១៦.៥៥៦
៣២៩.០៩៤.១៣៧	១០០%	៣២៩.០៩៤.១៣៧
៤៦៧.០១៧.៣៥២		៣៣៨.៨១០.៦៩៣
-	១០០%	-
៤២.៣០៥.៥៣៣	៥0%	២១.១៥២.៧៦៧
២៥.៤៤៨.២៥៩	២០%	៥.០៨៩.៦៥២
៥៨.៥២៤.៧៣៩	0%	-
១២៦.២៧៨.៥៣១		២៦.២៤២.៤១៩
		៣៦៥.០៥៣.១១១
		១៧,៧៦%

តារាង៤ ស្ថានភាពចំហសុទ្ធនៃរូបិយប័ណ្ណ

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

ល.រ	រូបិយប័ណ្ណ	ខ្ទង់ផ្សេងៗបន្ទាប់ពីដកចេញសិវិធានធន				ស្ថានភាពចំហសុទ្ធនៃរូបិយប័ណ្ណ	រូបិយប័ណ្ណចំហសុទ្ធមូលនិធិផ្ទាល់សុទ្ធ(%)	កម្រិតកំណត់(%)	ភាពលើស
		ទ្រព្យសកម្ម	បំណុល និងមូលធន	រូបិយប័ណ្ណ ត្រូវទទួល	រូបិយប័ណ្ណ ត្រូវចំណាយ				
				ខ្ទង់ក្រៅតារាងតុល្យការ	ខ្ទង់ក្រៅតារាងតុល្យការ				
		១	២	៣	៤	៥=១-២+៣-៤			
១	ដុល្លារអាមេរិក	៤៦៧.៦៩៨.៥៣៥	៤៦៧.២៦៣.៩៧២	១២៤.៥៧៨.៤១២	១២៤.៨៦៦.៧៣៨	១៤៦.២៣៧	០,០០%	២០%	
២	ប្រាក់រៀល	៩២៦.៥០១	៩២២.៦៧៣	-	-	(៣៦.១៧២)	០,០០%	២០%	
៣	ប្រាក់អឺរ៉ូ	១.៦៨០.៥២០	១.៦៧៧.៩៦៦	៥០៥.៣២៣	៥០៥.៣២៣	២.៥៥៤	០,០០%	២០%	
៤	ដុល្លារសិង្ហបុរី	១៨១.៨១២	១៨៦.៦៣១	-	-	(៤.៨១៩)	០,០០%	២០%	
៥	ដុល្លារហុងកុង	-	-	-	-	-			
៦	ប្រាក់បាតថៃ	៣៣.៧៥៧	៥១.៧៨៧	៨៧៨.៤៦៧	៨៧៨.៤៦៧	(១៨.០៣០)	០,០០%	២០%	
៧	ប្រាក់យ៉េនជប៉ុន	៣៩.០៤១	៣៨.៩៦៣	-	-	៧៨	០,០០%	២០%	
៨	ប្រាក់ប៉េសូហ្វីលីពីន	-	-	-	-	-			
៩	ដុល្លារអូស្ត្រាលី	១៤៣.៨២១	១៤២.១៣៥	២៧.៩៤៦	២៨.០០៤	១.៦២៨	០,០០%	២០%	
១០	ដុល្លារកាណាដា	-	-	-	-	-	០,០០%	២០%	
១១	ប្រាក់ឆោនអង់គ្លេស	៦៤.១៨០	៣១៣.៧៧៣	២៨៨.៣៨៤	-	៣៨.៧៩១	០,០០%	២០%	
១២	ប្រាក់យ៉េនចិន	២.៦៦២	-	-	-	២.៦៦២	០,០០%	២០%	
១៣	ប្រាក់ដុល្លារកូរ៉េ	-	-	-	-	-			
១៤	ប្រាក់ដុល្លារកូរ៉េ	-	-	-	-	-			
១៥	ផ្សេងៗ	២៣៨.០៧២	៣៧១.០០១	-	-	(១៣២.៩២៩)	០,០០%	២០%	
សរុប		៤៧១.០០៨.៩០១	៤៧១.០០៨.៩០១	១២៦.២៧៨.៥៣២	១២៦.២៧៨.៥៣២				

តារាង៥ ចំណាត់ថ្នាក់ និងសំវិធានធនលើឥណទានបាត់បង់

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

សេចក្តីលម្អិតនៃសំវិធានធនដែលបានកត់ត្រាដោយធនាគារ តាមការតម្រូវរបស់ធនាគារកណ្តាល ដោយផ្អែកលើចំណាត់ថ្នាក់ឥណទាន និងបុរេប្រទានអតិថិជន ត្រូវបានបង្ហាញក្នុងតារាងខាងក្រោម៖

	ចំនួនឥណទាន	តាមតម្រូវការរបស់ធនាគារកណ្តាល			សំវិធានធនកត់ត្រាដោយធនាគារ	តម្លៃវត្ថុបញ្ចាំប៉ាន់ស្មាន	ចំនួនសំវិធានធនលើស/(ខ្វះ)
		ចំណាត់ថ្នាក់	អត្រា	សំវិធានធន			
	ដុល្លារអាមេរិក		%	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ឥណទាន និងបុរេប្រទាន	៣០៤.១២២.៨៤៦	សំវិធានធនទូទៅ	១%	៣.០៤១.២២៨	៣.០៤១.២២៨	១.២២៦.៤៥៦.៩១៧	-
ឥណទាន និងបុរេប្រទាន	៥០.៥៣២	ឃ្លាំមើល	៣%	១.៥១៦	១.៥១៦	៧៤៥.០០០	-
ឥណទាន និងបុរេប្រទាន	៤១.៩៦៧	ក្រោមស្តង់ដារ	២០%	៨.៣៩៣	៨.៣៩៣	១០៦.០០០	-
ឥណទាន និងបុរេប្រទាន	៤៩៧.៥០៧	បាត់បង់	៥០%	២៤៨.៧៥៤	២៤៨.៧៥៤	២៧០.៥០០	-
ឥណទាន និងបុរេប្រទាន	-	ខាត	១០០%	-	-	-	-
សរុបដុល	៣០៤.៧១២.៨៥២			៣.២៩៩.៨៩១	៣.២៩៩.៨៩១	១.២២៧.៥៧៨.៤១៧	-

ការគណនាអនុបាតផ្សេងៗ

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

ដើមទុន		
១	មូលធន ធៀបនឹងទ្រព្យសកម្មសរុប (ក/ខ)	១២,០៣%
	ក- មូលធន	៥៦.៣៧៧.៥២៣
	ខ- ទ្រព្យសកម្មសរុប	៤៦៨.៥៨៤.៥៣៩
២	ដើមទុនថ្នាក់ទី១ ធៀបនឹងទ្រព្យសកម្មសរុប (ក/ខ)	១១,៧០%
	ក- ដើមទុនថ្នាក់ទី១	៥៤.៨១០.៣៣៦
	ខ- ទ្រព្យសកម្មសរុប	៤៦៨.៥៨៤.៥៣៩
៣	ដើមទុនថ្នាក់ទី១ ធៀបនឹងទ្រព្យសកម្មដែលឆ្លងហានិភ័យ (ក/ខ)	១៤,៨៩%
	ក- ដើមទុនថ្នាក់ទី១	៥៤.៨១០.៣៣៦
	ខ- ទ្រព្យសកម្មដែលឆ្លងហានិភ័យ	៣៦៨.០៣៣.៩៣៤
៤	ដើមទុនថ្នាក់ទី១ + ដើមទុនថ្នាក់ទី២ ធៀបនឹងទ្រព្យសកម្មដែលឆ្លងហានិភ័យ (ក/ខ)	១៧,៦២%
	ក- ដើមទុនថ្នាក់ទី១ + ដើមទុនថ្នាក់ទី២	៦៤.៨៥១.៥៦៤
	ខ- ទ្រព្យសកម្មដែលឆ្លងហានិភ័យ	៣៦៨.០៣៣.៩៣៤
៥	មូលនិធិផ្ទាល់សុទ្ធ ធៀបនឹងទ្រព្យសកម្មសរុប (ក/ខ)	១៣,៨៣%
	ក- មូលនិធិផ្ទាល់សុទ្ធ	៦៤.៧៩៥.៩៩៨
	ខ- ទ្រព្យសកម្មសរុប	៤៦៨.៥៨៤.៥៣៩
៦	អនុបាតសាធនភាព (ក/ខ)	១៧,៦១%
	ក- មូលនិធិផ្ទាល់សុទ្ធ	៦៤.៧៩៥.៩៩៨
	ខ- ទ្រព្យសកម្មដែលឆ្លងហានិភ័យ	៣៦៨.០៣៣.៩៣៤
៧	បំណុល ធៀបនឹងទ្រព្យសកម្មសរុប (ក/ខ)	៨៧,៩៧%
	ក- បំណុលសរុប	៤១២.២០៧.០១៦
	ខ- ទ្រព្យសកម្មសរុប	៤៦៨.៥៨៤.៥៣៩
៨	បំណុល ធៀបនឹងមូលធន (ក/ខ)	៧៣១,១៥%
	ក- បំណុលសរុប	៤១២.២០៧.០១៦
	ខ- មូលធន	៥៦.៣៧៧.៥២៣
៩	ភាគលាភ ធៀបនឹងចំណេញសុទ្ធ (ក/ខ)	០,០០%
	ក- ភាគលាភ	-
	ខ- ចំណេញសុទ្ធ	៦.៣៧០.១០៣

គុណភាពទ្រព្យសកម្ម		
១០	ទុនបម្រុងធនាគារ ធៀបនឹងឥណទានសរុប (ក/ខ)	០,០០%
	ក- ទុនបម្រុងសរុប	-
	ខ- ឥណទានសរុប (ដុល)	៣០៤.៧១២.៨៥២
១១	ទុនបម្រុងធនាគារ ធៀបនឹងទ្រព្យសកម្មសរុប (ក/ខ)	០,០០%
	ក- ទុនបម្រុងសរុប	-
	ខ- ទ្រព្យសកម្មសរុប	៤៦៨.៥៨៤.៥៣៩

គុណភាពទ្រព្យសកម្ម		
១២	ឥណទានមិនដំណើរការ ធៀបនឹងឥណទានសរុប (ក/ខ)	០,១៨%
	ក- ឥណទានមិនដំណើរការ	៥៣៩.៤៧៤
	ខ- ឥណទានសរុប (ដុល)	៣០៤.៧១២.៨៥២
១៣	ឥណទានមិនដំណើរការ ធៀបនឹងទ្រព្យសកម្មសរុប (ក/ខ)	០,១២%
	ក- ឥណទានមិនដំណើរការ	៥៣៩.៤៧៤
	ខ- ទ្រព្យសកម្មសរុប	៤៦៨.៥៨៤.៥៣៩
១៤	ទ្រព្យសកម្មដែលបានធ្វើចំណាត់ថ្នាក់ ធៀបនឹងឥណទានសរុប (ក/ខ)	០,១៨%
	ក- ទ្រព្យសកម្មដែលបានធ្វើចំណាត់ថ្នាក់	៥៣៩.៤៧៤
	ខ- ឥណទានសរុប (ដុល)	៣០៤.៧១២.៨៥២
១៥	ទ្រព្យសកម្មដែលបានធ្វើចំណាត់ថ្នាក់ ធៀបនឹងទ្រព្យសកម្មសរុប (ក/ខ)	០,១២%
	ក- ទ្រព្យសកម្មដែលបានធ្វើចំណាត់ថ្នាក់	៥៣៩.៤៧៤
	ខ- ទ្រព្យសកម្មសរុប	៤៦៨.៥៨៤.៥៣៩
១៦	ទ្រព្យសកម្មដែលបានធ្វើចំណាត់ថ្នាក់ ធៀបនឹងមូលធនសរុប (ក/ខ)	០,៩៦%
	ក- ទ្រព្យសកម្មដែលបានធ្វើចំណាត់ថ្នាក់	៥៣៩.៤៧៤
	ខ- មូលធន	៥៦.៣៧៧.៥២៣
១៧	ឥណទានភាគីពាក់ព័ន្ធ ធៀបនឹងឥណទានសរុប (ក/ខ)	០,៣៩%
	ក- ឥណទានភាគីពាក់ព័ន្ធ	១.១៧៣.៣៣៨
	ខ- ឥណទានសរុប (ដុល)	៣០៤.៧១២.៨៥២
១៨	ឥណទានហានិភ័យធំៗ ធៀបនឹងឥណទានសរុប (ក/ខ)	១២,២៧%
	ក- ឥណទានហានិភ័យធំៗ	៣៧.៣៨២.១៤១
	ខ- ឥណទានសរុប (ដុល)	៣០៤.៧១២.៨៥២
១៩	ឥណទានភាគីពាក់ព័ន្ធ ធៀបនឹងមូលនិធិផ្ទាល់សុទ្ធ (ក/ខ)	១,៨១%
	ក- ឥណទានភាគីពាក់ព័ន្ធ	១.១៧៣.៣៣៨
	ខ- មូលនិធិផ្ទាល់សុទ្ធ	៦៤.៨៥១.៥៦៤
២០	ឥណទានហានិភ័យធំៗ ធៀបនឹងមូលនិធិផ្ទាល់សុទ្ធ (ក/ខ)	៥៧,៦៤%
	ក- ឥណទានហានិភ័យធំៗ	៣៧.៣៨២.១៤១
	ខ- មូលនិធិផ្ទាល់សុទ្ធ	៦៤.៨៥១.៥៦៤
២១	សំវិធានធនទូទៅ ធៀបនឹងឥណទានសរុប (ក/ខ)	១,០០%
	ក- សំវិធានធនទូទៅ	៣.០៤១.២២៨
	ខ- ឥណទានសរុប (ដុល)	៣០៤.៧១២.៨៥២
២២	សំវិធានធនជាក់លាក់ ធៀបនឹងឥណទានសរុប (ក/ខ)	០,០៨%
	ក- សំវិធានធនជាក់លាក់	២៥៨.៦៦៣
	ខ- ឥណទានសរុប (ដុល)	៣០៤.៧១២.៨៥២

គុណភាពទ្រព្យសកម្ម		
២៣	សំវិធានធនជាក់លាក់ ធៀបនឹងឥណទានមិនដំណើរការ (ក/ខ)	៤៧,៩៥%
	ក- សំវិធានធនជាក់លាក់	២៥៨.៦៦៣
	ខ- ឥណទានមិនដំណើរការ	៥៣៩.៤៧៤
២៤	សំវិធានធនសរុប ធៀបនឹងទ្រព្យសកម្មសរុប (ក/ខ)	០,៧០%
	ក- សំវិធានធនសរុប	៣.២៩៩.៨៩១
	ខ- ទ្រព្យសកម្មសរុប	៤៦៨.៥៨៤.៥៣៩
២៥	ឥណទាន ធៀបនឹងប្រាក់បញ្ញើ (ក/ខ)	៨៥,១៩%
	ក- ឥណទានសរុបឲ្យអតិថិជនមិនមែនធនាគារ (ដុល)	៣០០.២៥៨.៩៥២
	ខ- ប្រាក់បញ្ញើរបស់អតិថិជន	៣៥២.៤៦៣.៣៨២

ប្រាក់ចំណូល		
២៦	អត្រាចំណេញ ធៀបនឹងទ្រព្យសកម្ម (ក/ខ)	១,៣៦%
	ក- ចំណេញសុទ្ធ	៦.៣៧០.១០៣
	ខ- ទ្រព្យសកម្មសរុប	៤៦៨.៥៨៤.៥៣៩
២៧	អត្រាចំណេញ ធៀបនឹងមូលធន (ក/ខ)	១១,៣០%
	ក- ចំណេញសុទ្ធ	៦.៣៧០.១០៣
	ខ- មូលធន	៥៦.៣៧៧.៥២៣
២៨	អត្រាចំណូលដុល (ក/ខ)	៤,៨២%
	ក- ចំណូលការប្រាក់	២២.៦០៣.៣៥២
	ខ- ទ្រព្យសកម្មសរុប	៤៦៨.៥៨៤.៥៣៩
២៩	កម្រិតការប្រាក់សុទ្ធ ធៀបនឹងទ្រព្យសកម្មសរុប [(ក-ខ)/គ]	៣,០១%
	ក- ចំណូលការប្រាក់	២២.៦០៣.៣៥២
	ខ- ចំណាយការប្រាក់	៨.៥០៦.៣៦៨
	គ- ទ្រព្យសកម្មសរុប	៤៦៨.៥៨៤.៥៣៩
៣០	ចំណូលផ្សេងៗ ធៀបនឹងទ្រព្យសកម្មសរុប (ក/ខ)	០,៩១%
	ក- ចំណូលផ្សេងៗ	៤.២៥៨.២០៤
	ខ- ទ្រព្យសកម្មសរុប	៤៦៨.៥៨៤.៥៣៩
៣១	សំវិធានធន ធៀបនឹងទ្រព្យសកម្មសរុប (ក/ខ)	០,៧០%
	ក- សំវិធានធន	៣.២៩៩.៨៩១
	ខ- ទ្រព្យសកម្មសរុប	៤៦៨.៥៨៤.៥៣៩
៣២	ចំណាយទូទៅ ធៀបនឹងទ្រព្យសកម្មសរុប (ក/ខ)	២,០៩%
	ក- ចំណាយមិនមែនការប្រាក់	៩.៧៧៦.៤៩៩
	ខ- ទ្រព្យសកម្មសរុប	៤៦៨.៥៨៤.៥៣៩
៣៣	ចំណេញសុទ្ធ/(ខាត)មុនបង់ពន្ធ ធៀបនឹងទ្រព្យសកម្មសរុប (ក/ខ)	១,៧១%
	ក- ចំណេញសុទ្ធ/(ខាត)មុនបង់ពន្ធ	៨.០២៩.៩៩៤
	ខ- ទ្រព្យសកម្មសរុប	៤៦៨.៥៨៤.៥៣៩

ប្រាក់ចំណូល		
៣៤	ចំណាយពន្ធ ធៀបនឹងទ្រព្យសកម្មសរុប (ក/ខ)	០,៣៥%
	ក- ចំណាយពន្ធ	១.៦៥៩.៨៩១
	ខ- ទ្រព្យសកម្មសរុប	៤៦៨.៥៨៤.៥៣៩
៣៥	កម្រិតការប្រាក់ ធៀបនឹងចំណូលដុល [(ក-ខ)/គ]	៥២,៤៨%
	ក- ចំណូលការប្រាក់	២២.៦០៣.៣៥២
	ខ- ចំណាយការប្រាក់	៨.៥០៦.៣៦៨
	គ- ចំណូលដុល	២២.៨៦១.៥៥៦
៣៦	ចំណូលមិនមែនការប្រាក់ ធៀបនឹងចំណូលដុល (ក/ខ)	១៥,៨៥%
	ក- ចំណូលមិនមែនការប្រាក់	៤.២៥៨.២០៤
	ខ- ចំណូលដុល	២២.៨៦១.៥៥៦
៣៧	ចំណាយមិនមែនការប្រាក់ ធៀបនឹងចំណូលដុល (ក/ខ)	៣៦,៤០%
	ក- ចំណាយមិនមែនការប្រាក់	៩.៧៧៦.៤៩៩
	ខ- ចំណូលដុល	២២.៨៦១.៥៥៦
៣៨	ចំនួនដងនៃការកចំណូលការប្រាក់ [(ក+ខ)/គ]	១៩៤,៤០%
	ក- ចំណេញ/(ខាត)មុនបង់ពន្ធ	៨.០២៩.៩៩៤
	ខ- ចំណាយការប្រាក់	៨.៥០៦.៣៦៨
	គ- ចំណាយការប្រាក់	៨.៥០៦.៣៦៨

សាច់ប្រាក់ងាយស្រួល		
៣៩	ទ្រព្យសកម្មជាសាច់ប្រាក់ងាយស្រួល ធៀបនឹងទ្រព្យសកម្មសរុប (ក/ខ)	១៩,១២%
	ក- ទ្រព្យសកម្មជាសាច់ប្រាក់ងាយស្រួល (តិចជាង ៣ ខែ)	៨៩.៥៩៣.៥៩៥
	ខ- ទ្រព្យសកម្មសរុប	៤៦៨.៥៨៤.៥៣៩
៤០	បំណុលរយៈពេលខ្លី ធៀបនឹងទ្រព្យសកម្មសរុប (ក/ខ)	៦៧,៩៣%
	ក- បំណុលរយៈពេលខ្លី (តិចជាង១ឆ្នាំ)	៣១៨.៣២៤.១៥៤
	ខ- ទ្រព្យសកម្មសរុប	៤៦៨.៥៨៤.៥៣៩
៤១	ទ្រព្យសកម្មជាសាច់ប្រាក់ងាយស្រួលសុទ្ធ [(ក-ខ)/គ]	-៥១,២០%
	ក- ទ្រព្យសកម្មជាសាច់ប្រាក់ងាយស្រួល	១០៧.២៩២.១៩៣
	ខ- បំណុលរយៈពេលខ្លី	៣១៨.៣២៤.១៥៤
	គ- បំណុលសរុប	៤១២.២០៧.០១៦
៤២	Quick Ratio (ក/ខ)	៣៣,៧១%
	ក- Quickassets (រួមបញ្ចូលទាំងមូលប្បទានបត្ររងការដាត់ទាត់)	១០៧.២៩២.១៩៣
	ខ- បំណុលចរន្ត	៣១៨.៣២៤.១៥៤
៤៣	ប្រាក់បញ្ញើ ធៀបនឹងឥណទានសរុប (ក/ខ)	១១៧,៣៩%
	ក- ប្រាក់បញ្ញើអតិថិជនសរុប	៣៥២.៤៦៣.៣៨២
	ខ- ឥណទានសរុបឲ្យអតិថិជនមិនមែនធនាគារ (ដុល)	៣០០.២៥៨.៩៥២




អតិថិជនអាច
រីករាយនឹងសេវាកម្ម
របស់យើង
នៅជុំវិញតំបន់អាស៊ាន
និងពិភពលោក។



បណ្ណាញ របស់ធនាគារ

១២៦ បណ្ណាញធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី
១២៨ បណ្ណាញសាខារបស់ក្រុមហ៊ុនមេ

បណ្តាញធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ➤



ទីតាំងសាខា ធនាគារ

សាខានរោត្តម ខាងជើង

អគារលេខ ២០អា-បេ មហាវិថីព្រះនរោត្តម កែងផ្លូវលេខ ១១៨
សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ

សាខានរោត្តម ខាងត្បូង

អគារលេខ២១៦ (អគារអាយឌុន) មហាវិថីព្រះនរោត្តម
សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ

សាខាមហាវិថីព្រះសីហនុ

ផ្ទះលេខ៥៧អេហ្វ មហាវិថីព្រះសីហនុ សង្កាត់ចតុមុខ
ខណ្ឌដូនពេញ រាជធានីភ្នំពេញ

សាខាមហាវិថីម៉ៅសេឡុង

ផ្ទះលេខ១៨៧ អ៊ី០អ៊ី១ មហាវិថីម៉ៅសេឡុង សង្កាត់ទួលស្វាយព្រៃ១
ខណ្ឌចំការមន រាជធានីភ្នំពេញ

សាខាអូឡាំពិក

ផ្ទះលេខ២០១ មហាវិថីហ្សាវ៉ាហារឡាលនេហ៍ សង្កាត់ផ្សារដើមគរ
ខណ្ឌទួលគោក រាជធានីភ្នំពេញ

សាខាទួលគោក

ផ្ទះលេខ១៥០អេហ្វ២ដេ អ៊ី០អ៊ី១ ផ្លូវ២៨៩ សង្កាត់បឹងកក់ទី១
ខណ្ឌទួលគោក រាជធានីភ្នំពេញ

សាខាផ្សារហេងលី

ផ្ទះលេខ១២ហ្សេត ផ្លូវលេខ ២៧១ សង្កាត់ទឹកល្អក់៣
ខណ្ឌទួលគោក រាជធានីភ្នំពេញ

សាខាបាក់ទូក

ជាន់ផ្ទាល់ដី អគារវីត្រាស់ ផ្លូវ១៦៩ សង្កាត់វាលវែង
ខណ្ឌ៧មករា រាជធានីភ្នំពេញ

សាខាក្រុងព្រះសីហនុ

ផ្ទះលេខ៩០ វិថីកកាផ្ស សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

សាខាក្រុងសៀមរាប


ផ្ទះលេខ៣៨-៣៩-៤០ វិថីព្រះស៊ីវត្តា សង្កាត់ស្វាយដង្គំ
ក្រុងសៀមរៀប ខេត្តសៀមរៀប

សាខាក្រុងកំពង់ចាម

ភូមិ៤ សង្កាត់វាលវែង ក្រុងកំពង់ចាម ខេត្តកំពង់ចាម

សាខាក្រុងបាត់ដំបង

ផ្ទះលេខ៩៨-៩៩ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង



មជ្ឈមណ្ឌល CIMB PREFERRED

នរោត្តមខាងជើង

អគារលេខ ២០អា-បេ មហាវិថីព្រះនរោត្តម កែងផ្លូវលេខ ១១៨
សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ

នរោត្តមខាងត្បូង

អគារលេខ២១៦ (អគារអាយឌុន) មហាវិថីព្រះនរោត្តម
សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ

អូឡាំពិក

ផ្ទះលេខ២០១ មហាវិថីហ្សាវ៉ាហារឡាលនេហ៍ សង្កាត់ផ្សារដើមគរ
ខណ្ឌទួលគោក រាជធានីភ្នំពេញ

ម៉ៅសេឡុង

ផ្ទះលេខ១៨៧ អ៊ី០អ៊ី១ មហាវិថីម៉ៅសេឡុង សង្កាត់ទួលស្វាយព្រៃ១
ខណ្ឌចំការមន រាជធានីភ្នំពេញ

ផ្សារហេងលី

ផ្ទះលេខ១២ហ្សេត ផ្លូវលេខ ២៧១ សង្កាត់ទឹកល្អក់៣
ខណ្ឌទួលគោក រាជធានីភ្នំពេញ

បាក់ទូក

ជាន់ផ្ទាល់ដី អគារវីត្រាស់ ផ្លូវ១៦៩ សង្កាត់វាលវែង
ខណ្ឌ៧មករា រាជធានីភ្នំពេញ

ក្រុងសៀមរាប

ផ្ទះលេខ៣៨-៣៩-៤០ វិថីព្រះស៊ីវត្តា សង្កាត់ស្វាយដង្គំ
ក្រុងសៀមរៀប ខេត្តសៀមរៀប



ទីតាំងម៉ាស៊ីន អេធីអិម

ណាហ្គាដេល

ផ្លូវសម្តេចតេជោហ៊ុនសែន រាជធានីភ្នំពេញ

T&C សម្តេចប៉ាន

ផ្ទះលេខ៣៥-៣៧ ផ្លូវសម្តេចប៉ាន (២១៤) សង្កាត់បឹងរាំង
ខណ្ឌដូនពេញ រាជធានីភ្នំពេញ

ប៊ុណ្ណា ប៊ីហ្សូនេស សេនធំ

អគារលេខ១២៦ មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់
ខណ្ឌចំការមន រាជធានីភ្នំពេញ

សណ្ឋាគារ និងភោជនីយដ្ឋាន ROYAL INN

ផ្ទះលេខ១២៨០៦-៧-៨ មហាវិថីសម្តេចសុធារស សង្កាត់ទន្លេបាសាក់
ខណ្ឌចំការមន រាជធានីភ្នំពេញ

TK AVENUE

អគារលេខ៣០ ផ្លូវ៣១៥ កែងផ្លូវ៥១៦ សង្កាត់បឹងកក់១
ខណ្ឌទួលគោក រាជធានីភ្នំពេញ

ផ្សារទំនើបអ៊ីអន

ក្រោយហាង Adidas ផ្សារទំនើបអ៊ីអន អគារលេខ១៣២
មហាវិថីសម្តេចសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ

ពោធិ៍ចិនតុង

ផ្ទះលេខ៧A មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់កាកាប
ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

តេលា (ទួលគោក)

មហាវិថីម៉ៅសេទុង កែងមហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ផ្សារដេប៉ូ៣
ខណ្ឌទួលគោក រាជធានីភ្នំពេញ

តូតាល់ (ស្ទឹងមានជ័យ)

មហាវិថីមុនីវ៉េត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ

តូតាល់ (សន្ទូរម៉ុក)

អគារលេខ៧៩៨ ផ្លូវ១២៨ សង្កាត់ទឹកល្អក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ

តូតាល់ (ភ្នំពេញថ្មី)

ផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

តូតាល់ (មុនីវង្ស)

អគារលេខ៣៧០ ផ្លូវ៩៣ កែងផ្លូវ៣១០ សង្កាត់បឹងកេងកង១
ខណ្ឌចំការមន រាជធានីភ្នំពេញ

តូតាល់ (ផ្លូវ២៧១)

ផ្លូវ២៧១ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ

រោងចក្រស្រាបៀរអង្គរ (ខេត្តព្រះសីហនុ)

ភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

ផ្សារ ANGKOR MINI MART (ខេត្តសៀមរាប)

វិថីព្រះស៊ីវត្តា សង្កាត់ស្វាយដង្គំ ក្រុងសៀមរៀប ខេត្តសៀមរៀប

បណ្តាញសាខារបស់ក្រុមហ៊ុនមេ ➤

CIMB GROUP HOLDINGS BERHAD CIMB INVESTMENT BANK BERHAD CIMB FUTURES SDN. BHD.

Level 13, Menara CIMB
Jalan Stesen Sentral 2
Kuala Lumpur Sentral
50470 Kuala Lumpur
Malaysia
Tel : 603 2261 8888
Fax : 603 2261 8899
Website : www.cimb.com

CIMB BANK BERHAD CIMB ISLAMIC BANK BERHAD

Menara Bumiputra-Commerce
11 Jalan Raja Laut
50350 Kuala Lumpur
Malaysia
Tel : 603 2619 1188
Fax : 603 2619 2288
Website : www.cimb.com

TOUCH 'N GO SDN. BHD.

Tower 6 Avenue 5
Bangsar South
No. 8 Jalan Kerinchi
59200 Kuala Lumpur
Malaysia
Tel : 603 2714 8000
Fax : 603 2714 8001
Website : www.touchngo.com.my

PT BANK CIMB NIAGA TBK

Graha CIMB Niaga, 16th Floor
Jl. Jend Sudirman Kav. 58
Jakarta 12190
Indonesia
Tel : 6221 250 5252
Fax : 6221 252 6749
Website : www.cimbniaga.com

CIMB THAI BANK PCL

44 Langsuan Road, Lumpini,
Pathumwan Bangkok 1033
Thailand
Tel : 662 638 8000/662 626 7000
Fax : 662 657 3333
Website : www.cimbthai.com

CIMB BANK BERHAD SINGAPORE BRANCH

#09-01
Singapore Land Tower
50 Raffles Place 048623
Singapore
Tel : 65 6337 5115
Fax : 65 6337 5335
Website : www.cimb.com

CIMB BANK BERHAD LONDON BRANCH

Ground Floor, 27 Knightsbridge
London SW1X 7LY
United Kingdom
Tel : 44 0 20 7201 3150
Fax : 44 0 20 7201 3151
Website : www.cimb.com

CIMB BANK BERHAD SHANGHAI BRANCH

Unit 1805-1807, AZIA Center
1233, Lujiazui Ring Road
Pudong New District
Shanghai, 200120
China
Tel : 8621 2026 1888
Fax : 8621 2026 1988
Website : www.cimb.com

CIMB BANK BERHAD HONG KONG BRANCH

Unit 6706B-08A, Level 67
International Commerce Centre
1 Austin Road West
Kowloon, Hong Kong
Tel : 852 2586 7288
Fax : 852 2556 3863
Website : www.cimb.com

CIMB THAI BANK VIENTIANE BRANCH

010 Lanexang Avenue
Unit 2 Ban Hatsadi
Chanthabury District
Vientiane, Lao PDR
Tel : 856 21 255 355
Fax : 856 21 255 356
Website : www.cimbthai.com

CIMB BANK (L) LIMITED CIMB BANK BERHAD LABUAN OFFSHORE BRANCH

Level 14(A), Main Office Tower
Financial Park Labuan
Jalan Merdeka
87000 W P Labuan
Malaysia
Tel : 6087 410 302/305
Fax : 6087 410 313
Website : www.cimb.com

CIMB BANK PLC

20AB Corner Preah Norodom
Boulevard & Street 118
Sangkat Phsar Chas
Phnom Penh 12203
Kingdom of Cambodia
Tel : 855 23 988 388
Fax : 855 23 988 099
Website : www.cimbbank.com.kh

CIMB INVESTMENT BANK BERHAD BRUNEI BRANCH

14th Floor, PGGMB Building
Jalan Kianggeh
Bandar Seri Begawan BS8111
Brunei Darussalam
Tel : 673 224 1888
Fax : 673 224 0999
Website : www.cimb.com

CIMB SECURITIES INTERNATIONAL PTE. LTD. CIMB SECURITIES (SINGAPORE) PTE. LTD.

#16-00
Singapore Land Tower
50 Raffles Place 048623, Singapore
Tel : 65 6225 1228
Fax : 65 6225 1522
Website : www.cimb.com

CIMB SECURITIES LIMITED

Unit 7706-08, Level 77
International Commerce Centre
1 Austin Road
West Kowloon
Hong Kong
Tel : 852 2868 0380
Fax : 852 2537 1928
Website : www.cimb.com

CIMB SECURITIES (UK) LTD.

27 Knightsbridge
London SW1X 7LY
United Kingdom
Tel : 4420 7201 2199
Fax : 4420 7201 2191
Website : www.cimb.com

PT CIMB SECURITIES INDONESIA

The Indonesia Stock Exchange Building
Tower II, 20th Floor
Jl. Jend. Sudirman Kav. 52-53
Jakarta 12190
Indonesia
Tel : 6221 515 1330
Fax : 6221 515 1335
Website : www.itradecimb.co.id

CIMB SECURITIES (THAILAND) CO., LTD.

130-132, , Sindhorn Tower 2, 2nd, 3rd Floor
and Sindhorn Tower 3, 12th Floor,
Wireless Road, Lumpini
Pathumwan, Bangkok 10330
Thailand
Tel : 66 2841 9000
Fax : 66 2841 9090
Website : www.cimbsecurities.com

CIMB SECURITIES (USA), INC.

11th Floor
540 Madison Avenue
New York
NY 10022
United States of America
Tel : 1212 616 8600
Fax : 1212 616 8639
Website : www.us.cimb.com

**CIMB SECURITIES LIMITED
KOREA BRANCH**

15th Floor, S-Tower Building
82 Saemunan-ro
Jongno-gu
Seoul 110-700, South Korea
Tel : 822 6730 6000
Fax : 822 6730 6182
Website : www.cimb.com

CIMB VINASHIN SECURITIES LLC

90 Pasteur, District 1
Ho Chi Minh City, Vietnam
Tel : 848 3914 6939
Fax : 848 3821 1806
Website : www.cimb.com

**CIMB SECURITIES (INDIA) PRIVATE LIMITED
CIMB CORPORATE FINANCE (INDIA) PRIVATE
LIMITED**

B1203, The Capital
Bandra Kurla Complex
Mumbai 400051
India
Tel : 91 22 6602 5100
Fax : 91 22 6602 5105
Website : www.cimb.com

**CIMB SECURITIES LIMITED
TAIWAN BRANCH**

76F-1, 101 Tower Building
No. 7, Xin Yi Rd
Sec. 5, Taipei 11049,
Taiwan, R.O.C
Tel : 886 2 8729 8388
Fax : 886 2 8729 8338
Website : www.cimb.com

**CIMB HOWDEN INSURANCE
BROKERS SDN. BHD.**

(FORMERLY KNOWN AS CIMB INSURANCE
BROKERS SDN BHD)
Level 15, Menara Bumiputra-Commerce
11 Jalan Raja Laut
50350 Kuala Lumpur
Malaysia
Tel : 603 2619 1188
Fax : 603 2692 3396
Website : www.cimb.com

CIMB TRUST LIMITED

Level 14(A), Main Office Tower
Financial Park Labuan
Jalan Merdeka
87000 W P Labuan
Malaysia
Tel : 6087 414 252
Fax : 6087 411 855
Website : www.cimb.com

**CIMB ISLAMIC TRUSTEE BERHAD
CIMB COMMERCE TRUSTEES BERHAD**

Level 21, Menara CIMB
Jalan Stesen Sentral 2
Kuala Lumpur Sentral
50470 Kuala Lumpur
Malaysia
Tel : 603 2261 8888
Fax : 603 2261 8899
Website : www.cimb.com

**CIMB-MAPLETREE MANAGEMENT SDN. BHD.
CMREF 1 SDN. BHD.
CMREF 2 SHARIAH SDN. BHD.**

Level 26, Menara CIMB
Jalan Stesen Sentral 2
Kuala Lumpur Sentral
50470 Kuala Lumpur
Malaysia
Tel : 603 2261 8888
Fax : 603 2261 8899
Website : www.cimb.com

**CIMB-PRINCIPAL ASSET
MANAGEMENT BERHAD
CIMB-PRINCIPAL ISLAMIC ASSET MANAGEMENT
SDN. BHD.**

10th Floor, Bangunan CIMB
Jalan Semantan
Damansara Heights
50490 Kuala Lumpur
Malaysia
Tel : 603 2084 8888
Fax : 603 2084 8899
Website : www.cimb-principal.com.my
www.cimb-principalislamic.com

**CIMB-PRINCIPAL ASSET MANAGEMENT
COMPANY LIMITED**

44, CIMB Thai Building
16th Floor
Langsuan Road Lumpini, Pathumwan
Bangkok 10330
Thailand
Tel : 662 686 9595
Fax : 662 686 9500
Website : www.cimb-principal.co.th

PT CIMB-PRINCIPAL ASSET MANAGEMENT

Wisma GKBI, Suite 2201A
22nd Floor
Jl. Jend. Sudirman, No. 28
Jakarta Pusat 10210
Indonesia
Tel : 6221 5790 1581
Fax : 6221 5790 1582
Website : www.cimb-principal.co.id

**CIMB-PRINCIPAL ASSET MANAGEMENT (S)
PTE LTD**

50, Raffles Place
#22-03A, Singapore Land Tower
Singapore 048623
Tel : 65 6210 8488
Fax : 65 6210 8489
Website : www.cimb-principal.com.sg

**CAPITAL ADVISORS PARTNERS
ASIA SDN. BHD.**

2B-6-3, Level 6, Block 2B
Plaza Sentral
Jalan Stesen Sentral 5
Kuala Lumpur Sentral
50470 Kuala Lumpur
Malaysia
Tel : 603 2035 6868
Fax : 603 2035 6878
Website : www.capasia.com

**iCIMB (MALAYSIA) SDN. BHD.
iCIMB (MSC) SDN. BHD.**

19th Floor, Tower 5, Avenue 7
Bangsar South
No. 8, Jalan Kerinchi
59200 Kuala Lumpur
Malaysia
Tel : 603 2180 7198
Fax : 603 2180 7100
Website : www.cimb.com

CIMB FOUNDATION

Level 17, Menara CIMB
Jalan Stesen Sentral 2
Kuala Lumpur Sentral
50470 Kuala Lumpur
Malaysia
Tel : 603 2261 8888
Fax : 603 2261 8899
Website : www.cimbfoundation.com

**CIMB BANK BERHAD
YANGON REPRESENTATIVE OFFICE**

1008, Level 10, Sakura Tower
Kyauktada Township, Yangon
Myanmar
Tel : 951 255 430
Fax : 951 255 430
Website : www.cimb.com

**CIMB BANK BERHAD
MUMBAI REPRESENTATIVE OFFICE**

B1203, B Wing, 12th Floor
The Capital
Bandra Kurla Complex
Bandra (East)
Mumbai 400051
India
Tel : 91 22 6671 1570
Fax : 91 22 6671 1571
Website : www.cimb.com

CIMB (PRIVATE) LIMITED

Level 33, West Tower
World Trade Centre
Echelon Square
Colombo 01, Sri Lanka
Tel : 94 11 234 8888
Fax : 94 11 244 1801
Website : www.cimb.com

CIMB BANK (VIETNAM) LIMITED

Level 2, Cornerstone Building
16 Phan Chu Trinh
Hoan Kiem District
Hanoi, Vietnam
Tel : 84 4 3266 3388
Fax : 84 4 3266 3389
Website : www.cimbcare@cimb.com

www.cimbbank.com.kh

ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី

២០អាបេ មហាវិថីព្រះនរោត្តម
កែងផ្លូវ១១៨ សង្កាត់ផ្សារចាស់
រាជធានីភ្នំពេញ
១២២០៣ ព្រះរាជាណាចក្រកម្ពុជា